

ANK អេសប៊ីខេ

របាយការណ៍ប្រចាំឆ្នាំ ២០១៩



១៤៩
ការិយាល័យ



៦,០០០
ទីតាំង



៩០ម៉ឺន
អតិថិជន

សេវាហិរញ្ញវត្ថុនៅជិតលោកអ្នកបំផុត



តារាងមាតិកា

ប្រវត្តិ អេ អឹម ខេ	១២	ការគ្រប់គ្រងហានិភ័យ	៦២
របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល	១៤	របាយការណ៍ហិរញ្ញវត្ថុ	៦៥
របាយការណ៍ប្រធាននាយកប្រតិបត្តិ	១៦	របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	៦៦
អភិបាលកិច្ចគ្រឹះស្ថាន	១៩	របាយការណ៍របស់សវនការងកររដ្ឋ	៦៩
រចនាសម្ព័ន្ធគ្រឹះស្ថាន	២០	របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	៧១
ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការ	២២	របាយការណ៍ចំណូលលម្អិត	៧២
គណៈកម្មាធិការកម្រិតក្រុមប្រឹក្សាភិបាល	២៦	របាយការណ៍បម្រែបម្រួលមូលធន	៧៣
គណៈកម្មាធិការប្រតិបត្តិ	៣១	របាយការណ៍លំហូរសាច់ប្រាក់	៧៤
គណៈគ្រប់គ្រង	៣៦	កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	៧៦
គណៈកម្មាធិការកម្រិតគណៈគ្រប់គ្រង	៤០		
អតិថិជន អេ អឹម ខេ	៤១		
ករណីសិក្សា - អតិថិជនសន្សំ អេ អឹម ខេ	៤៥		
ករណីសិក្សា - អតិថិជនកម្ចី អេ អឹម ខេ	៤៧		
ការគ្រប់គ្រងការងារសង្គម	៤៩		
របកគំហើញសំខាន់ៗ ក្នុងការអនុវត្តការងារសង្គម	៥២		
ផលិតផល និងសេវាកម្ម	៥៥		
ទិដ្ឋភាពទូទៅនៃការប្រកួតប្រជែងនៅកម្ពុជា	៦១		

សេចក្តីសង្ខេបសំខាន់ៗ

០៤ ទស្សនវិស័យ និងបេសកកម្ម

០៥ ពានរង្វាន់ និងការទទួលស្គាល់

០៦ ក្រុមអនុវត្តន៍ របស់ អេ អឹម ខេ នៅក្នុងកិច្ចការពារអតិថិជន

០៧ វិវឌ្ឍន៍សំខាន់ៗ

០៨ វិសាលភាពប្រតិបត្តិការ

០៩ សមិទ្ធផលសំខាន់ៗ រយៈពេល ៥ឆ្នាំ



“ ទស្សនវិស័យរយៈពេលវែងរបស់ អេ អឹម ខេ គឺដើម្បីសង្គមកម្ពុជា ដែលប្រជាពលរដ្ឋទាំងឡាយមានឱកាសគ្រប់គ្រាន់ និងស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គមដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ ហើយអាចជួយជាវិភាគទានដ៏មានប្រយោជន៍ចំពោះការអភិវឌ្ឍប្រទេសជាតិ ”

ទស្សនវិស័យ

បេសកកម្ម

“ ជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើនក្នុងគោលបំណងជួយធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេតាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងបិតថេរ ”

ពានរង្វាន់ និងការទទួលស្គាល់



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ត្រូវបានទទួលស្គាល់ជា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឆ្នើមនៅកម្ពុជា” ពីកម្មវិធី GLOBAL BUSINESS AWARDS 2019។ អេ អឹម ខេ នៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសម្រេចនូវគោលដៅក្នុងការផ្តល់ជូន “គ្រប់តម្រូវការសេវាមីក្រូហិរញ្ញវត្ថុផ្តល់ជូននៅកន្លែងតែមួយ” ដល់អតិថិជនដែលមានចំណូលទាប ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ជនបទដាច់ស្រយាល។



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានទទួលវិញ្ញាបនបត្រជាស្ថាប័នដ៏សំខាន់ “THE LEADER MILESTONE” ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង និងជាស្ថាប័នដំបូងគេនៅក្នុងប្រទេសកម្ពុជាដែល សម្រេចបាននូវភាពជោគជ័យនេះ ដែលផ្តល់ដោយ TRUELIFT។ អេ អឹម ខេ បានចូលរួមជាមួយគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិចំនួន៦ទៀតជា TRUELIFT LEADERS ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ វិញ្ញាបនបត្រដែលទទួលបានពីTRUELIFT គឺបានបង្ហាញពី ការប្តេជ្ញាចិត្តរបស់ អេ អឹម ខេ ដើម្បីធ្វើឱ្យប្រសើរឡើងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេស។

២០១៩



អេ អឹម ខេ ទទួលបានពានរង្វាន់ បង្កើតឡើងដោយអង្គការ UNCDF ក្នុងកម្មវិធីផ្តល់ប្តូរហិរញ្ញប្បទានរួមក្នុងទម្រង់ជាស្ថាប័នមីក្រូហិរញ្ញវត្ថុដែលបង្ហាញពីគំរូអាជីវកម្មថ្មី និងប្រកបដោយភាពច្នៃប្រឌិត ក្នុងការលើកកម្ពស់ការប្រើប្រាស់សេវាផ្ទេរប្រាក់ឈានមុខនៅប្រទេសកម្ពុជា មីយ៉ាន់ម៉ា សាធារណៈប្រជាមានិតឡាវ និង/ឬ វៀតណាមតាមរយៈគម្រោង UNCDF ក្រោមជំនួយគាំទ្រពីប្រទេសអូស្ត្រាលី។

២០១៧



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលអនុវត្តយ៉ាងពេញលេញ ទៅតាមគោលការណ៍ការពារអតិថិជនទាំង ៧ ចំណុច។ គោលការណ៍នេះអាចជួយអតិថិជនឱ្យជៀសផុតពីបំណុលវណ្ណកពី SMART CAMPAIGN។



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានប្រើប្រាស់ប្រាក់រៀលច្រើនជាងគេពីធនាគារជាតិនៃកម្ពុជា (NBC) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)។



អេ អឹម ខេ បានជាប់ចំណាត់ថ្នាក់វគ្គសម្រាប់ចុងក្រោយ ក្នុងកម្មវិធីប្រកួតប្រជែងផ្នែកហិរញ្ញវត្ថុ ក្រោមប្រធានបទ “ពង្រីកវិសាលភាពធានារ៉ាប់រងសុខភាពដល់អតិថិជនដែលបានប្រើប្រាស់សេវាប្រាក់កម្ចី អេ អឹម ខេ ពី “THE WALL STREET JOURNAL” - សារព័ត៌មានលំដាប់អន្តរជាតិរបស់សហរដ្ឋអាមេរិក។

២០១៦

គោលការណ៍ណែនាំ និងក្រមអនុវត្តរបស់ អេ អឹម ខេ ក្នុងកិច្ចការពារអតិថិជន

គោលការណ៍ណែនាំ

- អេ អឹម ខេ នឹងផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងប្រទេសកម្ពុជា ដែលមានវិន័យហិរញ្ញវត្ថុមាំមួននៅគ្រប់កម្រិត
- អេ អឹម ខេ ប្តេជ្ញាបើកទូលាយ និងធ្វើឱ្យមានតម្លាភាពគ្រប់ផ្នែកទាំងអស់នៃការគ្រប់គ្រង និងប្រតិបត្តិការ
- អេ អឹម ខេ ប្តេជ្ញាអភិវឌ្ឍដំណើរការសេវាកម្ម និងប្រកាន់ខ្ជាប់នូវអត្ថប្រយោជន៍ និងស្តង់ដារដើម្បីធានាឱ្យបានការបម្រើសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយរួមទាំងការការពារអតិថិជន
- អេ អឹម ខេ គឺជាគ្រឹះស្ថានរៀនសូត្រដែលមានការផ្លាស់ប្តូរ និងការចែករំលែកព័ត៌មានដ៏សមស្រប ដើម្បីរួមចំណែកដល់ការអភិវឌ្ឍបុគ្គលិក ការបណ្តុះបណ្តាល ព្រមទាំងចូលរួមចំណែកក្នុងការកែលម្អគោលការណ៍ និងប្រព័ន្ធ

ក្រមអនុវត្តរបស់ អេ អឹម ខេ នៅក្នុងកិច្ចការពារអតិថិជន

ការរួមបញ្ចូល:

សេរីភាពនៃការជ្រើសរើសផលិតផល និងសេវាកម្ម:

យើងនឹងផ្តល់ផលិតផល និងសេវាកម្មរបស់ អេ អឹម ខេ ដល់ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋ ដែលគេមិនសូវយកចិត្តទុកដាក់ឱ្យបានច្រើនបំផុត

យើងនឹងសម្របសម្រួលព្រមទាំងលើកម្ពស់សេរីភាពក្នុងការជ្រើសរើសរបស់អតិថិជនទាំងអស់

ការជៀសវាងពីបំណុលរំណុក:

ការអនុវត្តសមស្របក្នុងការទារបំណុល:

យើងនឹងផ្តល់កម្ចីដល់អតិថិជនទៅតាមលទ្ធភាព នៃការបង់សង ត្រូវបង់របស់អតិថិជន និងស្វែងរកមធ្យោបាយ ដើម្បីជៀសវាងបំណុលរំណុកតាមដែលអាចធ្វើទៅបាន

ការទារបំណុលនឹងប្រព្រឹត្តទៅដោយសមស្រប និងភាពសហការ ដោយពុំមានការរំលោភបំពាន ឬការគំរាមកំហែងឡើយ

ការកំណត់តម្លៃដែលមានតម្លាភាព:

យន្តការឆ្លើយតបចំពោះមតិយោបល់:

យើងនឹងផ្តល់ព័ត៌មានទៅឱ្យអតិថិជនពីគោលការណ៍ តម្លៃ និងកាតព្វកិច្ច ព្រមទាំងធានាឱ្យមានតម្លាភាពក្នុងការកំណត់តម្លៃផលិតផល និងប្រតិបត្តិការ

យើងនឹងផ្តល់យន្តការសមស្រប និងងាយស្រួលដល់អតិថិជន ដើម្បីផ្តល់មតិយោបល់ និងដំណោះស្រាយ

ក្រមសីលធម៌បុគ្គលិក:

ព័ត៌មានឯកជនភាពរបស់អតិថិជន:

យើងនឹងធានាឱ្យមានឥរិយាបថប្រកបដោយក្រមសីលធម៌ខ្ពស់ និងការគោរពចំពោះអតិថិជនពីសំណាក់បុគ្គលិកគ្រប់ជាន់ថ្នាក់

ព័ត៌មានឯកជនភាពរបស់អតិថិជននឹងតែងតែត្រូវបានគោរពជានិច្ចកាលលើកលែងតែមានតម្រូវការផ្នែកច្បាប់


ក្រមអនុវត្តទាំងនេះត្រូវបានបញ្ចូលនៅក្នុងគោលនយោបាយ និងនីតិវិធីប្រតិបត្តិការរបស់ អេ អឹម ខេ និងត្រូវបានត្រួតពិនិត្យតាមរយៈសវនកម្មផ្ទៃក្នុង និងមុខងារគ្រប់គ្រងកិច្ចការងារសង្គម។

វិវឌ្ឍន៍សំខាន់ៗ

បរិយាយ

	2005	2010	2015	2019
ចំនួនការិយាល័យ	5	22	146	149
ចំនួនភូមិ	912	8,032	12,394	12,675
ចំនួនភូមិប្រតិបត្តិការសរុបទូទាំងប្រទេស	7%	57%	88%	90%
ចំនួនបុគ្គលិកសរុប	108	844	2,126	3,091
ចំនួនអតិថិជនសកម្មសរុប	73,946	251,636	481,890	912,113
ចំនួនគណនីប្រាក់កម្ចីសកម្មសរុប	73,073	250,930	335,837	398,465
សមតុល្យប្រាក់កម្ចីសរុប (ដុល្លារអាមេរិក)	\$10,174,859	\$31,715,578	\$128,318,669	\$326,836,739
ចំនួនគណនីសន្សំសកម្មសរុប	0	4,578	163,856	1,359,755
សមតុល្យប្រាក់សន្សំសរុប (ដុល្លារអាមេរិក)	\$0	\$1,929,691	\$64,660,634	\$178,882,153
ចំនួនម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)	0	0	54	56
ចំនួនធានារ៉ាប់រងខ្នាតតូចសកម្ម	0	0	127,057	328,968
ប្រាក់ចំណេញសុទ្ធ (ក្រោយបង់ពន្ធ ដុល្លារអាមេរិក)	\$13,980	\$935,239	\$5,016,174	\$7,767,179
អនុបាតភាពគ្រប់គ្រាន់ផ្ទាល់លើប្រតិបត្តិការ (OSS)	103.4%	113.1%	119.6%	117.5%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគទ្រព្យសកម្ម (RoA)	0.5%	2.3%	3.7%	2.2%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគមូលធន (RoE)	0.6%	7.6%	19.2%	13.8%
ទិន្នផលលើប្រាក់កម្ចី	36.0%	35.3%	33.9%	21.7%
អនុបាតថ្លៃដើមប្រតិបត្តិការ	36.9%	21.5%	19.5%	12.1%
អនុបាតថ្លៃដើមប្រាក់បំណុលជាមធ្យម	12.6%	10.6%	9.4%	6.6%
អនុបាតបំណុលធៀបមូលធន	0.3	2.1	4.3	4.3
ប្រាក់កម្ចីមានហានិភ័យ ៣០ថ្ងៃ	0.05%	1.57%	0.41%	0.86%
អនុបាតប្រាក់កម្ចីលុបចេញពីបញ្ជី	0.95%	1.14%	0.42%	0.56%
ភាគរយនៃកម្ចីក្រោម ៥០០ដុល្លារអាមេរិក	99.0%	98.5%	88.1%	17.6%
មធ្យមប្រាក់កម្ចី ក្នុងអតិថិជនម្នាក់ (ដុល្លារអាមេរិក)	\$139.24	\$126.39	\$382.09	\$820.24
មធ្យមប្រាក់សន្សំ ក្នុងមួយគណនីសន្សំ (ដុល្លារអាមេរិក)		\$421.51	\$394.62	\$131.55
ភាគរយនៃអតិថិជនកម្ចីជាស្ត្រី	86.0%	86.0%	82.1%	81.0%
ភាគរយនៃអតិថិជនកម្ចីដែលនៅជនបទ	90.0%	92.0%	92.5%	95.0%
អត្រាចាកចេញរបស់អតិថិជនកម្ចី	15%	23%	24%	16.7%


អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើចំនួនអតិថិជន




១២.៦៧៥ វិសាលភាពប្រតិបត្តិការក្នុងភូមិចំនួន ៩០% នៃចំនួនភូមិសរុប ទូទាំងប្រទេស

១០០% នៃចំនួនឃុំសរុបទូទាំងប្រទេស


- ១៤៩ ការិយាល័យសាខា
- ៥.៥០០ ភ្នាក់ងារ
- ៣៩៨.៤៦៥ ចំនួនគណនីអតិថិជនកម្ចីសកម្ម
- ១.៣៥៩.៧៥៥ ចំនួនអតិថិជនសន្សំសកម្ម
- ៣២៨.៩៦៨ ចំនួនអតិថិជនធានារ៉ាប់រងខ្នាតតូច




ផលបំព្រាក់ប្រាក់កម្ចី (លានដុល្លារអាមេរិក)



ចំនួនគណនីប្រាក់កម្ចីសកម្មសរុប



ប្រាក់ចំណេញសុទ្ធផ្សេងបំផុតបង្ហាញពីប្រសិទ្ធភាពទ្រព្យសកម្ម (RoA)



កម្ចីតាមទំហំ ឆ្នុ ២០១៩

សមិទ្ធផលសំខាន់ៗរយៈពេល៥ឆ្នាំ

បរិយាយ	2015	2016	2017	2018	2019
--------	------	------	------	------	------

I- សមិទ្ធផលសំខាន់ៗ ផ្នែកប្រតិបត្តិការ

ចំនួនសាខាខេត្ត	31	33	34	34	34
ចំនួនសាខាស្រុក	115	118	116	115	115
ចំនួនភូមិ	12,394	12,513	12,560	12,614	12,675
• ចំនួនភូមិប្រតិបត្តិការសរុបទូទាំងប្រទេស	88%	89%	89%	89%	90%
ចំនួនបុគ្គលិកសរុប	2,126	2,349	2,494	2,811	3,091
• មន្ត្រីគណនេយ្យប្រតិបត្តិការសរុប	41%	39%	38%	35%	41%
ចំនួនអតិថិជនសកម្មសរុប	481,890	616,271	683,354	765,058	912,113
ចំនួនគណនីប្រាក់កម្ចីអតិថិជនសរុប	335,837	345,126	344,754	359,681	398,465
• គណនីកម្ចីជាក្រុម	81%	79%	76%	78%	74%
• គណនីកម្ចីឯកត្តជន	19%	21%	24%	22%	26%
សមតុល្យប្រាក់កម្ចី (ដុល្លារអាមេរិក)	\$128,318,669	\$151,146,698	\$207,280,282	\$252,910,502	\$326,836,739
• កម្ចីជាក្រុម	65%	62%	60%	52%	51%
• កម្ចីឯកត្តជន	35%	38%	40%	48%	49%
ចំនួនគណនីកម្ចីសកម្ម					
ធៀបមធ្យមភាគមន្ត្រីគណនេយ្យ	409	372	360	359	323
សមតុល្យប្រាក់កម្ចីធៀបមធ្យមភាគ					
មន្ត្រីគណនេយ្យ (ដុល្លារអាមេរិក)	\$154,372	\$161,008	\$214,131	\$248,204	\$265,290
ចំនួនអតិថិជនសន្សំ និងជាអតិថិជនកម្ចី	17,803	28,633	236,871	388,149	380,872
ចំនួនអតិថិជនសន្សំសកម្ម	163,856	271,077	575,471	793,526	1,359,755
សមតុល្យប្រាក់សន្សំសរុប (ដុល្លារអាមេរិក)	\$64,660,634	\$87,789,295	\$118,131,003	\$158,786,976	\$178,882,153
ចំនួនម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATM / CDM)	54	58	61	61	56
ចំនួនធានារ៉ាប់រងខ្នាតតូចសកម្ម	127,057	182,309	284,957	285,646	328,968

II- សមិទ្ធផលសំខាន់ៗ ផ្នែកហិរញ្ញវត្ថុ

ប្រាក់ចំណេញសុទ្ធ (ក្រោយបង់ពន្ធ ដុល្លារអាមេរិក)	\$5,016,174	\$6,632,341	\$5,277,866	\$6,659,344	\$7,767,179
អនុបាតភាពគ្រប់គ្រាន់ផ្ទាល់លើប្រតិបត្តិការ (OSS)	119.6%	119.4%	114.8%	115.8%	117.5%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគទ្រព្យសកម្ម (RoA)	3.7%	3.6%	2.3%	2.2%	2.2%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគមូលធន (RoE)	19.2%	20.9%	13.9%	15.3%	13.8%
ទិន្នផលលើប្រាក់កម្ចី	33.9%	33.8%	29.2%	25.2%	21.7%
អនុបាតថ្លៃដើមប្រតិបត្តិការ	19.5%	18.4%	16.4%	13.9%	12.1%
អនុបាតថ្លៃដើមប្រាក់បំណុលជាមធ្យម	9.4%	9.5%	7.8%	6.9%	6.6%
អនុបាតបំណុលធៀបមូលធន	4.3	4.8	4.5	5.0	4.3
ប្រាក់កម្ចីមានហានិភ័យ ៣០ថ្ងៃ	0.41%	1.24%	1.48%	1.09%	0.86%
អនុបាតប្រាក់កម្ចីលុបចេញពីបញ្ជី	0.42%	0.57%	0.94%	1.14%	0.56%

បរិយាយ	2015	2016	2017	2018	2019
--------	------	------	------	------	------

III- សមិទ្ធផលសំខាន់ៗ ផ្នែកសង្គម

សមិទ្ធផលសំខាន់ៗផ្នែកប្រាក់កម្ចី

ទំហំប្រាក់កម្ចីជាមធ្យម ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ (កម្ចីបានបញ្ចេញ)	47.0%	54.6%	74.7%	91.7%	84.1%
ភាគរយនៃប្រាក់កម្ចីក្រោម ៥០០ដុល្លារអាមេរិក	88.1%	84.6%	36.9%	21.5%	17.6%
មធ្យមប្រាក់កម្ចី ក្នុងអតិថិជនម្នាក់ (ដុល្លារអាមេរិក)	\$382.09	\$437.95	\$601.24	\$703.15	\$820.24
• អតិថិជនកម្ចីជាក្រុម	\$304	\$344	\$470	\$518	\$571
• អតិថិជនកម្ចីឯកត្តជន	\$718	\$774	\$1,005	\$1,377	\$1,514
មធ្យមកម្ចីបានបញ្ចេញ (ដុល្លារអាមេរិក)	\$475	\$552	\$755	\$926	\$1,206
• អតិថិជនកម្ចីជាក្រុម	\$367	\$418	\$570	\$662	\$798
• អតិថិជនកម្ចីឯកត្តជន	\$945	\$1,046	\$1,342	\$1,926	\$2,211

សមិទ្ធផលសំខាន់ៗផ្នែកប្រាក់សន្សំ

មធ្យមសមតុល្យប្រាក់សន្សំ ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ	39.2%	32.0%	20.3%	19.8%	9.2%
ភាគរយនៃចំនួនអតិថិជនសន្សំ មានសមតុល្យរហូតដល់ ៣០០ដុល្លារអាមេរិក	92.1%	94.0%	96.7%	97.4%	98.4%
មធ្យមប្រាក់សន្សំ ក្នុងមួយគណនីសន្សំ (ដុល្លារអាមេរិក)	\$394.62	\$323.85	\$205.28	\$200.10	\$131.55

សមិទ្ធផលសំខាន់ៗផ្នែកផ្ទេរប្រាក់

ចំនួនប្រតិបត្តិការផ្ទេរប្រាក់រហូតដល់៣០០ដុល្លារអាមេរិក	569,802	736,217	713,085	525,254	391,903
មធ្យមសមតុល្យផ្ទេរប្រាក់ ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ	31.1%	27.8%	28.8%	30.5%	20.7%

សមិទ្ធផលសំខាន់ៗផ្នែកសង្គមផ្សេងៗទៀត

ភាគរយនៃអតិថិជនកម្ចីជាស្ត្រី	82.1%	81.5%	81.5%	81.3%	81.0%
ភាគរយនៃអតិថិជនកម្ចីដែលនៅជនបទ	92.5%	96.7%	96.7%	93.1%	95.0%
អត្រាចាកចេញរបស់អតិថិជនកម្ចី	24%	23%	26%	21.6%	16.7%
ការពង្រីកវិសាលភាព៖ អតិថិជនថ្មី(<១ឆ្នាំ)					
• ភាគរយចំនួនអតិថិជនថ្មីក្រោមខ្សែបន្ទាត់នៃភាពក្រីក្រធៀបនឹងលទ្ធភាព(PPI@150%)	45%	36%	37%	44%	46%
• ភាគរយចំនួនអតិថិជនថ្មីដែលក្រីក្រ ធៀបនឹងអត្តសញ្ញាណកម្មគ្រួសារក្រីក្រ	34%	29%	23%	22%	36%
• ចំនួនអតិថិជនថ្មីដែលក្រីក្រធៀបនឹងអត្តសញ្ញាណកម្មគ្រួសារក្រីក្រ	23,802	29,988	20,031	14,354	27,548



របាយការណ៍

ប្រធានក្រុមប្រឹក្សាភិបាល

ឆ្នាំ២០១៩ គឺជាឆ្នាំដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានការផ្លាស់ប្តូរមុខមាត់ថ្មី។ ស្របពេលដែលសេដ្ឋកិច្ចកម្ពុជានៅតែបន្តលូតលាស់បានល្អក្នុងអត្រាកំណើនប្រមាណ ៧%។ ទោះជាយ៉ាងនេះក្តី បញ្ហាសម្ពាធផ្ទៃក្នុងបានជះឥទ្ធិពលលើវិស័យមួយចំនួននៃសេដ្ឋកិច្ចកម្ពុជាដូចជា៖ វិស័យកសិកម្មមានការថយចុះ និងភាពមិនប្រាកដប្រជាក្នុងវិស័យកាត់ដេរដែលកំពុងតែប្រឈមនឹងការដក EBA ពីសហគមន៍អឺរ៉ុបមកលើរដ្ឋាភិបាលកម្ពុជា។ ទោះបីជាយ៉ាងណាក៏ដោយ ទស្សនវិស័យសេដ្ឋកិច្ចជាទូទៅនៅតែមានភាពរឹងមាំ និងស្ថេរភាពពេញមួយឆ្នាំ។

ការផ្លាស់ប្តូរជំហានសំខាន់សម្រាប់យើងនៅ អេ អឹម ខេ នោះគឺ បានទទួលយកភាគទុនិកថ្មី គឺធនាគារសៀងហៃ ខម័រសេស & សេរីងហៅកាត់ថា អេស ស៊ី អេស ប៊ី។ ធនាគារ អេស ស៊ី អេស ប៊ី បានចូលខ្លួនមកទទួលខុសត្រូវជាម្ចាស់ភាគហ៊ុន និងបានរួមចំណែកធ្វើឲ្យ អេ អឹម ខេ មាននិរន្តរភាព និងអភិបាលកិច្ចល្អតាមរយៈការតែងតាំងគណៈគ្រប់គ្រងជាន់ខ្ពស់របស់ខ្លួនចំនួន៤រូបក្នុងក្រុមប្រឹក្សាភិបាលរបស់ អេ អឹម ខេ ។ ប្រការនេះ បានពង្រឹងអភិបាលកិច្ចរបស់ អេ អឹម ខេ ក្នុងការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល សេវាហិរញ្ញវត្ថុតាមបែបឌីជីថល និងយុទ្ធសាស្ត្រទាំងមូល។ ទន្ទឹមគ្នានេះដែរការវិនិយោគភាគហ៊ុនថ្មីត្រូវបានធ្វើឡើងដោយ អេស ស៊ី អេស ប៊ី នៅ អេ អឹម ខេ ដែលនេះគឺជាការពង្រឹងលើដើមទុនរបស់ខ្លួនថែមមួយកម្រិតទៀត នេះគឺជាចំណុចចាប់ផ្តើមអស្ចារ្យមួយចំពោះសម្ព័ន្ធភាពដ៏រឹងមាំរវាងស្ថាប័នទាំងពីរ។

ក្នុងឆ្នាំដែលនេះផងដែរ អេ អឹម ខេ បានធ្វើការផ្លាស់ប្តូរទៅប្រើប្រព័ន្ធបច្ចេកវិទ្យាធនាគារស្នូលថ្មីរបស់ខ្លួន។ នេះគឺជាគម្រោងដែលមានតម្រូវការយូរមកហើយ ខ្ញុំសូមចូលរួមអបអរសាទរដល់ថ្នាក់គ្រប់គ្រង ដែលបានសម្រេចជោគជ័យនេះ ។ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធនាគារថ្មីបានជួយពង្រឹងលើការស្គាល់ច្បាស់ពីអតិថិជន (KYC) និងប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់យើង ហើយបានផ្តល់មូលដ្ឋានគ្រឹះកាន់តែរឹងមាំ និងទំនើបសម្រាប់ការទូទាត់តាមប្រព័ន្ធឌីជីថល ធនាគារចល័ត និងធ្វើប្រតិបត្តិការតាមអនឡាញ។ យើងមានជំនឿយ៉ាងមុតមាំថា ប្រព័ន្ធឌីជីថលសារៈសំខាន់នេះនឹងធ្វើឲ្យអ្នកប្រើប្រាស់សេវាកម្មកាន់តែមានភាពងាយស្រួលបន្ថែមទៀត។ ចំពោះប្រតិបត្តិការជួមខ្មែរយើងនៅមានកិច្ចការងារជាច្រើនទៀតដែលត្រូវធ្វើ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានដាក់ឲ្យដំណើរការជាផ្លូវការនូវផលិតផលភតិសន្យា (សេវាបង់រំលស់) ដែលមានភាពរីកចម្រើនខ្លាំងក្នុងទីផ្សារនៅកម្ពុជា។ យើងរំពឹងថានឹងពង្រីកលើសេវារំលស់ទាក់ទងទៅនឹងឧបករណ៍គ្រឿងចក្រកសិកម្មនានាខាងមុខនេះ។ សម្រាប់អតិថិជនកម្ចីរបស់យើងបានបង្ហាញពីភាពរីកចម្រើនគួរឲ្យកត់សំគាល់ផងដែរ នេះគឺជាលើកដំបូងក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ដែលផលិតផលកម្ចីរបស់យើងមានការកើនឡើងជាង១០%នៅក្នុងឆ្នាំនេះ។ សញ្ញានេះបង្ហាញថា អេ អឹម ខេ នៅតែជាជម្រើសដំបូងរបស់អតិថិជននៅតាមជនបទ ទោះបីជាមានគុបក្ខតប្រព័ន្ធដែងច្រើននៅលើទីផ្សារក្តី។

ជាមួយគ្នានេះដែរ អេ អឹម ខេ បានដាក់ឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដៃរបស់ខ្លួនឈ្មោះថា “កម្មវិធីទូរស័ព្ទដៃទន្លេសាប” នៅក្នុងឆ្នាំនេះផងដែរ។ ប្រសិនបើការដាក់ឲ្យប្រើសាកល្បងនេះទទួលបានជោគជ័យអាចផ្តល់នូវប្រព័ន្ធអេកូឡូស៊ី (ECOSYSTEM) គួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកលក់ និងអ្នកទិញផលិតផលកសិកម្ម។ យើងនឹងធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធនេះនាឆ្នាំខាងមុខទៀត។ សមិទ្ធផលលើសេវាហិរញ្ញវត្ថុរបស់យើងនៅតែមានស្ថិរភាព និងភាពរឹងមាំខ្លាំងក្នុងឆ្នាំនេះ ជាមួយគ្នានេះសំខាន់ៗនៃប្រសិទ្ធភាពក្នុងការគ្រប់គ្រង ដើមទុនគ្រប់គ្រាន់ ទ្រព្យសកម្ម និងប្រាក់ចំណេញនៅតែមានភាពរឹងមាំ។ យើងនឹងបន្តធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀតនៅក្នុងឆ្នាំ២០២០។

សរុបសេចក្តីមក ខ្ញុំសូមចូលរួមអបអរសាទរដល់ថ្នាក់គ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រោមការដឹកនាំរបស់លោក គា បូណា ជាប្រធាននាយកប្រតិបត្តិ បានធ្វើឲ្យ អេ អឹម ខេ ទទួលបានជោគជ័យក្នុងឆ្នាំនេះ។ អេ អឹម ខេ ត្រូវបានកំពុងដើរនៅលើផ្លូវត្រូវសម្រាប់ទសវត្សរ៍ខាងមុខ និងកាន់តែមានភាពរឹងមាំខ្លាំងដោយមានវត្តមានរបស់ធនាគារ អេស ស៊ី អេស ប៊ី ជាភាគទុនិកដ៏សំខាន់ធ្វើឲ្យយើងកាន់តែមានទំនុកចិត្តនិងរីកចម្រើនមួយកម្រិតទៀត។ ខ្ញុំសូមថ្លែងអំណរគុណដល់សហការីទាំងអស់នៅធនាគារ អេស ស៊ី អេស ប៊ី ក្រុមប្រឹក្សាភិបាលឯករាជ្យ និងបុគ្គលិក អេ អឹម ខេ ទាំងអស់ ចំពោះការបន្តបម្រើការលើវិស័យហិរញ្ញវត្ថុ ដើម្បីធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើងនៅកម្ពុជា។

លោក TANMAY CHETAN
ប្រធានក្រុមប្រឹក្សាភិបាល



របាយការណ៍ ប្រទាននាយកប្រតិបត្តិ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅតែបន្តធ្វើការងារយ៉ាងសកម្មដើម្បីបោះជំហានក្នុងការសម្រេចគោលដៅរបស់ខ្លួនដោយផ្តល់នូវ " គ្រប់គ្រងការសេវាហិរញ្ញវត្ថុត្រូវបានផ្តល់ជូននៅកន្លែងតែមួយ " ទៅកាន់គ្រប់ក្រុមអតិថិជនដែលមានចំណូលទាបដែលមិនប្រើប្រាស់សេវាហិរញ្ញវត្ថុធនាគារ ជាពិសេសអ្នករស់នៅក្នុងតំបន់ជនបទដាច់ស្រយាល បន្ទាប់ពីបានធ្វើការផ្លាស់ប្តូរប្រព័ន្ធធនាគារស្នូល និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩។ អេ អឹម ខេ បានចាប់ផ្តើមសេវាកម្មសន្យារបស់ខ្លួននាដើមឆ្នាំ ២០១៩ និងបន្តពង្រីកឥណទានអាជីវកម្មខ្នាតតូច និងមធ្យម បន្ទាប់ពីការសាកល្បងបានជោគជ័យក្នុងឆ្នាំ២០១៨។

អេ អឹម ខេ នៅតែដើរតួនាទីយ៉ាងសំខាន់នៅតាមតំបន់ជនបទដាច់ស្រយាល ដែលទីនោះជាកន្លែងដែលមានអតិថិជន អេ អឹម ខេ ជាង៩៥% រស់នៅ ។ ទាំងអស់នេះ ត្រូវបានបង្ហាញតាមរយៈទំហំដីកូចនៃសមតុល្យផលបំត្រឥណទានជាមធ្យមគឺ ៨២០ដុល្លារ ក្នុងអតិថិជនម្នាក់ (ដែលសមតុល្យផលបំត្រឥណទានសម្រាប់កម្ចីជាក្រុមជាមធ្យមមានចំនួន៥៧១ដុល្លារ) ខណៈសមតុល្យផលបំត្រឥណទានជាមធ្យមរបស់វិស័យមីក្រូហិរញ្ញវត្ថុ គឺ ៣.២៦៦ដុល្លារ។ ជាងនេះទៅទៀត ប្រមាណ៣៩%

នៃអតិថិជនកម្ចីជីជាមួយ អេ អឹម ខេ ក្នុងឆ្នាំ២០១៩ យើងបានចាត់ទុកគាត់ថាជាអតិថិជនក្រីក្រដោយប្រើប្រាស់និយមន័យនៃភាពក្រីក្រ (យោងតាមសន្ទស្សន៍ PPI ជាឧបករណ៍ស្តង់ដារសម្រាប់វាស់ភាពក្រីក្រ) ដែលនៅក្នុងឆ្នាំ២០១៨មានត្រឹមតែ ៣៣%។

ក្នុងឆ្នាំ ២០១៩ អេ អឹម ខេ បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រមួយទៀតក្នុងការបំពេញបេសកកម្មរបស់ខ្លួន ដើម្បីឈានទៅរកអតិថិជនដែលមិនប្រើប្រាស់សេវាហិរញ្ញវត្ថុធនាគារ ដោយមានការកើនឡើងអតិថិជនកម្ចីជីច្រើនរហូតដល់ ៤២.៨៤៨ នាក់ (អត្រាកំណើន ១២,៧%) ដែលធ្វើឱ្យអតិថិជនកម្ចីជីសរុបកើនដល់ ៣៨០.៨៧២ នាក់ នៅដំណាច់ឆ្នាំនេះ។ សមតុល្យផលបំត្រឥណទានបានកើនឡើង ៧៣,៩លានដុល្លារ (អត្រាកំណើន ២៩%) ដែលធ្វើឱ្យសមតុល្យផលបំត្រឥណទានសរុបកើនដល់ ៣២៦,៨៤លានដុល្លារអាមេរិកនៅដំណាច់ឆ្នាំ២០១៩ផងដែរ។ កំណើននេះបានមកពីការរួមចំណែកដ៏ធំពីអតិថិជនសេវាមីក្រូហិរញ្ញវត្ថុដែលមានស្រាប់ និងផលិតផលថ្មីពីទៀតដែលផ្តោតលើចំណែកទីផ្សារ សេវាកម្មសន្យាហិរញ្ញវត្ថុ (សេវាបង់រំលស់) និងឥណទានអាជីវកម្មខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម (MSME)។ ទាំងសេវាកម្មសន្យាហិរញ្ញវត្ថុ (សេវាបង់រំលស់)

និងឥណទានអាជីវកម្មខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម (MSME) មានប្រមាណ ៩% នៃផលបំត្រឥណទានសរុបគិតត្រឹមដំណាច់ឆ្នាំ ២០១៩។ គុណភាពផលបំត្រឥណទាននៅតែមានស្ថិរភាពល្អ។ អត្រាផលបំត្រឥណទានមានហានិភ័យលើ៣០ថ្ងៃ មានកម្រិតត្រឹមតែ ០,៨៦% និងផលបំត្រឥណទានដែលត្រូវបានលុបចោលមានអត្រាត្រឹមតែ ០,៥៦% ប៉ុណ្ណោះ។ លើសពីនេះទៅទៀត ភាគរយអតិថិជនប្រាក់កម្ចី អេ អឹម ខេ ដែលបានទទួលសេវាធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ជាមួយដៃគូធានារ៉ាប់រងរបស់យើងកើនឡើងដល់ទៅ ៨៧,៤% នៃចំនួនអតិថិជនកម្ចីជីសរុប ក្នុងឆ្នាំ ២០១៩ ដែលក្នុងឆ្នាំ ២០១៨ មានត្រឹមតែ ៨០%។ នេះជាការផ្តល់ជូននូវសំណាញ់ការពារសុវត្ថិភាពដល់អតិថិជន ក៏ដូចជាក្រុមគ្រួសារពួកគាត់ គឺពិតជាបានជួយយ៉ាងខ្លាំងនៅពេលដែលពួកគេប្រឈមមុខនឹងបញ្ហាសុខភាព និងបញ្ហាគ្រោះថ្នាក់ផ្សេងៗ។ អត្រានៃការរក្សាអតិថិជននៅតែល្អដដែលគឺ ៨៦% សម្រាប់ឆ្នាំ ២០១៩ ដោយប្រើនិយមន័យស្តង់ដារ (ទីផ្សារ MIX)។ លើសពីនេះទៅទៀត អត្រានៃការពេញចិត្តរបស់អតិថិជនជាទូទៅនៅតែខ្ពស់ក្នុងឆ្នាំ ២០១៩ ដែលមាន ៥.១២ លើពិន្ទុសរុប ៦ តាមរយៈការវាស់វែងខាងក្នុងរបស់យើង ដែលក្នុងឆ្នាំ២០១៨ ពិន្ទុនេះគឺ ៥.០២ពិន្ទុ ។

អាជីវកម្មសេវាប្រាក់បញ្ញើរបស់ អេ អឹម ខេ នៅតែបន្តរីកចម្រើនជាលំដាប់ ជាពិសេសបានពីការរៀនគរអ្នកដាក់ប្រាក់បញ្ញើមានចំណូលទាប ដែល ៩៨,៤% នៃអ្នកដាក់ប្រាក់បញ្ញើមានសមតុល្យតិចជាង ១០០ ដុល្លារអាមេរិក។ សមតុល្យប្រាក់បញ្ញើជាមធ្យមក្នុងអតិថិជនម្នាក់មានត្រឹមតែ ១៩៦ ដុល្លារអាមេរិក ប៉ុណ្ណោះនៅចុងឆ្នាំ។ ចំនួនអតិថិជនបញ្ញើកើនឡើង ៣៤% ជាមួយអតិថិជនសរុប ៩១២.១១៣ នាក់ ក្នុងឆ្នាំ ២០១៩ ខណៈអតិថិជនបញ្ញើសរុបមាន ៦៨៣.១៦៩ នាក់ នៅចុងឆ្នាំ ២០១៨។ សមតុល្យប្រាក់បញ្ញើបានកើនឡើង ១៣% ធ្វើឱ្យសមតុល្យប្រាក់បញ្ញើសរុបកើនដល់ ១៧៨,៨៨ លានដុល្លារអាមេរិកនៅចុងឆ្នាំ ២០១៩ ដែលក្នុងឆ្នាំ ២០១៨ មានចំនួនត្រឹមតែ ១៥៨.៧៩ លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ លើសពីនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅតែបន្តពង្រីកកម្មវិធីសមាគមសន្សំប្រាក់ហៅកាត់ថា អេស អេ ភី (SAP) ក្នុងឆ្នាំ ២០១៩ក្រុមសន្សំកម្មវិធី SAP មានការកើនរហូតដល់ ១.៧៧០ ធៀបនឹងឆ្នាំ២០១៨ មានចំនួនត្រឹមតែ ៥៧១ ។ ចំនួនគណនីសន្សំសរុបក្រោមកម្មវិធី SAP មានរហូតដល់ ៥៥.៨៦៩ ដែលមានសមតុល្យប្រាក់បញ្ញើ ៨១៥.០០៨ ដុល្លារក្នុងឆ្នាំ ២០១៩ ដែលចំនួននេះមានត្រឹមតែ ២១.៩៦៧គណនី ជាមួយសមតុល្យប្រាក់បញ្ញើត្រឹមតែ ២៦១.៣០០ ដុល្លារអាមេរិក កាលពីឆ្នាំ២០១៨។

សេវាទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្សរ៍ សេវាផ្ទេរប្រាក់ និង សេវាទូទាត់ប្រាក់កម្ចីនៅតាមភ្នាក់ងារ អេ អឹម ខេ នៅតែបន្តរីកចម្រើនក្នុងឆ្នាំ២០១៩ បើទោះបីជាមានការប្រឈមខ្លះក្នុងកំឡុងសមាសទី ១ នៃឆ្នាំ ២០១៩ បន្ទាប់ពីការធ្វើបច្ចុប្បន្នភាព

ប្រព័ន្ធធនាគារស្នូលក៏ដោយ។ ចំនួនប្រតិបត្តិការសរុបមានចំនួន ៣.៣៦ លានប្រតិបត្តិការ ក្នុងឆ្នាំ ២០១៩ កើនឡើងពី ២,៦១ លានប្រតិបត្តិការ ក្នុងឆ្នាំ ២០១៨ ។ កំណើននេះត្រូវបានរួមចំណែកយ៉ាងសំខាន់ពីសេវាទូទាត់វិក្កយបត្រ និងការបង់សងប្រាក់កម្ចីតាមរយៈភ្នាក់ងារ។

ដើម្បីសម្រេចគោលបំណងរបស់ខ្លួនក្នុងការឈានទៅកាន់ទីផ្សារជនបទឱ្យកាន់តែខ្លាំង អេ អឹម ខេ នៅតែបន្តពង្រីកបណ្តាញចែកចាយប្រតិបត្តិការរបស់ខ្លួន ដោយមានបុគ្គលិកជំនាញបម្រើការងារពេញម៉ោងចំនួន ៣.០៩១ នាក់ ភ្នាក់ងារជាង ៥.៥០០ ម៉ាស៊ីនដក/ដាក់ប្រាក់ ចំនួន ៦១ កន្លែង និងការិយាល័យចំនួន ១៤៩ កន្លែងនៅទូទាំងប្រទេស។ បច្ចុប្បន្ននេះ អេ អឹម ខេ ធ្វើប្រតិបត្តិការក្នុងភូមិចំនួន ១២.៦៧៥ (៩០%នៃចំនួនភូមិសរុប) និងឃុំចំនួន១.៦១១ និងទូទាំង ២៥ ខេត្ត-រាជធានី។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅតែបន្តកិច្ចខិតខំរបស់ខ្លួនលើការអប់រំអតិថិជនឆ្ពោះទៅលើការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ ជាពិសេសលើសេវាឥណទាន។ អេ អឹម ខេ បានផលិតវីដេអូអប់រំខ្លីអំពីហិរញ្ញវត្ថុចំនួន ៦ ដែលបានផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋជាង ៦,៦ លាននាក់។

កម្មវិធីទូរស័ព្ទដៃទន្លេសាប កំពុងរីកចម្រើនជាមួយនឹងការទាក់ទាញអតិថិជនគោលដៅរបស់ខ្លួន ដែលមានអតិថិជនជាង ១០.០០០ នាក់បានប្រើប្រាស់ និងអ្នកតាមដានលើហ្វេសប៊ុក ជាង ៤០.០០០ នាក់។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ អេ អឹម ខេ បានដាក់ឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ TONLESAP SELLER APP ដែលអនុញ្ញាតឱ្យហាងនានា អាចរាយបញ្ជីផលិតផលរបស់ពួកគេសម្រាប់លក់ហើយអ្នកប្រើប្រាស់អាចប្រើកម្មវិធី TONLESAP APP ក្នុងការបញ្ជាទិញអនឡាញ។

សមិទ្ធផលហិរញ្ញវត្ថុជាមធ្យមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅឆ្នាំ២០១៩ ទាបជាងឆ្នាំ ២០១៨បន្តិច ដែលប្រាក់ចំណេញសុទ្ធជៀបមធ្យមភាគមូលធន និងប្រាក់ចំណេញសុទ្ធជៀបមធ្យមភាគទ្រព្យសកម្មគឺមាន ១៣,៨២% និង ២,១៧% រៀងៗខ្លួន (១៥,២៧% និង ២,២៤% នៅឆ្នាំ ២០១៨) ។ លទ្ធផលនេះគឺបណ្តាលមកពីកំណើនយឺតនៅក្នុងសមាសទី១ ក៏ដោយសារការពន្យារពេលនៃរដ្ឋវត្សរ៍ធ្លាក់ ការបន្ថែមសេវាកម្មសន្សំហិរញ្ញវត្ថុ និងអាជីវកម្មខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម។ ម្យ៉ាងវិញទៀត អេ អឹម ខេ បានសម្រេចចិត្តទម្លាក់ថ្លៃលើប្រាក់កម្ចីខ្នាតតូចដែលបានធ្វើឱ្យប៉ះពាល់ដល់លទ្ធផលនេះផងដែរ។

ទស្សនវិស័យអំពីម៉ាក្រូសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២០ មិនអំណោយផលដូចឆ្នាំ ២០១៩ទេ ដោយការព្យាករណ៍លើកំណើនសេដ្ឋកិច្ច (GDP) ប្រមាណត្រឹមតែ ៦.១% និងអត្រាអតិផរណា ២,៥% ។ កំណើនសេដ្ឋកិច្ចដែលមានការធ្លាក់ចុះនេះគឺបណ្តាល

មកពីការធ្លាក់ចុះក្នុងវិស័យអចលនទ្រព្យ វិស័យទេសចរណ៍ ការដែលអាចបាត់បង់ទាំងមូល ឬផ្នែកខ្លះៗនៃ EBA និងផលប៉ះពាល់ពីការផ្ទុះឡើងនៃវីរុស CORONA (COVID-19)។ ទោះបីជាយ៉ាងណា អេ អឹម ខេ រំពឹងថានឹងបន្តបង្កើតខ្សែចង្វាក់អាជីវកម្មជាច្រើនដើម្បីរក្សាឲ្យបាននូវភាពជោគជ័យក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដោយផ្តោតការយកចិត្តទុកដាក់ខ្លាំងលើយុទ្ធសាស្ត្រអាទិភាពដូចខាងក្រោម៖

១. បន្តលើកកម្ពស់វប្បធម៌ហានិភ័យ និងការគ្រប់គ្រងហានិភ័យទូទៅ
២. ពង្រីកមូលដ្ឋានគ្រឹះអតិថិជនទាំងអស់ជាមួយកម្មវិធីដាក់ពិន្ទុដើម្បីកែលម្អការអនុម័ត និងដំណើការឥណទានរបស់ខ្លួន
៣. បន្តធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដីជម្រកក្នុងគោលបំណងលើកកម្ពស់ផលិតភាពព្រមទាំងលើកម្ពស់ការប្រតិបត្តិការផ្សេងៗ ដើម្បីធានាបានភាពងាយស្រួលក្នុងការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពខ្ពស់
៤. បន្តដាក់បញ្ចូលបណ្តាញ និងសេវាកម្មថ្មីរបស់ខ្លួនបន្ថែមទៀតដើម្បីបំពេញតម្រូវការនិងធ្វើឲ្យអតិថិជនមានការពេញចិត្តលើបទពិសោធន៍ប្រើប្រាស់សេវាជាមួយគម្រោងថ្នាក់ជាតិនៅក្នុងប្រតិបត្តិការរបស់យើង ដូចជា ប្រព័ន្ធ CSS និងកម្មវិធីបាតង
៥. បង្កើនសមាហរណកម្មជាផ្នែកៗជាមួយប្រព័ន្ធធនាគារស្នូលបច្ចុប្បន្ន និងដៃគូផ្សេងៗដើម្បីផ្តល់ជូនសេវាកម្មកាន់តែប្រសើរ និងទូលំទូលាយដល់អតិថិជនរបស់ខ្លួន
៦. បន្តការធ្វើពិពិធកម្មផលប៉ុត្រឥណទានឲ្យច្រើន និងពង្រីកទៅផ្នែកទីផ្សារផ្សេងទៀត

យើងខ្ញុំសូមថ្លែងអំណរគុណដល់ម្ចាស់ភាគហ៊ុនថ្មីរបស់យើងគឺ “ធនាគារសៀងហៃ ខមមែសល & សេរីវីង” ដែលហៅកាត់ថា អេស ស៊ី អេស ប៊ី ដែលបានជឿជាក់លើបេសកកម្ម និងគុណតម្លៃរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងការប្តេជ្ញាចិត្តក្នុងការគាំទ្រការរីកចម្រើននាពេលអនាគតរបស់ អេ អឹម ខេ និងប្រទេសកម្ពុជា។ ជាមួយនឹងការបន្ថែមដើមទុនដោយ អេស ស៊ី អេស ប៊ី បានធ្វើឲ្យ អេ អឹម ខេ មានដើមទុនរឹងមាំ និងធ្វើឲ្យអាជីវកម្មរបស់ខ្លួនកាន់តែរីកចម្រើនលឿនជាងមុន។

ក្នុងនាមគណៈគ្រប់គ្រង និងបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ខ្ញុំសូមថ្លែងអំណរគុណដល់ម្ចាស់ភាគហ៊ុន ប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកគណៈកម្មាធិការទាំងអស់ដែលបានដឹកនាំ គាំទ្រ និងផ្តល់ជាជំនួយនានាឲ្យបានល្អឯកទ្រព្យ។ ខ្ញុំសូមអរគុណដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់គ្រប់គ្រងជាពិសេសបុគ្គលិកជួរមុខដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងលំបាក ខ្សោយធូលី និងការប្តេជ្ញាចិត្តផ្តល់សេវាកម្មដ៏ល្អដល់អតិថិជនរបស់យើង។ ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសធនាគារជាតិនៃកម្ពុជាដែលបានបន្តគាំទ្រដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងធ្វើឲ្យវិស័យហិរញ្ញវត្ថុនៅកម្ពុជាកាន់តែរឹងមាំថែមមួយកម្រិតទៀត។

លោក គា បូរណ
ប្រធាននាយកប្រតិបត្តិ

អភិបាលកិច្ចគ្រឹះស្ថាន

Agora Microfinance N.V.



ម្ចាស់ភាគហ៊ុន អេ អឹម ខេ បានតែងតាំងក្រុមប្រឹក្សាភិបាល ដែលមានភារកិច្ចទទួលខុសត្រូវលើអភិបាលកិច្ចទាំងស្រុង និងការណែនាំជាយុទ្ធសាស្ត្រសម្រាប់គ្រឹះស្ថាន។ សមាជិកក្រុមប្រឹក្សាភិបាលមានចំនួនប្រាំបួនរូប (រួមទាំងប្រធាននាយកប្រតិបត្តិ) មានជំនាញទូលំទូលាយនៅលើវិស័យហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ ធនាគារ ធុរកិច្ច និងការអភិវឌ្ឍ ព្រមទាំងមាន បទពិសោធន៍ជាច្រើនទៀតលើវិស័យមីក្រូហិរញ្ញវត្ថុ ធនាគារពាណិជ្ជ និងការវិនិយោគលើវិស័យធនាគារ។

ក្រុមប្រឹក្សាភិបាលចាត់តាំងប្រធាននាយកប្រតិបត្តិមួយរូប (CEO) ដែលធ្វើការជាមួយគណៈកម្មាធិការប្រតិបត្តិ។ គណៈកម្មាធិការប្រតិបត្តិ មានប្រធាននាយកប្រតិបត្តិ (CEO) ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) ប្រធាននាយកប្រតិបត្តិអាជីវកម្ម (CRBO) ប្រធាននាយកប្រតិបត្តិសាជីវកម្ម (CCBO) និងប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា (CIO) ។ គណៈកម្មាធិការនេះមានតួនាទីត្រួតពិនិត្យមើលគណៈគ្រប់គ្រងបន្ទាប់ដោយគណៈគ្រប់គ្រងបន្ទាប់មាននាយក/ នាយិកាប្រតិបត្តិនាយកដ្ឋានជាច្រើន និងប្រធាននាយកប្រតិបត្តិផ្សេងទៀតហៅថា (C-Suit)។

ក្រុមប្រឹក្សាភិបាលមានគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួនប្រាំ រួមមាន៖

- AFC គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ
- BRC គណៈកម្មាធិការគ្រប់គ្រងហានិភ័យ
- RNCG គណៈកម្មាធិការផ្តល់តម្លៃការការតែងតាំង និងអភិបាលកិច្ច
- B.ALCO គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល
- SPC គណៈកម្មាធិការការងារសង្គម

គណៈកម្មការប្តូរដំបូងអនុវត្តមុខងារអភិបាលកិច្ចសាជីវកម្មជាទូទៅ។ គណៈកម្មាធិការការងារសង្គមផ្តល់ប្រឹក្សាដល់ក្រុមប្រឹក្សាភិបាលពីការប្រព្រឹត្តទៅរបស់ អេ អឹម ខេ ក្នុងលក្ខខណ្ឌឱ្យបានទៅដល់អ្នកក្រីក្រ ផលិតផលសមស្របតាមតម្រូវការ ការការពារអតិថិជន និងការទទួលខុសត្រូវសង្គមទាំងមូល។

ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការ



លោក TANMAY CHETAN

ប្រធានក្រុមប្រឹក្សាភិបាល, សមាជិកគណៈកម្មាធិការវាយតម្លៃការ ការតែងតាំង និងអភិបាលកិច្ច សមាជិកនៃគណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ និងជាសមាជិកនៃគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្មនិងបំណុល

លោក TANMAY ជាសហស្ថាបនិកនៃក្រុមហ៊ុន AGORA GROUP ជាកន្លែងដែលគាត់គ្រប់គ្រងការវិនិយោគទុនភាគហ៊ុនរបស់ ក្រុមហ៊ុននៅក្នុងទ្វីបអាស៊ី និងអាហ្វ្រិក។ លោក TANMAY មានបទពិសោធន៍ជាច្រើនរួមមាន ការផ្តល់ចំណាត់ថ្នាក់ឥណទាន មីក្រូហិរញ្ញវត្ថុ ការប្រឹក្សាយោបល់ និងប្រតិបត្តិការ រួមទាំងនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស អិម ខេ ដែលលោកជាប្រធាននាយកប្រតិបត្តិ ពីឆ្នាំ ២០០៣ ដល់ ២០០៧។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពី IIFM ប្រទេសឥណ្ឌា និងអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យ HARVARD KENNEDY ។



លោក JOHN CON-SING YUNG

ក្រុមប្រឹក្សាភិបាល, សមាជិកគណៈកម្មាធិការ SPC និងជាសមាជិកនៃគណៈកម្មាធិការ AFC & RNCG

បច្ចុប្បន្ន លោក JOHN CON-SING YUNG ជាសមាជិកក្រុមប្រឹក្សាភិបាលអគ្គនាយករងប្រតិបត្តិ និងជាប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា នៃធនាគារអេស ស៊ី អេស ប៊ី ដែលទទួលបានបន្ទុកផ្នែកបច្ចេកវិទ្យាព័ត៌មាន ការពង្រីកប្រតិបត្តិការក្រៅប្រទេស ពាណិជ្ជកម្មនៅចិនដីគោក និងធនាគារសាជីវកម្មសៀងហៃចំនួនបី។ គាត់បានកាន់មុខតំណែងជាច្រើននៅក្នុងបុត្រសម្ព័ន្ធរបស់ធនាគារ អេស ស៊ី អេស ប៊ី និងក្រុមហ៊ុនផ្សេងៗទៀត។

លោក JOHN បានចាប់ផ្តើមអាជីពការងាររបស់គាត់នៅក្នុងធនាគារ CHASE MANHATTAN នៅទីក្រុងហុងកុងក្នុងមុខតំណែងជាអ្នកហាត់ការផ្នែកគ្រប់គ្រងហើយបានបញ្ចប់វិញក្នុងមុខតំណែងជាអ្នកគ្រប់គ្រងក្នុងនាយកដ្ឋានគ្រប់គ្រង

ហានិភ័យឥណទាន។ បន្ទាប់មកគាត់ក៏បានចំណាយពេលវេលារបស់គាត់ដើម្បីចាប់ផ្តើមដំណើរការក្រុមហ៊ុន SHENZHEN CONCORD ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុនហិរញ្ញវត្ថុកាណាដាខាងកើត និងរដ្ឋាភិបាលក្រុង SHENZHEN។ ជាច្រើនឆ្នាំក្រោយមក លោក JOHN បានផ្តោតលើការកសាងអាជីវកម្មបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមុនពេលចូលមេត្រីការងារជាមួយធនាគារ អេស ស៊ី អេស ប៊ី។

លោក JOHN បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យ CHICAGO ពីសហរដ្ឋអាមេរិក។



លោក KEA BORANN

ក្រុមប្រឹក្សាភិបាល និងជាប្រធាននាយកប្រតិបត្តិ

លោក បូរណ ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស អិម ខេ ក្នុងឆ្នាំ ២០១២ ។ លោកបានចូលបម្រើការនៅ អេស អិម ខេ អស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ ចាប់តាំងពីឆ្នាំ ២០០៤ មក លោកបានកាន់តំណែងថ្នាក់ដឹកនាំជាច្រើន ដើម្បីចូលរួមអភិវឌ្ឍគ្រឹះស្ថានដូចជា ប្រធានផ្នែកហិរញ្ញវត្ថុនាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) អនុប្រធាននាយកប្រតិបត្តិ។ មុនពេលដែលលោកចូលរួមជាមួយ អេស អិម ខេ លោកបានធ្វើការឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀតក្នុងតួនាទីជាប្រធាននាយកប្រតិបត្តិ។ លោក បូរណបានកាន់តំណែងជាប្រធាននាយកក្នុងស្ថាប័នផ្សេងទៀតដូចជា សមាគមធនាគារកម្ពុជា សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា និងការិយាល័យឥណទានកម្ពុជា (CBC)។

លោក បូរណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រហិរញ្ញវត្ថុ និងគណនេយ្យ។ លោកទទួលបានសញ្ញាប័ត្រ ជាគណនេយ្យអាជីព ACCA (ASSOCIATION OF CHARTERED CERTIFIED ACCOUNTANTS) ជាផ្លូវការ និងបានចូលជាសមាជិកគណនេយ្យអាជីព ACCA ក្នុងឆ្នាំ២០០៨។



លោក បណ្ឌិត ទិញ ច័ន្ទវិបុល

ក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មាធិការវាយតម្លៃការ ការតែងតាំង និងអភិបាលកិច្ច

លោកបណ្ឌិត ទិញ ច័ន្ទវិបុល ជាស្ថាបនិក និងជាដៃគូគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន TIP & PARTNER បាននាំមកនូវបទពិសោធន៍ច្បាប់រយៈពេល ២០ឆ្នាំដល់ក្រុមប្រឹក្សាភិបាល អេស អិម ខេ ។ គាត់គឺជាមេធាវីដែលមានអាជ្ញាប័ណ្ណហើយជាសមាជិកគណៈមេធាវីកម្ពុជា។ លោកបណ្ឌិត ច័ន្ទវិបុល បាននាំឱ្យមានទាំងប្រតិបត្តិការខ្នាតតូច និងខ្នាតធំដែលពាក់ព័ន្ធនឹងអតិថិជនជាឯកត្តជន និងក្រុមហ៊ុន ខណៈពេលដែលគាត់គ្រប់គ្រងនិងត្រួតពិនិត្យលើការអនុវត្តច្បាប់ និងបញ្ហាច្បាប់ពាក់ព័ន្ធនានា។

ពីមុនលោកបណ្ឌិត ច័ន្ទវិបុល បានធ្វើការទាំងផ្នែកសាធារណៈ និងឯកជនក្នុងនាមជាអ្នកពិគ្រោះយោបល់ និងជាទីប្រឹក្សាច្បាប់សម្រាប់សហគ្រាសឯកជនស្ថាប័ន

រដ្ឋាភិបាល ភ្នាក់ងារអន្តរជាតិនានារួមទាំងគណៈកម្មាធិការអន្តរជាតិសម្រាប់ការបាទក្រហម ធនាគារពិភពលោកនិងអង្គការសហប្រជាជាតិ។

លោកទទួលបានសញ្ញាប័ត្របណ្ឌិតពីសាកលវិទ្យាល័យ CALIFORNIA COAST UNIVERSITY សញ្ញាប័ត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ MASSACHUSETTS ទីក្រុង LOWELL និងបរិញ្ញាប័ត្រពីសាកលវិទ្យាល័យ MAINE PRESQUE ISLE និងវិញ្ញាបនប័ត្របណ្តុះបណ្តាលច្បាប់ជាច្រើនរួមមាន បណ្ឌិតសភានីតិអន្តរជាតិនៃទីក្រុងឡាអេ និងកិច្ចសហប្រតិបត្តិការតុលាការរបស់ JICA និងអង្គការសហប្រជាជាតិ។



លោកស្រី HENG SEIDA

ក្រុមប្រឹក្សាភិបាល,
ប្រធានគណៈកម្មាធិការ AFC និង
ជាសមាជិកគណៈកម្មាធិការ BRC

លោកស្រី សិតា ជាគណនេយ្យករអាជីព និងជាសមាជិកនៃសមាគមគណនេយ្យករ អាជីព (ACCA) នៃចក្រភពអង់គ្លេសហើយ បានទទួលស្គាល់ជាសំនករផ្នែកអាជីព ពីសហរដ្ឋអាមេរិក។ លោកស្រីបានបញ្ចប់ ការសិក្សាបរិញ្ញាបត្រផ្នែកគណនេយ្យ។ លោកស្រីមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងការគ្រប់គ្រងសំនកម្ម និងហិរញ្ញវត្ថុ។ ជំនាញរបស់លោកស្រីមានដូចជា គណនេយ្យ សំនកម្ម (ទាំងក្នុងប្រទេស និងក្រៅប្រទេស) ការបង្កើត និងពិនិត្យលើ រចនាសម្ព័ន្ធត្រួតពិនិត្យផ្ទៃក្នុងគោល នយោបាយ និងនីតិវិធីនានា។

បច្ចុប្បន្នលោកស្រី គឺជាដៃគូគ្រប់គ្រង ម្នាក់នៃក្រុមហ៊ុនគណនេយ្យ FII & ASSOCIATES។ ពីមុនលោកស្រីធ្លាប់ជា អ្នកឯកទេសគ្រប់គ្រងហិរញ្ញវត្ថុជាមួយ ធនាគារពិភពលោកអស់រយៈពេល៥ឆ្នាំ និងជាប្រធានសំនករនៅក្នុងក្រុមហ៊ុន សំនកម្មមួយក្នុងចំណោមក្រុមហ៊ុនធំៗ ទាំង៤អស់រយៈពេល៦ឆ្នាំលើការងារ សំនកម្ម និងសេវាប្រឹក្សាយោបល់ក្នុង ប្រទេសកម្ពុជា និងម៉ាឡេស៊ី។



លោក RU-HUNG WEI

ក្រុមប្រឹក្សាភិបាល
និងជាសមាជិកគណៈកម្មាធិការ BRC
និង B.ALCO

បច្ចុប្បន្នលោក RU-HUNG WEI កំពុង បម្រើការងារក្នុងមុខតំណែងជា អនុប្រធាន ប្រតិបត្តិជាន់ខ្ពស់ អ្នកគ្រប់គ្រងប្រចាំតំបន់ និងអ្នកគ្រប់គ្រងទូទៅនៅធនាគារសៀង ហៃ ខមមែសល & សេរីង ហៅកាត់ថា អេស ស៊ី អេស ប៊ី សាខាទីក្រុងហុងកុង។ គាត់ទទួលបានបន្ទុកកាន់សាខាជាច្រើនរួមមាន សិង្ហបុរី វៀតណាម និងហុងកុង។ គាត់ បានបម្រើការងារជាមួយធនាគារសៀងហៃ ខមមែសល & សេរីង ជាង៧ឆ្នាំ មកហើយជាមួយមុខតំណែងជាច្រើនដូច ជាការនាំចូល ការនាំចេញ ការប្តូររូបិយ ប័ណ្ណបរទេស និងការវិភាគឥណទាន។

លោក WEI បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកល វិទ្យាល័យ SOOCHOW និងថ្នាក់ អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ NEW HAVEN។



លោក CHIN-KANG LIU

ក្រុមប្រឹក្សាភិបាល និងប្រធានគណៈ
កម្មាធិការ BRC

បច្ចុប្បន្នលោក CHIN-KANG LIU កំពុង បម្រើការងារប្រធាននាយកប្រតិបត្តិគ្រប់ គ្រងហានិភ័យ និងជាអគ្គនាយករងនៅ ធនាគារសៀងហៃ ខមមែសល & សេរីង ហៅកាត់ថា អេស ស៊ី អេស ប៊ី ហើយគាត់ ទទួលខុសត្រូវលើតួនាទីជាច្រើនដូចជា FATCA និង CRS, BASEL III និងការគ្រប់ គ្រងហានិភ័យរួមមាន ឥណទាន ទីផ្សារ ប្រតិបត្តិការ សន្ទនីយភាពប្រាក់យន់ និង និស្សន្ទហិរញ្ញវត្ថុ។ លោកបានធ្វើការក្នុង នាយកដ្ឋានជាច្រើនដូចជា នាយកដ្ឋាន ទំនាក់ទំនងអន្តរជាតិនាយកដ្ឋានសំនកម្ម នាយកដ្ឋានធនាគារនៅការិយាល័យ កណ្តាលធនាគារ អេស ស៊ី អេស ប៊ី។

លោក លាវ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យជាតិ តៃវ៉ាន់។



លោក WEI-KUO YEN

ក្រុមប្រឹក្សាភិបាល
ប្រធានគណៈកម្មាធិការ B.ALCO
និងជាសមាជិកគណៈកម្មាធិការ AFC

លោក WEI-KUO YEN ត្រូវបានតែងតាំង ជាសមាជិកក្រុមប្រឹក្សាភិបាល ជាប្រធាន គណៈកម្មាធិការ B.ALCO និងជាសមាជិក គណៈកម្មាធិការ AFC នៅ អេស អិម ខេ តាំងពីខែសីហា ឆ្នាំ២០១៩ ។ លោក WEI-KUO YEN បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ កាត់តូលិក FU JEN នៅឆ្នាំ១៩៨៤ បន្ទាប់មកគាត់បានបន្តថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រពាណិជ្ជកម្មនៅ សាកលវិទ្យាល័យ WISCONSIN MADISON ទឹកដីសហរដ្ឋអាមេរិកបន្ទាប់ពីគាត់បានចូល រួមក្នុងវិស័យធនាគារបានរយៈពេលពីរ បី ឆ្នាំដំបូង។

លោក WEI-KUO YEN បានធ្វើការជាមួយ ធនាគារ អេស ស៊ី អេស ប៊ីអស់រយៈពេល ជាង៣០ឆ្នាំហើយ ជាមួយនឹងតំណែងថ្នាក់ គ្រប់គ្រងជាច្រើនដូចជានាយកប្រតិបត្តិ ផ្នែកធនាគារ និងនាយកប្រតិបត្តិផ្នែក អចលនវត្ថុ។

បច្ចុប្បន្ននេះគាត់កំពុងតែកាន់កាប់តំណែង ជា អនុប្រធាននាយកប្រតិបត្តិទី១នៃ ធនាគារ អេស ស៊ី អេស ប៊ី ដែលគាត់ ទទួលបានបន្ទុកដោះស្រាយផែនការ យុទ្ធសាស្ត្រ ត្រួតពិនិត្យទូទៅលើក្រុមហ៊ុន បុត្រសម្ព័ន្ធនៅក្រៅប្រទេស និងដោះស្រាយ បញ្ហាជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀត។



លោកស្រី BLANTINE CLAUDIA MARIE PONS

ក្រុមប្រឹក្សាភិបាល និងជាប្រធាន
គណៈកម្មាធិការការងារសង្គម

លោកស្រី DINA ជានាយកប្រចាំតំបន់ អាស៊ីបូព៌ារបស់គ្រឹះស្ថាន INCOFIN និង ជាអ្នកគ្រប់គ្រងផ្នែកការងារសង្គមដែល មានមូលដ្ឋាននៅរាជធានីភ្នំពេញប្រទេស កម្ពុជា។ លោកស្រីក៏បានឈរឈ្មោះនៅ ក្នុងក្រុមប្រឹក្សាភិបាលនៃក្រុមការងារ អនុវត្តការងារសង្គម (SPTF) និងជាសហ ប្រធានក្រុមការងារអ្នកវិនិយោគសង្គម។ លោកស្រី DINA បានគ្រប់គ្រងផលប័ត្រ ទំហំ ៨០ លានដុល្លារ ដែលបានផ្តល់ សេវាហិរញ្ញវត្ថុជាច្រើននៅទូទាំងតំបន់ អាស៊ីបូព៌ា។ មុនពេលបម្រើការងារជាមួយ គ្រឹះស្ថាន INCOFIN លោកស្រី DINA បាន រស់នៅហ្វីលីពីន ជាកន្លែងដែលលោកស្រី ធ្វើការជាអ្នកវិភាគជាន់ខ្ពស់សម្រាប់ ភ្នាក់ងារផ្តល់ចំណាត់ថ្នាក់មីក្រូហិរញ្ញវត្ថុ របស់ PLANET RATING ។

លោកស្រី DINA ធ្លាប់រស់នៅក្នុងប្រទេស ចិនដែលនាទីនោះគាត់គឺជាសមាជិកនៃ ក្រុមការងាររៀបចំបង្កើត MICROCRED NANCHONG នៅខេត្តស៊ីឈូន។ លោកស្រីក៏បានដឹកនាំគម្រោងកសាង សមត្ថភាពផងដែរ។



លោកស្រី FRANCES SINHA

សមាជិកគណៈកម្មាធិការ
ការងារសង្គម

លោកស្រី FRANCES SINHA មាន ជំនាញខាងផ្នែកពិគ្រោះយោបល់លើ ការងារអភិវឌ្ឍន៍អស់រយៈពេលជាង៣០ឆ្នាំក្នុង នោះមានការងារពិគ្រោះយោបល់លើវិស័យ ហិរញ្ញវត្ថុផងដែរ។ លោកស្រីបានបញ្ចប់ ការសិក្សាពីសាកលវិទ្យាល័យ OXFORD និងសាលា LONDON SCHOOL OF ECONOMICS នៅចក្រភពអង់គ្លេស។ ការិយាល័យរបស់លោកស្រី គឺនៅប្រទេស ឥណ្ឌាជាទីកន្លែងដែលគាត់ជាសហស្ថាបនិក M-CRIL ដែលជាភ្នាក់ងារជំនាញលើការ វាយតម្លៃ។ លោកស្រី ធ្លាប់ជាប្រធានក្រុម ប្រឹក្សាយោបល់ ការងារកិច្ចការសង្គម និង យុទ្ធនាការប្រជុំកំពូលផ្សព្វផ្សាយ MICROCREDIT ដោយរួមចំណែកលើ របាយការណ៍ការងារសង្គម ស្តង់ដារ ការគ្រប់គ្រងកិច្ចការសង្គម ការគ្រប់គ្រង លទ្ធផល លើកកម្ពស់សេវាហិរញ្ញវត្ថុដែល គាំទ្រដល់ជនក្រីក្រនិងកិច្ចការពារអតិថិជន។

ប្រវត្តិការងាររបស់លោកស្រីរួមមានការ វាយតម្លៃកម្មវិធី និងការវាយតម្លៃផលប៉ះ ពាល់ផ្សេងៗក្នុងប្រទេសឥណ្ឌា និង នៅទូទាំងអាស៊ី។

គណៈកម្មាធិការក្រុមប្រឹក្សាភិបាល

BRC គណៈកម្មាធិការហានិភ័យ

ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ បានជឿជាក់យ៉ាងមុតមាំលើការគ្រប់គ្រងហានិភ័យនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់គោលដៅអាជីវកម្មក្នុង នាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើ។ ទស្សនៈរបស់ យើងគឺធានាឲ្យបានថាហានិភ័យទាំងឡាយដែលយើងទទួលបាន កំពុងជួយឲ្យគ្រឹះស្ថានសម្រេចបានផែនការយុទ្ធសាស្ត្រអាជីវកម្ម និងគោលដៅរួមរបស់យើងខណៈដែលកម្រិតហានិភ័យស្ថិតក្រោម ការគ្រប់គ្រង និងសមស្រប។ ទំនួលខុសត្រូវខ្ពស់បំផុតសម្រាប់ ការកំណត់ហានិភ័យ និងការគ្រប់គ្រងហានិភ័យប្រកបដោយ ប្រសិទ្ធភាព គឺអាស្រ័យទាំងស្រុងលើក្រុមប្រឹក្សាភិបាល។

ក្នុងតួនាទីដែលផ្តល់ជូនដោយប្រធានក្រុមប្រឹក្សាភិបាល គណៈកម្មា ធិការហានិភ័យទទួលខុសត្រូវរាល់ការត្រួតពិនិត្យឡើងវិញពី ហានិភ័យសហគ្រាសទាំងមូលដោយមិនកំណត់ ដែលរួមមាន ប្រតិបត្តិការអាជីវកម្ម និងយុទ្ធសាស្ត្រ ការផ្តោតសំខាន់លើគុណភាព ផលប៉ុន្តែផលទាន ការធ្វើផែនការដើមទុន សន្ទនាសីតិភាពនិងការផ្តល់ មូលនិធិ បច្ចេកវិទ្យា ការធ្វើប្រតិបត្តិការហានិភ័យលើកេរ្តិ៍ឈ្មោះ គ្រឹះស្ថាន និងអនុលោមភាពតាមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានរោងកម្ម (AML/CFT) ។ គណៈកម្មាធិការហានិភ័យ បានត្រួតពិនិត្យហានិភ័យ អេ អិម ខេ និងផ្តល់ជាអនុសាសន៍ទាំង នេះទៅកាន់ក្រុមប្រឹក្សាភិបាល។ ទំនួលខុសត្រូវនេះរួមបញ្ចូលទាំង ការត្រួតពិនិត្យភាពត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុតនៃប្រព័ន្ធគ្រប់ គ្រងហានិភ័យរបស់ អេ អិម ខេ ទាំងមូលដោយពិចារណាលើផល ប៉ះពាល់នៃការផ្លាស់ប្តូរទម្រង់ និងកំណើនអាជីវកម្ម អេ អិម ខេ ក្នុងទីផ្សារដែលកំពុងមានភាពប្រកួតប្រជែងនេះ។

នៅក្នុងឆ្នាំ ២០១៩ នេះ គណៈកម្មាធិការហានិភ័យបានជួបប្រជុំ ចំនួន ៤លើក ដើម្បីចាត់វិធានការសំខាន់ៗក្នុងការបង្កើនលើការ គ្រប់គ្រងហានិភ័យឲ្យកាន់តែប្រសើរឡើងនៅក្នុងគ្រឹះស្ថាន។ សមិទ្ធផលសំខាន់ៗ ដែលគណៈកម្មាធិការហានិភ័យសម្រេចបាន ក្នុងឆ្នាំ ២០១៩ មានដូចជា៖

- ត្រួតពិនិត្យ និងសម្រេចការងារដូចខាងក្រោម៖
 - ដាក់ឲ្យដំណើរការជាផ្លូវការសេវាធានាថវិកាស្របច្បាប់ និងធានាតាមអ៊ីនធឺណេត
 - របាយការណ៍ប្រចាំឆ្នាំស្តីពីការរៀបចំ និងប្រសិទ្ធភាពនៃ សវនកម្មផ្ទៃក្នុងសម្រាប់ឆ្នាំ ២០១៨

- ដាក់ឲ្យដំណើរការជាផ្លូវការលើសេវាសេវាកម្មឆ្លងប្រទេស
- បទប្បញ្ញត្តិ SYNDICATE LOAN PROPOSAL
- គោលនយោបាយស្តីពី ការឆ្លើយតបសំណូមពរ និងការត្រួតពិនិត្យសំណើអតិថិជន
- កែប្រែលើគោលនយោបាយកម្ចីអាជីវកម្ម
- សំណើផលិតផលភតិសន្យាលើគ្រឿងចក្រកសិកម្ម
- កែប្រែលើគោលនយោបាយគ្រប់គ្រងភ្នាក់ងារ
- កែប្រែលើគោលនយោបាយសេវាផ្ទេរប្រាក់
- កែប្រែលើគោលនយោបាយសេវាបើកប្រាក់បៀវត្សរ៍
- គោលនយោបាយដកប្រាក់ដោយស្វ័យប្រវត្តិឆ្លងធនាគារ
- គោលនយោបាយសេវាធានាថវិកាស្របច្បាប់ និងធានាតាមអ៊ីនធឺណេត
- កែប្រែលើគោលនយោបាយ ATM
- កែប្រែលើគោលនយោបាយប្រាក់សន្សំ
- កែប្រែលើគោលនយោបាយគ្រប់គ្រងដៃគូពាណិជ្ជកម្ម
- កែប្រែលើគោលនយោបាយកម្ចីទិញប្រាក់
- កែប្រែលើគោលនយោបាយកាតព្រឹត្តិការសិទ្ធិ
- ការកែប្រែលើសំណើកម្ចីទិញផ្ទះមានតម្លៃសមរម្យ
- គោលនយោបាយស្តីពីប្រតិបត្តិការរបស់ភាគីពាក់ព័ន្ធ
- កែប្រែលើគោលនយោបាយវិស្សលប្តូរ
- គោលនយោបាយស្តង់ដារនៃប្រព័ន្ធព័ត៌មានវិទ្យា
- កែប្រែគោលនយោបាយមណ្ឌលផ្តល់ព័ត៌មាន
- គោលនយោបាយ SWIFT
- ដាក់ឲ្យដំណើរការជាផ្លូវការអាជីវកម្មប្តូរប្រាក់

ត្រួតពិនិត្យ និងអនុម័តគោលនយោបាយ និងច្បាប់ជាច្រើន ដូចខាងក្រោម៖

- សៀវភៅណែនាំប្រតិបត្តិការអនុលោមភាព
- កែប្រែឡើងវិញនៃប្រតិបត្តិការ ការប្រតិបត្តិការ និងសុចនាករហានិភ័យឥណទាន
- ឯកសារយោងរបស់ក្រុមប្រឹក្សាភិបាលគណៈកម្មាធិការ ហានិភ័យ
- កែប្រែឯកសារយោងរបស់គណៈកម្មាធិការ MRC និង CRC
- IT KRI

B.ALCO គណៈកម្មាធិការ ទ្រព្យសកម្ម និងបំណុល

គណៈកម្មាធិការទ្រព្យសកម្ម និងបំណុលផ្តល់ការប្រឹក្សាពីយុទ្ធសាស្ត្រ ទាក់ទងនឹងការគ្រប់គ្រងតារាងតុល្យការរបស់ក្រុមហ៊ុនទាំងមូល និង អនុម័តទៅលើគោលនយោបាយស្តីពីការប្រឆាំងការសម្អាតប្រាក់ ។ គណៈកម្មាធិការនេះ ទទួលខុសត្រូវលើ យុទ្ធសាស្ត្រនៃការគ្រប់គ្រង និងសន្ទនាសីតិភាពហានិភ័យរបស់គ្រឹះស្ថាន ក្នុងគោលបំណងដើម្បី រក្សាបាននូវកំណើន និងប្រាក់ចំណេញប្រកបដោយនិរន្តរភាព និង សម្រេចបាននូវតម្លៃម្ចាស់ភាគហ៊ុនកាន់តែប្រសើរបំផុត។

គណៈកម្មាធិការនេះអនុវត្តភារកិច្ចជាប្រចាំដូចខាងក្រោម៖

- ត្រួតពិនិត្យឡើងវិញសន្ទនាសីតិភាព និងការគ្រប់គ្រង មូលនិធិរបស់គ្រឹះស្ថាន
- ត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍លើយុទ្ធសាស្ត្រ មូលនិធិ និងផែនការមូលនិធិបម្រុង
- វាយតម្លៃលើអត្រាការប្រាក់ សន្ទនាសីតិភាព និង ហានិភ័យអត្រាប្តូរប្រាក់បរទេស របស់គ្រឹះស្ថាន
- ត្រួតពិនិត្យឡើងវិញតាមការកំណត់នៃស្រុសតេស្តទៅលើ ទីផ្សារសំខាន់ៗ និងផលប៉ះពាល់លើយុទ្ធសាស្ត្រប្រឆាំង ការសម្អាតប្រាក់
- ផ្តល់អនុសាសន៍ក្នុងការអនុម័តលើនីតិវិធីទាំងអស់ នៃការគាំពារការប្រឆាំងការសម្អាតប្រាក់
- ត្រួតពិនិត្យឡើងវិញការផ្តល់ផលិតផលថ្មី និងការផ្លាស់ប្តូរ ជាមួយនឹងផលប៉ះពាល់លើប្រាក់ចំណេញ សន្ទនាសីតិភាព និង FX POSITION
- ត្រួតពិនិត្យឡើងវិញលើគម្រោងថវិកាប្រចាំឆ្នាំ និងផែនការ យុទ្ធសាស្ត្រដែលទាក់ទងទៅនឹងការគ្រប់គ្រងតារាងតុល្យការ

សម្រាប់ឆ្នាំ២០១៩នេះ គណៈកម្មាធិការទ្រព្យសកម្ម និងបំណុលបាន ជួបប្រជុំចំនួន៤លើក ដើម្បីពិភាក្សាលើបញ្ហាយុទ្ធសាស្ត្រសំខាន់ៗដែល ទាក់ទងនឹងហានិភ័យនៃការគ្រប់គ្រងតារាងតុល្យការដូចខាងក្រោម៖

- បានត្រួតពិនិត្យទៅលើផលប៉ះពាល់បទបញ្ញត្តិថ្មីស្តីពីការ

គ្រប់គ្រងហានិភ័យនៃតារាងតុល្យការ និងបានផ្តល់ជា អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលអំពីយុទ្ធសាស្ត្រដើម្បី កាត់បន្ថយផលប៉ះពាល់នៃតារាងតុល្យការ

- នៅតែបន្តត្រួតពិនិត្យលើប្រកាសស្តីពីការចុះឈ្មោះដាក់ទុន ជាអប្បបរមាជាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ

- នៅតែបន្តលើប្រកាសស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមអ៊ែរមិន

- នៅតែបន្តត្រួតពិនិត្យលើប្រកាសស្តីពីការកំណត់ដើមទុន

- នៅតែបន្តប្រកាសលើការអនុវត្តគម្រោង CIFRS និងកម្មវិធីតារាងគណនេយ្យថ្មីពីធនាគារជាតិនៃកម្ពុជា

- ប្រកាសលើការបើកប្រាក់បំណាច់អតិថិភាពការងារ

• បានត្រួតពិនិត្យឡើងវិញការព្យាករណ៍ហិរញ្ញវត្ថុឆ្នាំ ២០១៩ ការកំណត់បរិមាណហានិភ័យហិរញ្ញវត្ថុ និងបានផ្តល់ជា អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលលើយុទ្ធសាស្ត្រក្នុង ការគ្រប់គ្រងហានិភ័យ

• បានត្រួតពិនិត្យឡើងវិញ និងតាមដានលើសុចនាករ ហានិភ័យហិរញ្ញវត្ថុសំខាន់ៗ

• ត្រួតពិនិត្យឡើងវិញ និងតាមដានលទ្ធផលនៃការធ្វើ ស្រុសតេស្ត

• បានត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍ លើតារាងតុល្យ ការផលិតផលដែលបានចេញក្នុងឆ្នាំ ២០១៩ វាយតម្លៃ លើលក្ខណៈពិសេសរបស់ផលិតផលដែលអាចប៉ះពាល់ដល់ កាលកំណត់ភាពមិនស៊ីសង្វាក់គ្នាលើកាលកំណត់បង់សង ភាពមិនស៊ីសងនៃប្រាក់ចំណេញ និងប្រាក់ចំណេញសុទ្ធនៃអត្រា ការប្រាក់

• បានត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍ទៅកាន់ក្រុម ប្រឹក្សាភិបាល ដើម្បីអនុម័តលើការកំណត់តម្លៃដោយមានការ ពិគ្រោះយោបល់ជាមួយគណៈកម្មាធិការហានិភ័យ

បានត្រួតពិនិត្យឡើងវិញគម្រោងថវិកាឆ្នាំ២០២០ ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រងតារាងតុល្យការជាមួយគណៈកម្មាធិការផ្សេងៗក្នុង រូបភាពផ្សេងទៀតនៃគម្រោងថវិកា និងដាក់សំណើទៅកាន់ក្រុមប្រឹក្សា ភិបាលធ្វើការអនុម័តជាមួយគណៈកម្មាធិការផ្សេងទៀត។

AFC គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ

គណៈកម្មាធិការនេះមានទំនួលខុសត្រូវលើចំនុចដូចខាងក្រោម៖

- សុចរិតភាពនៃព័ត៌មានលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានត្រូវបានរាយការណ៍ និងផ្សព្វផ្សាយផ្តល់ព័ត៌មានជូនសាធារណជន និងធនាគារជាតិនៃកម្ពុជាដោយមានភាពត្រឹមត្រូវច្បាស់លាស់ និងជឿជាក់។
- ភាពពាក់ព័ន្ធនៃវិធីសាស្ត្រគណនេយ្យដែលត្រូវបានប្រើប្រាស់ដើម្បីរៀបចំគណនីបុគ្គល និងគណនីរូបបញ្ចូលគ្នាប្រសិនបើមាន
- គុណភាពនៃប្រព័ន្ធគ្រប់គ្រងសវនកម្មផ្ទៃក្នុងគ្រឹះស្ថាន (នាយកដ្ឋានសវនកម្មផ្ទៃក្នុង) និង
- ឯករាជ្យភាព និងប្រតិបត្តិការនៃសវនករខាងក្រៅរបស់គ្រឹះស្ថាន
- ត្រួតពិនិត្យ និងអនុម័តលើការអនុវត្ត CIFRS

គណៈកម្មាធិការក៏បានអនុវត្តការងារមួយចំនួនទៀតជាប្រចាំដូចខាងក្រោម៖

- ត្រួតពិនិត្យ និងផ្តល់អនុសាសន៍លើគោលនយោបាយគណនេយ្យ និងហិរញ្ញវត្ថុ ក៏ដូចជាគោលនយោបាយសវនកម្មផ្ទៃក្នុងសម្រាប់ការអនុម័តពីក្រុមប្រឹក្សាភិបាល
- ត្រួតពិនិត្យ និងតាមដានភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន និងផ្តល់អនុសាសន៍លើរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មដើម្បីឱ្យក្រុមប្រឹក្សាភិបាលអនុម័ត
- ត្រួតពិនិត្យ និងផ្តល់អនុសាសន៍សម្រាប់ការកែលម្អឱ្យកាន់តែមានប្រសិទ្ធភាពនៃដំណើរការ និងប្រព័ន្ធត្រួតពិនិត្យប្រតិបត្តិការផ្ទៃក្នុងរបស់គ្រឹះស្ថាន
- ផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលក្នុងការអនុម័តរបស់ភាគទុនិកលើការតែងតាំងសវនករខាងក្រៅ
- តាមដាន និងត្រួតពិនិត្យឡើងវិញនូវឯករាជ្យភាពរបស់សវនករខាងក្រៅលើគោលដៅ និងប្រសិទ្ធភាពការងារ

- ត្រួតពិនិត្យ និងគាំទ្រមុខងារសវនកម្មផ្ទៃក្នុងដែលមានតួនាទីជាប្រភពធនធានចាំបាច់ និងទទួលបានព័ត៌មានដើម្បីឱ្យអាចសម្រេចបានតាមអាណត្តិរបស់ខ្លួន
- តាមដានត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាព សវនករឯករាជ្យផ្ទៃក្នុងរបស់គ្រឹះស្ថាន
- ត្រួតពិនិត្យឡើងវិញ ធ្វើការពិភាក្សានិងអនុម័តផែនការសវនកម្មផ្ទៃក្នុង
- ត្រួតពិនិត្យឡើងវិញ និងដាក់សំណើទៅកាន់ក្រុមប្រឹក្សាភិបាលអនុម័តលើផែនការថវិកាសវនកម្មខាងក្នុង
- តាមដាន និងត្រួតពិនិត្យលើវឌ្ឍនភាពមុខងារសវនកម្មផ្ទៃក្នុងនៃការអនុវត្តផែនការសវនកម្មផ្ទៃក្នុង

ក្នុងឆ្នាំ២០១៩ គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុបានជួបប្រជុំចំនួន៤លើកដើម្បីធ្វើការពិភាក្សាលើបញ្ហាយុទ្ធសាស្ត្រខាងក្រោម៖

- ពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍លើរបាយការណ៍សវនកម្មហិរញ្ញវត្ថុ ២០១៨ និងសវនកម្មគណនីខែមិថុនា ២០១៩ សម្រាប់ការអនុម័តពីក្រុមប្រឹក្សាភិបាល
- ពិភាក្សាផែនការសវនកម្មខាងក្រៅឆ្នាំ២០១៩ និង២០២០ ជាមួយសវនករខាងក្រៅ
- ពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍លើសវនករខាងក្រៅឆ្នាំ ២០២០ សម្រាប់ការអនុម័តពីក្រុមប្រឹក្សាភិបាល
- ពិភាក្សាពីប្រតិបត្តិការបណ្តាញអាជីវកម្មការចំណាយលើថ្លៃដើមប្រាក់ចំណេញពីអាជីវកម្ម និងប្រសិទ្ធភាព
- ត្រួតពិនិត្យដំណើរការនៃផែនការសវនកម្មផ្ទៃក្នុង២០១៩ និងអនុម័តផែនការសវនកម្មផ្ទៃក្នុងសម្រាប់ឆ្នាំ២០២០ និងផែនការថវិកាសវនកម្មផ្ទៃក្នុង
- ពិភាក្សាពីការរកឃើញសវនកម្មលើសម្ភារ និងផ្តល់ជាមតិយោបល់ក្នុងការកែតម្រូវ និងកែលម្អ
- ត្រួតពិនិត្យ និងអនុម័តលើវិធីសាស្ត្រសវនកម្មដោយផ្អែកលើហានិភ័យដែលបានស្នើឡើងដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់គ្រឹះស្ថាន

- ត្រួតពិនិត្យ និងពិភាក្សាពីផលប៉ះពាល់លើរបាយការណ៍ហិរញ្ញវត្ថុដែលបានអនុម័ត និងការអនុវត្តតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាថ្មី (CIFRS)
- ពិភាក្សា និងផ្តល់អនុសាសន៍ស្តីពីគម្រោងថវិកាឆ្នាំ២០២០ ដើម្បីអនុម័តពីក្រុមប្រឹក្សាភិបាល

RNCG គណៈកម្មាធិការផ្តល់តម្លៃការតែងតាំង និងអភិបាលកិច្ច

គណៈកម្មាធិការនេះមានភារកិច្ច ត្រួតពិនិត្យលើការវាយតម្លៃបុគ្គលិករបស់គ្រឹះស្ថាន និងធានាថាបុគ្គលិកទាំងអស់ទទួលបានលើកទឹកចិត្តស្មើៗគ្នា ចំពោះការរួមចំណែករបស់ពួកគេក្នុងការបំពេញការងារឱ្យគ្រឹះស្ថាន។ គណៈកម្មាធិការនេះក៏ទទួលខុសត្រូវក្នុងការជ្រើសរើសតែងតាំងនាយកថ្មី សមាជិកគណៈកម្មាធិការក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងជាន់ខ្ពស់ផងដែរ។

គណៈកម្មាធិការនេះបានកំណត់គោលនយោបាយសំណងសម្រាប់នាយក គណៈកម្មាធិការ សមាជិកគណៈកម្មាធិការ និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គ្រឹះស្ថាន។ គណៈកម្មាធិការនេះមានភារកិច្ចណែនាំសមាជិកថ្មីៗរៀបរយចក្តីសង្ខេប ដើម្បីឱ្យក្រុមប្រឹក្សាភិបាលទទួលបានព័ត៌មានទាន់ពេលវេលាលើការអភិវឌ្ឍផ្នែកអភិបាលកិច្ចគ្រឹះស្ថាន ធ្វើបច្ចុប្បន្នភាពតួនាទី និងការទទួលខុសត្រូវរបស់សមាជិកក្រុមប្រឹក្សាភិបាល ទាក់ទងភាពពិតប្រាកដជាដើម។ ទាក់ទងនឹងអភិបាលកិច្ចគ្រឹះស្ថាន គណៈកម្មាធិការនេះធានាឱ្យបានថាក្រុមប្រឹក្សាភិបាលបានបំពេញការងារបានយ៉ាងល្អប្រកបដោយប្រសិទ្ធភាព ដើម្បីអនុវត្ត ឬសម្របសម្រួលការវាយតម្លៃខ្លួនឯង និងការវាយតម្លៃសមាជិកក្នុងក្រុមប្រឹក្សាភិបាល។

នៅក្នុងឆ្នាំ២០១៩នេះ គណៈកម្មាធិការផ្តល់តម្លៃការ តែងតាំង និងអភិបាលកិច្ច បានជួបគ្នា និងធ្វើកិច្ចប្រជុំចំនួនបីលើកដើម្បីផ្តល់ជាអនុសាសន៍ទៅកាន់ក្រុមប្រឹក្សាភិបាលលើលទ្ធផលមួយចំនួនដូចខាងក្រោម៖

- ធ្វើការណាត់ជួបជាមួយនាយកក្រុមប្រឹក្សាភិបាលថ្មី និងធ្វើការតែងតាំងឡើងវិញនាយកក្រុមប្រឹក្សាភិបាលដែលមានស្រាប់
- ត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍អំពីការកែប្រែប្រាក់បៀវត្សបុគ្គលិក និងថ្នាក់គ្រប់គ្រង អេ អឹម ខេ

- ត្រួតពិនិត្យ និងផ្តល់អនុសាសន៍លើគោលនយោបាយប្រាក់លើកទឹកចិត្ត និងអត្ថប្រយោជន៍ផ្សេងៗទៀត
- ត្រួតពិនិត្យ និងផ្តល់អនុសាសន៍ពីការកែប្រែគោលនយោបាយធនធានមនុស្ស
- ដឹកនាំក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការក្រុមប្រឹក្សាភិបាលធ្វើការវាយតម្លៃលើខ្លួនឯង
- ធ្វើការវាយតម្លៃនៃការអនុវត្តនីតិវិធីរបស់ប្រធាននាយកប្រតិបត្តិក្នុងឆ្នាំ ២០១៩
- ត្រួតពិនិត្យ និងផ្តល់អនុសាសន៍សម្រាប់ការកែប្រែប្រាក់បៀវត្សសម្ព័ន្ធជី អេ អឹម ខេ

SPC គណៈកម្មាធិការការងារសង្គម

គណៈកម្មាធិការនេះ មានភារកិច្ចជួយដល់ក្រុមប្រឹក្សាភិបាលលើការងាររបស់ អេ អឹម ខេ ដែលទាក់ទងនឹងការងារសង្គម។ ការងាររបស់គណៈកម្មាធិការមានដូចជា៖ ការវាយតម្លៃពីផលប៉ះពាល់នៃយុទ្ធសាស្ត្ររបស់ អេ អឹម ខេ លើសិទ្ធិផលនៃបេសកកម្មសង្គម។ គណៈកម្មាធិការការងារទទួលបន្ទុកក្នុងការផ្តល់ជាមតិយោបល់លើរបាយការណ៍ និងការវិភាគដែលអាចជឿទុកចិត្តបាន ព្រមទាំងក្របខ័ណ្ឌដែលអនុវត្តលើការងារសង្គមមួយចំនួនទៀតដូចជាវិសាលភាពប្រតិបត្តិការ តម្រូវការផលិតផល គោលការណ៍ការពារអតិថិជនការងារទំនួលខុសត្រូវរបស់បុគ្គលិក និងការចូលរួមចំណែកក្នុងការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ក្រុមគ្រួសាររបស់អតិថិជន។

ឆ្នាំ ២០១៩ គណៈកម្មាធិការការងារសង្គមបានធ្វើកិច្ចប្រជុំចំនួន២លើក ជាមួយសមាជិកតាមរយៈបណ្តាញរីបប៊ីណាអនឡាញ។ កិច្ចប្រជុំឡើងក្នុងគោលបំណងធ្វើចំណាត់ថ្នាក់លើក្របខ័ណ្ឌការងារសង្គមដូចខាងក្រោម៖

- វិសាលភាពប្រតិបត្តិការ
- ផលិតផលសមស្រប
- តម្លាភាព និងគោលការណ៍ការពារអតិថិជន
- ទំនួលខុសត្រូវរបស់បុគ្គលិក
- ការផ្លាស់ប្តូរជាវិជ្ជមាន



គណៈកម្មាធិការប្រតិបត្តិ



លោក គា បូណ

ប្រធាននាយកប្រតិបត្តិ

លោក បូណ ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្នុងឆ្នាំ ២០១២ ។ លោកបានចូលបម្រើការនៅ អេ អឹម ខេ អស់រយៈពេលជាង ១៥ ឆ្នាំមកហើយ។ ចាប់តាំងពីឆ្នាំ ២០០៤ មក លោកបានកាន់តំណែងថ្នាក់ដឹកនាំជាច្រើន ដើម្បីចូលរួមអភិវឌ្ឍគ្រឹះស្ថានដូចជា ប្រធានផ្នែកហិរញ្ញវត្ថុ នាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) អនុប្រធាននាយកប្រតិបត្តិ។ មុនពេលដែលលោកចូលរួមជាមួយ អេ អឹម ខេ លោកបានធ្វើការឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀតក្នុងតួនាទីនាយកហិរញ្ញវត្ថុ។ លោក បូណ បានកាន់តំណែងជាប្រធាននាយកក្នុងស្ថាប័នផ្សេងទៀតដូចជា សមាគមធនាគារកម្ពុជា សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា និងការិយាល័យឥណទានកម្ពុជា (CBC)។

លោក បូណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រហិរញ្ញវត្ថុ និងគណនេយ្យ។ លោកទទួលបានសញ្ញាប័ត្រ ជាគណនេយ្យកម្ពុជា ACCA (ASSOCIATION OF CHARTERED CERTIFIED ACCOUNTANTS) ជាផ្លូវការនិងបានចូលជាសមាជិកគណនេយ្យកម្ពុជា ACCA ក្នុងឆ្នាំ២០០៨។



លោក ហូត សុខា

ប្រធាននាយកប្រតិបត្តិអាជីវកម្ម

លោក សុខា បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជាប្រធាននាយកប្រតិបត្តិអាជីវកម្មក្នុងឆ្នាំ ២០១២។ លោកមានបទពិសោធន៍ជាង ២០ឆ្នាំផ្នែកពាណិជ្ជកម្មអន្តរជាតិ វិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ។ មុននឹងចូលរួមជាមួយ អេ អឹម ខេ លោកសុខា ធ្លាប់បម្រើការងារនៅក្រុមហ៊ុនសិប្បិ (MAYA GROUP) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងធនាគារ CIMB ជាប្រធានផ្នែកលក់ នាយកប្រតិបត្តិផ្នែកទំនាក់ទំនងទីផ្សារ និងនាយកប្រតិបត្តិផ្នែកអភិវឌ្ឍផលិតផលផងដែរ។ លោក សុខា ធ្លាប់បម្រើការងារជាអ្នកប្រឹក្សាយោបល់លើគម្រោងអភិវឌ្ឍន៍ផលិតផលមីក្រូហិរញ្ញវត្ថុ និងការប្រមូលប្រាក់សន្សំ នៅក្នុងតំបន់ជនបទនៃប្រទេសកម្ពុជានៅធនាគារអភិវឌ្ឍន៍អាស៊ី និងគម្រោងមីក្រូហិរញ្ញវត្ថុដែលគ្រប់គ្រងដោយអង្គការ GRET /CEDAC ផងដែរ។

លោក សុខាបញ្ចប់ថ្នាក់បរិញ្ញាប័ត្រគ្រប់គ្រងនិងទីផ្សារពីសាកលវិទ្យាល័យ MVU ក្នុងឆ្នាំ១៩៩៧ និងអនុបណ្ឌិតពីសាកលវិទ្យាល័យ CHARLES STURTON ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០០៤។ លោកបានសិក្សាថ្នាក់ក្រោយឧត្តមសិក្សាពីកម្មវិធីអភិវឌ្ឍន៍ហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ NAROPA សហរដ្ឋអាមេរិក ផងដែរ។



លោក សួន ពិសី

ប្រធាននាយកប្រតិបត្តិអាជីវកម្ម

លោក ពិសី បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងឆ្នាំ២០០៩ ក្នុងតួនាទីជាប្រធានភូមិភាគ និងត្រូវបានតែងតាំងជានាយកប្រតិបត្តិឥណទាននៅឆ្នាំ២០១២។ នៅឆ្នាំ ២០១៧ លោកត្រូវបានដំឡើងតំណែងជា ប្រធាននាយកប្រតិបត្តិអាជីវកម្ម ដែលលោកទទួលបាននូវគ្រប់គ្រងប្រតិបត្តិការអាជីវកម្មលក់វាយដូចជា អាជីវកម្មឥណទាន ប្រាក់សន្សំ ផ្ទេរប្រាក់ និងធានារ៉ាប់រងខ្នាតតូច។

លោក ពិសី មានបទពិសោធន៍ជាង ១៥ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ជាមួយនឹងជំនាញច្បាស់លាស់ផ្នែកប្រតិបត្តិការអាជីវកម្មសវនកម្ម អភិវឌ្ឍន៍ផលិតផលនិងគ្រប់គ្រងសាខា។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីមីក្រូហិរញ្ញវត្ថុជាច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេស។

លោក ពិសី ទទួលបានបរិញ្ញាប័ត្រ និងអនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម ពីសាកលវិទ្យាល័យមួយនៅក្នុងទីក្រុងភ្នំពេញ។



លោក សុខ កុសល

ប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា

លោក កុសល បានចូលបម្រើការងារនៅ អេ អឹម ខេ នៅខែមេសា ឆ្នាំ២០១៥ ជាប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា។ គាត់មានបទពិសោធន៍ជាង១៥ឆ្នាំ លើ វិស័យព័ត៌មានវិទ្យា ដោយកាន់តំណែងពី មន្ត្រីគាំទ្រផ្នែកបច្ចេកវិទ្យាព័ត៌មានរហូត ក្លាយជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែក បច្ចេកវិទ្យាព័ត៌មាននៅក្រុមហ៊ុនពហុជាតិ ជាច្រើន។ ក្នុងដំណើរជីវិតងាយរយៈពេល ពោរពេញទៅដោយការប្រកួតប្រជែង និងការផ្លាស់ប្តូរ លោកបានសម្របខ្លួន ទៅនឹងស្ថានភាពទាំងនោះប្រកបដោយ ភាពជោគជ័យ។

លោក កុសល បានទទួលសញ្ញាប័ត្រ អនុបណ្ឌិតផ្នែកគ្រប់គ្រងបច្ចេកវិទ្យា ព័ត៌មានពី INNOTECH-CBAM។



លោក កាំង ហាវឌី

ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ

លោក ហាវឌី បានចូលរួមជាមួយ អេ អឹម ខេ ជាប្រធាននាយកប្រតិបត្តិ ហិរញ្ញវត្ថុ នៅដើមឆ្នាំ២០១៨។ លោកមាន បទពិសោធន៍ជាង ១៤ឆ្នាំក្នុងវិស័យមីក្រូ ហិរញ្ញវត្ថុ និងធនាគារព្រមទាំងវិស័យផ្សេងៗ ទៀតជាច្រើន។ គាត់បានចាប់ផ្តើមអាជីព ការងារនៅក្រុមហ៊ុន PRICEWATER HOUSECOOPERS (PWC) ឯកទេសផ្នែក សេវាហិរញ្ញវត្ថុ ដែលផ្តោតសំខាន់ទៅលើ សេវាសវនកម្មហិរញ្ញវត្ថុ ការកែលម្អទៅលើ ដំណើរការប្រព័ន្ធប្រតិបត្តិការ និងសវនកម្ម ផ្ទៃក្នុង នៅតាមក្រុមហ៊ុនជាច្រើនទាំងក្នុង និងក្រៅប្រទេស។ លោកបានបម្រើការងារ ក្នុងតួនាទីជាច្រើនរួមមានអនុប្រធាន សវនកម្មផ្ទៃក្នុង ប្រធានសវនកម្មផ្ទៃក្នុង និងកាន់តួនាទីជាអ្នកគ្រប់គ្រងផ្សេងៗទៀត។

លោកត្រូវបានទទួលសញ្ញាប័ត្រ អាជីព និងសមាជិកនៃសមាគម គណនេយ្យករជំនាញ (ACCA) ចក្រភព អង់គ្លេស។ គាត់បានទទួលសញ្ញាប័ត្រ ជំនាញបច្ចេកទេសគណនេយ្យដែល ហៅកាត់ថា ACCA និងទទួលបាន បរិញ្ញាប័ត្រគណនេយ្យផងដែរ។



អ្នកស្រី ពាំង ពិសាខ

នាយិកាប្រតិបត្តិធនធានមនុស្ស

អ្នកស្រី ពិសាខ ត្រូវបានតែងតាំងជា នាយិកាប្រតិបត្តិធនធានមនុស្សនៅឆ្នាំ ២០១៣។ អ្នកស្រីបានចូលបម្រើការងារ នៅ អេ អឹម ខេ ជាប្រធានផ្នែកបណ្តុះ បណ្តាលនៅ ឆ្នាំ២០១១ និងត្រូវបានតែង តាំងជានាយិកាប្រតិបត្តិបណ្តុះបណ្តាល ក្នុងឆ្នាំ២០១២។ អ្នកស្រី ពិសាខ មានបទ ពិសោធន៍ជាង២០ឆ្នាំ នៅក្នុងវិស័យផ្សេងៗ គ្នាជាច្រើនរួមមាន ក្រុមហ៊ុនឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការជាតិ និងអន្តរជាតិ ក្នុងតួនាទីជាអ្នកបណ្តុះ បណ្តាល និងគ្រប់គ្រងធនធានមនុស្ស។ បច្ចុប្បន្ននេះ អ្នកស្រី ពិសាខត្រូវបាន ជ្រើសរើសជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមបុគ្គលិក អេ អឹម ខេ (AMK-SA) និងជាប្រធានក្លឹបធនធានមនុស្សរបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាផងដែរ។

អ្នកស្រី ពិសាខ ទទួលបានបរិញ្ញាប័ត្រផ្នែក ទីផ្សារ និងអនុបណ្ឌិតផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។



លោក ជា រតនា

នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញ និងប្រតិបត្តិការ

មុនពេលទទួលបានតួនាទីជានាយក ប្រតិបត្តិគ្រប់គ្រងបណ្តាញ និងប្រតិបត្តិការ លោក រតនា បានបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែកគ្រប់គ្រងធនាគារចល័ត នៅឆ្នាំ២០១០។ លោកមានបទពិសោធន៍ ជាមួយក្រុមហ៊ុនជាច្រើននៅក្នុងឧស្សាហកម្ម MNO និង FMCG។

លោក រតនា បានទទួលសញ្ញាប័ត្រ អនុបណ្ឌិតផ្នែកពាណិជ្ជកម្មអន្តរជាតិនៅ សាលាពាណិជ្ជកម្ម IAE-LYON នៃសាកល វិទ្យាល័យ JEAN MOULIN LYON III នៃប្រទេសបារាំង។



អ្នកស្រី ឡុង ចន្ទា

នាយិកាប្រតិបត្តិគណនាភិបាល

អ្នកស្រី ចន្ទា មានបទពិសោធន៍ជាង១០ឆ្នាំ នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងការត្រួត ពិនិត្យបទដ្ឋានគតិយុត្តិជាច្រើនឆ្នាំ។ គាត់ បានកាន់មុខតំណែងផ្សេងៗជាច្រើននៅ អេ អឹម ខេ។ អ្នកស្រីបានចូលបម្រើការងារ ដំបូងនៅ អេ អឹម ខេ ក្នុងឆ្នាំ២០០៥ នៅ នាយដ្ឋានសវនកម្មផ្ទៃក្នុង។ បន្ទាប់មក លោកស្រីបានប្តូរទៅនាយកដ្ឋានរតនា ភិបាល ដែលការងារចម្បងរបស់លោកស្រី នៅទីនោះ គឺការត្រួតពិនិត្យទៅលើសកម្ម ភាពប្រមូលទុន និងគ្រប់គ្រងការផ្គត់ផ្គង់ រូបិយវត្ថុរបស់ អេ អឹម ខេ។

មុនចូលបម្រើការងារនៅ អេ អឹម ខេ អ្នកស្រីធ្លាប់ធ្វើការងារនៅធនាគារជាតិនៃ កម្ពុជាក្នុងនាយកដ្ឋានត្រួតពិនិត្យ រយៈ ពេល ៣ឆ្នាំ។ អ្នកស្រី ចន្ទា ទទួលបាន បរិញ្ញាប័ត្រគណនេយ្យ ពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង។



លោក ហៀក ថាវុធ

នាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង

លោក ថាវុធ បានចូលបម្រើការងារនៅ អេ អឹម ខេ ជាមន្ត្រីសវនកម្មផ្ទៃក្នុង នៅឆ្នាំ ២០០៦ និងត្រូវបានតែងតាំងជាប្រធាន ក្រុមសវនកម្មផ្ទៃក្នុង នៅឆ្នាំ២០០៩។ បន្ទាប់មកលោកត្រូវបានតែងតាំងជា នាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង នៅឆ្នាំ ២០១២។

លោក ថាវុធ ទទួលបានបរិញ្ញាប័ត្រផ្នែក ហិរញ្ញវត្ថុ និងគណនេយ្យ ពីសាកលវិទ្យា ល័យជាតិគ្រប់គ្រង និងអនុបណ្ឌិតផ្នែក គណនេយ្យពីវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ។



លោក អ៊ុក កុសល



លោក ហ៊ែន វណ្ណដារ៉ុង

នាយកប្រតិបត្តិច្បាប់ និងប្រតិបត្តិការ

លោកកុសល បានចាប់ផ្តើមការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជា នាយកប្រតិបត្តិច្បាប់ និងប្រតិបត្តិការ នៅ ខែមេសា ឆ្នាំ២០១៤។ មុននឹងចូលបម្រើ ការងារជាមួយ អេ អឹម ខេ លោក កុសល ធ្លាប់មានបទពិសោធន៍ច្រើនជាង៨ឆ្នាំក្នុង តួនាទីការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារឯកទេស និងធនាគារពាណិជ្ជ។

តាមរយៈការបំពេញការងារជាមួយផ្នែក ច្បាប់ជាន់ខ្ពស់ លេខាធិការក្រុមហ៊ុន ប្រធានផ្នែកច្បាប់ និងប្រតិបត្តិការលោក កុសល ទទួលបានបទពិសោធន៍ និងមាន ជំនាញវិជ្ជាជីវៈទាក់ទងនឹងការចាត់ចែង កិច្ចការផ្លូវច្បាប់របស់ក្រុមហ៊ុនកិច្ចការ លេខាធិការក្រុមហ៊ុន និងកិច្ចការពាក់ព័ន្ធ នឹងផ្នែកអនុលោមភាព។

លោក កុសល បានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតច្បាប់ពាណិជ្ជកម្មអន្តរជាតិពី TRANSNATIONAL LAWS AND BUSINESS UNIVERSITY បរិញ្ញាប័ត្រ នីតិសាស្ត្រសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបរិញ្ញាប័ត្រអក្សរសាស្ត្រអង់គ្លេសពី សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។

នាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ

លោក វណ្ណដារ៉ុង បានចូលបម្រើការងារ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅ ខែសីហា ឆ្នាំ២០១៨ ជានាយកប្រតិបត្តិ គ្រប់គ្រងហានិភ័យ។ បន្ទាប់ពីបានបំពេញ ការងារជាច្រើនក្នុងវិស័យហិរញ្ញវត្ថុ លោក បាននាំយកមកជាមួយនូវបទពិសោធន៍ និងចំណេះជំនាញក្នុងការវិភាគ និងអនុម័ត ឥណទាន ការរៀបចំវិធានសម្រួលឥណទាន ការកំណត់ពិន្ទុហានិភ័យឥណទានគ្រប់ គ្រងផលប៉ុន្តែឥណទាន និងការគ្រប់គ្រង ហានិភ័យឥណទាន។ មុនពេលចូលរួម ជាមួយ អេ អឹម ខេ លោកធ្លាប់បម្រើការងារ ជាច្រើនមុខដ៏ណែន រួមទាំងថ្នាក់គ្រប់គ្រង ជាន់ខ្ពស់ នៅបណ្តាធនាគារពាណិជ្ជ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុនានាក្នុងប្រទេស កម្ពុជា។

លោក វណ្ណដារ៉ុង បានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម អន្តរជាតិពីសាកលវិទ្យាល័យ OXFORD BROOKES នៅចក្រភពអង់គ្លេស និង បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពី សាកលវិទ្យាល័យកម្ពុជា។





អ្នកស្រី ហ៊ឹង អ៊ីន

នាយិកាប្រតិបត្តិហិរញ្ញវត្ថុ

អ្នកស្រី អ៊ីន បានចូលបម្រើការងារនៅ អេ អឹម ខេ ជាមន្ត្រីរដ្ឋបាលនិងគណនេយ្យ នៅឆ្នាំ ២០០៣ ជាពេលដែល អេ អឹម ខេ បានបង្កើតឡើង។ អ្នកស្រីត្រូវបានតែងតាំង ជាប្រធានផ្នែកគណនេយ្យនៅឆ្នាំ ២០០៨ និងបន្ទាប់មកបានក្លាយជានាយិកា ប្រតិបត្តិហិរញ្ញវត្ថុនៅ ឆ្នាំ២០១០។ ពីមុន អ្នកស្រីជាគណនេយ្យក្រុមហ៊ុន ឯកជនមួយ។ ជាមួយបទពិសោធន៍ និង សមត្ថភាព អ្នកស្រីបាន ជួយ អេ អឹម ខេ ក្នុងការគ្រប់គ្រងនាយកដ្ឋានហិរញ្ញវត្ថុ យ៉ាងមានប្រសិទ្ធភាពដោយធានាព័ត៌មាន គណនេយ្យប្រកបដោយគុណភាព ស្រប តាមតម្រូវការរបស់ អេ អឹម ខេ។

អ្នកស្រី អ៊ីនបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែក ធនាគារ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសញ្ញាប័ត្របច្ចេកទេសគណនេយ្យករ ហៅកាត់ថា ACCA ពីចក្រភពអង់គ្លេស ក្នុងឆ្នាំ២០១៥ និងជាសមាជិករបស់ KICPAA ផងដែរនៅក្នុងឆ្នាំ២០១៧។



លោក ច្រនាបុត្ត

នាយកប្រតិបត្តិគ្រប់គ្រង ប្រព័ន្ធព័ត៌មានវិទ្យា

លោក ច្រនាបុត្ត បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងឆ្នាំ ២០០៤ជាមន្ត្រីបច្ចេកវិទ្យា ព័ត៌មាន ដែលធ្វើការស្រាវជ្រាវអភិវឌ្ឍ កម្មវិធីកុំព្យូទ័រ។ លោកត្រូវបានតែងតាំងជា វិស្វករបច្ចេកវិទ្យាជាន់ខ្ពស់ឆ្នាំ ២០០៧ និងក្លាយជាប្រធានផ្នែកអភិវឌ្ឍន៍ប្រព័ន្ធ ព័ត៌មាន នៅឆ្នាំ២០០៨។ ក្នុងឆ្នាំ២០១១ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិ ប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា។

លោក ច្រនាបុត្ត ទទួលបានបរិញ្ញាប័ត្រ ផ្នែកប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា បរិញ្ញាប័ត្រភាសាអង់គ្លេស និងអនុបណ្ឌិត ផ្នែកបច្ចេកវិទ្យាព័ត៌មានពីសាកលវិទ្យាល័យ SIKKIM MANIPAL ប្រទេសឥណ្ឌា។



អ្នកស្រី ម៉ុក ចរិយា

នាយិកាប្រតិបត្តិមណ្ឌលព័ត៌មាន

អ្នកស្រី ចរិយា បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងឆ្នាំ២០១១ ជាអ្នកសម្រប សម្រួលប្រតិបត្តិការធនាគារចល័ត។ អ្នក ស្រីត្រូវបានតែងតាំងជាប្រធានមណ្ឌល ព័ត៌មានក្នុងឆ្នាំ២០១៣ និងនាយិកាប្រតិបត្តិ មណ្ឌលព័ត៌មាន ក្នុងឆ្នាំ២០១៥។ មុនពេល ចូលបម្រើការងារនៅ អេ អឹម ខេ អ្នកស្រី ធ្លាប់បំពេញតួនាទី ជាប្រធានផ្នែកជំនួយ ការបច្ចេកវិទ្យាព័ត៌មាន នៅរោងចក្រកាត់ ដេរមួយជាង ៧ឆ្នាំ។

អ្នកស្រី ចរិយាបានទទួលសញ្ញាប័ត្រមធ្យម ផ្នែកគណនេយ្យពីវិទ្យាស្ថានជាតិពាណិជ្ជ សាស្ត្រ បរិញ្ញាប័ត្រវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង អនុបណ្ឌិតផ្នែកបច្ចេកវិទ្យាព័ត៌មានពី សាកលវិទ្យាល័យនីរតុនកម្ពុជា។



លោក ម៉េង ម៉េងហុង

នាយកប្រតិបត្តិសាជីវកម្ម

លោក ម៉េងហុង បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែកសន្សំ ក្នុងឆ្នាំ ២០១២។ មុនពេលចូលរួមជាមួយ អេ អឹម ខេ លោកមានបទពិសោធន៍ ការងាររយៈពេល៦ឆ្នាំ នៅតាមក្រុមហ៊ុន និងអង្គការផ្សេងៗ ដែលមានតួនាទីជាមន្ត្រី ទំនាក់ទំនងអតិថិជន ប្រធានផ្នែកធានា វ៉ាប់រងខ្នាតតូច និងមន្ត្រីឯកទេសអាជីវកម្ម ធានារ៉ាប់រងខ្នាតតូច។ លោកត្រូវបានតែង តាំងជានាយកប្រតិបត្តិអាជីវកម្មសន្សំ និងសេវាកម្ម នៅខែមករា ឆ្នាំ២០១៥ ហើយឆ្នាំ២០១៨ លោកត្រូវបានតែងតាំង ជានាយកប្រតិបត្តិសាជីវកម្ម។

លោក ម៉េងហុង ទទួលបានបរិញ្ញាប័ត្រ ផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងបរិញ្ញាប័ត្រ ជាន់ខ្ពស់ផ្នែករដ្ឋបាលអាជីវកម្មពី សាកលវិទ្យាល័យនីរតុន។



លោក អាង លាភហេង

នាយកប្រតិបត្តិគាំទ្រប្រព័ន្ធធនាគារស្នូល

លោក លាភហេង បានចូលបម្រើការងារ នៅ អេ អឹម ខេ នៅឆ្នាំ២០១១ ជាអ្នកវិភាគ ប្រព័ន្ធអាជីវកម្មជាន់ខ្ពស់។ លោកមានបទ ពិសោធន៍ជាង១០ឆ្នាំក្នុងវិស័យ មីក្រូហិរញ្ញវត្ថុ។ មុនពេលបម្រើការងារ នៅ អេ អឹម ខេ លោកបានកាន់តួនាទី ផ្សេងៗគ្នានៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដូចជា បេឡាធិការ គ្រូបង្គោល និងប្រធាន ផ្នែកបណ្តុះបណ្តាល។ លោកបាន ចូលរួមគ្រូបណ្តុះបណ្តាលជាច្រើនដែល ទាក់ទងមីក្រូហិរញ្ញវត្ថុ។ លោកត្រូវបាន តែងតាំងជានាយកប្រតិបត្តិគាំទ្រប្រព័ន្ធ ធនាគារស្នូល ក្នុងឆ្នាំ២០១៥។

លោក លាភហេង ទទួលបានសញ្ញាប័ត្រ ចំនួនពីរ គឺបរិញ្ញាប័ត្រ និងអនុបណ្ឌិតផ្នែក ហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ វៀលប្រាយ។



លោក ជាង វណ្ណា

នាយកប្រតិបត្តិបណ្តុះបណ្តាល

លោក វណ្ណា បានចូលបម្រើការងារនៅ អេ អឹម ខេ នៅឆ្នាំ២០១៣ ជាប្រធាន ផ្នែកបណ្តុះបណ្តាល។ លោកមាន បទពិសោធន៍ជាង ១៦ឆ្នាំក្នុងវិស័យ មីក្រូហិរញ្ញវត្ថុ។ មុនពេលចូលបម្រើការងារ នៅ អេ អឹម ខេ លោកបានកាន់កាប់តួនាទី ផ្សេងៗគ្នាជាច្រើន នៅគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុផ្សេងទៀតដូចជា មន្ត្រីឥណទាន គ្រូបណ្តុះបណ្តាល និងប្រធានផ្នែកអភិវឌ្ឍន៍ និងបណ្តុះបណ្តាល។ លោកបានចូលរួម គ្រូបណ្តុះបណ្តាលជាច្រើនទាក់ទងនឹង វិស័យមីក្រូហិរញ្ញវត្ថុទាំងក្នុង និងក្រៅ ប្រទេស។ លោកត្រូវបានតែងតាំងជា នាយកប្រតិបត្តិបណ្តុះបណ្តាលក្នុងឆ្នាំ ២០១៥។

លោក វណ្ណា បានទទួលបរិញ្ញាប័ត្រ ផ្នែក អភិវឌ្ឍន៍សេដ្ឋកិច្ច និងអនុបណ្ឌិតផ្នែកគ្រប់ គ្រងទូទៅ ពីសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។



លោក រុង កេរ្តិ៍ឆ្មារ

នាយកប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធ ព័ត៌មានវិទ្យា

លោក រុង បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងតួនាទីជា នាយកប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ក្នុងឆ្នាំ២០១៧។ មុនចូលបម្រើការងារនៅ អេ អឹម ខេ លោក រុង បានបម្រើការងារក្នុងមុខតំណែងជាច្រើន នៅក្នុងវិស័យ ធនាគារ ទូរគមនាគមន៍ ប្រព័ន្ធសហគមន៍ និងប្រព័ន្ធផ្សព្វផ្សាយ ដូចជា វិស្វករពាណិជ្ជកម្មឆ្នាំរយ វិស្វករ គាំទ្រកម្មវិធីពាណិជ្ជកម្ម វិស្វករជាន់ខ្ពស់ គ្រប់គ្រងម៉ាស៊ីនមេ វិស្វករជាន់ខ្ពស់គ្រប់គ្រង បណ្តាញ អនុប្រធានផ្នែកបច្ចេកវិទ្យា ព័ត៌មានអ្នកគ្រប់គ្រងបណ្តាញ និងម៉ាស៊ីន មេ អ្នកគ្រប់គ្រងគម្រោងបច្ចេកវិទ្យា ព័ត៌មាន។ រុងមានបទពិសោធន៍ជាង១០ ឆ្នាំជាមួយក្រុមហ៊ុនជាតិ និងអន្តរជាតិ។ គាត់បានចូលរួមគ្រប់គ្រងបណ្តាញជាច្រើន ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ព័ត៌មានទាំងក្នុង និងក្រៅប្រទេស។

លោក រុង ទទួលបានបរិញ្ញាប័ត្រគ្រប់គ្រង ប្រព័ន្ធព័ត៌មានវិទ្យាពីវិទ្យាស្ថាន SETEC



លោក រុង ចំណាន

នាយកប្រតិបត្តិអាជីវកម្មឥណទាន

លោក ចំណាន បានចូលរួមជាមួយ អេ អឹម ខេ ក្នុងឆ្នាំ ២០០៦ជាមន្ត្រីឥណទាន ហើយមួយឆ្នាំក្រោយមកគាត់ត្រូវបានតែងតាំងជាប្រធានតំបន់។ ដោយសារភាពជោគជ័យលើអាជីពការងារ និងការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ចំណានត្រូវបានតែងតាំងជាប្រធានសាខា ក្នុងឆ្នាំ២០០៩ និងប្រធានតំបន់ក្នុងឆ្នាំ២០១៤។ តាមរយៈភាពជោគជ័យរបស់លោក គាត់ត្រូវបានតែងតាំងជានាយកប្រតិបត្តិឥណទាន ក្នុងឆ្នាំ២០១៦ និងតែងតាំងជានាយកប្រតិបត្តិអាជីវកម្មឥណទានក្នុងឆ្នាំ២០១៨។

លោក ចំណាន ទទួលបានបរិញ្ញាប័ត្រផ្នែក អភិវឌ្ឍន៍ជនបទ ពីសាលាជាតិកសិកម្ម ព្រែកលៀប និងអនុបណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិ គ្រប់គ្រង។



លោក ទុំ ច័ន្ទដេត

នាយកប្រតិបត្តិសាជីវកម្ម

លោក ច័ន្ទដេត បានចូលរួមជាមួយ អេ អឹម ខេ ក្នុងឆ្នាំ ២០១៦ ជានាយកប្រតិបត្តិឥណទាន ទទួល លើបន្ទុកកម្ចី សហគ្រាសខ្នាតតូច និង មធ្យម។ លោកច័ន្ទដេត មានបទពិសោធន៍ លើវិស័យហិរញ្ញវត្ថុជាង១០ ឆ្នាំជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយឆ្លងកាត់តួនាទី ជាច្រើនដូចជា មន្ត្រីឥណទាន ប្រធានសាខា រង ប្រធានសាខា និងប្រធានត្រួតពិនិត្យ ឥណទាន ដោយសារភាពជោគជ័យលើ អាជីពការងារជាបន្តបន្ទាប់នៅដើម ឆ្នាំ២០១៤នេះ លោកត្រូវបានតែងតាំង ជា នាយកប្រតិបត្តិសាជីវកម្ម។

លោក ច័ន្ទដេត បានបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាប័ត្រផ្នែកធនាគារ និងអនុបណ្ឌិត ផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ រៀបប្រាយ នៅទីក្រុងភ្នំពេញ។



អ្នកស្រី រុង សុភី

នាយិកាប្រតិបត្តិអភិវឌ្ឍន៍ផលិតផល

អ្នកស្រី សុភី មានបទពិសោធន៍ជាង១០ឆ្នាំ នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដោយផ្តោត សំខាន់លើការងារស្រាវជ្រាវ ទីផ្សារ និង អភិវឌ្ឍផលិតផល។ អ្នកស្រីបានកាន់មុខ តំណែងជានាយិកាប្រតិបត្តិស្រាវជ្រាវពីឆ្នាំ ២០១២ ដល់ ២០១៦ ដើម្បីធានាឲ្យបាន ការស្រាវជ្រាវផ្នែកសង្គម និងទីផ្សារប្រកប ដោយគុណភាពខ្ពស់ ក្នុងការចូលរួម អនុវត្តផែនការយុទ្ធសាស្ត្ររយៈពេលខ្លី និងវែងរបស់ អេ អឹម ខេ។

អ្នកស្រីត្រូវបានតែងតាំងជានាយិកាប្រតិបត្តិ អភិវឌ្ឍន៍ផលិតផលសន្សំ និងធនាគារលំដាប់ នៅពាក់កណ្តាល ឆ្នាំ២០១៦។ ក្នុងតួនាទី ថ្មីនេះ អ្នកស្រីផ្តោតសំខាន់លើការងារ គ្រប់គ្រងក្នុងការអភិវឌ្ឍផលិតផល និងធ្វើឲ្យអេ អឹម ខេ ទទួលបានមុខមាត់ថ្មី លេចធ្លោនៅក្នុងទីផ្សារមីក្រូហិរញ្ញវត្ថុនៅ ប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការរបស់ អតិថិជន។

អ្នកស្រី សុភី បានទទួលបរិញ្ញាប័ត្រផ្នែក វិទ្យាសាស្ត្រកសិកម្ម ពីសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម និងបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែក គ្រប់គ្រងអភិវឌ្ឍន៍ជនបទពីសាកលវិទ្យាល័យ KHON KEN ប្រទេសថៃ។



អ្នកស្រី សុវិនច័ន្ទ ស៊ីសាណា

នាយិកាប្រតិបត្តិទីផ្សារ និងទំនាក់ទំនង

អ្នកស្រី ស៊ីសាណា បានចូលបម្រើការងារ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅខែមិថុនា ឆ្នាំ២០១៨ជានាយិកាប្រតិបត្តិ ទីផ្សារ និងទំនាក់ទំនង។ អ្នកស្រី មានជំនាញ បទពិសោធន៍ជាច្រើនឆ្នាំទៅលើផ្នែកគ្រប់ គ្រងទីផ្សារ ទំនាក់ទំនងសាធារណៈ ផ្សព្វផ្សាយព័ត៌មាន និងជំនាញទំនាក់ទំនង ដើម្បីធ្វើឲ្យផ្តល់ប្រសិទ្ធភាព និងផ្គត់ផ្គង់ ក្នុងសង្គម។

អ្នកស្រី ស៊ីសាណា បានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងពីសាកល វិទ្យាល័យ VICTORIA ពីប្រទេសអូស្ត្រាលី បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មពី EFL/CSU និងបរិញ្ញាប័ត្រទីផ្សារពីសាកល វិទ្យាល័យជាតិគ្រប់គ្រង។



លោក រុង សុខមី

នាយកប្រតិបត្តិអាជីវកម្មភូមិសន្យាហិរញ្ញវត្ថុ

លោក សុខមី បានចូលបម្រើការងារ អេ អឹម ខេ នៅក្នុងខែមិថុនា ឆ្នាំ ២០១៨ ជានាយកប្រតិបត្តិអាជីវកម្មភូមិសន្យា ហិរញ្ញវត្ថុ។ មុនពេលចូលរួមជាមួយ អេ អឹម ខេ សុខមីមានតួនាទីជាច្រើននៅ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដូចជា៖ នាយក ប្រតិបត្តិអាជីវកម្ម ដោយទទួលខុសត្រូវ ផ្នែកអភិវឌ្ឍន៍ផលិតផល ទីផ្សារ និងផ្នែក លក់។ លោក សុខមី ជាអតីតបុគ្គលិក អេ អឹម ខេ ក្នុងតំណែងជាមន្ត្រីស្រាវជ្រាវ និងអភិវឌ្ឍផលិតផលកំឡុងឆ្នាំ២០១២ ដល់ ២០១៥។ លើសពីនេះទៅទៀត គាត់ ក៏មានបទពិសោធន៍ជាមន្ត្រីស្រាវជ្រាវផ្នែក ទីផ្សារ និងប្រធានផ្នែកស្រាវជ្រាវទីផ្សារ ផងដែរ។

លោក សុខមី បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ មេគង្គកម្ពុជា និងបរិញ្ញាប័ត្រផ្នែកអប់រំ អក្សរសាស្ត្រអង់គ្លេសពីវិទ្យាស្ថានភាសា បរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

គណៈកម្មាធិការកម្រិតគណៈគ្រប់គ្រង

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ បានបង្កើតគណៈកម្មាធិការជាច្រើននៅកម្រិតថ្នាក់គ្រប់គ្រង ដើម្បីដោះស្រាយ និងគ្រប់គ្រងលើបញ្ហាផ្សេងៗ ដែលកើតមាននៅក្នុងប្រតិបត្តិការក្រុមហ៊ុន នេះបើយោងតាមលក្ខណៈអាជីវកម្ម និងហានិភ័យមួយចំនួនដែល អេ អិម ខេ មាន។ គណៈកម្មាធិការទាំងអស់នោះរួមមាន៖

គណៈកម្មាធិការប្រតិបត្តិ (EXCO)

គណៈកម្មាធិការប្រតិបត្តិ (ដឹកនាំដោយប្រធាននាយកប្រតិបត្តិ និងប្រជុំប្រចាំខែ) ទទួលខុសត្រូវក្នុងការធានាថា អេ អិម ខេ មានប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ គណៈកម្មាធិការ មានតួនាទីត្រួតពិនិត្យការងារប្រតិបត្តិសំខាន់ៗជាច្រើនរួមមាន យុទ្ធសាស្ត្រ និងការអនុវត្ត ការគ្រប់គ្រងការងារ បង្កើតគោលនយោបាយ និងគ្រប់គ្រងហានិភ័យផ្សេងៗទៀតដែលអាចកើតឡើងក្នុងអំឡុងពេលអនុវត្តផែនការយុទ្ធសាស្ត្ររបស់ អេ អិម ខេ រួមទាំងហានិភ័យលើកេរ្តិ៍ឈ្មោះស្ថាប័នផងដែរ។

គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល (MANAGEMENT ALCO)

ការទទួលខុសត្រូវចម្បងរបស់គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល គឺគ្រប់គ្រងទាំងស្រុងទៅលើការវិនិយោគ និងត្រួតពិនិត្យលើសុខភាពហិរញ្ញវត្ថុ អេ អិម ខេ ទាំងមូល។ គណៈកម្មាធិការនេះធានាលើអត្រាការប្រាក់ ការដល់កាលកំណត់រូបិយវត្ថុ សាច់ប្រាក់ និងហានិភ័យហិរញ្ញវត្ថុដទៃទៀតដែលអាចកើតឡើងចំពោះភាពមិនស៊ីសង្វាក់គ្នារវាងទ្រព្យសកម្ម និងបំណុលរបស់គ្រឹះស្ថាន ដែលត្រូវបានរាយការណ៍ និងវិភាគ ព្រមទាំងគ្រប់គ្រងយ៉ាងត្រឹមត្រូវ។ ទាំងនេះហើយ ដែលបានធ្វើ ឲ្យ អេ អិម ខេ នៅតែបន្តរីកចម្រើនប្រកបដោយនិរន្តរភាព ទន្ទឹមគ្នានឹងការគ្រប់គ្រងហានិភ័យទាំងឡាយដោយប្រសិទ្ធភាព។

គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន (ITC)

គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មានមានតួនាទី ផ្តល់ការណែនាំយុទ្ធសាស្ត្រ សម្រាប់ការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ និងហានិភ័យបច្ចេកវិទ្យាព័ត៌មាននៅ អេ អិម ខេ។ ការវិនិយោគផ្នែកបច្ចេកវិទ្យាព័ត៌មាន សម្រាប់រយៈពេលខ្លី និងរយៈពេលវែងត្រូវតែស្របជាមួយយុទ្ធសាស្ត្រអាជីវកម្មរបស់ អេ អិម ខេ និងឆ្លើយតបទៅនឹងកំណើនសមស្របរបស់គ្រឹះស្ថាន។ អាទិភាពនៃការអភិវឌ្ឍ និងការវិនិយោគប្រព័ន្ធនេះត្រូវតែបំពេញតាមអាទិភាពនៃអាជីវកម្មរបស់ អេ អិម ខេ និងតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងគោលបំណងធានាឲ្យបាននូវភាពជឿជាក់ និងសុវត្ថិភាពទិន្នន័យ។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ (MRC)

តួនាទីរបស់គណៈកម្មាធិការគ្រប់គ្រងហានិភ័យ គឺត្រួតពិនិត្យការអនុវត្តនៃការគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន។ ហានិភ័យនេះរួមមាន ហានិភ័យប្រតិបត្តិការ និងហិរញ្ញវត្ថុ ការគ្រប់គ្រងការអនុលោមតាមបទប្បញ្ញត្តិ និងគោលនយោបាយនានា និងនីតិវិធីស្តីពីការប្រឆាំងនឹងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT)។


គណៈកម្មាធិការគ្រប់គ្រងហានិភ័យឥណទាន (CRC)

គណៈកម្មាធិការគ្រប់គ្រងហានិភ័យឥណទានមានតួនាទីត្រួតពិនិត្យ និងអនុវត្តការគ្រប់គ្រងហានិភ័យឥណទាន ដែលកើតមានពេលផ្តល់ប្រាក់កម្ចីម្តងមាន ការអនុលោមតាមគោលនយោបាយឥណទាន ការផ្តល់ប្រាក់កម្ចី និងការត្រួតពិនិត្យគុណភាពផលប៉ុន្តែប្រាក់កម្ចី។ គណៈកម្មាធិការនេះកំណត់កម្រិតទំហំផលប៉ុន្តែប្រាក់កម្ចី (តាមរយៈផលប៉ុន្តែប្រាក់កម្ចីអតិថិជនតាមវិស័យ ឬ ផលិតផល) ដោយធ្វើការវិភាគលើនិន្នាការ និងមូលហេតុនៃការមិនបំពេញកាតព្វកិច្ចរបស់អតិថិជនកម្ចី ព្រមទាំងចាត់វិធានការបង្ការនៅពេលចាំបាច់។

អតិថិជន អេ អិម ខេ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ មានគណនីកម្ចីសរុបចំនួន ៣៩៨.៤៦៥ ដែលក្នុងនោះមាន ៨១% នៃអតិថិជនគឺជាស្ត្រី។ ទំហំកម្ចីឯកត្តជនជាមធ្យមចំនួន ១.៤០០ ដុល្លារ ខណៈទំហំកម្ចីក្រុមជាមធ្យមគឺចំនួន ៧០០ ដុល្លារក្នុងម្នាក់។ ជាទូទៅអតិថិជនមានភាពស្ម័គ្រស្មោះជាមួយ អេ អិម ខេ ដែលជាមធ្យមពួកគាត់ប្រើប្រាស់កម្ចីជាមួយយើងចំនួនបីវត្ត ឬច្រើនជាងនេះ។ អតិថិជនរបស់ អេ អិម ខេ មានអាយុចាប់ពី ១៨ ទៅ ៧០ឆ្នាំ, ហើយភាគច្រើនគឺស្ថិតនៅវ័យកណ្តាល អាយុពី៣០ ទៅ ៥០ឆ្នាំ។

អាយុរបស់អតិថិជន អេ អិម ខេ ឆ្នាំ ២០១៩ (MIS)




ប្រភព៖ ឯកសារកម្ចី ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩

ជនបទ	ប្រជុំជន
ចំនួនអតិថិជនគិតជាភាគរយ៖ ៩៤%	ចំនួនអតិថិជនគិតជាភាគរយ៖ ៦%
កម្ចីឯកត្តជន៖ ២៤% និងកម្ចីក្រុម៖ ៧៦%	
ចំនួនវត្តកម្ចីជាមធ្យម៖ ៣វត្ត	ចំនួនវត្តកម្ចីជាមធ្យម៖ ៣វត្ត
អាយុជាមធ្យម៖ ៤២ ឆ្នាំ	អាយុជាមធ្យម៖ ៤០ ឆ្នាំ

ប្រភព៖ ឯកសារកម្ចី ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩


បើទោះបីជាអតិថិជនកម្ចី អេ អឹម ខេ ភាគច្រើនរស់នៅក្នុងតំបន់ជនបទក្តី ប្រមាណជា ៨១% នៃអតិថិជនកម្ចីសរុបអាចរក និងសរសេរភាសាខ្មែរបាន (អតិថិជនភាគច្រើន យ៉ាងណាក៏ដោយបានចូលរៀនភ្នាក់ងារសិក្សា)។ លើសពីនេះទៅទៀត អតិថិជនស្ទើរតែទាំងអស់ ប្រមាណ ៩៨% គឺជាអ្នករក ចំណូល (យ៉ាងណាក៏ដោយរយៈពេល ៦ខែនៃឆ្នាំ ២០១៩)។ ជាមធ្យមពួកគេមានសមាជិកចំនួនប្រាំនាក់នៅក្នុងគ្រួសារ ដែលក្នុងនោះពីរនាក់ជាក្មេង អាយុក្រោម ១៨ឆ្នាំ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមមើលតួលេខខាងក្រោម៖




តួលេខខាងក្រោម បង្ហាញពីប្រភពចំណូល និងចំណាយផ្សេងៗរបស់អតិថិជន អេ អឹម ខេ ក្នុងរយៈពេល១២ខែចុងក្រោយក្នុងឆ្នាំ ២០១៩ នេះ។ ចំពោះលំហូរសាច់ប្រាក់ អតិថិជនភាគច្រើនគឺពឹងផ្អែកទៅលើប្រភពចំណូលមិនមែនកសិកម្ម។ គូយ៉ាង ការស្នើសុំដោយកម្លាំងពលកម្ម ប្រាក់ខែ/ប្រាក់ឈ្នួល និងសេវាកម្ម (ការផ្តល់ជូនតូចតាច ៗ) គឺជាប្រភពចំណូលបីសំខាន់របស់ពួកគេ ហើយប្រាក់ចំណូលពីប្រភពទាំងបីនេះគឺមានស្ថិរភាពពេញមួយឆ្នាំ។ រហូតសឹកម្នីគឺជាប្រភពចំណូលមិនមែនកសិកម្មចំនួនបីប្រភេទដ៏សំខាន់បំផុតរបស់ពួកគេ។ ការធ្វើកសិកម្មកើនឡើងពីខែតុលាដល់កុម្ភៈ និងធ្លាក់ចុះមកវិញនៅខែមីនានៃឆ្នាំនីមួយៗ។

ពាក់ព័ន្ធនឹងការចំណាយវិញ អតិថិជន អេ អឹម ខេ ភាគច្រើនគឺចំណាយលើការប្រចាំថ្ងៃក្នុងគ្រួសារ ជាពិសេសគឺអាហារ ហើយបន្ទាប់មកគឺការសងកម្ចី។ លើសពីនេះទៀត ការវិនិយោគដើមទុនទៅលើសកម្មភាពអាជីវកម្មមិនមែនកសិកម្មក៏គួរឱ្យកត់សម្គាល់ផងដែរ។ អតិថិជនរបស់ អេ អឹម ខេ ក៏ស្រដៀងទៅនឹងប្រជាជនជាច្រើនផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាដែរ ការចំណាយទាក់ទងនឹងសកម្មភាពសង្គម (ឧទាហរណ៍ការចូលរួមកម្មវិធីផ្សេងៗ) គឺមានចំនួនតូចទាក់ទងនឹងក្នុងមួយឆ្នាំ។ ជាពិសេសគឺក្នុងកំឡុងពេលពាក់កណ្តាលឆ្នាំដំបូងរហូតដល់ចុងឆ្នាំ ដែលរយៈពេលនៃពិធីបុណ្យប្រពៃណី និងរដូវកាលមង្គលការ។

ក. លំហូរសាច់ប្រាក់អតិថិជន អេ អឹម ខេ (ការស្ទង់មតិ)




លក្ខណៈប្រភពចំណាយចំបងរបស់គ្រួសារ (ការស្ទង់មតិ)




ជាមួយ អតិថិជនគ្រឹះស្ថានជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ។ ច្រើនជាងពាក់កណ្តាលនៃអតិថិជនសរុបរបស់ អេ អឹម ខេ នៅជាមួយ អេ អឹម ខេ ចន្លោះពី ២ ទៅ ៥ វគ្គ ។ លើសពីនេះទៀត អេ អឹម ខេ ក៏មានអតិថិជនថ្មីកើនឡើងគួរឲ្យកត់សំគាល់ផងដែរក្នុងកំឡុងឆ្នាំ ២០១៩ ។ ប្រហែល ៤០% នៃ អតិថិជន អេ អឹម ខេ នៅក្នុងឆ្នាំ ២០១៩ គឺជាអតិថិជនថ្មី។

អាយុកាលកម្ចីអតិថិជន អេ អឹម ខេ



នៅឆ្នាំ២០១៩ ប្រមាណជា ៤០% នៃប្រាក់កម្ចីដែលបានផ្តល់ឲ្យអតិថិជនគឺមានទំហំស្មើ ឬតិចជាង ១.០០០ ដុល្លារ ក្នុងម្នាក់។ នេះជាការស្តែងបង្ហាញថា អេ អឹម ខេ នៅតែមានជំហរយ៉ាងរឹងមាំទៅលើសេវាកម្ម និងទស្សនៈវិស័យរបស់ខ្លួនបើទោះបីជាដំណើរការផ្តល់ប្រាក់កម្ចីដែលមានទំហំតូចទាមទារកម្រិត ប្រសិទ្ធភាពការងារខ្ពស់ និងការចំណាយលើប្រតិបត្តិការខ្ពស់។ បន្ថែមពីនេះទៀត អេ អឹម ខេ នៅតែអាចគ្រប់គ្រងបានក្នុងការកែសម្រួលគោលនយោបាយ និងនីតិវិធីរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងប្រកាសដែលចេញដោយធនាគារជាតិនៃកម្ពុជា ស្តីពីការរឹតត្បិតទៅលើការប្រាក់ប្រចាំឆ្នាំ។

ទំហំកម្ចីឆ្នាំ ២០១៨ និង២០១៩ (MIS)



អតិថិជនសន្សំ អេ អឹម ខេ



លោក ប៉ោក ថៃ
អាយុ ៥៦ ឆ្នាំ, រស់នៅក្នុង ស្រុកកំពង់ថ្ម, ខេត្តកំពង់ធំ

ការផ្លាស់ប្តូរឥរិយាបថក្នុងការសន្សំលុយ

ផលលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដែលមានដូចជា កម្ចី សេវាធានារ៉ាប់រងខ្នាតតូច ការដាក់ប្រាក់សន្សំ សេវាផ្ទេរប្រាក់ បង់វិក្កយបត្រ បើកប្រាក់ខែបុគ្គលិក និងសេវាកម្មជាច្រើនទៀតត្រូវបានផ្តល់ជូនដោយ អេ អឹម ខេ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។ ទោះបីជាសេវាដាក់ប្រាក់សន្សំនៅមានកម្រិត បើប្រៀបធៀបជាមួយនឹងសេវាដាក់កម្ចីក៏ដោយ ប៉ុន្តែយើងមើលឃើញថាសេវានេះមានសញ្ញាណវិជ្ជមានជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចំនួនអតិថិជនដែលបានធ្វើការផ្លាស់ប្តូរពីការសន្សំតាមបែបបុរាណទៅសន្សំជាមួយគ្រឹះស្ថានហិរញ្ញវត្ថុគឺមានការកើនឡើងជាលំដាប់ បើទោះបីជាអត្រានៃការកើនឡើងនោះនៅមានកម្រិតក៏ដោយ។ ការផ្លាស់ប្តូរឥរិយាបថនៃការសន្សំលុយនេះត្រូវបានពន្យល់យ៉ាងក្បោះក្បាយតាមរយៈករណីសិក្សារបស់លោក ប៉ោក ថៃ ហើយក៏មានករណីជាច្រើនទៀតដែលស្រដៀងគ្នានឹងករណីរបស់គាត់ដែរ។

(គាត់មានដីស្រែសរុបចំនួន ១,៦ ហិកតា)។ គាត់អាចរកចំណូលបានពីមុខរបរជាពេទ្យសត្វរបស់គាត់បានប្រហែល ៣៧០ដុល្លារក្នុងមួយខែ និង១០០ដុល្លារក្នុងមួយខែពីការលក់ស្រូវរបស់គាត់។

សព្វថ្ងៃនេះលោក ថៃ បានធ្វើការដាក់ប្រាក់សន្សំជាមួយ អេ អឹម ខេ អស់រយៈពេល ៤ឆ្នាំ មកហើយ។ កាលពីឆ្នាំ ២០១៦មានមន្ត្រីគណនាពី អេ អឹម ខេ បានទៅផ្សព្វផ្សាយអំពីផលលិតផល និងសេវាកម្មរបស់ អេ អឹម ខេ នៅក្នុងភូមិរបស់គាត់។ គាត់បានចាប់អារម្មណ៍ជាមួយនឹងផលលិតផលដាក់ប្រាក់សន្សំ ប៉ុន្តែនៅពេលនោះគាត់មិនទាន់សម្រេចចិត្តដាក់ប្រាក់សន្សំជាមួយ អេ អឹម ខេ នៅឡើយទេ។ គាត់បានចំណាយពេលមួយរយៈក្នុងការស្វែងយល់ពីការដាក់ប្រាក់សន្សំជាមួយ អេ អឹម ខេ។ បន្ទាប់មកគាត់ក៏បានសម្រេចចិត្តដាក់ប្រាក់សន្សំលើកដំបូងរបស់គាត់ជាមួយ អេ អឹម ខេ នៅក្នុងឆ្នាំដែលនោះ ជាការសោកល្បង។ គាត់បានចាប់ផ្តើមដាក់ប្រាក់សន្សំលើកដំបូងរបស់គាត់តាមរយៈផលិតផល - គណនីសន្សំអនាគត - ។ វាគឺជាគណនីប្រាក់បញ្ញើមានកាលកំណត់ ដែលអាចឲ្យអតិថិជនដាក់ប្រាក់សន្សំជាមួយរាល់ខែ ហើយពួកគេអាចដកប្រាក់របស់ពួកគេវិញ (ជាមួយនឹងអត្រាការប្រាក់ដែលទទួលបាន) នៅពេលចុងវគ្គ។ ជាធម្មតាលោក ថៃ គាត់បានដាក់ប្រាក់សន្សំជាទៀងទាត់ចន្លោះពី ៥០.០០០ ទៅ ១០០.០០០ រៀល។

លោក ប៉ោក ថៃ មានអាយុ ៥៦ឆ្នាំ ជាពេទ្យសត្វ និងជាកសិករ នៅក្នុងខេត្តកំពង់ធំ។ លោក ថៃ មានកូនចំនួនប្រាំនាក់ ដែលកូនរបស់គាត់ចំនួន៤នាក់បានរៀបការរួចហើយ។ សព្វថ្ងៃនេះលោក ថៃ រស់នៅជាមួយប្រពន្ធ ព្រមទាំងកូនស្រីពៅម្នាក់ដែលមានអាយុ ២៤ឆ្នាំ។ ហើយចំណូលសំខាន់របស់គាត់គឺបានមកពីការងារជាពេទ្យសត្វ និងធ្វើស្រែ

បន្ទាប់ពីរយៈពេលបីឆ្នាំមក នៅក្នុងឆ្នាំ ២០១៤ គាត់ក៏បានដកប្រាក់សន្សំរបស់គាត់ដើម្បីទិញគោ និងកែលម្អផ្ទះរបស់គាត់។ ដោយការមើលឃើញពីអត្ថប្រយោជន៍ដែលគាត់ទទួលបានតាមរយៈការដាក់ប្រាក់សន្សំជាមួយ អេ អឹម ខេ គាត់ក៏បានចាប់ផ្តើមដាក់ប្រាក់សន្សំរបស់គាត់ជាលើកទីពីរ នៅក្នុងឆ្នាំ ២០១៩។ លោកពូ ប៉ែក ថៃ បានមានប្រសាសន៍ថា “ខុសពីការទុកលុយនៅផ្ទះ សន្សំលុយជាមួយ អេ អឹម ខេ ខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាព ហើយអ្វីដែលសំខាន់នោះគឺ ខ្ញុំទទួលបានការប្រាក់ពីការដាក់ប្រាក់សន្សំរបស់ខ្ញុំ។ ឥឡូវនេះ ខ្ញុំបានបន្តដាក់ប្រាក់សន្សំរបស់ខ្ញុំជាលើកទីពីរ។”

ដូចជាអ្នកដទៃផ្សេងទៀតនៅក្នុងភូមិរបស់គាត់ដែរ លោកពូ ថៃ ក៏ធ្លាប់បានអនុវត្តវិធីសន្សំតាមបែបបុរាណមុនពេលគាត់ធ្វើការសន្សំជាមួយ អេ អឹម ខេ ដែរ។ នៅមុនឆ្នាំ ២០១៤ គាត់ជាធម្មតាសន្សំលុយរបស់គាត់ជាមួយនឹងការលេងក្នុងទីន ទិញមាស និងការចិញ្ចឹមសត្វជាដើម។ គាត់ក៏ដឹងដែរថាវិធីដាក់ប្រាក់សន្សំប្រៀបទាំងនោះ គឺមានហានិភ័យ ប៉ុន្តែមិនមានជម្រើសណាមួយជាងនេះសម្រាប់គាត់ទេ ដោយសារការខ្វះព័ត៌មាន និងខ្វះចំណេះដឹងទាក់ទងនឹងការដាក់ប្រាក់សន្សំជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ។

កត្តាដែលជំរុញឲ្យលោកពូងាកមកសន្សំជាមួយនឹងស្ថាប័នផ្លូវការគឺដោយសារតែគាត់ព្យាបាលជំងឺរាងកាយចាញ់បោកទាក់ទងនឹងក្នុងទីន និងអត្ថប្រយោជន៍នៃការដាក់ប្រាក់សន្សំជាមួយគ្រឹះស្ថានផ្លូវការ។ ទោះជាយ៉ាងណា គាត់បានសន្សំប្រាក់លើកដំបូងជាមួយ អេ អឹម ខេ គឺជាការសាកល្បងដើម្បីចង់ដឹងថាតើវាពិតជាបានអត្ថប្រយោជន៍ជាងការសន្សំនៅផ្ទះមែនដែរឬទេ។

តាមពិតទៅ លោកពូ ថៃ គាត់ក៏បានលើកទឹកចិត្តឲ្យសាច់ញាតិរបស់គាត់ដាក់ប្រាក់សន្សំជាមួយ អេ អឹម ខេ ដែរ ប៉ុន្តែពួកគេនៅមានការស្នាក់ស្នើ។ ជាការពិតណាស់ ស្ថាប័នជាច្រើនទទួលស្គាល់ថា ការធ្វើឲ្យមនុស្សងាកមកដាក់ប្រាក់ជាមួយគ្រឹះស្ថានផ្លូវការ គឺមិនមែនជាការងារសាមញ្ញទេនៅក្នុងបរិបទកម្ពុជាបច្ចុប្បន្នគឺវាពាក់ព័ន្ធនឹងការផ្លាស់ប្តូរឥរិយាបថ និងផ្គត់ផ្គង់។ បញ្ហាដែលប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា គាត់មិនមានប្រាក់គ្រប់គ្រាន់សម្រាប់សន្សំ គាត់មិនឃើញពីអត្ថប្រយោជន៍នៃការសន្សំជាមួយស្ថាប័នគាត់ខ្វះជំនឿទុកចិត្តលើគ្រឹះស្ថានគឺជាឧបសគ្គចំបង។ តួយ៉ាងដូចជាលោកពូ ថៃ គាត់បានចំណាយពេលគិតពិចារណាយ៉ាងយូរទំរាំគាត់មកដាក់ប្រាក់សន្សំជាមួយ អេ អឹម ខេ។

អតិថិជនកម្ចី អេ អឹម ខេ



លោកស្រី ហ៊ាង សារ៉ាញ្ចៀ
អាយុ ៤៧ឆ្នាំ រស់នៅក្នុង
ខេត្តសៀមរាប

អេ អឹម ខេ មិនត្រឹមតែជាគ្រឹះស្ថានផ្តល់កម្ចីប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូអាជីវកម្មមួយដែលជឿជាក់ទុកចិត្តបំផុត!

ការធ្វើឲ្យមានផលវិជ្ជមានទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា គឺជាគោលបំណងសំខាន់មួយនៃប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រៅពីសម្រេចឲ្យបាននូវគោលដៅផ្នែកហិរញ្ញវត្ថុសម្រាប់ម្ចាស់ភាគហ៊ុន។ ដោយប្រកាន់ក្លាប់នូវគោលបំណងទាំងពីរនេះ អេ អឹម ខេ បានផ្តោតយ៉ាងសំខាន់ទៅលើការផ្តល់កម្ចីដែលអាចជួយធ្វើឲ្យប្រសើរឡើងដល់អាជីវកម្ម ជីវភាព និងសេដ្ឋកិច្ចគ្រួសាររបស់អតិថិជនផងដែរ។ តួយ៉ាងដូចជា លោកស្រី ហ៊ាង សារ៉ាញ្ចៀ គឺជាអតិថិជនម្នាក់ក្នុងចំណោមអតិថិជនជាច្រើនរបស់ អេ អឹម ខេ ដែលទទួលបានផលវិជ្ជមានលើសពីការរំពឹងទុកក្នុងអាជីវកម្ម និងជីវភាពរស់នៅរបស់គាត់ តាមរយៈកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ។ លោកស្រី សារ៉ាញ្ចៀ គាត់បានជ្រើសរើសយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ធ្វើជាអ្នកផ្តល់សេវាតែមួយគត់សម្រាប់រាល់តម្រូវការសេវាហិរញ្ញវត្ថុរបស់គាត់។

លោកស្រី សារ៉ាញ្ចៀ មានអាយុ ៤៧ឆ្នាំដែលជាអាជីវករខ្នាតតូច និងជាកសិកររស់នៅក្នុងស្រុកស្រែនិគម ខេត្តសៀមរាប ហើយបច្ចុប្បន្នគាត់រស់នៅជាមួយស្វាមី និងកូនៗរបស់គាត់នៅក្នុងផ្ទះឈើប្រក់សង្កែស្តី

តូចមួយ ។ លោកស្រី សារ៉ាញ្ចៀ បានមានប្រសាសន៍ថា “ខ្ញុំបានចាប់ផ្តើមជាមួយ អេ អឹម ខេ តាមរយៈប្រាក់កម្ចីជាក្រុមចំនួន ៣០.០០០រៀលដើម្បីយកទៅវិនិយោគជាមួយអាជីវកម្មខ្នាតតូចរបស់ខ្ញុំ ឥឡូវនេះខ្ញុំយកកម្ចីឯកត្តជនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ រហូតដល់ទៅ ១៥.០០០ដុល្លារ ដើម្បីពង្រីកអាជីវកម្មរបស់ខ្ញុំ។ អេ អឹម ខេ បានជួយខ្ញុំនៅពេលដែលខ្ញុំស្ថិតនៅក្នុងស្ថានភាពលំបាកបំផុត នេះហើយគឺជាហេតុផលដែលខ្ញុំជ្រើសរើសយក អេ អឹម ខេ ធ្វើជាដៃគូអាជីវកម្មរបស់ខ្ញុំមករហូត។”

តាមពិតទៅ ដំណើររឿងរបស់លោកស្រី សារ៉ាញ្ចៀ គឺមិនខុសពីដំណើររឿងរបស់អតិថិជន អេ អឹម ខេ ជាច្រើនផ្សេងទៀតនោះទេ។ ប្រាក់កម្ចីពី អេ អឹម ខេ បានផ្តល់ឲ្យលោកស្រី សារ៉ាញ្ចៀ នូវឱកាសដើម្បីចាប់ផ្តើមពង្រីក និងទទួលបានជោគជ័យក្នុងអាជីវកម្មរបស់គាត់។ សព្វថ្ងៃនេះគាត់គឺជាម្ចាស់អាជីវកម្មខ្នាតតូចដែលមានភាពជោគជ័យយ៉ាងខ្លាំង និងជាមុខរបរចំបងរបស់គាត់គឺ ការលក់ត្រីប្រហុក និងអាជីវកម្មឡានដឹកដីជាមួយប្តីរបស់គាត់។ អ្វីៗទាំងអស់នេះ គឺបានចាប់ផ្តើមជាមួយនឹងប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ។

កាលពីឆ្នាំ ២០០៨ លោកស្រី សារ៉ាញ៉ូ គ្រាន់តែជាអ្នកលក់បានឆ្នាំង ឲ្យគេដើម្បីយកចំណេញក្បាលកាក់ប៉ុណ្ណោះ។ ក្នុងមួយថ្ងៃគាត់អាចរក ចំណូលពីផលចំណេញក្បាលកាក់បានប្រហែល ១០.០០០ ទៅ ២០.០០០រៀល ចំណែកឯស្វាមីរបស់គាត់គឺជាចុងភៅតាមរោងការ ដែលគាត់អាចរកចំណូលតាមរដូវកាលបានប្រហែល ៦០.០០០រៀល ក្នុងមួយខែ។ នៅក្នុងពេលនោះ ការផ្គត់ផ្គង់គ្រួសារដែលមានសមាជិក ប្រាំនាក់ គឺវាពិតជាមានការលំបាកណាស់សម្រាប់ពួកគាត់ទាំងពីរ។

ដោយមានបទពិសោធន៍លក់ដូរក្នុងភូមិជាច្រើនឆ្នាំ លោកស្រី សារ៉ាញ៉ូ គាត់ដឹងច្បាស់អំពីឱកាសអាជីវកម្មនៅក្នុងសហគមន៍របស់គាត់។ ដោយមិនចង់ស៊ីល្បួលគេទៀត ហើយដោយសារតែគាត់បាននឹកឃើញ រថ្ងៃមួយគឺ លក់ត្រីប្រហុក។ ប៉ុន្តែកត្តាកង្វះដើមទុនដើម្បីធ្វើអាជីវកម្ម គឺបញ្ហារាំងស្ទះធំបំផុតសម្រាប់គាត់នៅគ្រានោះ។ តែសំណាងល្អនៅ ក្នុងឆ្នាំ ២០០៨ គាត់បានជួបជាមួយបុគ្គលិករបស់គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ អេ អឹម ខេ ដែលបានចុះមកផ្សព្វផ្សាយផលិតផល និងសេវា កម្មហិរញ្ញវត្ថុ។ នៅពេលនោះគាត់ចង់យកកម្ចីណាស់ ប៉ុន្តែគាត់នៅ មានការស្ទាក់ស្ទើរដោយគាត់ខ្លាចមិនមានលទ្ធភាពសងកម្ចីត្រឡប់មក វិញ។ មួយរយៈពេលក្រោយមក គាត់បានសម្រេចចិត្តទៅពិភាក្សា ជាមួយប្រធានធនាគារភូមិ ដែលជាគណៈកម្មការរបស់ អេ អឹម ខេ ដើម្បីទទួលបានព័ត៌មានបន្ថែម។ បន្ទាប់មកគាត់បានសម្រេចចិត្តខ្ចី កម្ចីលើកដំបូងបំផុតក្នុងទឹកប្រាក់ចំនួន ៣០.០០០រៀល(កម្ចីជាក្រុម ដែលមិនចាំបាច់មានទ្រព្យធានា) ដើម្បីចាប់ផ្តើមមុខរបរលក់ត្រីប្រហុក។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង និងប្រើប្រាស់កម្ចីដោយមានការប្រុង ប្រយ័ត្ន គាត់ទទួលបានជោគជ័យ ហើយសងកម្ចីបានទាន់ពេលវេលា។ ជាមួយបទពិសោធន៍ដ៏ល្អនេះ លោកស្រី សារ៉ាញ៉ូ បានខ្ចីកម្ចីជា ក្រុមបន្ថែមទៀតក្នុងទឹកប្រាក់ចំនួន ៥០.០០០រៀល ដើម្បីយកទៅ វិនិយោគលើមុខរបរលក់ត្រីប្រហុករបស់គាត់។ ក្រោយមកគាត់ក៏បាន ខ្ចីកម្ចីជាក្រុមរហូតដល់ចំនួន ១០០.០០០រៀល និង ៥០០.០០០រៀល ជាបន្តបន្ទាប់។ បន្ទាប់ពីបានទទួលកម្ចី ៩ វគ្គរួចមក ស្ថានភាព អាជីវកម្មរបស់គាត់មានភាពរីកចម្រើនខ្លាំង នៅក្នុងឆ្នាំ ២០១៧

គាត់បានបោះជំហានកាន់តែធំជាងមុន គាត់បានខ្ចីកម្ចីឯកត្តជនរហូតទៅ ដល់ ៨.០០០ដុល្លារ ដើម្បីទិញឡានដឹកដីកែច្នៃមួយឲ្យស្វាមីរបស់គាត់ ដើម្បីប្រកបរបរដឹកដី។ ដោយទទួលបានជោគជ័យលើអាជីវកម្មថ្មីនេះ គាត់បានលក់ឡានកែច្នៃតូចនេះនៅក្នុងឆ្នាំ២០១៨ហើយគាត់បានសង ផ្តាច់កម្ចីជាមួយ អេ អឹម ខេ។ នៅក្នុងឆ្នាំ ២០១៩ គាត់បានខ្ចីកម្ចី ឯកត្តជនក្នុងចំនួន ១៥.០០០ដុល្លារ ដើម្បីទិញឡានដឹកដីកែច្នៃថ្មីដែល ធំជាងមុន។ លោកស្រី សារ៉ាញ៉ូគាត់បានបន្តថា "ប្រសិនបើមុខរបរនេះ បន្តរីកចម្រើនទៀតនោះ ខ្ញុំនឹងខ្ចីលុយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដើម្បីទិញមួយបន្ថែមទៀត"។

សម្រាប់លោកស្រី សារ៉ាញ៉ូ អេ អឹម ខេ មិនត្រឹមតែជាគ្រឹះស្ថានផ្តល់កម្ចី ប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូអាជីវកម្មមួយដែលជឿជាក់ទុកចិត្តបំផុត។ កម្ចីពី អេ អឹម ខេ មិនត្រឹមតែធ្វើឲ្យគាត់ជោគជ័យជាមួយអាជីវកម្មរបស់ គាត់ទេ ប៉ុន្តែវាបានធ្វើឲ្យជីវភាពគ្រួសាររបស់គាត់មានភាពប្រសើរឡើង ខ្លាំង។ ភាពជោគជ័យរបស់លោកស្រី សារ៉ាញ៉ូ ក៏បានពិចារណាដឹង ខាងផ្នែកហិរញ្ញវត្ថុរបស់គាត់ដែរ។ គាត់បានយល់ដឹងយ៉ាងច្បាស់ពីវិធី នៃការគ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុរបស់គាត់ និងការប្រើប្រាស់កម្ចីឲ្យ បានប្រសើរជាងមុនពីមួយដំណាក់កាលទៅមួយដំណាក់កាល។ រហូត មកដល់ពេលនេះគាត់បានវិនិយោគលុយមួយភាគធំទៅលើអាជីវកម្ម របស់គាត់ ជៀសជាងការប្រើប្រាស់លុយទៅលើសម្ភារណាដែលមិនចាំ បាច់។ គាត់ជឿជាក់ថាដរាបណាអាជីវកម្មរបស់គាត់មានការរីកចម្រើន នោះគាត់នឹងមានលុយបន្ថែមទៀតសម្រាប់ពង្រឹងជីវភាពគ្រួសាររបស់ គាត់។ រហូតមកដល់ពេលនេះគាត់បានយកចំណែកតិចតួចនៃប្រាក់ ចំណេញរបស់គាត់ដើម្បីកែលម្អផ្ទះ ធ្វើបង្គន់ថ្មី និងទិញម៉ូតូថ្មី ។ល។ លោកស្រី សារ៉ាញ៉ូ បានបន្ថែមថា "គាត់នឹងសាងសង់ផ្ទះថ្មីមួយនៅ ប៉ុន្មានឆ្នាំខាងមុខទៀត។ ប៉ុន្តែសម្រាប់ពេលឥឡូវនេះ ខ្ញុំចង់បន្តការ ជម្រុញអាជីវកម្មរបស់ខ្ញុំឲ្យមានការរីកចម្រើនទៅមុខតាមដែលខ្ញុំអាចធ្វើ ទៅបាន"។

ការគ្រប់គ្រងការងារសង្គម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានប្តេជ្ញាចិត្តធ្វើឲ្យមានតុល្យភាពរវាងការងារហិរញ្ញវត្ថុ និងសង្គម ដើម្បីឲ្យស្របទៅនឹងបេសកកម្មរបស់ខ្លួនគឺផ្តោត លើគុណតម្លៃសង្គម ជាមួយនឹងការទទួលស្គាល់ជាទូទៅ។ ការគ្រប់គ្រងការងារសង្គម គឺជាដំណើរការមួយនៃការផ្លាស់ប្តូរបេសកកម្មរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅជាការអនុវត្តជាក់ស្តែង។ នេះមានន័យថា អេ អឹម ខេ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើតគោលដៅ សង្គម បង្កើតយន្តការត្រួតពិនិត្យទៅលើគោលដៅទាំងនោះ និងការប្រើប្រាស់ព័ត៌មានដែលទទួលបាន ដើម្បីពង្រឹងការអនុវត្តរបស់គ្រឹះស្ថានឱ្យ បានល្អ។ គោលបំណងការងារសង្គម អេ អឹម ខេ ត្រូវបានបង្កើតឡើងតាមរយៈការបញ្ចូលបេសកកម្ម និងគោលការណ៍ណែនាំរបស់ អេ អឹម ខេ ដែលមានចំណុចខ្លាំងចំនួន ៥ ដូចជា វិសាលភាពប្រតិបត្តិការ ភាពសមស្របនៃផលិតផល តម្លាភាព គោលការណ៍ការពារអតិថិជន ការទទួលខុសត្រូវចំពោះបុគ្គលិក និងការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាព។

ក្របខ័ណ្ឌគ្រប់គ្រងការងារសង្គម

ដើម្បីសម្រេចបាននូវតុល្យភាពរវាងការងារហិរញ្ញវត្ថុ និងការងារសង្គម អេ អឹម ខេ បានបង្កើតទិសដៅសង្គម ក៏ដូចជាបង្កើតយន្តការជាក់លាក់ និង វិងមាំ ដើម្បីតាមដាន និងវាយតម្លៃលទ្ធផលសង្គមរបស់ អេ អឹម ខេ ដោយគណៈកម្មាធិការការងារសង្គម តាមរយៈឧបករណ៍គ្រប់គ្រងការងារ សង្គម ដែលហៅថាក្របខ័ណ្ឌនៃការគ្រប់គ្រងការងារសង្គម ។

ក្របខ័ណ្ឌនៃការគ្រប់គ្រងការងារសង្គមត្រូវបានបែងចែកជាពីរផ្នែកគឺ មួយសម្រាប់ថ្នាក់គ្រប់គ្រង និងមួយទៀតសម្រាប់កម្រិតក្រុមប្រឹក្សាភិបាល វានឹងត្រូវបានបំពេញដោយគណៈកម្មាធិការការងារសង្គម ដើម្បីធ្វើទៅក្រុមប្រឹក្សានាយកដែលភ្ជាប់ជាមួយរបាយការណ៍សង្ខេបនៃកិច្ចប្រជុំរបស់ គណៈកម្មាធិការនេះផងដែរ។

- 1. កម្រិតគណៈគ្រប់គ្រង៖ នាយកដ្ឋានស្រាវជ្រាវ
- 2. ក្រុមប្រឹក្សាភិបាល៖

អេ អឹម ខេ គឺជាអ្នកដឹកនាំ និងគ្រប់គ្រងការអនុវត្តការងារសង្គមក្នុង ស្ថាប័នទាំងមូល។ នាយកដ្ឋាននេះបានធ្វើការសិក្សាស្រាវជ្រាវជា ប្រចាំទាំងផ្នែកសង្គម និងផ្នែកទីផ្សារ ដើម្បីស្វែងយល់អំពីបញ្ហា ប្រឈមផ្សេងៗរបស់អតិថិជន។ លើសពីនេះទៅទៀត ក្រុមស្រាវជ្រាវ បានធ្វើការសហការជាមួយនាយកដ្ឋានផ្សេងៗនៅក្នុង អេ អឹម ខេ ដើម្បីធ្វើឲ្យប្រាកដថា ការអនុវត្តការគ្រប់គ្រងការងារសង្គមត្រូវបាន ធ្វើឡើងដោយជោគជ័យ និងមានប្រសិទ្ធភាព។

លទ្ធផលនៃការសិក្សាស្រាវជ្រាវត្រូវបានរាយការណ៍ដល់គណៈគ្រប់គ្រង និងគណៈកម្មាធិការអនុវត្តការងារសង្គម។ គណៈកម្មាធិការនេះជា អ្នកផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាល និងពិភាក្សាលើ របកគំហើញថ្មីៗសម្រាប់គោលការណ៍ក្នុងការបង្កើតយន្តការស្រុក អាជីវកម្ម។ ការផ្តល់អនុសាសន៍ និងការពិភាក្សានេះមានគោល បំណងបង្ហាញ និងដឹកនាំឲ្យបានគ្រប់ជ្រុងជ្រោយពីស្នាដៃ និងសមិទ្ធផលទាំងឡាយដែលស្ថាប័នសម្រេចបានដើម្បីបង្ហាញទៅ ដល់ក្រុមប្រឹក្សាភិបាល ក្នុងគោលបំណងរក្សាឲ្យបានតុល្យភាពនៃការ អនុវត្តទៅក្នុងគ្រឹះស្ថាន និងដើម្បីឲ្យការសម្រេចចិត្តក្នុងការគ្រប់គ្រង មានភាពស៊ីសង្វាក់គ្នាទៅនឹងគោលបំណងទាំងពីររបស់ស្ថានប័នគឺ ទាំងផ្នែកសង្គម និងផ្នែកហិរញ្ញវត្ថុ។

ក្របខ័ណ្ឌនៃការគ្រប់គ្រងការងារសង្គម ឆ្លុះបញ្ចាំងពីរចនាសម្ព័ន្ធនៃរបាយការណ៍ពីគណៈកម្មាធិការសវនកម្ម ដោយការអនុវត្តប្រព័ន្ធវាយតម្លៃតាម ពណ៌ឆ្នឹងចរាចរ " ក្រហម លឿង និងបៃតង " ពណ៌ក្រហមមានន័យថាមានបញ្ហា ហើយបៃតងមានន័យថាអ្វីៗគ្រប់យ៉ាងមានភាពប្រសើរជាងខណៈ ដែលពណ៌លឿងមានន័យថា ចេញធ្វើសកម្មភាពជាបន្ទាន់។ ដំបូងគណៈកម្មាធិការការងារសង្គម ធ្វើការវាយតម្លៃថាតើព័ត៌មានចាំបាច់ទាំងអស់ ដែលត្រូវបានផ្តល់ដោយនាយកដ្ឋានស្រាវជ្រាវ ឬក៏មិនមែនទេ? តើវាត្រឹមត្រូវទេ? តើលទ្ធផលទាំងនោះស្របតាមបេសកកម្មរបស់ អេ អឹម ខេ ដែរឬទេ? បន្ទាប់មកការពិពណ៌នាអំពីបញ្ហាណាមួយដែលត្រូវបានគូសបញ្ជាក់ដោយពណ៌លឿង ឬក្រហម ត្រូវបានរៀបចំដោយគណៈកម្មាធិការ ការងារសង្គម " បញ្ហាសម្រាប់រាយការណ៍ "។ ក្រុមប្រឹក្សាភិបាលអាចប្រើប្រាស់ក្របខ័ណ្ឌនេះសម្រាប់ការអភិវឌ្ឍយុទ្ធសាស្ត្ររបស់ អេ អឹម ខេ។

ក្របខ័ណ្ឌនៃការគ្រប់គ្រងការងារសង្គមត្រូវបានរាយការណ៍ទៅក្រុមប្រឹក្សាភិបាលដោយប្រធានគណៈកម្មាធិការពិសេសរបស់ខ្លួន និងធ្វើការកត់ត្រា ក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការនេះ ត្រូវបានយកមកអនុវត្តផងដែរ។

រយៈពេលនៃការវាយតម្លៃ: ០១ មករា ដល់ ៣០ កញ្ញា ២០១៩	ការត្រួតពិនិត្យជាប្រចាំ				
ព័ត៌មានដែលបានបង្ហាញ ជូនៈ កញ្ញា ឆ្នាំ ២០១៩	វិសាលភាព នៃប្រតិបត្តិការ	ភាពសមស្រប នៃផលិតផល	តម្លាភាព និងកិច្ចការពារ អតិថិជន	ការទទួលខុសត្រូវ ចំពោះបុគ្គលិក	ការផ្លាស់ប្តូរ
ប្រភពនៃព័ត៌មាន	<ul style="list-style-type: none"> - របាយការណ៍ស្តីពីការជ្រៀតចូលទៅក្នុងភាពក្រីក្រនៃអតិថិជនកម្ចី - របាយការណ៍ស្តីពីកម្រងព័ត៌មានអតិថិជន 	<ul style="list-style-type: none"> - ការពេញចិត្តពីសេវាប្រាក់កម្ចី - ការពេញចិត្តពីសេវាធានារ៉ាប់រងខ្នាតតូច - ការចាកចេញរបស់អតិថិជន - ការបដិសេធកម្ចីចំពោះអតិថិជន - ការវាស់វែងលើគុណភាពសេវាកម្ម - ការពេញចិត្តពីសេវាប្រាក់សន្សំ 	<ul style="list-style-type: none"> - ការប្រើប្រាស់ពហុកម្ចី - ការប្រើប្រាស់កម្ចី - ការយល់ដឹងពីអ្នកខ្ចី - ការយល់ដឹងពីធានារ៉ាប់រងសុខភាពខ្នាតតូច - គោលការណ៍អតិថិជន - បណ្តឹងសារទុក្ខរបស់អតិថិជន 	<ul style="list-style-type: none"> - របាយការណ៍ស្តីពីការលាយបំបែកបុគ្គលិក - របាយការណ៍ស្តីពីភាពពេញចិត្តរបស់បុគ្គលិក 	<ul style="list-style-type: none"> - ការវិភាគលើការសិក្សាទិន្នន័យ
សន្ទស្សន៍	<ul style="list-style-type: none"> - អត្តសញ្ញាណកម្មភាពក្រីក្រ - សន្ទស្សន៍ប្រធាបនៃភាពក្រីក្រ 	<ul style="list-style-type: none"> - ប្រភេទនៃសេវាកម្ម - គុណភាពនៃសេវាកម្ម - ភាពងាយស្រួលនៃការទទួលបាននៃសេវាកម្ម - មូលហេតុដែលនាំអោយមានពហុកម្ចី - ភាពពេញចិត្តមកលើសេវាកម្ម - អត្រានៃការចាកចេញ - អត្រានៃការកាត់ចោល/បដិសេធន៍កម្ចី - ហេតុផលនានាដែលនាំឱ្យអតិថិជនកម្ចីចាកចេញ 	<ul style="list-style-type: none"> - ផលធៀបនៃពហុកម្ចី - ការប្រើប្រាស់កម្ចីរបស់អតិថិជន - កម្រិតនៃការយល់ដឹងរបស់អតិថិជនលើផលិតផល និងសេវាកម្ម - ចំនួននៃការតាមដានបណ្តឹងសារទុក្ខ - ភាគរយនៃការផ្លាស់ប្តូរកម្ចីរបស់អតិថិជនអេ អឹម ខេ ក៏ដូចជាវិស័យទាំងមូល 	<ul style="list-style-type: none"> - ចំនួនបុគ្គលិកដែលលាយបំ និងមូលហេតុនៃការលាយបំរបស់បុគ្គលិក - ព្រមទាំងការពន្យល់នានា - ការឱ្យពិន្ទុទៅលើភាពពេញចិត្តតាមភេទ មុខតំណែង និងសាខា - មូលហេតុដែលបុគ្គលិកចាកចេញពី អេ អឹម ខេ 	<ul style="list-style-type: none"> - ពិន្ទុលើជីវិត និងសុខុមាលភាព - ផ្លាស់ប្តូរលើអាហារូបប្រឹក្សា (ភាពក្រីក្រកង្វះអាហារ) - ផ្លាស់ប្តូរលើសន្ទស្សន៍សង្គម - ទំនោរពិន្ទុដែលត្រូវគ្នា និងភាពខុសគ្នានៃវិធីសាស្ត្រផ្សេងគ្នា

ឆ្នាំនៃការវាយតម្លៃ: ២០១៩ ការវាយតម្លៃការងារសង្គម - របាយការណ៍សង្ខេប	វិសាលភាព នៃប្រតិបត្តិការ	ភាពសមស្រប នៃផលិតផល	តម្លាភាព និងកិច្ចការពារ អតិថិជន	ការទទួលខុសត្រូវ ចំពោះបុគ្គលិក	ការផ្លាស់ប្តូរ
វិធីសាស្ត្រ ដំណើរការ របាយការណ៍ ឬប្រភពព័ត៌មាន តើលោកអ្នកពេញចិត្តជាមួយនឹងភាពត្រឹមត្រូវនៃវិធីសាស្ត្រ និងដំណើរការដែលបានអនុវត្តដែរឬទេ? តើលទ្ធផលដែលបានបង្ហាញជូននេះ សមស្របជាមួយនឹងបេសកកម្មដើម្បីអត់? យោងទៅលើលទ្ធផលនេះតើលោកអ្នកមានបានមើលឃើញទុកជាមុននូវបញ្ហាដែលអាចកើតមានឡើងនៅថ្ងៃអនាគតដែរឬទេ? តើទិន្នន័យ ឬ ព័ត៌មាននេះ ផ្គត់ផ្គង់បាន? មានភាពខ្វះចន្លោះចំពោះ ផ្នែកក្រុម ប្រឹក្សា ភិបាល?					
បញ្ហាលើ របាយការណ៍	បញ្ហាលើរបាយការណ៍				
ផ្សេងៗទៀត	ផ្សេងៗ:				

របាយការណ៍ក្របខ័ណ្ឌការងារគណៈកម្មាធិការការងារសង្គមនេះ គឺជាចំណែកសរុបទាំងអស់នៃកំណត់ហេតុពីកិច្ចប្រជុំគណៈកម្មាធិការការងារសង្គម

របកគំហើញសំខាន់ៗ ក្នុងការអនុវត្តការងារសង្គម

ដើម្បីធ្វើការវាស់វែងថាតើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដើរស្របទៅនឹងបេសកកម្មការងារសង្គមរបស់ខ្លួន អេ អឹម ខេ បានធ្វើការស្ទង់មតិ និងសិក្សាស្រាវជ្រាវមួយចំនួនក្នុងអំឡុងពេលពេញមួយឆ្នាំ ហើយលទ្ធផលពីការសិក្សាទាំងនេះត្រូវបានសង្ខេប និងចងក្រងដាក់ចូលក្នុងរបាយការណ៍ការងារសង្គម ដែលត្រូវបានពិភាក្សាដោយ គណៈកម្មាធិការការងារសង្គម ដើម្បីបង្ហាញជូនក្រុមប្រឹក្សាភិបាល។ របាយការណ៍ទាំងនេះត្រូវបានវិភាគដោយលើមូលដ្ឋានរួមសំខាន់ៗទាំង៤ រួមមាន៖ វិសាលភាពប្រតិបត្តិការ ភាពសមស្របនៃផលិតផល តម្លាភាពនិងកិច្ចការពារអតិថិជន និងការទទួលខុសត្រូវចំពោះបុគ្គលិក។ លទ្ធផលនៃចំណុចគោលនីមួយៗ ត្រូវបានវាយតម្លៃដោយ ប្រើប្រាស់ពណ៌នៃក្លែងចាចណ៍ដែលមាន ក្រហម លឿង និង បៃតង ដែលពណ៌ក្រហមតម្រូវឱ្យធ្វើសកម្មភាពបន្ទាន់បន្ថែមនោះទេ។

វិសាលភាពប្រតិបត្តិការ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ប្រើប្រាស់វិធីសាស្ត្រចំបង ២ ក្នុងការវាស់វែងពីកម្រិតភាពក្រីក្ររបស់អតិថិជន។ ការវិភាគនេះធ្វើឡើងដោយនាយកដ្ឋានស្រាវជ្រាវដើម្បីជួយដល់ អេ អឹម ខេ ឱ្យទទួលបាននូវព័ត៌មានលម្អិតស្តីពីបុគ្គលិកលក្ខណៈរបស់អតិថិជនម្នាក់ៗដែលអាចជាភស្តុតាងបង្ហាញថា អេ អឹម ខេ បានធ្វើការងារចំគោលដៅជាមួយនឹងប្រជាពលរដ្ឋក្រីក្រដូចដែលមានចែងនៅក្នុងបេសកកម្មរបស់ខ្លួន។ វិធីសាស្ត្រទាំង ២ ដែលប្រើប្រាស់សម្រាប់ធ្វើការវាស់វែងកម្រិតភាពក្រីក្ររបស់អតិថិជននោះ រួមមាន៖


អត្តសញ្ញាណកម្មគ្រួសារក្រីក្រ^១ (កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ) ជាកម្មវិធីមួយដែលបង្កើតដោយក្រសួងផែនការ ដែលអនុញ្ញាតឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ អាចប្រើប្រាស់ព័ត៌មានលើគ្រួសារដែលមានកម្រិត ក្រីក្រ នៅស្ទើរគ្រប់តំបន់ទូទាំងប្រទេស។

សន្ទស្សន៍ប្រូបាបនៃភាពក្រីក្រ (PPI)^២ ជាវិធីសាស្ត្រមួយដែលត្រូវបានប្រើប្រាស់សម្រាប់ចាប់យកប្រូបាបនៃភាពក្រីក្ររបស់អតិថិជន និងជួយក្នុងការវាស់វែងលើតម្លៃពលរបស់ផលិតផល និងសេវាកម្ម អេ អឹម ខេ ទៅលើកម្រិតភាពក្រីក្ររបស់អតិថិជនក្នុងរយៈពេលកន្លងមក។

^១ កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយក្រសួងផែនការ ដែលនេះជាផ្នែកមួយនៃការបន្តខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីកាត់បន្ថយភាពក្រីក្រ និងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទូទាំងប្រទេស។ កម្មវិធីនេះផ្តល់ជូនជាប្រចាំទៅកាន់ភ្នាក់ងារក្នុងរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាលជាច្រើននៃការវិវត្តនៃព័ត៌មានលើគ្រួសារក្រីក្រ ដើម្បីជួយពួកគាត់ផ្តល់សេវាកម្មចំគោលដៅគ្រួសារក្រីក្រ និងគ្រួសារដែលងាយរងគ្រោះបំផុត។ គោលបំណងសំខាន់នៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺកាត់បន្ថយភាពស្មុនស្មាតនៃការប្រឹងប្រែង និងធនធានដោយស្ថាប័នផ្សេងៗ និងអង្គការនានាក្នុងការកំណត់ក្រុមគោលដៅ សម្រាប់ការធ្វើអន្តរាគមន៍លើការកាត់បន្ថយភាពក្រីក្រ និងធានាឱ្យបានថាជំនួយនេះនឹងផ្តល់ជូនដល់គ្រួសារដែលត្រូវការបំផុត។ [HTTP://WWW.IDPOOR.GOV.KH](http://www.idpoor.gov.kh)


^២ សន្ទស្សន៍ប្រូបាបនៃភាពក្រីក្រ (PPI^២) គឺជាវិធីសាស្ត្រក្នុងការវាស់វែងភាពក្រីក្រសម្រាប់អង្គការ និងអាជីវកម្ម ជាមួយបេសកកម្មបម្រើដល់ប្រជាពលរដ្ឋក្រីក្រ។ សន្ទស្សន៍ប្រូបាបនៃភាពក្រីក្រគឺជាស្ថិតិ តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ ដោយផ្តល់ចម្លើយទៅនឹងសំណួរទាំង១០ អំពីឥរិយាបថនៅក្នុងគ្រួសារ ហើយទ្រព្យសម្បត្តិរបស់ម្ចាស់កម្មសិទ្ធិគឺត្រូវបានដាក់ពិន្ទុដើម្បីគណនាលទ្ធភាពដែលអាចនឹងក្រីក្រ ដែលគ្រួសារនោះរស់នៅក្រោម ឬលើបន្តិចបន្តួចនៃបន្ទាត់ភាពក្រីក្រ។ [HTTPS://WWW.POVERTYINDEX.ORG/ABOUT-US](https://www.povertyindex.org/about-us)

បម្រែបម្រួលនៃការគ្របដណ្តប់អតិថិជនក្រុមថ្មីក្រីក្រ (២០១២-២០១៩)



- ការស្ទង់មតិ ភាគរយនៃអតិថិជនថ្មីជាមួយក្រុមដែលកំណត់ជាអ្នកក្រីក្រ (ប័ណ្ណក្រីក្រ១ និងប័ណ្ណក្រីក្រ២)
- PPI - ការស្ទង់មតិវាស់វែងដោយប្រើ និយមន័យក៏ក៏អាយ អតិថិជនថ្មីជាមួយ របស់រដ្ឋាភិបាលកម្ពុជា - Government definition @ 150%
- PPI - ការស្ទង់មតិវាស់វែងដោយប្រើ និយមន័យក៏ក៏អាយ អតិថិជនថ្មីជាមួយរបស់ធនាគារពិភពលោក - World Bank definition @ 150%

ចំនួនគ្រួសារក្រីក្រដែលជាអតិថិជនរបស់ អេ អឹម ខេ នៅជនបទ និង ទីប្រជុំជន (2018-2019)



ភាពសមស្របនៃផលិតផល

នៅក្នុងបរិយាកាសដែលមានលក្ខណៈប្រកួតប្រជែងនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បីផ្តល់ផលិតផល និងសេវាកម្ម ដែលបំពេញទៅតាមតម្រូវការ និងចំណង់ចំណូលចិត្តរបស់អតិថិជនហេតុដូច្នេះហើយ អេ អឹម ខេ បានប្រើប្រាស់ឧបករណ៍ផ្សេងៗដើម្បីវាស់ស្ទង់តម្រូវការរបស់អតិថិជន ដោយបង្កើតផលិតផលដែលសមស្របទៅនឹងតម្រូវការរបស់អតិថិជន។ នាយកដ្ឋានស្រាវជ្រាវមានទំនួលខុសត្រូវក្នុងការសិក្សាវៀងរាល់ឆ្នាំលើភាពពេញចិត្ត និងមិនពេញចិត្តរបស់អតិថិជន និងការសិក្សាពីមូលហេតុដែលនាំឱ្យអតិថិជនចាកចេញពី អេ អឹម ខេ ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅចំពោះការយល់ឃើញរបស់ពួកគេមកលើការផ្តល់សេវាកម្មរបស់ អេ អឹម ខេ។ បន្ថែមពីលើប្រព័ន្ធបម្រុងព័ត៌មានដែលមានស្រាប់ គ្រប់គ្រងដោយនាយកដ្ឋានមណ្ឌលព័ត៌មាន រួមមាន៖ ការសិក្សាលើការពេញចិត្តអតិថិជនសន្សំការពេញចិត្តអតិថិជនប្រើប្រាស់សេវាធានារ៉ាប់រងខ្នាតតូច។ ការសិក្សានានាខាងលើនេះពិតជាបានជួយថ្នាក់គ្រប់គ្រងឱ្យបានយល់ដឹងកាន់

តែច្បាស់ពីអាកប្បកិរិយា និងការប្រព្រឹត្តនានារបស់ពួកគេ ដើម្បីធ្វើការសម្រេចចិត្តក្នុងការកែប្រែយុទ្ធសាស្ត្រឲ្យបានសមស្របនិងត្រឹមត្រូវដើម្បីភាពរីកចម្រើននៃប្រតិបត្តិការអាជីវកម្មរបស់ អេ អឹម ខេ ទាំងមូលដោយឈរលើមូលដ្ឋាននៃសេចក្តីសន្និដ្ឋាន និងអនុសាសន៍ដែលសំយោគបានពីការសិក្សាទាំងនោះ។ លើសពីនេះទៅទៀត ថ្នាក់គ្រប់គ្រងអាចចាត់វិធានការនានា ដើម្បីកាត់បន្ថយហានិភ័យ និងជំរុញឲ្យមានភាពប្រសើរឡើងលើប្រតិបត្តិការរបស់គ្រឹះស្ថាន។

សម្រាប់ការសិក្សាក្នុងឆ្នាំ២០១៩ បានជួយឲ្យថ្នាក់គ្រប់គ្រង អេ អឹម ខេ ធ្វើការកែប្រែឡើងវិញលើបច្ចុប្បន្នភាពគោលនយោបាយផលិតផលដើម្បីធានាឲ្យបានថា អតិថិជនពេញចិត្តជាមួយនឹងការផ្តល់ជូនផលិតផលទៅតាមតម្រូវការរបស់ពួកគេ។ ថ្វីបើការកំណត់ពិដានការប្រាក់ឥណទានអាចជាកត្តារាំងស្ទះចំពោះស្ថាប័នផ្តល់ប្រាក់កម្ចីមួយចំនួនក្នុងការផ្តល់ឥណទានខ្នាតតូចទៅឲ្យប្រជាពលរដ្ឋក្រីក្រនៅតំបន់ជនបទក្តី ក៏គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅតែបន្តទស្សនៈវិស័យនិងបេសកកម្មរបស់ខ្លួន ដើម្បីផ្តល់ជូនផលិតផលសមស្របនិងបិតបេទៅគ្រប់ស្រទាប់វណ្ណៈ ដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់ពួកគេជាពិសេសគឺប្រជាពលរដ្ឋក្រីក្រនៅតំបន់ជនបទ។

តម្លាភាព និងកិច្ចការពារអតិថិជន

នាចុងឆ្នាំ ២០១៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានទទួលប័ណ្ណសរសើរស្តីពីកិច្ចការពារអតិថិជនពីស្ថាគមន៍ខេមពេញ (SMART CAMPAIGN) ដែលប័ណ្ណសរសើរនេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់។ ក្នុងឆ្នាំ ២០១៨ អេ អឹម ខេ ក៏ទទួលបានការទទួលស្គាល់ពីការអនុវត្តលើគោលការពារអតិថិជនយ៉ាងពេញលេញពីសវនករឯករាជ្យផងដែរ។ អេ អឹម ខេ អនុវត្តគោលការណ៍នេះក្នុងគោលបំណងការពារអតិថិជនក៏ដូចជាបម្រើពួកគាត់ប្រកបដោយតម្លាភាព និងភាពទទួលខុសត្រូវ។ នាយកដ្ឋានស្រាវជ្រាវបានធ្វើការតាមដាន និងសិក្សាស្រាវជ្រាវលើគម្រោងផ្សេងៗដើម្បីធានាឲ្យបានថា អតិថិជន អេ អឹម ខេ គ្រប់រូបទទួលបានការបម្រើសេវាកម្មដូចគ្នានិងស្មើភាពគ្នា។

អេ អឹម ខេ បានធ្វើការសិក្សាលើអតិថិជនដែលមានកម្ចីច្រើនដោយផ្អែកលើវិធីសាស្ត្រនៃការប្រមូលព័ត៌មានបែបបរិមាណ និងបែបគុណភាពដើម្បីស្វែងយល់ពីអាកប្បកិរិយារបស់អតិថិជនក្នុងការប្រើប្រាស់កម្ចីរបស់ពួកគេដែលអនុញ្ញាតឲ្យថ្នាក់គ្រប់គ្រងអាចដាក់ចេញយុទ្ធសាស្ត្រក្នុងការបញ្ជៀសអតិថិជនពីការធ្លាក់ចូលក្នុងស្ថានភាពបំណុលវណ្ណៈ។ ជាក់ស្តែងរបាយការណ៍របស់ ការិយាល័យឥណទាននៃកម្ពុជា (CBC) នៅក្នុងឆ្នាំ ២០១៩ បង្ហាញឲ្យឃើញថា អតិថិជនប្រមាណជា ៣៨% មានកម្ចីនៅច្រើនស្ថាប័នផ្សេងគ្នា ដែលតូលេខនេះបានកើនឡើង ៤% បើប្រៀបធៀបទៅនឹងកម្ចីច្រើនស្ថាប័នកាលពីឆ្នាំ២០១៨។

ក្រៅពីនេះ ការស្ទង់មតិលើអតិថិជនដែលត្រូវបានបដិសេធកម្ចីក៏បានឆ្លុះបញ្ចាំងឲ្យឃើញផងដែរថា អេ អឹម ខេ ពិតជាបានប្តេជ្ញា និងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរីកចម្រើនលើលទ្ធភាពបង់សងត្រលប់របស់អតិថិជនដើម្បីធ្វើឲ្យប្រាកដថាពួកគេនឹងមិនធ្លាក់ចូលក្នុងអន្ទាក់បំណុលដោយសារបំណុលវណ្ណៈក្នុងការប្រើប្រាស់កម្ចីជាមួយ អេ អឹម ខេ។ កាលពីឆ្នាំ ២០១៨ មានអតិថិជនប្រមាណជា ១៨% ដែលបានដាក់ពាក្យស្នើសុំកម្ចីហើយត្រូវបានបដិសេធនេះបានសប្បាយឲ្យឃើញពីយន្តការតឹងរឹង និងប្រុងប្រយ័ត្នរបស់ អេ អឹម ខេ ក្នុងការទទួលយកអតិថិជន។ លើសពីនេះទៅទៀត ការសិក្សាពីការយល់ដឹងរបស់អតិថិជនសន្សំ អតិថិជនកម្ចី និងអតិថិជនដែលប្រើប្រាស់សេវាធានារ៉ាប់រងខ្នាតតូច ត្រូវបានប្រើប្រាស់ដើម្បីផ្តល់ព័ត៌មានយល់ដឹងរបស់ពួកគេលើសេវាដែលពួកគេកំពុងប្រើប្រាស់ ហើយលទ្ធផលនេះបានធ្វើឲ្យគណៈគ្រប់គ្រងបានយល់ដឹងនូវអ្វីដែល អេ អឹម ខេ គួរតែធ្វើបន្ថែមដើម្បីលើកកម្ពស់ការយល់ដឹងរបស់ពួកគេលើការប្រើប្រាស់សេវាមីក្រូហិរញ្ញវត្ថុ។ អេ អឹម ខេ ក៏មានយន្តស្រាវជ្រាវផងដែរក្នុងការទទួលព័ត៌មានត្រឡប់តាមរយៈប្រអប់សំបុត្រផ្តល់មតិយោបល់ និងប្រព័ន្ធទូរស័ព្ទមិនគិតតម្លៃសេវាសម្រាប់ការទូរស័ព្ទចូលក្នុងករណីមានជាចម្ងល់ ឬលើកឡើងជាបណ្តឹងសារទុក្ខផ្សេងៗដែលពួកគាត់ជួបប្រទះ។

ទំនួលខុសត្រូវចំពោះបុគ្គលិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានចាត់ទុកការជ្រើសរើស និងថែរក្សាបុគ្គលិកដើម្បីបម្រើការងារក្នុងគ្រឹះស្ថាន ជាចំណុចអាទិភាពព្រោះបុគ្គលិកគឺជាទ្រព្យសកម្មដែលនឹងកំណត់ភាពជោគជ័យរបស់ស្ថាប័ន។ អេ អឹម ខេ បានយល់ដឹងយ៉ាងស៊ីជម្រៅពីកម្រិតពេញចិត្តរបស់បុគ្គលិកលើបរិយាកាសការងារគោលនយោបាយធនធានមនុស្ស ការផ្តល់ជូនអត្ថប្រយោជន៍ផ្សេងៗ ការអភិវឌ្ឍខ្លួនលើវិជ្ជាជីវៈការងាររួមទាំងមូលហេតុដែលអាចនាំឲ្យបុគ្គលិកលាលយបំពេញតួនាទីនេះ។ នាយកដ្ឋានធនធានមនុស្ស និងនាយកដ្ឋានស្រាវជ្រាវបានសហការគ្នាយ៉ាងជិតស្និទ្ធលើការសិក្សាពីដើមចម្រើននាំទៅរកការពេញចិត្ត និងមិនពេញចិត្តរបស់បុគ្គលិកចំពោះ អេ អឹម ខេ ដោយបានសរសេរចេញជារបាយការណ៍នៃការចាកចេញរបស់បុគ្គលិក និងរបាយការណ៍ស្តីពីការពេញចិត្តរបស់បុគ្គលិក។ លទ្ធផលទទួលបានពីការសិក្សាស្តីពីការពេញចិត្តរបស់បុគ្គលិកនាឆ្នាំ ២០១៩ នេះ បង្ហាញឲ្យឃើញថាពិន្ទុជាមធ្យមនៃការពេញចិត្តរបស់ពួកគេលើ អេ អឹម ខេ គឺ ៤ លើពិន្ទុសរុប ៥។ ការរកឃើញនេះបានជួយ អេ អឹម ខេ ក្នុងការពង្រឹងគោលនយោបាយលើកទឹកចិត្តបុគ្គលិក ដើម្បីជំរុញការលើកទឹកចិត្ត និងរក្សាពួកគេហើយក៏ដើម្បីទាក់ទាញបុគ្គលិកថ្មីដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់មកបម្រើការងារនៅ អេ អឹម ខេ។

ផលិតផល និង សេវាកម្ម

បច្ចុប្បន្ននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ផ្តល់ជូនផលិតផល និងសេវាហិរញ្ញវត្ថុជាច្រើនរួមមាន កម្ចីជាក្រុម និងកម្ចីឯកត្តជនសេវាប្រាក់សន្សំ សេវាផ្ទេរប្រាក់ សេវាធានារ៉ាប់រងខ្នាតតូច សេវាទូទាត់ និងសេវាធានាគោលដៅតម្រូវការសេវាហិរញ្ញវត្ថុផ្សេងៗទៀត។

ក. ផលិតផលកម្ចីជាក្រុម

ផលិតផលកម្ចីជាក្រុម ឬកម្ចីធានារក្សា គឺជាប្រភេទផលិតផល ដែលប្រើប្រាស់វិធីសាស្ត្រក្នុងការផ្តល់កម្ចីដែលមានការធានាជាក្រុម។ វិធីសាស្ត្រនេះគឺផ្តល់អាទិភាពឲ្យអតិថិជនក្នុងការជ្រើសរើសក្រុមដោយខ្លួនឯង ដោយមានការធានារួមមួយដែលមានសមាជិកចាប់ពី ៣ ទៅ ៦នាក់ ហើយបង្កើតបានជាធានារក្សា ដែលមានចំនួន២០ក្រុម ឬមានសមាជិកក្រុមរហូតដល់១០០នាក់។ ប្រធានធានារក្សា (VBP) ត្រូវបានបោះឆ្នោតជ្រើសរើសដោយសមាជិកក្រុម ដើម្បីធ្វើជាអ្នកតំណាងឲ្យធានារក្សា។

អតិថិជនមានសិទ្ធិសម្រេចដោយខ្លួនឯងក្នុងការជ្រើសរើសផលិតផលណាមួយដែលល្អបំផុតសម្រាប់ពួកគេ អាស្រ័យលើលំហូរប្រាក់ចំណូលរបស់ពួកគេ។

ការបរិយាយ	កម្ចីសងដើមចុងវត្ត –ធានារក្សា	កម្ចីសងរំលស់ –ធានារក្សា	កម្ចីសងបណ្តាក់ –ធានារក្សា
អតិថិជនគោលដៅ	សមាជិកក្រុមដែលមានលំហូរសាច់ប្រាក់តាមរដូវកាល	សមាជិកក្រុមដែលមានលំហូរសាច់ប្រាក់ទៀងទាត់	សមាជិកក្រុមដែលបានបញ្ចប់វគ្គទីមួយ ឬ ១២ ខែ
ប្រភេទវិយប័ណ្ណ	រៀល និង បាត	រៀល និង បាត	រៀល និង បាត
ទំហំកម្ចីអតិបរមា		៤.០០០.០០០ រៀល ឬ រូបិយប័ណ្ណសមមូល	
រយៈពេលអតិបរមា	១២ ខែ	១៨ ខែ	២៤ ខែ
អត្រាការប្រាក់ (ប្រចាំខែ)	១,៥០%		
	បញ្ជាក់៖ ថ្លៃសេវាដំណើរការឯកសារកម្ចី និងរដ្ឋបាល ត្រូវបានអនុវត្តទៅតាមលក្ខខណ្ឌផលិតផលនីមួយៗ		

- បង់ការប្រាក់ជារៀងរាល់ខែ
- ការដកប្រាក់មានភាពបត់បែន និងដកបានច្រើនដងហើយការប្រាក់គិតទៅតាមចំនួនប្រាក់ដែលបានដកក្នុងអំឡុងពេលកិច្ចសន្យា
- មិនមានការពិន័យប្រសិនបើអតិថិជនមិនប្រើប្រាស់កម្ចី
- បង់ការប្រាក់ជារៀងរាល់ខែ
- ប្រាក់ដើមសងនៅចុងវត្ត
- បង់ការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ

ខ) ផលិតផលកម្ចីងកត្តជន

ផលិតផលកម្ចីងកត្តជន បង្កើតឡើងដើម្បីផ្តល់ជូនទាំងអតិថិជនថ្មី និងអតិថិជនចាស់ ដែលមានបំណងបង្កើនដើមទុន ឬពង្រីកអាជីវកម្មរបស់ពួកគេ។ អតិថិជនអាចយកកម្ចីងកត្តជននេះយកទៅប្រកបអាជីវកម្ម ឬយកទៅប្រើប្រាស់ក្នុងគោលបំណងផ្ទាល់ខ្លួនក៏បាន អាស្រ័យលើតម្រូវការនៃផែនការអាជីវកម្មអតិថិជន និងលំហូរសាច់ប្រាក់របស់គាត់។ អតិថិជនអាចជ្រើសរើសផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនខាងក្រោម៖

ការបរិយាយ	កម្ចីងទូទៅ	កម្ចីងសង្គ្រោះបន្ទាន់
អតិថិជនគោលដៅ	សម្រាប់អតិថិជនឯកត្តជនដែលត្រូវការដើមទុនសម្រាប់សកម្មភាពអាជីវកម្មផ្សេងៗ	អតិថិជនឯកត្តជន ឬអតិថិជនជាក្រុមដែលមានប្រវត្តិល្អហើយនៅជាមួយ អេ អឹម ខេ ក្នុងរយៈពេល៦ខែ
ប្រភេទរូបិយប័ណ្ណ	រៀល បាត និងដុល្លារ	ខ្មែរ និង បាត
ទំហំកម្ចីងអតិបរមា	៥.០០០ ដុល្លារ	៤០០.០០០ រៀល ឬ រូបិយប័ណ្ណសមមូល
រយៈពេលអតិបរមា	រហូតដល់ ៣៦ខែ	១០ខែ
អត្រាការប្រាក់ (ប្រចាំខែ)	១,៥%	
អត្រាការប្រាក់ (ប្រចាំខែ)	បញ្ជាក់៖ ថ្លៃសេវាដំណើរការឯកសារកម្ចីង និងរដ្ឋបាល ត្រូវបានអនុវត្តទៅតាមលក្ខខណ្ឌផលិតផលនីមួយៗ	សម្រេចរយៈពេល ៤ខែ ក្រោយដាក់សំណើ
របៀបនៃការទូទាត់សង	១-បង់ប្រាក់ដើមតាមដំណាក់កាល និងការប្រាក់ប្រចាំខែ ២-បង់រំលស់ថេរប្រចាំខែ (ប្រាក់ដើម និងការប្រាក់ថេរ) ៣) បង់ប្រាក់ដើមថេរ និងការប្រាក់ប្រចាំខែ ៤) បង់ប្រាក់ដើមនៅចុងវគ្គ និងការប្រាក់ប្រចាំខែ	បង់ប្រាក់ដើមនៅចុងវគ្គ និងការប្រាក់ប្រចាំខែ

កម្ចីងអាជីវកម្មខ្នាតតូចបំផុត-ខ្នាតតូច និងមធ្យម

ការបរិយាយ	អាជីវកម្មខ្នាតតូចបំផុតសម្រាប់វិនិយោគ	អាជីវកម្មខ្នាតតូចបំផុតត្រូវការបង្វិលទុន
អតិថិជនគោលដៅ	ផលិតផលនេះសម្រាប់ឯកត្តជន ឬសហគ្រាសខ្នាតតូចបំផុត-ខ្នាតតូច និងមធ្យម (MSME) ដែលត្រូវការទុនក្នុងការពង្រីកអាជីវកម្ម ឬបង្កើតអាជីវកម្មថ្មី ផលិតភាព និងធ្វើស្រែចំការរបស់ពួកគេ	ផលិតផលនេះសម្រាប់អាជីវករ ឬសហគ្រិន ដែលត្រូវការដើមទុនក្នុងការធ្វើប្រតិបត្តិការអាជីវកម្ម ទាំងការចំណាយទូទៅ និងទិញសម្ភារ
ប្រភេទរូបិយប័ណ្ណ	ដុល្លារ	
ទំហំកម្ចីងអតិបរមា	៥.០០១ ដុល្លារ រហូតដល់ ២០.០០០ ដុល្លារ	
រយៈពេលអតិបរមា	រហូតដល់ ៦០ ខែ	៦ ខែ
អត្រាការប្រាក់ (ប្រចាំខែ)	១,១% - ១,៤%	
អត្រាការប្រាក់ (ប្រចាំខែ)	បញ្ជាក់៖ ថ្លៃសេវាដំណើរការឯកសារកម្ចីង និងរដ្ឋបាល ត្រូវបានអនុវត្តទៅតាមលក្ខខណ្ឌផលិតផលនីមួយៗ	
របៀបនៃការទូទាត់សង	១. បង់ប្រាក់ដើមតាមដំណាក់កាល និងការប្រាក់ប្រចាំខែ ២. បង់រំលស់ថេរប្រចាំខែ (ប្រាក់ដើម និងការប្រាក់ថេរ) ៣. បង់ប្រាក់ដើមថេរ និងការប្រាក់ប្រចាំខែ	បង់ប្រាក់ដើមនៅចុងវគ្គ និងការប្រាក់ប្រចាំខែ

កម្ចីងអាជីវកម្មខ្នាតតូច និងមធ្យម

ការបរិយាយ	អាជីវកម្មខ្នាតតូចមធ្យមសម្រាប់វិនិយោគ	អាជីវកម្មខ្នាតតូច និងមធ្យមត្រូវការបង្វិលទុន
អតិថិជនគោលដៅ	ផលិតផលនេះសម្រាប់ឯកត្តជន ឬសហគ្រាសខ្នាតតូច និងមធ្យម (SME) ដែលត្រូវការដើមទុនពង្រីកអាជីវកម្ម ដែលមានស្រាប់ ឬបង្កើតអាជីវកម្មថ្មី	ផលិតផលនេះសម្រាប់ឯកត្តជន សហគ្រាស ឬសមាគម ដែលត្រូវការដើមទុនក្នុងរយៈពេលខ្លី ឬសកម្មភាពអាជីវកម្មជាក់លាក់ណាមួយ
ប្រភេទរូបិយប័ណ្ណ	ដុល្លារ	
ទំហំកម្ចីងអតិបរមា	២០.០០១ ដុល្លារ រហូតដល់ ១០០.០០០ ដុល្លារ	ពី ២០.០០១ ដុល្លារ រហូតដល់ ១០០.០០០ ដុល្លារ
រយៈពេលអតិបរមា	រហូតដល់ ៧២ ខែ	៦ ខែ
អត្រាការប្រាក់ (ប្រចាំខែ)	១% - ១,៣%	
អត្រាការប្រាក់ (ប្រចាំខែ)	បញ្ជាក់៖ ថ្លៃសេវាដំណើរការឯកសារកម្ចីង និងរដ្ឋបាល ត្រូវបានអនុវត្តទៅតាមលក្ខខណ្ឌផលិតផលនីមួយៗ	
របៀបនៃការទូទាត់សង	១. បង់ប្រាក់ដើមតាមដំណាក់កាល និងការប្រាក់ប្រចាំខែ ២. បង់រំលស់ថេរប្រចាំខែ (ប្រាក់ដើម និងការប្រាក់ថេរ) ៣. បង់ប្រាក់ដើមថេរ និងការប្រាក់ប្រចាំខែ	បង់ប្រាក់ដើមនៅចុងវគ្គ និងការប្រាក់ប្រចាំខែ

ឃ) ផលិតផលសន្សំ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានបង្កើតផលិតផលសន្សំសម្បូរបែបដែលមានភាពបត់បែននេះ ដើម្បីបំពេញតម្រូវការអតិថិជនក្នុងការដាក់ប្រាក់សន្សំ។ អតិថិជនអាចដកប្រាក់ ដាក់ប្រាក់ ផ្ញើប្រាក់ និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗតាមរយៈបណ្តាញ អេ អឹម ខេ ជាច្រើនដូចជា៖ នៅការិយាល័យ ភ្នាក់ងារ និងម៉ាស៊ីនដក/ដាក់ប្រាក់ដោយស្វ័យប្រវត្តិ។ បច្ចុប្បន្ននេះ អេ អឹម ខេ មានផលិតផលសន្សំចំនួន៦ប្រភេទ រួមមាន៖ គណនីសន្សំងាយស្រួល គណនីសំណាង គណនីកូនឆ្លាត គណនីសោធនវិវត្តន៍ គណនីអនាគត និងគណនីសន្សំមានកាលកំណត់។

ការបរិយាយ	គណនីសន្សំងាយស្រួល	គណនីសំណាង	គណនីកូនឆ្លាត	គណនីសោធនវិវត្តន៍	គណនីអនាគត	គណនីមានកាលកំណត់
អតិថិជនគោលដៅ	សម្រាប់អតិថិជនដែលត្រូវការផលិតផលសន្សំដែលមានភាពបត់បែនបានក្នុងការដាក់ និងដកប្រាក់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ	សម្រាប់អតិថិជនដែលត្រូវការផលិតផលសន្សំដែលមានភាពបត់បែនមានភាពបត់បែនមានភាពបត់បែនក្នុងការដាក់ និងដកប្រាក់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ	សម្រាប់អតិថិជនសន្សំដែលសន្សំប្រាក់សម្រាប់អនាគតកូន	សម្រាប់អតិថិជនសន្សំរៀបចំផែនការគ្រប់គ្រងសាច់ប្រាក់ផ្ទាល់ខ្លួនមុនពេលចូលនិវត្តន៍	សម្រាប់អតិថិជនដែលមានបំណងសន្សំប្រាក់ជាទៀងទាត់ក្នុងរយៈពេលកំណត់ណាមួយ	សម្រាប់អតិថិជនដែលមានបំណងដាក់ប្រាក់សន្សំក្នុងរយៈពេលជាក់លាក់ណាមួយ មួយដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់
ប្រភេទរូបិយប័ណ្ណ	រៀល បាត ដុល្លារ	រៀល បាត ដុល្លារ	រៀល បាត ដុល្លារ	រៀល បាត ដុល្លារ	រៀល បាត ដុល្លារ	រៀល បាត ដុល្លារ
សមតុល្យអប្បបរមា	មិនកំណត់	២.០០០.០០០ រៀល	៤.០០០ រៀល	១០.០០០ រៀល	២០.០០០ រៀល	១០០.០០០ រៀល
រយៈពេល	មិនកំណត់	មិនកំណត់	មិនកំណត់	មិនកំណត់	៣-៣៦ខែ	១-៣៦ខែ
អត្រាការប្រាក់ (ប្រចាំឆ្នាំ)	អត្រាស្របយល់សមតុល្យក្នុងគណនី និងសាច់ប្រាក់សន្សំ	អត្រាស្របយល់សមតុល្យក្នុងគណនី និងសាច់ប្រាក់សន្សំ	• ម្ចាស់គណនីនឹងទទួលបានការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលចំនួន ៣០០%នៃទឹកប្រាក់ក្នុងគណនី	• ប្រាក់បន្ថែម៥% ពី អេ អឹម ខេ ក្នុងរយៈពេល១ខែ ម្ចាស់គណនីនឹងទទួលបានការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលចំនួន ៣០០%នៃទឹកប្រាក់ក្នុងគណនី	អត្រាស្របយល់រយៈពេលនិងប្រភេទរូបិយវត្ថុ	• អត្រាស្របយល់រយៈពេលសន្សំប្រាក់ និងលក្ខណៈនៃការដកការប្រាក់ព្រមទាំងប្រភេទរូបិយវត្ថុ

ង) សេវាផ្ទេរប្រាក់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានផ្តល់ជូនសេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេសជូនដល់អតិថិជនរបស់ខ្លួន។ ជាមួយនឹងឯកសារងាយៗ អតិថិជនមានភាពងាយស្រួលក្នុងការផ្ទេរប្រាក់ទៅកាន់សមាជិកក្រុមគ្រួសារ សាច់ញាតិ ដៃគូអាជីវកម្ម និងអ្នកទទួលបានផ្សេងទៀត តាមរយៈ

ការិយាល័យ ម៉ាស៊ីនអេធីអឹម និងភ្នាក់ងារគ្រប់ទីកន្លែងទូទាំងប្រទេស។ អតិថិជនអាចផ្ទេរ និងទទួលប្រាក់ ពី/ទៅ គណនី ឬជាសាច់ប្រាក់ពីគ្រប់បណ្តាញប្រតិបត្តិការរបស់ អេ អឹម ខេ។

អេ អឹម ខេ បានចូលជាសមាជិក (FAST PAYMENT) ដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ដោយអនុញ្ញាតឱ្យអតិថិជនអាចផ្ទេរ ឬទទួលសាច់ប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារពាណិជ្ជផ្សេងៗទៀត តាមរយៈគណនីសន្សំ ដែលមានភាពរហ័ស សុវត្ថិភាព ប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់។

ច. សេវាទូទាត់វិក្កយបត្រ

អេ អឹម ខេ ផ្តល់ជូនសេវាទូទាត់វិក្កយបត្រផ្សេង ទៅកាន់អតិថិជនរបស់ខ្លួនជាសាច់ប្រាក់ ឬរវាងគណនី និងគណនីនៅទូទាំងការិយាល័យ និងភ្នាក់ងារ អេ អឹម ខេ ទូទាំងប្រទេស។

ឆ. សេវាបើកប្រាក់បៀវត្ស

អេ អឹម ខេ ផ្តល់ជូនសេវាបើកប្រាក់បៀវត្ស ដែលមានទំនុកចិត្ត និងភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន។ សេវានេះអនុញ្ញាតឱ្យក្រុមហ៊ុន ឯកជន អង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីសម្របសម្រួលការបើកប្រាក់បៀវត្សដល់បុគ្គលិករបស់ពួកគេកាន់តែមានភាពងាយស្រួល។ លើសនេះទៀតពួកគេក៏ទទួលបានអត្រាប្រយោជន៍ជាច្រើនទៀតដូចជា អត្រាការប្រាក់ខ្ពស់ អាចធ្វើប្រតិបត្តិការសាច់ប្រាក់នៅតាមម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ និងភ្នាក់ងារ អេ អឹម ខេ នៅទូទាំងប្រទេសដោយឥតគិតថ្លៃ។ កាន់តែពិសេសជាងនេះទៅទៀត ពួកគេរីករាយជាមួយនឹងការបញ្ចុះតម្លៃពីដៃគូអាជីវកម្មនៅទូទាំងប្រទេសដោយគ្រាន់តែបង្ហាញកាតអេធីអឹមតែប៉ុណ្ណោះ។

ជ. សេវាធនាគារចល័ត

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានដាក់ឱ្យប្រើប្រាស់សេវាធនាគារចល័ត នៅចុងឆ្នាំ២០១១។ សេវាធនាគារចល័តនេះ ជាបណ្តាញបន្ថែមសម្រាប់អតិថិជនដែលរស់នៅតំបន់ដាច់ស្រយាល ដែលមានបំណងធ្វើប្រតិបត្តិការ ដកប្រាក់ ដាក់ប្រាក់ ផ្ទេរប្រាក់ បង់ប្រាក់កម្ចី ឬប្រតិបត្តិការហិរញ្ញវត្ថុដទៃទៀត តាមរយៈភ្នាក់ងារ អេ អឹម ខេ នៅក្នុងតំបន់របស់ពួកគេ។ ជាមួយបណ្តាញថ្មីនេះ អេ អឹម ខេ បានផ្តល់សេវាដល់អតិថិជនកាន់តែទូលំទូលាយជាងមុន សម្រាប់អតិថិជនដែលមិនធ្លាប់ធ្វើប្រតិបត្តិការនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្លូវការកន្លងមក។

ជាងនេះទៀតបណ្តាញភ្នាក់ងារ អេ អឹម ខេ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ ត្រូវបានរៀបចំដាក់ឱ្យប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា។ សេវាទាំងនេះរួមមាន ដកប្រាក់ ផ្ទេរប្រាក់ ត្រួតពិនិត្យសមតុល្យ ត្រួតពិនិត្យរបាយការណ៍សង្ខេបប្តូរលេខសម្ងាត់ ដកប្រាក់ខុសពីរូបិយប័ណ្ណដើម និងដាក់ប្រាក់។

ឈ- សេវាធានារ៉ាប់រងខ្នាតតូច

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងក្រុមហ៊ុនធានារ៉ាប់រងហ្វូរតេ (FORTE) បានចុះកិច្ចព្រមព្រៀងក្នុងការផ្តល់ជូនផលិតផលធានារ៉ាប់រងក្នុងបណ្តាញប្រតិបត្តិការ អេ អឹម ខេ។ ក្នុងឆ្នាំ២០១៩ អេ អឹម ខេ បានលក់ផលិតផលធានារ៉ាប់រងខ្នាតតូចលើសុខភាព និងគ្រោះថ្នាក់ចំនួន ៣២៩.០០០ គោលការណ៍ទៅកាន់អតិថិជនរបស់ខ្លួន។ អតិថិជនអាចទិញផលិតផលធានារ៉ាប់រងបាននៅតាមការិយាល័យ ឬមន្ត្រីតំណទាន អេ អឹម ខេ ដែលកំពុងតែផ្តល់ជូនសេវាប្រាក់កម្ចីតាម ភូមិ។ អេ អឹម ខេ ផ្តល់ជូនផលិតផលនេះក្នុងគោលបំណងជួយការពារអតិថិជននៅពេលដែលមានបញ្ហាខាងក្រោម ដើម្បីជួយបំពេញតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ៖


- ធានារ៉ាប់រងលើសុខភាព និងគ្រោះថ្នាក់៖** ជាមួយនឹងតម្លៃត្រឹមតែ ៧,៥០ ដុល្លារ ក្នុង១ឆ្នាំ អតិថិជនអាចទិញផលិតផលនេះដើម្បីជួយការពារគ្រួសារ និងសមាជិកក្នុងគ្រួសារពួកគេ។
- ធានារ៉ាប់រងលើម៉ូតូ៖** ផលិតផលនេះបង្កើតឡើងដើម្បីឱ្យអតិថិជនអាចធានាលើទ្រព្យសម្បត្តិ តំណទានម៉ូតូ ហើយជួយកាត់បន្ថយហានិភ័យឥណទានអតិថិជន។

ទិន្នន័យទូទៅនៃ ការប្រកួតប្រជែងនៅកម្ពុជា


នៅឆ្នាំ ២០១៩ ធនាគារអភិវឌ្ឍន៍អាស៊ីបានចេញរបាយការណ៍របស់ខ្លួនថា សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើការកើនឡើង ៧% ខណៈពេលដែលអត្រាអតិផរណាពីមួយឆ្នាំទៅមួយឆ្នាំត្រឹមតែ ២,៥%។ ទាក់ទងទៅស្ថិតិនេះ យើងសង្កេតឃើញថា វិស័យឥណទាននៅតែបន្តស្ថិតភាពរបស់ខ្លួន ក្នុងខណៈដែលបទបញ្ញត្តិឥណទានលើគ្រឹះស្ថានមិនមែនហិរញ្ញវត្ថុត្រូវបានពង្រឹងផងដែរ។ ដោយផ្អែកតាមរបាយការណ៍ប្រចាំឆ្នាំ២០១៩ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បច្ចុប្បន្នគឺមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសរុបចំនួន ៧៣ ហើយនៅក្នុងចំណោមនោះមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើចំនួន ៧ និងប្រតិបត្តិការឥណទានខ្ពស់តូចចំនួន ២៧៣ ដែលកំពុងធ្វើប្រតិបត្តិការឥណទានក្នុងប្រទេសកម្ពុជា។ ស្ថាប័នទាំងអស់នេះ គឺជាតួអង្គសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ជាពិសេសគឺទាក់ទងទៅនឹងការលើកស្ទួយអាណាចក្រហិរញ្ញវត្ថុ។

ក្នុងទិសដៅកាត់បន្ថយភាពក្រីក្រ និងការជាប់បំណុលវិជ្ជមាន ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសស្តីពីការកំណត់ពិដានអាគ្រាប្រាក់ប្រចាំឆ្នាំមិនឲ្យលើសពី ១៨% ដែលប្រកាសនោះមានប្រសិទ្ធភាពចាប់តាំងពីខែមេសាឆ្នាំ២០១៧ មក។ ឆ្នាំនោះផ្ទាល់ គឺជាឆ្នាំដែលមានការប្រឈមខ្លាំងសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ក៏ដូចជាការកំណត់ពិដាននានាក្នុងការកែប្រែផលិតផល និងសេវាកម្មរបស់ខ្លួន ដើម្បីសម្របខ្លួនទៅនឹងបទបញ្ញត្តិថ្មីដែលបានដាក់ចេញនេះ។


ទោះបីជាយ៉ាងណាក៏ដោយ ការដាក់ចេញសេចក្តីប្រកាសនេះមិនមែនជាការរាំងស្ទះដល់ប្រតិបត្តិការនៃការផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុនោះទេ ហើយផលប៉ះពាល់ឥណទានក៏មានការកើនឡើងផងដែរ។ បន្ថែមពីនេះទៀត គុណភាពកម្មវិធីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៧៣ នៅតែស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន ដែលផលប៉ះពាល់ឥណទានជួបហានិភ័យលើស ៣០ថ្ងៃ មានត្រឹមតែ ០,៨% ប៉ុណ្ណោះ ហើយការលុបកម្ចីចោលមានត្រឹមតែ ០,៤៨% (យោងតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាឆ្នាំ២០១៩)។ របាយការណ៍នេះក៏បានបង្ហាញសេចក្តីសង្ឃឹមលើវិស័យមីក្រូហិរញ្ញវត្ថុទាំងមូលគិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩ មានដូចខាងក្រោម៖




ចំនួនអ្នកខ្ចីប្រាក់សរុប
២.២៤៩.៦៥០ នាក់



ចំនួនផលប៉ុត្តិឥណទាន
បានកើនឡើងរហូតទៅដល់
៧.៣៤១,៤១ លានដុល្លារអាមេរិក



ចំនួនអតិថិជន
សន្សំបានកើនឡើងរហូតទៅដល់
២.៨០៩.២១៨ នាក់



សមតុល្យប្រាក់បញ្ញើមានចំនួន
៣.៧៨១ លានដុល្លារអាមេរិក

ទោះបីជាបានជួបប្រទះនូវបញ្ហាប្រឈមទៅនឹងការដាក់ចេញនូវពិដានការប្រាក់ប្រចាំឆ្នាំ ដែលអាចជាឧបសគ្គដល់ប្រតិបត្តិការក្នុងវិស័យមីក្រូហិរញ្ញវត្ថុនេះក៏ដោយ ក៏គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅតែដើរតួនាទីសំខាន់ក្នុងការបម្រើអតិថិជនគ្រប់ប្រភេទ ជាពិសេសគឺប្រជាពលរដ្ឋក្រីក្រដែលសមស្របទៅនឹងបេសកកម្ម និងទស្សនៈវិស័យរបស់ខ្លួនក្នុងការផ្តល់សេវាមីក្រូហិរញ្ញវត្ថុដ៏សមស្រប និងស្ថិតស្ថេរ។ ជាលទ្ធផលតំបន់ប្រតិបត្តិការរបស់ អេ អឹម ខេ ចំនួន ៩៤% ស្ថិតនៅតំបន់ជនបទ ហើយយោងលើរបាយការណ៍នៃការស្ទង់មតិ ដោយផ្អែកលើអត្តសញ្ញាណកម្មក្រីក្រ អតិថិជន អេ អឹម ខេ ចំនួន ២៦% ជាអតិថិជនដែលមានប័ណ្ណក្រីក្រ។

ផ្អែកលើសន្ទស្សន៍ប្រឈមនៃភាពក្រីក្រសម្រាប់វាយតម្លៃភាពទំនងជាត្រូវប្រសប់រាជរដ្ឋាភិបាលកម្ពុជា (PPI GOV'T 150%) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានអតិថិជនប្រមាណជា ៣៩% នៃអតិថិជនសរុប ស្ថិតនៅក្នុងគ្រួសារក្រីក្រ។ គួរឲ្យកត់សម្គាល់នេះមានការកើនឡើងប្រៀបធៀបឆ្នាំ២០១៨។ វិធីសាស្ត្រក្នុងការវាស់វែងភាពក្រីក្រទាំង ២ នេះបង្ហាញយ៉ាងច្បាស់ថា អេ អឹម ខេ គឺនៅតែគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនយ៉ាងរឹងមាំក្នុងការបម្រើសេវាកម្មដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដទៃទៀត។ ខាងក្រោមនេះ ជាប្រែប្រួលនៃវិស័យមីក្រូហិរញ្ញវត្ថុទាំងមូលក្នុងរយៈពេល ១១ ឆ្នាំកន្លងមកនេះ៖

ឆ្នាំ ¹	ចំនួនអតិថិជន	ចំនួនទឹកប្រាក់ដែលនៅជំពាក់ (គិតជាលានដុល្លារ)	ទំហំកម្ចីជាមធ្យម (គិតជាដុល្លារ)	ចំនួនអតិថិជនប្រាក់បញ្ញើ	ទំហំទឹកប្រាក់សន្សំ (គិតជាលានដុល្លារ)	ទំហំទឹកប្រាក់សន្សំជាមធ្យម (គិតជាលានដុល្លារ)
២០០៨	៨២៥.២៣៨	២៧៧, ៦	៣៣៥, ៧៣	១០៨.២៦៦	៤,៩១	៤៥,៣៥
២០០៩	៨៧៨.៥៥៩	២៩៩,៣០	៣៤០, ៦៧	១២៦.០៩៩	៩,៧០	៧៦,៩៦
២០១០	៩៩២.៤៥២	៤២៥,៩២	៤២៩, ១៦	១៩០.០២៣	៤០,៨៩	២១៥,២០
២០១១	១.១៥១.៣៤០	៦៤៤,៦៤	៥៥៩, ៩១	២៨០.៥៣៨	១១៤,៦១	៤០៨,៥២
២០១២	១.៣១៦.១៨៥	៨៩២,៤៩	៦៧៨, ០៩	៣៥៣.១១៣	២៧៩,៦៣	៣៧១,៣០
២០១៣	១.៥៦៥.៥២៦	១.៣២៥,២០	៨៤៦, ៤៩	៤៩៩.៨២៩	៤៤៤,៩៨	៤៤២,០០
២០១៤	១.៧៧៩.១៧១	២.០២៨,៥៦	១.១៤០, ១៧	១.១២២.៦៣០	៨៩៦,៩២	៧៩៨,៩៤
២០១៥	២.០២២.២៣៥	២.៩៥១,៧២	១.៤៥៩, ៦៣	១.៤១៨.៧៣២	១.៣១៧,៨២	៩២៨,៨៧
២០១៦	២.០៣៨.៧៤៩	៣.៦៣៦,៤៤	១.៧៨៣, ៦៦	១.៧៩០.៩៨៩	២.០៤៥,០១	១.១៤១,៨៣
២០១៧	១.៨៤៩.២៤៦	៤.២៥៦,៥១	២.៣០១, ៧៥	១.៩៥៥.៥៧៥	១.៩៩៩,០១	១.០២២,២១
២០១៨	១.៩៥២.៥០៦	៥.៥១៩,៦៥	២.៨២៦, ៩៦	២.១៧០.៦៦៦	២.៨១៩,៤៩	១.២៩៨,៩១
២០១៩	២.២៤៩.៦៥០	៧.៣៤១,៤១	៣.២៦៣, ៣៥	២.៨០៩.២១៨	៣.៧៨១,០០	១.៣៤៥,៩២

ប្រភពទិន្នន័យ ៖ NIX-DATA ពី CMA (2018-2019)

¹ ទិន្នន័យក្នុងតារាងនេះបង្ហាញពីព័ត៌មានរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិការឥណទានខ្ពស់តូចទាំងអស់ដែលបានចុះបញ្ជីជាសមាជិកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ ទិន្នន័យត្រឹមឆ្នាំ២០១៦ រួមបញ្ចូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនា ប៉ុន្តែទិន្នន័យចាប់ពីឆ្នាំ ២០១៧ មិនរួមបញ្ចូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនាទេ ព្រោះគ្រឹះស្ថាននេះបានរីកចម្រើនទៅជាធនាគារចាប់តាំងពីឆ្នាំ ២០១៦។

ស្ថិតនៅក្នុងក្របខ័ណ្ឌដែលស្ថិតនាការ និង គោលនយោបាយត្រូវបានកំណត់ មុខងារសំខាន់របស់គណៈគ្រប់គ្រងហានិភ័យ អេ អឹម ខេ នៅតែ បន្តប្រកាសអនុវត្តវិធីសាស្ត្រនានា ក្នុងការទទួលបានព័ត៌មានឆ្លើយតបត្រឡប់ពីក្រុមការងារដែលពាក់ព័ន្ធ សម្រាប់បន្តការកែលម្អប្រព័ន្ធ និង នីតិវិធីដែលមានស្រាប់។ ប្រព័ន្ធនៃការទទួលបានព័ត៌មានត្រូវបានរៀបចំឡើងវិញជាប្រចាំនៃបញ្ជីហានិភ័យរបស់នាយកដ្ឋាន ឬអាជីវកម្មនីមួយៗ ឧបត្ថម្ភហេតុហានិភ័យដែលបានកើតឡើងទាំងខាងក្នុង និងខាងក្រៅ អេ អឹម ខេ ព្រមទាំងរបាយការណ៍សវនកម្មផ្ទៃក្នុង ។ ជាលទ្ធផលការលើកម្ពស់លើគោលនយោបាយ និងនីតិវិធីជាច្រើនត្រូវបានធ្វើឡើងទូទាំង អេ អឹម ខេ ។

សម្រាប់ឆ្នាំ២០២០ ខាងមុខ ការគ្រប់គ្រងហានិភ័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នឹងផ្តោតទៅលើចំណុចសំខាន់ៗ ដូចខាងក្រោម៖

- **ហានិភ័យឥណទាន៖** ទីផ្សារឥណទានក្នុងប្រទេសកម្ពុជាកាន់តែមានភាពចាស់ទុំ និងប្រឈមទៅនឹងស្ថានភាព ប្រកួតប្រជែងខ្លាំង ឡើងជាលំដាប់។ បំណុលវិវត្តន៍ និងកំណើនឥណទានហួសកម្រិតនៅតែជាភ្នែកមួយនៅក្នុង វិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ថ្វីត្បិតតែការទស្សនាថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានការកើនឡើងនៅក្នុងឆ្នាំ២០២០នេះក្តី ប៉ុន្តែក៏បានរួមអំពីព្រឹត្តិការណ៍ផ្សេងៗ នៅតែមានដូចជា៖ ភាពមិនប្រាកដប្រជានៃការដក EBA និងការកើនឡើងយ៉ាងឆាប់រហ័សរបស់វិស័យអចលនទ្រព្យ និងសំណង់។ ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកមានភាពវិជ្ជមានជាមួយនឹងបញ្ហាប្រឈមមួយចំនួនពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងអស្ថិរភាពនយោបាយពិភពលោកមួយចំនួនទៀត។ ទោះបីយ៉ាងណាក្តី អេ អឹម ខេ នៅតែបន្ត បេសកកម្មរបស់ខ្លួនប្រើប្រាស់ជាពិសេសនៅតាមជនបទ និងសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម (MSME) ខណៈពេលដែល សហគ្រាសទាំងនេះកំពុងតែមានការកើនឡើងនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះការពង្រឹងដំណើរការផ្តល់ប្រាក់កម្ចីនិងការអនុវត្តការ គណនា / ការត្រួតពិនិត្យហានិភ័យឥណទានបន្ត គឺជាផ្នែកសំខាន់បំផុតនៃការគ្រប់គ្រងហានិភ័យឥណទានរបស់ អេ អឹម ខេ ។
- **ហានិភ័យប្រតិបត្តិការ៖** យុទ្ធសាស្ត្រសំខាន់ក្នុងការគ្រប់គ្រងហានិភ័យលើប្រតិបត្តិការ គឺលើកម្ពស់ការគ្រប់គ្រងហានិភ័យ។ ផែនការ លើកកម្ពស់នេះ ត្រូវបានធ្វើឡើងក្នុងបំណងរួមបញ្ចូលគ្រប់មុខងារទាំងឡាយយូរមុន ប្រតិបត្តិការឥណទាន ប្រតិបត្តិការប្រាក់បញ្ញើ ប្រតិបត្តិការគ្រប់គ្រងបណ្តាញ និងមុខងារជំនួយប្រតិបត្តិការផ្សេងៗទៀត។ ទិសដៅនៃការលើកកម្ពស់នេះ គឺដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ នៃការគ្រប់គ្រងប្រព័ន្ធដែលមានស្រាប់ ដើម្បីធានាថាប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដំណើរការបានល្អដោយល្អ។
- **ហានិភ័យបច្ចេកវិទ្យា និងសុវត្ថិភាពព័ត៌មាន៖** ដោយសារតែការកើនឡើង និងការពង្រីកបណ្តាញសេវាកម្មជាបន្តបន្ទាប់របស់ អេ អឹម ខេ ហានិភ័យក៏មានការកើនឡើងផងដែរ។ អេ អឹម ខេ បានពិនិត្យមើល លើហានិភ័យទាំងនោះដោយប្រុងប្រយ័ត្ន និងបានអនុវត្តវិធាន ការណ៍ត្រួតពិនិត្យជាច្រើន ដើម្បីការពារកុំឲ្យមានការគំរាមកំហែងចំពោះ អតិថិជន និងអាជីវកម្មរបស់ អេ អឹម ខេ ផ្ទាល់។ ហានិភ័យ និងឧបត្ថម្ភហេតុលេចធ្លោបំផុតនៅឆ្នាំ២០១៩ ត្រូវបានយកមកពិភាក្សាគ្នាទៅហើយនៅក្នុងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ លើប្រតិបត្តិការ ព្រមទាំងបានកំណត់នូវផែនការច្បាស់លាស់ក្នុងការពង្រឹងបច្ចេកវិទ្យាប្រព័ន្ធព័ត៌មានវិទ្យា ការគ្រប់គ្រងប្រព័ន្ធព័ត៌មាន វិទ្យា ប្រកបដោយសុវត្ថិភាព ដែលនឹងត្រូវដាក់ឱ្យដំណើរការពេញលេញក្នុងឆ្នាំ ២០២០ ។
- **ការអភិវឌ្ឍនៃបទដ្ឋានគតិយុត្តិ៖** ការអភិវឌ្ឍនៃបទបញ្ញត្តិច្បាប់តម្រូវឱ្យ អេ អឹម ខេ បន្តការតាមដានដោយប្រុងប្រយ័ត្នលើបទដ្ឋានគតិ យុត្តិផ្សេងៗទាំងក្នុងស្រុក និងច្បាប់អន្តរជាតិដែលមាន។ តម្រូវការគតិយុត្តិថ្មីៗ ត្រូវបានវិភាគ និងផ្សព្វផ្សាយដល់ភាគីទាំងឡាយដែល ពាក់ព័ន្ធ និងដាក់បញ្ចូលក្នុងដំណើរការ និងប្រព័ន្ធទាំងឡាយដែលមានស្រាប់។
- **ហានិភ័យហិរញ្ញវត្ថុ៖** ក្នុងគោលបំណងឲ្យស្របទៅតាមក្របខ័ណ្ឌនៃការគ្រប់គ្រងសន្ទនីយភាពរបស់ធនាគារជាតិនៃកម្ពុជា ការគ្រប់គ្រង ហានិភ័យសន្ទនីយភាព នៅតែជាចំណុចសំខាន់ក្នុងចំណោមហានិភ័យហិរញ្ញវត្ថុផ្សេងៗទៀត។ យុទ្ធសាស្ត្ររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺប្តេជ្ញាអនុវត្តយ៉ាងពេញលេញលំដាប់ការដាក់ចេញគោលនយោបាយផ្សេងៗរបស់ធនាគារជាតិនៃកម្ពុជា ទាំងរយៈពេលខ្លី និង រយៈពេលវែងរបស់ខ្លួនត្រូវបានបំពេញសម្រេច ហើយ អេ អឹម ខេ បានត្រៀមរៀបចំខ្លួនឲ្យស្របយ៉ាងល្អសម្រាប់រាល់ការផ្លាស់ប្តូរដែល មានសក្តានុពលទាំងឡាយ។ ការធ្វើស្រុសតេស្តលើសន្ទនីយភាព និងការពង្រឹងនីតិវិធីនៃដំណើរការគ្រប់គ្រងសាច់ប្រាក់ ជាគោល បំណងសំខាន់ដែលក្រុមការងារគ្រប់គ្រងហានិភ័យចង់សម្រេចបានក្នុងឆ្នាំ២០២០ ខាងមុខ។

របាយការណ៍ហិរញ្ញវត្ថុ



របាយការណ៍របស់ ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល (“អភិបាល”) សូមធ្វើការបង្ហាញនូវ របាយការណ៍ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី (“ក្រុមហ៊ុន”) សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019។

សកម្មភាពសំខាន់ៗ

សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺផ្តល់ឥណទាន ប្រាក់សន្សំនិង សេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងទៀតតាមរយៈការិយាល័យកណ្តាល របស់ខ្លួននៅរាជធានីភ្នំពេញ និងការិយាល័យផ្សេងៗទៀតនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណូលលម្អិតនៅទំព័រ ទី 12។

ទុនបម្រុង និងសំវិធានធន

ពុំមានបម្រុងប្រយោជន៍សារវន្តលើទុនបម្រុង និងសំវិធានធននៅក្នុង ការិយបរិច្ឆេទនេះទេលើកលែងតែបម្រុងប្រយោជន៍ដែលត្រូវបានបង្ហាញ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ភាគលាភ

ពុំមានភាគលាភបានប្រកាសឬបានបង់នៅក្នុងអំឡុងការិយបរិច្ឆេទ នេះទេ (ឆ្នាំ 2018៖ គ្មាន)។

ដើមទុន

31 ខែ ធ្នូ 2019	
KHR'000	US\$
159,174,950	39,061,337
2018	
KHR'000	US\$
120,327,300	29,947,063

ឥណទានអាក្រក់ និងជាប់សង្ស័យ

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំ

ឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការសមស្របដើម្បីឈាន ដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយនឹង ការលុបចេញពីបញ្ជី នូវឥណទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានអាក្រក់ និង ជាប់សង្ស័យត្រូវបានយកមកអនុវត្ត ហើយជឿជាក់ថាវាជាឥណទាន អាក្រក់ត្រូវបានលុបចេញពីបញ្ជី និង សំវិធានធនមានភាពគ្រប់គ្រាន់ ចំពោះឥណទានជាប់សង្ស័យ។

ទ្រព្យសកម្ម

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនត្រូវបានរៀបចំ ឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របដើម្បីឈានដល់ ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយទ្រព្យសកម្ម ដែលទំនងជាមិន អាចទទួលស្គាល់ក្នុងតម្លៃដើមក្នុងប្រតិបត្តិការអាជីវកម្មធម្មតាដូច ដែលបានកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុននោះ ត្រូវបាន កាត់បន្ថយតម្លៃត្រឹមតម្លៃដែលគេរំពឹងទុកថាអាចលក់យកបាន។

នាការលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពី ព្រឹត្តិការណ៍ណាមួយដែលអាច បណ្តាលឲ្យការកំណត់តម្លៃនៃទ្រព្យ សកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានការ យល់ច្រឡំ ឬមានភាពមិនសមស្របជាសារវន្តនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាការលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពី ហេតុការណ៍ណាមួយដែលបានកើតឡើង ដែលធ្វើឲ្យប៉ះពាល់ដល់ វិធីសាស្ត្រវាយតម្លៃទ្រព្យសកម្មនិងបំណុលនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនាំឲ្យមានការយល់ច្រឡំ ឬមានភាព មិនសមស្របជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នាការលបរិច្ឆេទនៃរបាយការណ៍នេះ៖

- (a) ពុំមានការដាក់បន្ទុក លើទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន បានកើតមានឡើងចាប់ទាំងពីចុងការិយបរិច្ឆេទនៃហិរញ្ញវត្ថុ សម្រាប់ការធានាបំណុលរបស់បុគ្គលណាមួយ និង
- (b) ពុំមានបំណុលយថាហេតុណាមួយកើតមានឡើងចំពោះ ក្រុមហ៊ុន តាំងពីថ្ងៃចុងការិយបរិច្ឆេទនៃហិរញ្ញវត្ថុ ក្រៅពី ប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុនទេ។

ផ្នែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬ បំណុលផ្សេងៗរបស់ក្រុមហ៊ុន ដែលអាច ឬទំនងក្លាយជាកាតព្វ កិច្ចក្នុងអំឡុងការិយបរិច្ឆេទ 12 ខែ ខាងមុខបន្ទាប់ពីការបញ្ចប់ការិយ បរិច្ឆេទហិរញ្ញវត្ថុ ដែលនឹងមាន ឬអាចមានឥទ្ធិពលជាសារវន្តដល់ លទ្ធភាព របស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេល បំណុលនោះដល់កាលកំណត់សង។

ការប្រែប្រួលនៃហេតុការណ៍

នាការលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយ (លើកលែងតែ ហេតុការណ៍ ដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះ ឬក៏របាយការណ៍ហិរ ញ្ញវត្ថុរបស់ក្រុមហ៊ុន) ដែលបានកើតឡើង ហើយធ្វើឲ្យមានការយល់ ច្រឡំជាសារវន្ត លើរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

ធាតុដែលមានលក្ខណៈមិនប្រក្រតី

ផ្នែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការ របស់ក្រុមហ៊ុនសម្រាប់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមិនបានទទួល រងឥទ្ធិពលពីធាតុប្រតិបត្តិការ ឬក៏ព្រឹត្តិការណ៍ទាំងឡាយណាដែល មានលក្ខណៈមិនប្រក្រតី។

ផ្នែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល ពុំមានធាតុណាមួយ ប្រតិបត្តិការ ឬក៏ព្រឹត្តិការណ៍ទាំងឡាយណា ដែលមានលក្ខណៈ មិនប្រក្រតី បានកើតឡើងចន្លោះការិយបរិច្ឆេទបញ្ចប់នៃឆ្នាំហិរញ្ញវត្ថុ និងការិយបរិច្ឆេទនៃរបាយការណ៍នេះដែលទំនង ជាមានផលប៉ះពាល់ យ៉ាងខ្លាំងទៅលើលទ្ធផលនៃប្រតិបត្តិការ របស់ក្រុមហ៊ុនសម្រាប់ឆ្នាំ ហិរញ្ញវត្ថុបច្ចុប្បន្នដែលរបាយការណ៍នេះត្រូវបានរៀបចំឡើង។

ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទរបាយការណ៍

មិនមានព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ណាមួយកើតឡើងទេ បន្ទាប់ពី របាយការណ៍នៃកាលបរិច្ឆេទហិរញ្ញវត្ថុដែលតម្រូវឱ្យមានការបង្ហាញ ឬកែតម្រូវ ក្រៅពីអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ប្រសិនបើមាន។

ក្រុមប្រឹក្សាភិបាល

សមាសភាពនៃក្រុមប្រឹក្សាភិបាលនៅក្នុងអំឡុងការិយបរិច្ឆេទ និង នាការលបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

លោក Tanmay Chetan	ប្រធានក្រុមប្រឹក្សាភិបាល
លោក គា បូរាណ	អភិបាល
លោក John Con-Sing Yung	អភិបាល
លោក Ru-Hung Wei	អភិបាល

លោក Chin-Kang Liu	អភិបាល
លោក Wei-Kuo Yen	អភិបាល
(តែងតាំងនៅថ្ងៃទី 16 ខែ កក្កដា ឆ្នាំ 2019)	
លោកស្រី Pi-Fen Hsieh	អភិបាល
(លាលែងនៅថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2019)	
លោក ទិព្វ ច័ន្ទវិបុល	អភិបាល ឯករាជ្យ
កញ្ញា ហេង សិកា	អភិបាល ឯករាជ្យ
លោកស្រី Blandine Claudia Marie Pons	អភិបាល ឯករាជ្យ
(តែងតាំងនៅថ្ងៃទី 16 ខែ កក្កដា ឆ្នាំ 2019)	

ភាគហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ពុំមានសមាជិកនៃក្រុមប្រឹក្សាភិបាលណាម្នាក់ មានចំណែកភាគហ៊ុន ដោយផ្ទាល់នៅក្នុងក្រុមហ៊ុននោះទេ។ ពុំមានការរៀបចំដែលកើត ឡើងដោយក្រុមហ៊ុនជាភាគីមួយ ក្នុងគោលបំណងធ្វើឲ្យអភិបាល ទទួលបានភាគហ៊ុននៅក្នុងក្រុមហ៊ុន ឬអង្គការសាធារណៈណាមួយ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងការិយបរិច្ឆេទ ឬនៅក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានក្រុមហ៊ុនជាភាគីមួយក្នុងគោល បំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាលដើម្បីទទួលបាននូវ អត្ថប្រយោជន៍ដោយមធ្យោបាយទិញយកភាគហ៊ុន ។ ចាប់តាំងពី ដើមការិយបរិច្ឆេទហិរញ្ញវត្ថុ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណា ម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានទទួល ដូចបានបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយ ក្រុមហ៊ុន ឬដោយក្រុមហ៊ុនពាក់ព័ន្ធមួយ ជាមួយនឹងក្រុមហ៊ុន ដែល សមាជិកក្រុមប្រឹក្សាភិបាលនោះជាសមាជិកឬក៏ជាមួយក្រុមហ៊ុន ដែលសមាជិក ក្រុមប្រឹក្សាភិបាលនោះ មានផលប្រយោជន៍ ផ្នែក ហិរញ្ញវត្ថុច្រើនជាមួយនោះទេ លើកលែងតែការបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ស្តីពីការទទួលខុសត្រូវរបស់ក្រុម ប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល ជាអ្នកទទួលខុសត្រូវដើម្បីធានាថារបាយការណ៍ ហិរញ្ញវត្ថុផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវអំពីស្ថានភាពហិរញ្ញវត្ថុ របស់ក្រុមហ៊ុននាការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 និងលទ្ធផល ហិរញ្ញវត្ថុ ហើយ និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយ បរិច្ឆេទបញ្ចប់។ ក្រុមប្រឹក្សាភិបាល ត្រួតពិនិត្យលើការរៀបចំរបាយ ការណ៍ហិរញ្ញវត្ថុទាំងនេះ ដែលធ្វើឡើងដោយគណៈគ្រប់គ្រងដែល ត្រូវបានតម្រូវឱ្យ៖

- អនុម័ត គោលនយោបាយគណនេយ្យសមស្របដោយមានការវិនិច្ឆ័យ និងការប៉ាន់ស្មានដោយសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។
- អនុវត្តតាមតាមការតម្រូវនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ឬប្រសិនបើមានគម្លាតនៃការអនុវត្តស្តង់ដារ ដែលដើម្បីជាប្រយោជន៍ដល់ការបង្ហាញនូវភាពពិត និងត្រឹមត្រូវរបស់របាយការណ៍ហិរញ្ញវត្ថុនោះ គម្លាតទាំងនោះគួរតែត្រូវបានបង្ហាញពន្យល់ និងកំណត់ចំនួនទឹកប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុឲ្យបានសមរម្យ។
- រក្សាទុកបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងធានាថាប្រព័ន្ធនៃការគ្រប់គ្រងផ្ទៃក្នុងមានប្រសិទ្ធភាព។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយឈរលើមូលដ្ឋាននិរន្តរភាពលើកលែងតែក្នុងករណីដែលក្រុមហ៊ុន មិនអាចបន្តសកម្មភាពអាជីវកម្មរបស់ខ្លួននាពេលអនាគត។
- បង្កើតគោលនយោបាយទូទៅសម្រាប់ក្រុមហ៊ុនអនុម័តការសម្រេចចិត្ត និងសកម្មភាពទាំងឡាយរបស់ក្រុមប្រឹក្សាភិបាលដែលមានឥទ្ធិពលលើប្រតិបត្តិការអាជីវកម្មនិងលទ្ធផលនៃប្រតិបត្តិការរបស់ ក្រុមហ៊ុន និងធានាថាគោលនយោបាយនិងការសម្រេចចិត្តទាំងនោះត្រូវបានឆ្លុះបញ្ចាំងយ៉ាងសមស្របក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលបញ្ជាក់ថាក្រុមហ៊ុនបានអនុវត្តតាម លក្ខខណ្ឌតម្រូវចាំបាច់នានាដូចដែលបានបញ្ជាក់ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវភាពត្រឹមត្រូវ នៃស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ 2019 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាហើយគិតត្រឹមកាលបរិច្ឆេទចេញផ្សាយរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលជឿជាក់ថាក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទូទាត់បំណុលនៅពេលដល់កំណត់សង។

តំណាងក្រុមប្រឹក្សាភិបាល



លោក Tanmay Chetan
ប្រធានក្រុមប្រឹក្សាភិបាល

ធ្វើនៅ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
កាលបរិច្ឆេទ៖ នាថ្ងៃទី 16 ខែ មីនា ឆ្នាំ 2020

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“ក្រុមហ៊ុន”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 និងរបាយការណ៍លទ្ធផលលម្អិត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ហើយនិងសេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗដែលបានចែងនៅទំព័រទី 10 ដល់ 112។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់ជាមួយ បង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”)។

មូលដ្ឋានក្នុងការផ្តល់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំ យោងតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែក “ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ” នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីក្រុមហ៊ុន ដោយអនុលោមទៅតាមការតម្រូវក្រមសីលធម៌ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ព្រមទាំងបានបំពេញនូវការទទួលខុសត្រូវលើក្រមសីលធម៌ផ្សេងៗទៀតដោយអនុលោមទៅតាមការតម្រូវទាំងនេះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន មានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ត្រូវបានរៀបចំឡើងស្របតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិនិងគោលការណ៍ណែនាំទាក់ទងនឹងគណនេយ្យដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា និងត្រូវបានធ្វើសវនកម្មដោយសវនករផ្សេងទៀតដែលបាន

បង្ហាញនូវមតិសវនកម្មដែលមិនមានការកែតម្រូវលើរបាយការណ៍ហិរញ្ញវត្ថុនាថ្ងៃទី 14 ខែ មីនា ឆ្នាំ 2019 ។

ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះព័ត៌មានផ្សេងទៀត។ ព័ត៌មានផ្សេងទៀតរួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដូចមានចែងក្នុងទំព័រទី 1 ដល់ទី 5 ប៉ុន្តែមិនរាប់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុនិងរបាយការណ៍សវនកររបស់យើងខ្ញុំឡើយ។

មតិយោបល់របស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុមិនគ្របដណ្តប់លើព័ត៌មានផ្សេងៗទេ ហើយយើងខ្ញុំមិនបង្ហាញសេចក្តីសន្និដ្ឋានធានាអះអាងក្នុងទម្រង់ណាមួយទៅលើព័ត៌មានផ្សេងៗនេះដែរ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុទំនួលខុសត្រូវរបស់យើងខ្ញុំ គឺការអាន ព័ត៌មានផ្សេងៗនេះ ហើយពិចារណាថាព័ត៌មានទាំងនេះមានភាពខុសគ្នាជាសារវន្តឬទេជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ ឬចំណេះដឹងដែលទទួលបានក្នុងការធ្វើសវនកម្ម ឬថាព័ត៌មានផ្សេងៗនេះមានកំហុសឆ្គងជាសារវន្តឬទេ។ យោងតាមការងារដែលយើងខ្ញុំបានធ្វើ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តចំពោះព័ត៌មានផ្សេងៗនេះយើងខ្ញុំត្រូវឲ្យរាយការណ៍ពីភាពពិតជាក់ស្តែង។ យើងខ្ញុំពុំមាន អ្វីដែលតម្រូវឲ្យរាយការណ៍នោះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និងការបង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាមស្តង់ដារ CIFRSs ហើយនិងទទួលខុសត្រូវដូចគ្នាផងដែរចំពោះប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងគិតថាមានសារៈប្រយោជន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការកាន់ច្រឡំ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុគណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវក្នុងការវាយតម្លៃលើនិរន្តរភាពអាជីវកម្មរបស់ក្រុមហ៊ុននិងធ្វើការលាតត្រដាង (ប្រសិនបើមាន) នូវបញ្ហាទាំងឡាយណាដែលទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុកាកត់ត្រា គណនេយ្យរបស់ក្រុមហ៊ុន លើកលែងតែក្នុងករណីគណៈគ្រប់គ្រងមានបំណងរំលាយ ឬ បញ្ឈប់ប្រតិបត្តិការរបស់ក្រុមហ៊ុន ឬក៏គ្មានជម្រើសជាក់ស្តែងណាមួយត្រូវបានអនុវត្តផ្សេងៗទៀត។

ក្រុមប្រឹក្សាភិបាល មានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យមើលលើ ដំណើរការនៃការងារការណ៍ អំពីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករចំពោះ ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាង ដែលសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលពុំមាន កំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការកាន់ ច្រឡំ ហើយធ្វើការចេញផ្សាយរបាយការណ៍របស់សវនករដែលរួម មានមតិយោបល់របស់យើងខ្ញុំ។ ការធានាដែលសមហេតុផល គឺជា ការធានាអះអាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថាការងារ សវនកម្ម ដែលប្រព្រឹត្តទៅដោយអនុលោមតាមស្តង់ដារអន្តរជាតិ ស្តីពីសវនកម្មនៃកម្ពុជា តែងតែរកឃើញជានិច្ច នូវកំហុសឆ្គងជា សារវន្តដែលមាននោះទេ។ កំហុសឆ្គងអាចកើតចេញពីការក្លែងបន្លំ ឬការកាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុស ឆ្គងទាំងអស់នោះ (តែមួយ ឬ បញ្ចូលគ្នាជាមួយ) អាចមានឥទ្ធិពលលើ ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយផ្អែកលើ មូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃការងារសវនកម្មដែលអនុលោមតាមស្តង់ដារអន្តរជាតិ ស្តីពីសវនកម្មនៃកម្ពុជា យើងខ្ញុំបានធ្វើការវិនិច្ឆ័យ និងរក្សានូវចម្ងល់ ប្រកបដោយវិជ្ជាជីវៈក្នុងដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុដែល បណ្តាលមកពីការក្លែងបន្លំ ឬការកាន់ច្រឡំផ្សេងៗដោយបង្កើត និងអនុវត្តនីតិវិធីសវនកម្ម ដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះហើយប្រមូល ភស្តុតាងសវនកម្មឲ្យបានគ្រប់គ្រាន់ និងសមស្របសម្រាប់ ផ្តល់ជាមូលដ្ឋានក្នុងការចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គងជាសារវន្តដែល បណ្តាល មកពីការក្លែងបន្លំមានកម្រិតខ្ពស់ជាងហានិភ័យ ដែលមិនអាចរកឃើញកំហុសឆ្គង ដែលបណ្តាលមកពីការ កាន់ច្រឡំ ព្រោះថាការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយូប ឃឹតការបន្តការលុបចោលដោយចេតនា ការរាយការណ៍មិន ត្រឹមត្រូវ ឬ មិនគោរពតាមប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹង ការងារសវនកម្ម ដើម្បីបង្កើតជានីតិវិធីសវនកម្មដែលសមស្រប ទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណង ដើម្បីបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃការត្រួតពិនិត្យ ផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។
- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យ ដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មាន គណនេយ្យ និង ការបង្ហាញដែលជាប់ទាក់ទងផ្សេងទៀត


ដែលធ្វើឡើងដោយគណៈគ្រប់គ្រង។

- ធ្វើសេចក្តីសន្និដ្ឋាន ទៅលើភាពសមស្របនៃការប្រើប្រាស់ មូលដ្ឋាននិរន្តរភាពអាជីវកម្ម នៅក្នុងប្រព័ន្ធគណនេយ្យដោយ គណៈគ្រប់គ្រង និងតាមរយៈភស្តុតាងសវនកម្មដែលទទួល បានយើងខ្ញុំធ្វើការសន្និដ្ឋាន ថាមានវត្តមាននៃភាព មិនប្រាកដប្រជាជាសារវន្តទាក់ទងនឹងព្រឹត្តិការណ៍ឬ កាលៈទេសៈទាំងឡាយណាដែលនាំឲ្យមានការសង្ស័យ ជាសារវន្តទៅលើនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់ ក្រុមហ៊ុនទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានវត្តមាននៃភាព មិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំតម្រូវឲ្យទាញចំណាប់ អាម្មណ៍ក្នុងរបាយការណ៍សវនករលើកំណត់សម្គាល់ពាក់ព័ន្ធ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬ ប្រសិនបើ កំណត់សម្គាល់ នេះពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំនឹងធ្វើការ កែប្រែមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺពឹងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់ កាលបរិច្ឆេទនៃរបាយការណ៍របស់សវនករ ។ តែទោះជាយ៉ាងនេះ ក្តីព្រឹត្តិការណ៍ ឬ កាលៈទេសៈនាពេលអនាគតក៏អាចបង្កឲ្យ ក្រុមហ៊ុនមិនអាចបន្តនិរន្តរភាពអាជីវកម្មបានផងដែរ។

- វាយតម្លៃការបង្ហាញទូទៅ មាតិកា និងខ្លឹមសារក្នុង របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំងកំណត់សម្គាល់ផ្សេងៗ និងវាយតម្លៃថារបាយការណ៍ហិរញ្ញវត្ថុ តំណាងឲ្យប្រតិបត្តិការ និងព្រឹត្តិការណ៍ដែលជាមូលដ្ឋានដើម្បីសម្រេចបាននូវការ បង្ហាញដ៏ត្រឹមត្រូវ។

យើងខ្ញុំទាក់ទងជាមួយអ្នកទទួលបន្ទុកអភិបាលកិច្ចពាក់ព័ន្ធទៅនឹង បញ្ហាផ្សេងៗដូចជាវិសាលភាព និងពេលវេលានៃការធ្វើសវនកម្មនិង ការរកឃើញពីសវនកម្ម រួមទាំងកង្វះខាតសំខាន់ៗនៃការត្រួតពិនិត្យ ផ្ទៃក្នុងដែលបានរកឃើញនៅក្នុងកំឡុងពេលធ្វើសវនកម្មរបស់យើង ខ្ញុំ។

តំណាងក្រុមហ៊ុន ឌីឡាយធី (ខេមបូឌា) ខូ អិលធីឌី



លោក ខួយ គឹមលេង
Partner
ធ្វើនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី 16 ខែ មីនា ឆ្នាំ 2020

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

កំណត់ សម្គាល់	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក

ទ្រព្យសកម្ម

សាច់ប្រាក់ក្នុងដៃ	4	75,272,199	18,471,705	79,801,749	19,861,062	69,444,503	17,202,007
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	5	253,329,817	62,166,826	277,319,526	69,019,295	169,944,557	42,096,744
សមតុល្យនៅធនាគារផ្សេងៗ	6	17,720,965	4,348,703	13,218,445	3,289,807	40,843,309	10,117,243
ឥណទានផ្តល់ដល់អតិថិជន	7	1,291,295,261	316,882,273	989,762,833	246,332,213	819,298,151	202,947,275
ទ្រព្យសម្បត្តិ និងបរិក្ខារ	8	18,619,359	4,569,168	17,996,667	4,479,011	16,665,624	4,128,220
កម្មវិធីកុំព្យូទ័រ	9	12,061,266	2,959,820	11,749,238	2,924,151	10,097,155	2,501,153
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	10	22,711,329	5,573,332	26,335,227	6,554,312	28,116,488	6,964,699
ទ្រព្យសកម្មពន្ធពន្យារ	13	10,919,476	2,679,626	6,373,303	1,586,188	6,272,959	1,553,866
ទ្រព្យសកម្មផ្សេងៗ	11	13,474,618	3,306,655	8,485,248	2,111,809	6,002,345	1,486,833
ទ្រព្យសកម្មសរុប		1,715,404,290	420,958,108	1,431,042,236	356,157,848	1,166,685,091	288,998,040

បំណុល និងមូលធន

បំណុល

ប្រាក់បញ្ញើរបស់អតិថិជន	12	745,074,858	182,840,456	652,449,130	162,381,565	487,926,143	120,863,548
បំណុលពន្ធផ្សេងៗ	13	9,570,336	2,348,549	6,365,457	1,584,235	7,341,834	1,818,636
បំណុលភតិសន្យា	14	23,525,054	5,773,019	25,482,554	6,342,099	26,188,518	6,487,124
ប្រាក់កម្ចី	15	602,027,292	147,736,759	480,541,581	119,597,208	430,164,186	106,555,409
អនុបំណុល	16	26,557,835	6,517,260	35,461,497	8,825,659	20,421,710	5,058,635
សិទ្ធិធានធនសម្រាប់ អត្ថប្រយោជន៍បុគ្គលិក	18	11,058,210	2,713,671	9,863,741	2,454,888	14,095,407	3,491,555
បំណុលផ្សេងៗ	19	15,819,490	3,882,084	29,813,817	7,420,064	19,202,884	4,756,720
បំណុលសរុប		1,433,633,075	351,811,798	1,239,977,777	308,605,718	1,005,340,682	249,031,627

មូលធន

ដើមទុន	20	159,174,950	39,061,337	120,327,300	29,947,063	79,127,300	19,600,520
បុព្វលាភភាគហ៊ុន	21	22,425,355	5,503,155	149,505	37,209	149,505	37,034
ទុនបម្រុង	22	27,398,999	6,723,681	25,647,692	6,383,198	18,814,706	4,660,566
ប្រាក់ចំណេញរក្សាទុក		72,771,911	17,858,137	44,939,962	11,184,660	63,252,898	15,668,293
មូលធនសរុប		281,771,215	69,146,310	191,064,459	47,552,130	161,344,409	39,966,413
បំណុល និងមូលធនសរុប		1,715,404,290	420,958,108	1,431,042,236	356,157,848	1,166,685,091	288,998,040

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយទំព័រ 67 ដល់ 142 គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

របាយការណ៍ចំណូលលម្អិត

កំណត់សម្គាល់	2019		2018		
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	
ចំណូលការប្រាក់	23	242,087,092	59,745,087	212,476,208	52,528,111
ចំណាយការប្រាក់	24	(84,985,114)	(20,973,621)	(74,030,728)	(18,301,787)
ចំណូលពីការប្រាក់សុទ្ធ		157,101,978	38,771,466	138,445,480	34,226,324
ចំណាយកម្រៃជើងសារ	25	(10,429,798)	(2,573,988)	(8,000,363)	(1,977,840)
ចំណូលផ្សេងៗ	26	27,541,545	6,797,025	37,271,920	9,214,319
ចំណូលពីប្រតិបត្តិការ		174,213,725	42,994,503	167,717,037	41,462,803
ប្រាក់ជំនួយ	27	832,417	205,434	665,667	164,565
ចំណាយបុគ្គលិកនិងបន្ទុកពាក់ព័ន្ធផ្សេងៗ	28	(81,892,682)	(20,210,435)	(77,561,520)	(19,174,665)
ចំណាយរំលស់លើទ្រព្យរូបិយ និងទ្រព្យអរូបិយ	29	(16,317,180)	(4,026,945)	(13,227,819)	(3,270,165)
ចំណាយប្រតិបត្តិការផ្សេងៗ	30	(32,035,610)	(7,906,123)	(31,090,725)	(7,686,211)
ការខាតបង់សុទ្ធលើខ្លួនភាពតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ	31	(6,551,004)	(1,616,733)	(8,287,505)	(2,048,827)
ប្រាក់ចំណេញមុនពន្ធដកពន្ធ		38,249,666	9,439,701	38,215,135	9,447,500
ចំណាយពន្ធលើប្រាក់ចំណូល	13	(8,666,410)	(2,138,798)	(8,495,085)	(2,100,145)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		29,583,256	7,300,903	29,720,050	7,347,355

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយទំព័រ 67 ដល់ 142 បង្កើតបានជាផ្នែកសំខាន់មួយនៃរបាយការណ៍ ហិរញ្ញវត្ថុទាំងនេះ។

របាយការណ៍ បម្រែបម្រួលមូលធន

	ដើមទុន		បុព្វលាភភាគហ៊ុន		ប្រាក់ចំណេញរក្សាទុក		សរុប	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019								
សមតុល្យនាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	120,327,300	149,505	25,647,692	44,939,962	191,064,459	47,552,130		
ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ	-	-	-	29,583,256	29,583,256	7,259,695		
ការបោះផ្សាយភាគហ៊ុនថ្មី	38,847,650	22,275,850	-	-	61,123,500	14,999,632		
ការផ្ទេរទៅទុនបម្រុង	-	-	1,751,307	(1,751,307)	-	-		
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	-	-	-	-	(665,147)		
សមតុល្យនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	159,174,950	22,425,355	27,398,999	72,771,911	281,771,215	69,146,310		
សមមូលដុល្លារអាមេរិក	39,061,337	5,503,155	6,723,681	17,858,137	69,146,310			
ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018								
សមតុល្យនាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	79,127,300	149,505	18,814,706	63,252,898	161,344,409	40,155,403		
ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ	-	-	-	29,720,050	29,720,050	7,347,355		
ការបម្លែងប្រាក់ចំណេញរក្សាទុកទៅជាដើមទុន	41,200,000	-	-	(41,200,000)	-	-		
ការផ្ទេរទៅទុនបម្រុង	-	-	6,832,986	(6,832,986)	-	-		
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	-	-	-	-	49,372		
សមតុល្យនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	120,327,300	149,505	25,647,692	44,939,962	191,064,459	47,552,130		
សមមូលដុល្លារអាមេរិក	29,947,063	37,209	6,383,198	11,184,660	47,552,130			

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយទំព័រ 67 ដល់ 142 បង្កើតបានជាផ្នែកសំខាន់មួយនៃរបាយការណ៍ ហិរញ្ញវត្ថុទាំងនេះ។

របាយការណ៍ លំហូរសាច់ប្រាក់

លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ

កំណត់ សម្គាល់	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់ចំណេញមុនពន្ធដកពន្ធ	38,249,666	9,439,701	38,215,135	9,447,500
និយ័តកម្ម៖				
ចំណាយលើសំលេងទ្រព្យរូបិយ និង ទ្រព្យអរូបិយ	29	16,317,180	4,026,945	13,227,819
ការខាតបង់សុទ្ធលើខ្លួនភាពតម្លៃឧបករណ៍ហិរញ្ញវត្ថុ	31	6,551,004	1,616,733	8,287,505
ការកើន / (ថយចុះ) សំវិធានធនសម្រាប់ កាតព្វកិច្ចអត្ថប្រយោជន៍របស់និយោជិត		740,804	182,824	(4,653,012)
(ចំណេញ) / ខាតសុទ្ធលើឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ កត់ត្រាតាម FVTPL		(1,343,738)	(331,623)	760,988
(ចំណេញ) / ខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		3,432	847	(57,420)
លម្អៀងនៃការប្តូររូបិយប័ណ្ណ		(199,043)	(49,122)	-
ចំណូលការប្រាក់	23	(242,087,092)	(59,745,087)	(212,476,208)
ចំណាយការប្រាក់	24	84,985,114	20,973,621	74,030,728
		(96,782,673)	(23,885,161)	(82,664,465)
		(20,436,208)		
បម្រែបម្រួលនៃទ្រព្យសកម្ម និងបំណុលប្រតិបត្តិការ៖				
សមតុល្យនៅធនាគារជាតិនៃកម្ពុជា		(72,177,455)	(17,812,797)	6,932,560
ឥណទានផ្តល់ដល់អតិថិជន		(321,752,859)	(79,405,938)	(190,407,228)
ទ្រព្យសកម្មផ្សេងៗ		(4,989,370)	(1,231,335)	(2,482,903)
ប្រាក់បញ្ញើសន្សំអតិថិជន		90,779,915	22,403,730	161,269,998
បំណុលផ្សេងៗ		(12,650,589)	(3,122,060)	9,849,945
សាច់ប្រាក់ក្នុងសកម្មភាពប្រតិបត្តិការ		(417,573,031)	(103,053,561)	(97,502,093)
		(24,104,348)		
ការប្រាក់ទទួលបាន		255,845,554	62,784,185	223,615,907
ការប្រាក់បានបង់		(81,658,256)	(20,038,836)	(70,412,697)
បង់ពន្ធលើប្រាក់ចំណូល		(10,007,704)	(2,455,878)	(9,571,807)
សាច់ប្រាក់សុទ្ធ (ប្រើក្នុង) / ទទួលបានពីសកម្មភាពប្រតិបត្តិការ		(253,393,437)	(62,764,090)	46,129,310
		11,404,033		
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យ និងបរិក្ខារ		(5,491,407)	(1,347,585)	(6,807,803)
ការទិញកម្មវិធីកុំព្យូទ័រ		(4,361,198)	(1,070,233)	(2,286,123)
សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យ និងបរិក្ខារ		14,326	3,516	57,420
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(9,838,279)	(2,414,302)	(9,036,506)
		(2,233,995)		

លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន

កំណត់ សម្គាល់	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	366,057,131	89,829,971	239,278,021	59,154,022
ការទូទាត់សងប្រាក់កម្ចី	(245,653,170)	(60,282,987)	(189,049,135)	(46,736,498)
សាច់ប្រាក់ទទួលបានពីអនុបំណុល	-	-	20,090,000	4,966,625
ការទូទាត់សងអនុបំណុល	(8,645,400)	(2,121,571)	(4,845,400)	(1,197,874)
ការទូទាត់ភតិសន្យា	(5,755,503)	(1,412,393)	(6,041,721)	(1,493,627)
សាច់ប្រាក់ទទួលបានពីការបោះផ្សាយភាគហ៊ុនថ្មី	61,123,500	14,999,632	-	-
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញប្បទាន	167,126,558	41,012,652	59,431,765	14,692,648
ការ (ថយចុះ) / កើនឡើងសុទ្ធនៃសាច់ប្រាក់និងសាច់ប្រាក់សមមូល	(96,105,158)	(24,165,740)	96,524,569	23,862,686
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ	238,788,725	59,429,747	142,264,156	35,240,067
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	(249,635)	-	326,994
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ	32	142,683,567	35,014,372	238,788,725
		59,429,747		

កំណត់សម្គាល់លើ របាយការណ៍ហិរញ្ញវត្ថុ

1. អំពីក្រុមហ៊ុន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“ក្រុមហ៊ុន”) បាន ទទួលអាជ្ញាប័ណ្ណជាស្ថាប័ន មីក្រូហិរញ្ញវត្ថុដែលមានទីតាំង និងចុះ បញ្ជីក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ 1999 មានឈ្មោះថា ធនាគារ ពន្លឺថ្មី (“TPT”) ដែលជាកម្មវិធីរបស់ Concern Worldwide Cambodia (“CWC”)។ រាល់ទ្រព្យសកម្មបំណុល និងវិភាគទាន បង្កទាំងអស់របស់ TPT ត្រូវបានផ្ទេរទៅកាន់ក្រុមហ៊ុន នាថ្ងៃទី 1 ខែ កក្កដា ឆ្នាំ 2003 ដោយប្តូរជាមួយនឹងការបោះផ្សាយភាគហ៊ុន។ ក្រុមហ៊ុនបានចាប់ផ្តើមអាជីវកម្មនាថ្ងៃដែល ទ្រព្យសកម្មបានផ្ទេរ។ នាថ្ងៃទី 29 ខែ មករា ឆ្នាំ 2010 ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (“MDI” ពីធនាគារជាតិនៃ កម្ពុជា (“NBC”) ក្នុងការធ្វើអាជីវកម្មទទួលប្រាក់បញ្ញើ។ នាថ្ងៃទី 7 ខែ កក្កដា ឆ្នាំ 2014 ក្រសួងពាណិជ្ជកម្មបានអនុម័តក្នុងការផ្លាស់ប្តូរ ពាណិជ្ជនាមរបស់ក្រុមហ៊ុនពី អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី ទៅជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។

ការិយាល័យចុះបញ្ជីរបស់ ក្រុមហ៊ុនបច្ចុប្បន្នមានទីតាំងនៅអគារ លេខ 285 មហាវិថីយុទ្ធពលខេមរៈភូមិន្ទ (ផ្លូវ 271 សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន ធ្វើប្រតិបត្តិការអាជីវកម្មតាមរយៈការិយាល័យចំនួន 149 ទីតាំង (2018៖ 149 ការិយាល័យ)។

សកម្មភាពចំបងរបស់ក្រុមហ៊ុនគឺផ្តល់ឥណទាន ប្រាក់សន្សំ និង សេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងទៀត តាមរយៈការិយាល័យ កណ្តាលរបស់ខ្លួននៅ រាជធានីភ្នំពេញ និងការិយាល័យផ្សេងៗទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានអនុញ្ញាតិឱ្យចេញផ្សាយដោយ ក្រុមប្រឹក្សាភិបាលនៅថ្ងៃទី 16 ខែ មីនា ឆ្នាំ 2020។

2. សេចក្តីសង្ខេបនៃគោលនយោបាយ គណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗដែលត្រូវបានអនុម័តក្នុងការ រៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះត្រូវបានកំណត់ដូចខាងក្រោម។ គោលនយោបាយទាំងនេះត្រូវបានអនុវត្តជាប់លាប់នៅគ្រប់ឆ្នាំដែល បានបង្ហាញលើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

2.1 មូលដ្ឋានគណនេយ្យ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំ ដោយអនុលោមតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”)។

សម្រាប់ការិយបរិច្ឆេទទាំងអស់របស់បញ្ចូលទាំងការិយបរិច្ឆេទបញ្ចប់ថ្ងៃ ទី 31 ខែ ធ្នូ ឆ្នាំ 2018 របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំស្រប តាមក្របខ័ណ្ឌស្តង់ដារគណនេយ្យកម្ពុជា (“CAS”) និងបទប្បញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងនឹងគណនេយ្យដែលចេញផ្សាយ ដោយធនាគារជាតិនៃកម្ពុជារបាយការណ៍ហិរញ្ញវត្ថុសម្រាប់ឆ្នាំដែល បញ្ចប់នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 គឺជារបាយការណ៍ហិរញ្ញវត្ថុ ដំបូងដែលក្រុមហ៊ុនបានរៀបចំស្របតាមCIFRS។ ព័ត៌មានលំអិត ស្តីពីការអនុវត្តនិងបទបញ្ញត្តិគណនេយ្យពាក់ព័ន្ធ និងគោលការណ៍ ណែនាំដែលចេញដោយធនាគារជាតិនៃកម្ពុជាCIFRSs លើកដំបូង ត្រូវបានរាប់បញ្ចូលក្នុងកំណត់សម្គាល់ 2.3។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋាន ថ្លៃដើម លើកលែងតែឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាម ចំនួនទឹកប្រាក់ដែលត្រូវបានវាយតម្លៃឡើងវិញនៅចុងបញ្ចប់នៃ ការិយបរិច្ឆេទរបាយការណ៍នីមួយៗដូចដែលបានពន្យល់នៅក្នុង គោលនយោបាយគណនេយ្យខាងក្រោម។ ថ្លៃដើមជាទូទៅផ្អែកលើ តម្លៃទីផ្សារដែលជាថ្លៃក្នុងការដោះដូរទំនិញនិងសេវាកម្ម។

2.2 មូលដ្ឋាននៃការសរុបរួម

របាយការណ៍ហិរញ្ញវត្ថុមានរបាយការណ៍ហិរញ្ញវត្ថុរបស់ទីស្នាក់ការ កណ្តាល និងសាខារបស់ខ្លួនបន្ទាប់ពីលុបបំបាត់សមតុល្យនិង ប្រតិបត្តិការអន្តរសាខាសំខាន់ៗទាំងអស់។

2.3 ការអនុវត្តក្របខ័ណ្ឌរបាយការណ៍ហិរញ្ញវត្ថុថ្មី

ក្រុមហ៊ុនបានអនុវត្តក្របខ័ណ្ឌរបាយការណ៍ហិរញ្ញវត្ថុថ្មី - ស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”) ជាលើកដំបូងសម្រាប់ឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 និងCIFRS 1 ការអនុវត្តលើកដំបូងនៃស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ត្រូវបានដាក់អនុវត្តសម្រាប់ របាយការណ៍ហិរញ្ញវត្ថុ CIFRSs ដំបូង។ របាយការណ៍ហិរញ្ញវត្ថុ CIFRSs គឺមានលក្ខណៈដូចគ្នានឹងស្តង់ដាររបាយការណ៍ទាក់ទង នឹងហិរញ្ញវត្ថុអន្តរជាតិ (“IFRSs”) ដែលចេញផ្សាយដោយក្រុមប្រឹក្សា ស្តង់ដារគណនេយ្យអន្តរជាតិ (IASB)។

ក្នុងនាមជាអ្នកអនុវត្ត CIFRSs លើកដំបូង ក្រុមហ៊ុនបានអនុវត្តគោលនយោបាយគណនេយ្យឡើងវិញផ្អែកលើ CIFRSs នីមួយៗដែលមាន ប្រសិទ្ធភាពនៅចុងបញ្ចប់នៃការិយបរិច្ឆេទ របាយការណ៍ CIFRSs ដំបូង (31 ធ្នូ 2019) លើកលែងតែចំនុចលើកលែងនិងការលើកលែងជាជម្រើស ដែលមានចែងនៅក្នុង CIFRS 1។ នៅក្នុងសំណុំរបាយការណ៍ហិរញ្ញវត្ថុ CIFRSs ដំបូងសម្រាប់ដំណាច់ឆ្នាំហិរញ្ញវត្ថុនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 របាយការណ៍ហិរញ្ញវត្ថុដំបូងនៅការិយបរិច្ឆេទនៃការផ្លាស់ប្តូរ (ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018) ត្រូវបានបង្ហាញជាមួយកំណត់សម្គាល់ ដែលពាក់ព័ន្ធ។ របាយការណ៍ការផ្ទៀងផ្ទាត់ពីចំនួនតូលេខ CAS ដែលបានរាយការណ៍ពីមុននិងកំណត់សម្គាល់ពន្យល់ស្តីពីការកែតម្រូវត្រូវបាន បង្ហាញសម្រាប់មូលធន នាការិយបរិច្ឆេទនៃការផ្លាស់ប្តូរ (ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018) និងនៅចុងបញ្ចប់នៃការិយបរិច្ឆេទហិរញ្ញវត្ថុចុងក្រោយក្រោម CAS (31 ធ្នូ 2018) និងសម្រាប់ចំណូលនិងលំហូរសាច់ប្រាក់សរុបដែលត្រូវបានរាយការណ៍សម្រាប់ការិយបរិច្ឆេទចុងក្រោយនៅក្រោម CAS (សម្រាប់ដំណាច់ឆ្នាំថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018) និងបទបញ្ញត្តិគណនេយ្យពាក់ព័ន្ធនិងគោលការណ៍ណែនាំដែលចេញផ្សាយដោយធនាគារជាតិនៃ កម្ពុជា។ ការបង្ហាញបន្ថែមត្រូវបានបង្កើតឡើងសម្រាប់និយ័តកម្មជាក់លាក់ប្រសិនបើមាន។

មិនមានការផ្លាស់ប្តូរចំពោះ គោលនយោបាយគណនេយ្យមុនៗ របស់ក្រុមហ៊ុននៅក្រោម CAS ឬការកែសំរួលសំខាន់ៗលើការផ្លាស់ប្តូរដំបូងទៅ ក្នុងក្របខ័ណ្ឌគណនេយ្យថ្មីក្រៅពីអ្វីដែលកើតឡើងពីការអនុវត្ត CIFRS 9, CIFRS 15 និង CIFRS 16 ដែលមានប្រសិទ្ធភាពក្នុងពេលតែមួយ និងការតម្រូវចំពោះការលាតត្រដាងព័ត៌មានទាក់ទងនឹងបទបញ្ញត្តិគណនេយ្យនិងគោលការណ៍ណែនាំដែលចេញផ្សាយដោយធនាគារជាតិនៃ កម្ពុជា។

ការផ្ទៀងផ្ទាត់នៃមូលធននិងចំណូលលម្អិតសរុប

(i) ផលប៉ះពាល់លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី 1 ខែ មករា ឆ្នាំ 2018

គិតត្រឹមថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 (ថ្ងៃនៃការផ្លាស់ប្តូរ)				
កំណត់សម្គាល់	ដូចដែលបានរាយការណ៍កន្លងមក	ផលប៉ះពាល់នៃការផ្លាស់ប្តូរទៅCIFRSs	ដូចដែលបានកែតម្រូវ	ដូចដែលបានកែតម្រូវ
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	69,444,503	-	69,444,503	17,202,007
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	a 169,383,997	560,560	169,944,557	42,096,744
សមតុល្យនៅធនាគារផ្សេងៗ	a,d 41,603,644	(760,335)	40,843,309	10,117,243
ឥណទានផ្តល់ដល់អតិថិជន	a,d 810,721,760	8,576,391	819,298,151	202,947,275
ទ្រព្យសម្បត្តិ និងបរិក្ខារ	16,665,624	-	16,665,624	4,128,220
កម្មវិធីកុំព្យូទ័រ	10,097,155	-	10,097,155	2,501,153
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	e -	28,116,488	28,116,488	6,964,699
ទ្រព្យសកម្មពន្ធពន្យារ	g 5,969,108	303,851	6,272,959	1,553,866
ទ្រព្យសកម្មផ្សេងៗ	a 17,775,994	(11,773,649)	6,002,345	1,486,833
ទ្រព្យសកម្មសរុប	1,141,661,785	25,023,306	1,166,685,091	288,998,040
សមមូលដុល្លារអាមេរិក	282,799,550	6,198,490	288,998,040	
ប្រាក់បញ្ញើពីអតិថិជន	a 476,894,860	11,031,283	487,926,143	120,863,548
បំណុលពន្ធផ្ទេរ	7,341,834	-	7,341,834	1,818,636
បំណុលភតិសន្យា	e -	26,188,518	26,188,518	6,487,124
ប្រាក់កម្ចី	a 425,530,473	4,633,713	430,164,186	106,555,409
អនុបំណុល	a 19,401,600	1,020,110	20,421,710	5,058,635
សំវិធានធនសម្រាប់អត្ថប្រយោជន៍បុគ្គលិក	14,095,407	-	14,095,407	3,491,555
បំណុលផ្សេងៗ	a,h 35,837,798	(16,634,914)	19,202,884	4,756,720
បំណុលសរុប	979,101,972	26,238,710	1,005,340,682	249,031,627
មូលធន				
ដើមទុន	79,127,300	-	79,127,300	19,600,520
បុព្វលាភភាគហ៊ុន	149,505	-	149,505	37,034
ទុនបម្រុង	18,814,706	-	18,814,706	4,660,566
ប្រាក់ចំណេញរក្សាទុក	64,468,302	(1,215,404)	63,252,898	15,668,293
មូលធនសរុប	162,559,813	(1,215,404)	161,344,409	39,966,413
បំណុល និងមូលធនសរុប	1,141,661,785	25,023,306	1,166,685,091	288,998,040
សមមូលដុល្លារអាមេរិក	282,799,550	6,198,490	288,998,040	

(ii) ផលប៉ះពាល់លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

		2018			
កំណត់សម្គាល់	ដូចដែលបានរាយការណ៍កន្លងមក	ផលប៉ះពាល់នៃការផ្លាស់ប្តូរទៅCIFRSs	ដូចដែលបានកែតម្រូវ	ដូចដែលបានកែតម្រូវ	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	
សាច់ប្រាក់ក្នុងដៃ	79,801,749	-	79,801,749	19,861,062	
សមតុល្យនៅធនាគារជាតិ	a 276,768,398	551,128	277,319,526	69,019,295	
សមតុល្យនៅធនាគារផ្សេងៗ	a,d 13,321,505	(103,060)	13,218,445	3,289,807	
ឥណទានផ្តល់ដល់អតិថិជន	a,d 975,318,202	14,444,631	989,762,833	246,332,213	
ទ្រព្យសម្បត្តិ និងបរិក្ខារ	17,996,667	-	17,996,667	4,479,011	
កម្មវិធីកុំព្យូទ័រ	11,749,238	-	11,749,238	2,924,151	
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	e -	26,335,227	26,335,227	6,554,312	
ទ្រព្យសកម្មពន្ធពន្យារ	g 7,137,972	(764,669)	6,373,303	1,586,188	
ទ្រព្យសកម្មផ្សេងៗ	a 21,226,591	(12,741,343)	8,485,248	2,111,809	
ទ្រព្យសកម្មសរុប	1,403,320,322	27,721,914	1,431,042,236	356,157,848	
សមមូលដុល្លារអាមេរិក	349,258,418	6,899,431	356,157,849		
ប្រាក់បញ្ញើពីអតិថិជន	a 638,164,858	14,284,272	652,449,130	162,381,565	
បំណុលពន្ធផ្ទេរ	6,365,457	-	6,365,457	1,584,235	
បំណុលភតិសន្យា	e -	25,482,554	25,482,554	6,342,099	
ប្រាក់កម្ចី	a 475,759,359	4,782,222	480,541,581	119,597,208	
អនុបំណុល	a 34,646,200	815,297	35,461,497	8,825,659	
សំវិធានធនសម្រាប់អត្ថប្រយោជន៍បុគ្គលិក	9,863,741	-	9,863,741	2,454,888	
បំណុលផ្សេងៗ	a,h 49,195,912	(19,382,095)	29,813,817	7,420,064	
បំណុលសរុប	1,213,995,527	25,982,250	1,239,977,777	308,605,718	
មូលធន					
ដើមទុន	120,327,300	-	120,327,300	29,947,063	
បុព្វលាភភាគហ៊ុន	149,505	-	149,505	37,209	
ទុនបម្រុង	f 20,764,670	4,883,022	25,647,692	6,383,198	
ប្រាក់ចំណេញរក្សាទុក	f 48,083,320	(3,143,358)	44,939,962	11,184,660	
មូលធនសរុប	189,324,795	1,739,664	191,064,459	47,552,130	
បំណុល និងមូលធនសរុប	1,403,320,322	27,721,914	1,431,042,236	356,157,848	
សមមូលដុល្លារអាមេរិក	349,258,418	6,899,431	356,157,848		

(iii) ផលប៉ះពាល់លើរបាយការណ៍លទ្ធផលសម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

	កំណត់សម្គាល់	2018			
		ដួងដែលបានរាយការណ៍កន្លងមក	ផលប៉ះពាល់នៃអន្តរកាលលើ CIFRSs	ដួងដែលបានកែតម្រូវ	ដួងដែលបានកែតម្រូវ
		ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលការប្រាក់	b,c	178,117,459	34,358,749	212,476,208	52,528,111
ចំណាយការប្រាក់	b,c,e	(70,368,035)	(3,662,693)	(74,030,728)	(18,301,787)
ចំណូលសុទ្ធពីការប្រាក់		107,749,424	30,696,056	138,445,480	34,226,324
ចំណាយកម្រៃជើងសារ	c	(9,392,173)	1,391,810	(8,000,363)	(1,977,840)
ចំណូលផ្សេងៗ	c	71,721,598	(34,449,678)	37,271,920	9,214,319
ចំណូលប្រតិបត្តិការ		170,078,849	(2,361,812)	167,717,037	41,462,803
ប្រាក់ជំនួយ		665,667	-	665,667	164,565
ចំណាយបុគ្គលិកនិងបន្តកពាក់ព័ន្ធផ្សេងៗ	h	(77,054,346)	(507,174)	(77,561,520)	(19,174,665)
ចំណាយរំលស់លើទ្រព្យរូបិយ និង ទ្រព្យអរូបិយ	e	(6,110,800)	(7,117,019)	(13,227,819)	(3,270,165)
ចំណាយប្រតិបត្តិការផ្សេងៗ	e	(39,159,616)	8,068,891	(31,090,725)	(7,686,211)
ការខាតបង់សុទ្ធលើខ្លួនភាពតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ	d	(14,228,206)	5,940,701	(8,287,505)	(2,048,827)
ប្រាក់ចំណេញមុនពន្ធដារ		34,191,548	4,023,587	38,215,135	9,447,500
ពន្ធលើប្រាក់ចំណេញ	g	(7,426,566)	(1,068,519)	(8,495,085)	(2,100,145)
ប្រាក់ចំណេញប្រចាំឆ្នាំ		26,764,982	2,955,068	29,720,050	7,347,355
សមមូលដុល្លារអាមេរិក		6,616,806	730,548	7,347,355	

(iv) ផលប៉ះពាល់ទៅលើរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

ការចាត់ចំណាត់ថ្នាក់ឡើងវិញមួយចំនួនត្រូវបានធ្វើឡើង ចំពោះបទប្បញ្ញត្តិនៃរបាយការណ៍លំហូរសាច់ប្រាក់របស់ក្រុមហ៊ុនដើម្បីអនុលោមតាមបទប្បញ្ញត្តិក្នុងឆ្នាំបច្ចុប្បន្នបន្ទាប់ពីការអនុវត្ត CIFRSs។

ផលប៉ះពាល់សំខាន់ៗលើរបាយការណ៍ហិរញ្ញវត្ថុពីការអនុវត្ត CIFRSs មានដូចខាងក្រោម៖

a. ទ្រព្យសកម្មនិងបំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងដោយតំលៃដករំលស់

ក្រោមក្របខ័ណ្ឌគណនេយ្យ CAS ពីមុន ទ្រព្យសកម្មហិរញ្ញវត្ថុមានសមតុល្យជាមួយធនាគារជាតិនៃកម្ពុជានិងឥណទានផ្តល់ដល់អតិថិជននិងបំណុលហិរញ្ញវត្ថុមានប្រាក់បញ្ញើពីអតិថិជន ប្រាក់កម្ចីនិងអនុបំណុលត្រូវបានកត់ត្រាតាមប្រាក់ដើមនៅពាក់ ហើយការប្រាក់បង្កត្រូវទទួល និងការប្រាក់បង្កត្រូវសង ត្រូវបានបង្ហាញជាមួយ ទ្រព្យសកម្មនិងបំណុលផ្សេងៗ។ នៅពេលអនុវត្ត CIFRS 9 ទ្រព្យសកម្មនិងបំណុល

ហិរញ្ញវត្ថុទាំងនេះត្រូវបានវាស់វែងតាមតំលៃដករំលស់ ដែលបណ្តាលឱ្យមានការកើនឡើងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងការថយចុះនៃទ្រព្យសកម្មផ្សេងៗ ហើយនិងការកើនឡើងនៃបំណុលហិរញ្ញវត្ថុនិងការថយចុះនៃបំណុលផ្សេងៗ។

a. ចំណូលការប្រាក់កត់ត្រាតាមតម្លៃដករំលស់

នៅក្រោម CAS ចំណូលការប្រាក់លើឥណទានផ្តល់ដល់អតិថិជននិងសមតុល្យជាមួយធនាគារជាតិនៃកម្ពុជាត្រូវបានទទួលស្គាល់ដោយផ្អែកលើមូលដ្ឋាននៃចំនួនទឹកប្រាក់ដើមដែលនៅសល់លើកំលែងតែឥណទានផ្តល់ដល់អតិថិជនដែលត្រូវបានចាត់ថ្នាក់ថាក្រោមស្តង់ដារជាប់សង្ស័យ ឬបាត់បង់។ អត្រាការប្រាក់ដែលបង្កពីឥណទានទាំងនេះត្រូវបានបញ្ចូលជាការប្រាក់ពូរទុក។ ក្រោយមកចំណូលការប្រាក់ពីឥណទានទាំងនេះត្រូវបានកត់ត្រាតាមមូលដ្ឋានសាច់ប្រាក់បានទទួល។ ផ្អែកលើការអនុវត្ត CIFRS 9 ចំណូលការប្រាក់ត្រូវបានទទួលស្គាល់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាព (“EIR”) ទៅលើចំនួនក្នុងបញ្ជីដុលនៃ ទ្រព្យសកម្មហិរញ្ញវត្ថុដែលគ្មានការថយចុះតម្លៃ ឬដោយប្រើ EIR ទៅលើចំនួនក្នុងបញ្ជីសុទ្ធនៃ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃ។ ការអនុវត្តនេះនាំឱ្យមានចំណូលការប្រាក់បន្ថែម។

c. កម្រៃលើការរៀបចំឥណទានកត់ត្រាតាមតម្លៃដករំលស់

នៅក្រោម CAS កម្រៃលើការរៀបចំឥណទានត្រូវបានទទួលស្គាល់ថាជាប្រាក់ចំណូល ដោយផ្អែកលើមូលដ្ឋានរំលស់ថេរទៅតាមអាយុកាលឥណទាន ហើយត្រូវបានកត់ត្រាក្នុងប្រាក់ចំណូលផ្សេងៗ។ នៅពេលអនុវត្ត CIFRS 9 កម្រៃលើការរៀបចំឥណទានត្រូវបានចាត់ទុកថាបានពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការបង្កើតឥណទាននិងជាផ្នែកសំខាន់មួយនៃអត្រាការប្រាក់ប្រសិទ្ធភាពរបស់ឥណទាន។ ដូច្នេះវាត្រូវបានរួមបញ្ចូលទៅក្នុងការទទួលស្គាល់ដំបូងនៃឥណទានផ្តល់ដល់អតិថិជននិងវាស់វែងតាមតម្លៃដករំលស់ ដែលធ្វើឱ្យចំណូលផ្សេងៗពីកម្រៃលើការរៀបចំឥណទានត្រូវបានគេធ្វើចំណាត់ថ្នាក់ឡើងវិញទៅជាចំណូលការប្រាក់ដែលជាផ្នែកមួយនៃការរំលស់ឥណទាន។

d. ខ្លួនភាពតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ

នៅក្រោម CAS សិទ្ធិធនសម្រាប់ឥណទានអាក្រក់នឹងជាប់សង្ស័យ និងសមតុល្យជាមួយធនាគារផ្សេងៗត្រូវបានវាស់វែងដោយផ្អែកលើប្រកាសលេខ ៨៧-០១៧-៣៤៤ ចុះថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2017 ពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសិទ្ធិធនលើអ៊ីមតែមិននិងសហចរណ៍លេខ ៨៧-០១៨-០០១ ចុះថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ 2018 ស្តីពីការអនុវត្តប្រកាសស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសិទ្ធិធនលើអ៊ីមតែមិន។ នៅពេលអនុវត្ត CIFRS 9 ខ្លួនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមរយៈសិទ្ធិធន

សម្រាប់ការខាតបង់ឥណទានរំពឹងទុក (“ECL”) ដែលមានផលប៉ះពាល់ដល់ខ្លួនភាពនៃសិទ្ធិធនធននាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 និងសម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018។

e. ភតិសន្យា

ការអនុវត្ត CIFRS 16 ទៅភតិសន្យាពីមុនដែលត្រូវបានចាត់ជាភតិសន្យាប្រតិបត្តិការក្រោម CAS 17 បណ្តាលឱ្យមានការទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្មចំនួន 28,116,488 ពាន់រៀល និងបំណុល ភតិសន្យាចំនួន 26,188,518 ពាន់រៀល នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 និងសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម 26,335,227 ពាន់រៀល និងបំណុលភតិសន្យាចំនួន 25,482,554 ពាន់រៀលគិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018។ សកម្មភាពទាំងនេះបណ្តាលឱ្យមានការថយចុះនូវចំណាយប្រតិបត្តិការផ្សេងទៀតចំនួន 8,068,891 ពាន់រៀលនិងការកើនឡើងនៃការរំលស់លើទ្រព្យរូបិយ និងទ្រព្យអរូបិយចំនួន 7,117,019 ពាន់រៀល និងចំណាយការប្រាក់ចំនួន 2,270,882 ពាន់រៀល សម្រាប់ ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018។ ការធ្វើចំណាត់ថ្នាក់ឡើងវិញមួយចំនួននៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់ក៏ត្រូវបានធ្វើឡើងដោយការដាក់អនុវត្ត CIFRS 16។

f. ទុនបម្រុងតាមបទប្បញ្ញត្តិ

យោងតាមប្រកាសលេខ ៨៧-០១៧-៣៤៤ របស់ធនាគារជាតិនៃកម្ពុជា ស្តីពីស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសិទ្ធិធនលើអ៊ីមតែមិន ចំនួនលើសនៃខ្លួនភាពគណនាតាមបទប្បញ្ញត្តិរៀបរយនិងខ្លួនភាពគណនាតាម CIFRSs ត្រូវផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុង នៅក្នុងមូលធនរបស់ម្ចាស់ភាគហ៊ុន។ ការតម្រូវនេះបណ្តាលឱ្យមានការកើនឡើងនូវទុនបម្រុង និងការថយចុះប្រាក់ចំណេញរក្សាទុកប៉ុន្តែមិនមានផលប៉ះពាល់ដល់ប្រាក់ចំណេញប្រកាសរបស់ក្រុមហ៊ុនឡើយ។

g. ពន្ធលើប្រាក់ចំណូល

ការអនុវត្ត CIFRSs នាំឱ្យមានការទទួលស្គាល់ពន្ធពន្យារដែលកើតឡើងពីភាពខុសគ្នាបណ្តោះអាសន្ននៃខ្លួនភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងថ្លៃយប់ប្រចាំឆ្នាំមិនទាន់ប្រើ។

h. ការយប់សម្រាកប្រចាំឆ្នាំដែលមិនទាន់បានប្រើ

ការអនុវត្ត CIFRSs នាំឱ្យមានការទទួលស្គាល់បំណុលផ្សេងៗទាក់ទងនឹងថ្លៃយប់សម្រាកប្រចាំឆ្នាំមិនទាន់ប្រើរបស់និយោជិតក្នុងអំឡុងពេលដែលបម្រើការជូនក្រុមហ៊ុន។

2.4 ការផ្លាស់ប្តូររូបិយប័ណ្ណរទេស

i. រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ

គណនីទាំងអស់ ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានវាស់វែង ដោយប្រើប្រាស់រូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចចម្បងដែលក្រុមហ៊ុនធ្វើប្រតិបត្តិការ (ហៅកាត់ថា “រូបិយប័ណ្ណគោល”)។ គណៈគ្រប់គ្រងបានកំណត់យកប្រាក់រៀលខ្មែរ (“រៀល”) ជារូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន ដោយសារវាមានឥទ្ធិពលជាសារវន្តលើប្រតិបត្តិការរបស់ក្រុមហ៊ុន។ របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់រៀលខ្មែរដែលជារូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញរបស់ក្រុមហ៊ុន។

ii. ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗក្រៅពីប្រាក់រៀលត្រូវបានប្តូរទៅជាប្រាក់រៀលតាមអត្រាប្តូរប្រាក់នាការលើកិច្ចទំនាក់ទំនងប្រតិបត្តិការនោះ។ ការចំណេញ និងការខាតលើការប្តូរប្រាក់បរទេស ដែលបណ្តាលមកពីការទូទាត់តាមប្រតិបត្តិការបែបនេះ និងពីការប្តូរទ្រព្យសកម្ម និងបំណុលរូបិយប័ណ្ណនានាដែលកំណត់ជារូបិយប័ណ្ណផ្សេងៗក្រៅពីប្រាក់រៀលតាម អត្រាប្តូរនាដំណាច់ឆ្នាំ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំនេញ ឬ ខាត។

iii. ការបង្ហាញជាដុល្លារអាមេរិក

ទ្រព្យសកម្មនិងបំណុលសម្រាប់របាយការណ៍ហិរញ្ញវត្ថុនីមួយៗដែលបង្ហាញបានប្តូរតាមអត្រាចុងការិយបរិច្ឆេទបរិច្ឆេទនីមួយៗ ចំណែកឯធាតុចំណូលនិងចំណាយសម្រាប់របាយការណ៍នីមួយៗនៃប្រាក់ចំណូល និងចំណាយលំហូរសាច់ប្រាក់ដែលបានបង្ហាញត្រូវបានប្តូរតាមអត្រាជាមធ្យមសម្រាប់ឆ្នាំ។ រាល់ភាពខុសគ្នានៃលទ្ធផលផ្តល់ប្តូរត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណូលលម្អិតផ្សេងទៀត។

របាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញជា ដុល្លារអាមេរិក ផ្អែកលើ អត្រាប្តូរប្រាក់អនុវត្តក្នុង 1 ដុល្លារអាមេរិកដូចខាងក្រោម៖

	2019	2018	2017
អត្រាចុងការិយបរិច្ឆេទ	4,075	4,018	4,037
អត្រាមធ្យម	4,052	4,045	4,045

របាយការណ៍ហិរញ្ញវត្ថុដែលបានបង្ហាញជាប្រាក់ដុល្លារអាមេរិកជាតម្លៃមិនទាន់ធ្វើសវនកម្មនិងមិនគួរយកធ្វើជាតំណាងដូចដែលចំនួនប្រាក់រៀល បាន អាចបាន ឬអាចនឹងនៅថ្ងៃអនាគត ប្តូរទៅជា ដុល្លារអាមេរិកក្នុងអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងៗណាមួយឡើយ។

2.5 ការបង្កត់ចំនួន

គួរលេខនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្កត់ជាខ្ទង់ពាន់សម្រាប់ប្រាក់រៀល និងបង្កត់សម្រាប់ប្រាក់ដុល្លារអាមេរិក។

2.6 ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់លើរបាយការណ៍ហិរញ្ញវត្ថុនៅពេលដែលក្រុមហ៊ុនក្លាយជាភាគីមួយនៃកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានវាស់ដំបូងតាមតម្លៃសមស្រប។ ថ្លៃប្រតិបត្តិការដែលបណ្តាលមកពីការទិញ ឬបោះផ្សាយនៃទ្រព្យសកម្មនិងបំណុលហិរញ្ញវត្ថុ (ក្រៅពីទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុនៅតម្លៃសមរម្យតាមរយៈប្រាក់ចំណេញឬខាត) ត្រូវបានបន្ថែមឬដកពី តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ នៅលើការទទួលស្គាល់ដំបូងតាមការគួរ។ ថ្លៃប្រតិបត្តិការបណ្តាល មកពីការទិញទ្រព្យសកម្មហិរញ្ញវត្ថុឬបំណុលហិរញ្ញវត្ថុកត់ត្រាតាមតម្លៃសមស្របតាមរយៈចំណេញឬខាត ត្រូវបានទទួលស្គាល់ក្លាយៗនៅក្នុងប្រាក់ចំណេញឬខាត។

i. ទ្រព្យសកម្មហិរញ្ញវត្ថុ

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ត្រូវបានទទួលស្គាល់ និងរំលងទទួលស្គាល់លើមូលដ្ឋានកាលបរិច្ឆេទនៃការធ្វើពាណិជ្ជកម្មដែលការទិញឬលក់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺស្ថិតនៅក្រោមកិច្ចសន្យាដែលលក្ខខណ្ឌតម្រូវឱ្យមានការបញ្ជូនទ្រព្យសកម្មក្នុងអំឡុងពេលកំណត់ដែលបានបង្កើតឡើងដោយទីផ្សារដែលពាក់ព័ន្ធ។

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានទទួលស្គាល់ ត្រូវបានវាស់វែងទាំងស្រុងជាបន្តបន្ទាប់ដោយប្រើវិធីសាស្ត្រតម្លៃដករំលស់ ឬ តម្លៃសមស្របអាស្រ័យលើការចាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

g. ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ

ឧបករណ៍បំណុលដែលមានលក្ខខណ្ឌដូចខាងក្រោមត្រូវបានវាស់វែងជាបន្តបន្ទាប់តាមតម្លៃដករំលស់៖

- ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានរក្សាទុកតាមគំរូអាជីវកម្មដែលមានគោលបំណងកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុកំណត់កាលបរិច្ឆេទដាក់លាក់នៃលំហូរសាច់ប្រាក់ដែលជាការទូទាត់ជាប្រាក់ដើមនិងការប្រាក់ទៅតាមចំនួនប្រាក់ដើមដែលនៅសល់ (“SPPI”)។

ឧបករណ៍បំណុលដែលបំពេញតាមលក្ខខណ្ឌដូចខាងក្រោមត្រូវបានវាស់វែងជាបន្តបន្ទាប់ដោយតម្លៃសមស្របតាមរយៈប្រាក់ចំណូលលម្អិតផ្សេងៗទៀត (“FVTOCI”)៖

- ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានរក្សាទុកតាមគំរូអាជីវកម្មដែលមានគោលបំណងប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យានិងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុកំណត់កាលបរិច្ឆេទដាក់លាក់នៃលំហូរសាច់ប្រាក់ដែលជា SPPI។

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗទៀតត្រូវបានវាស់ជាបន្តបន្ទាប់ដោយតម្លៃសមស្របតាមរយៈប្រាក់ចំណេញ ឬខាត (“FVTPL”)។

ទោះបីជាមានការលើកឡើងខាងលើក៏ដោយ ក៏ក្រុមហ៊ុនអាចធ្វើការជ្រើសរើសដែលមិនអាចប្តូរវិញបាន នៅ ពេលមានការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ៖

- ក្រុមហ៊ុនអាចជ្រើសរើសដែលមិនអាចប្តូរវិញបាន ដើម្បីបង្ហាញការផ្លាស់ប្តូរជាបន្តបន្ទាប់នៃតម្លៃសមស្របនៃការវិនិយោគភាគហ៊ុនក្នុងប្រាក់ចំណូលលម្អិតផ្សេងៗប្រសិនបើលក្ខខណ្ឌខ្លះត្រូវបានបំពេញ និង
- ក្រុមហ៊ុនអាចជ្រើសរើសកត់ត្រាការវិនិយោគបំណុលដែលតម្រូវអោយកត់ត្រាតាមតម្លៃដករំលស់ ឬការកត់ត្រាតាម FVTOCI តាម FVTPL ប្រសិនបើការធ្វើដូច្នេះអាចលុបបំបាត់ឬកាត់បន្ថយជាសារវន្តរូបិយមិនស៊ីចង្វាក់គ្នារបស់គណនេយ្យ។

ឧបករណ៍បំណុលកត់ត្រាតាមតម្លៃដករំលស់ឬនៅ FVTOCI

ក្រុមហ៊ុនវាយតម្លៃចំណាត់ថ្នាក់ និងវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុដោយផ្អែកលើលក្ខណៈនៃលំហូរសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្ម និងគំរូអាជីវកម្មរបស់ក្រុមហ៊ុនសម្រាប់ការគ្រប់គ្រងទ្រព្យសកម្ម។

ចំពោះទ្រព្យសកម្មដែលត្រូវបានចាត់ថ្នាក់និងវាស់វែងតាមតម្លៃដករំលស់ ឬ FVTOCI លក្ខខណ្ឌកិច្ចសន្យារបស់វាគួរតែបង្កើតឱ្យមានលំហូរសាច់ប្រាក់ដែលជា SPPI។

សម្រាប់គោលបំណងនៃការធ្វើតេស្ត SPPI ប្រាក់ដើមគឺជាតម្លៃសមស្របរបស់ទ្រព្យសកម្មនៅពេលមានការទទួលស្គាល់ដំបូង។ ចំនួនទឹកប្រាក់ដើមនោះអាចផ្លាស់ប្តូរក្នុងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ឧទាហរណ៍ប្រសិនបើមានការសងប្រាក់ដើម)។ ការប្រាក់រួមមានការពិចារណាលើតម្លៃពេលវេលានៃទឹកប្រាក់ការពិចារណាលើហានិភ័យឥណទាន ដែលទាក់ទងនឹងចំនួនទឹកប្រាក់ដើមដែលនៅ

សល់ក្នុងកំឡុងពេលដាក់លាក់ណាមួយ និងការពិចារណាលើហានិភ័យជាមូលដ្ឋានផ្សេងទៀតនៃការផ្តល់ប្រាក់កម្ចីនិងចំណាយក៏ដូចជាប្រាក់ចំណេញ។ ការវាយតម្លៃ SPPI ត្រូវធ្វើឡើងតាមរូបិយប័ណ្ណដែលជារូបិយប័ណ្ណរបស់ទ្រព្យសកម្មហិរញ្ញវត្ថុនោះ។

លំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលជា SPPI ត្រូវមានសង្គតិភាពជាមួយនឹងការរៀបចំឥណទានជាមូលដ្ឋាន។ លក្ខខណ្ឌកិច្ចសន្យាដែលនាំអោយមានការប្រឈមនឹងហានិភ័យឬភាពប្រែប្រួលនៃលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលមិនទាក់ទងនឹងការរៀបចំឥណទានជាមូលដ្ឋាន ដូចជាការហានិភ័យនិងការផ្លាស់ប្តូរតម្លៃនៃមូលធន ឬតម្លៃទំនិញមិនមែនជាលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលជា SPPI ទេ។ ទ្រព្យសកម្មហិរញ្ញវត្ថុដែលបង្កើត ឬ ទិញអាចជាការរៀបចំឥណទានមូលដ្ឋានដោយមិនគិតថាតើវាជាឥណទានក្នុងទម្រង់ស្របច្បាប់របស់វាឬទេ។

ការវាយតម្លៃនៃគំរូអាជីវកម្មសម្រាប់ការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុគឺជាមូលដ្ឋានគ្រឹះនៃការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ក្រុមហ៊ុនកំណត់គំរូអាជីវកម្មនៅកម្រិតមួយដែលឆ្លុះបញ្ចាំងពីរបៀបដែលក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគ្រប់គ្រងជាមួយគ្នាដើម្បីសម្រេចបាននូវគោលដៅអាជីវកម្មដាក់លាក់។ គំរូអាជីវកម្មរបស់ក្រុមហ៊ុនមិនពឹងផ្អែកលើចេតនាគ្រប់គ្រងរបស់គណៈគ្រប់គ្រងទៅលើឧបករណ៍នីមួយៗទេ ដូច្នោះការវាយតម្លៃគំរូអាជីវកម្មត្រូវបានអនុវត្តក្នុងកម្រិតនៃការប្រមូលផ្តុំជា ជាងផ្អែកលើមូលដ្ឋានឧបករណ៍ហិរញ្ញវត្ថុនីមួយៗ។

ក្រុមហ៊ុនពិចារណារាល់ព័ត៌មានពាក់ព័ន្ធទាំងអស់ដែលមាននៅពេលធ្វើការវាយតម្លៃគំរូអាជីវកម្ម។ ទោះជាយ៉ាងណាការវាយតម្លៃនេះមិនត្រូវបានអនុវត្តដោយផ្អែកលើស្ថានភាពដែលក្រុមហ៊ុនមិនពឹងផ្អែកថានឹងកើតឡើងនោះទេ ដូចជាស្ថានភាព “ករណីអាក្រក់បំផុត” ឬ “ករណីស្រួល” ជាដើម។ ក្រុមហ៊ុនត្រូវពិចារណាលើរាល់កំហុសពាក់ព័ន្ធដែលមានដូចជា៖

- របៀបដែលការអនុវត្តគំរូអាជីវកម្ម និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះត្រូវបានវាយតម្លៃនិងរាយការណ៍ទៅគណៈគ្រប់គ្រងសំខាន់របស់ក្រុមហ៊ុន
- ហានិភ័យដែលប៉ះពាល់ដល់ការអនុវត្តគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្ម) និងនៅក្នុងវិធីមួយដែលហានិភ័យត្រូវបានគ្រប់គ្រង និង
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានសំណង (ឧទាហរណ៍ថាតើសំណងគឺផ្អែកលើតម្លៃសមស្របនៃទ្រព្យដែលបានគ្រប់គ្រងឬលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល)។

នៅពេលមានការទទួលស្គាល់ដំបូងនៃទ្រព្យសកម្ម ក្រុមហ៊ុនកំណត់ថា តើទ្រព្យសកម្មអ្វីហិរញ្ញវត្ថុដែលត្រូវបានទទួលស្គាល់ថ្មីជាផ្នែកមួយនៃ គំរូអាជីវកម្មដែលមានស្រាប់ឬថាតើពួកគេឆ្លុះបញ្ចាំងពីការចាប់ផ្តើម នៃគំរូអាជីវកម្មថ្មី។ ក្រុមហ៊ុនវាយតម្លៃឡើងវិញនូវគំរូអាជីវកម្មរបស់ ខ្លួននៅកាលបរិច្ឆេទនៃការវាយតម្លៃដើម្បីកំណត់ថាតើគំរូ អាជីវកម្មបានផ្លាស់ប្តូរតាំងពីអំឡុងពេលមុន។ សម្រាប់របាយការណ៍ បច្ចុប្បន្ននិងពីមុន ក្រុមហ៊ុនមិនបានផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួនទេ។

នៅពេលដែលឧបករណ៍បំណុលបានវាស់តាម FVTOCI ត្រូវបាន គេលែងទទួលស្គាល់ ការចំណេញ / ខាតបង់ដែលបានទទួល ស្គាល់ពីមុននៅក្នុង OCI ត្រូវកត់ត្រា ឡើងវិញពីមូលធនទៅប្រាក់ ចំណេញ ឬ ខាត។ ផ្ទុយទៅវិញ ចំពោះការវិនិយោគមូលធនដែល កំណត់ថាត្រូវតាម FVTOCI ការចំណេញ / ខាតបង់ដែល បានទទួលស្គាល់ពីមុននៅក្នុង OCI មិនត្រូវបានចាត់ថ្នាក់ជាបន្ត បន្ទាប់ទៅក្នុងចំណេញឬខាតទេប៉ុន្តែត្រូវផ្ទេរជាមូលធន។

ឧបករណ៍បំណុលដែលត្រូវបានវាស់ជាបន្តបន្ទាប់តាមតម្លៃដករំលស់ ឬ FVTOCI គឺត្រូវវាយតម្លៃឱនភាព។

ឧបករណ៍មូលធនដែលកត់ត្រា តាម FVTOCI

នៅពេលកត់ត្រាដំបូង ក្រុមហ៊ុនអាចធ្វើការជ្រើសរើស ដែលមិនអាច ប្តូរវិញ (ផ្អែកលើមូលដ្ឋានឧបករណ៍ហិរញ្ញវត្ថុនីមួយៗ) ដើម្បីកំណត់ ថាការវិនិយោគលើឧបករណ៍មូលធនដែលបានកំណត់ជា FVTOCI។ ការកំណត់ជា FVTOCI មិនត្រូវបានអនុញ្ញាតទេប្រសិន បើការវិនិយោគមូលធនត្រូវបានធ្វើឡើងសម្រាប់ការធ្វើពាណិជ្ជកម្ម ឬប្រសិនបើមានការទូទាត់យថាភាព ដោយអ្នកទិញក្នុងការរួមបញ្ចូល អាជីវកម្មដែលCIFRS 3 ត្រូវអនុវត្ត។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានធ្វើឡើងសម្រាប់ជួញដូររូបសិល្បៈបើ៖

- វាត្រូវបានគេទិញក្នុង គោលបំណងនៃការលក់វានៅក្នុងរយៈ ពេលខ្លីខាងមុខ ឬ
- នៅពេលកត់ត្រាដំបូងវាគឺជាផ្នែកមួយនៃផលប៉ុន្តែឧបករ ហិរញ្ញវត្ថុដែលក្រុមហ៊ុនគ្រប់គ្រងរួមគ្នា និងមានភស្តុតាងជាក់ ជាក់ស្តែងនៃការលក់យក ប្រាក់ចំណេញក្នុងរយៈពេលខ្លី ឬ
- វាគឺជានិស្សន្ទ (លើកលែងតែនិស្សន្ទ ដែលជាភិក្ខុសន្យាធានា ហិរញ្ញវត្ថុឬឧបករណ៍ការពារហានិភ័យដែលបានកំណត់ និងមានប្រសិទ្ធិភាព)។

ការវិនិយោគលើឧបករណ៍មូលធនតាម FVTOCI ត្រូវបានវាស់វែង ដំបូងតាមតម្លៃសមស្របបូកនឹងចំណាយប្រតិបត្តិការ។ ការកត់ត្រា បន្ទាប់ត្រូវបានវាស់វែងតាមតម្លៃដករំលស់ដោយនឹងការចំណេញនិងការ

ខាតបង់ដែលកើតឡើងពីការប្រែប្រួលតម្លៃសមស្របត្រូវទទួលស្គាល់ នៅចំណូលលម្អិតផ្សេងៗ និងបង្កនៅក្នុងទុនបំរុងវាយតម្លៃឡើងវិញ នៃការវិនិយោគ។ ផលចំណេញ ឬខាតយោងនឹងមិនត្រូវបានចាត់ ថ្នាក់ឡើងវិញទៅក្នុងចំណេញឬខាត នៅពេលជម្រះចេញពីបញ្ជីនៃ ការវិនិយោគមូលធនផ្ទុយទៅវិញពួកគេនឹងត្រូវផ្ទេរទៅក្នុងប្រាក់ ចំណេញរក្សាទុក។

ក្រុមហ៊ុនបានកំណត់ការវិនិយោគមូលធនដែលទាំងអស់មិនសម្រាប់ ការធ្វើពាណិជ្ជកម្មតាម FVTOCI លើការអនុវត្តដំបូងនៃ CIFRS 9។

ភាគលាភលើការវិនិយោគទាំងនេះនៅក្នុងឧបករណ៍មូលធនត្រូវបាន ទទួលស្គាល់នៅក្នុងចំណេញខាតស្របតាម CIFRS 9 លើកលែង តែភាគលាភជាការទទួលបានមកវិញនៃផ្នែកនៃថ្លៃដើមនៃការ វិនិយោគ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលកត់ត្រាតាម FVTPL

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនត្រូវតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការ វាស់វែងតាមតម្លៃដករំលស់ ឬ FVTOCI ត្រូវកត់ត្រាតាម FVTPL។ ជាពិសេស៖

- ការវិនិយោគលើឧបករណ៍មូលធនគឺត្រូវបានចាត់ថ្នាក់តាម FVTPL លើកលែងតែក្រុមហ៊ុនបានកំណត់ការវិនិយោគលើ ឧបករណ៍មូលធនដែលវាមិនត្រូវបានធ្វើឡើងសម្រាប់ការធ្វើ ពាណិជ្ជកម្ម ឬការទូទាត់យថាភាព ដែលកើតឡើងពីការរួម បញ្ចូលគ្នានៃអាជីវកម្មតាម FVTOCI នៅពេលទទួល ស្គាល់ដំបូង
- ឧបករណ៍បំណុលដែលមិនត្រូវតាមលក្ខណៈវិនិច្ឆ័យតម្លៃដក រំលស់ ឬ លក្ខណៈ FVTOCI ត្រូវបានចាត់ថ្នាក់តាមFVTPL។ លើសពីនេះទៀត ឧបករណ៍បំណុលដែលត្រូវតាមលក្ខណៈ វិនិច្ឆ័យតម្លៃដករំលស់ ឬ FVTOCIអាចត្រូវបានកំណត់យក តាម FVTPL នៅពេលមានការទទួលស្គាល់ដំបូងប្រសិនបើ ការកត់ត្រាបែបនេះ លុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវការ វាស់ស្ទង់ឬការទទួលស្គាល់មិនស៊ីជម្រក់គ្នាដែលអាចកើត ឡើងពីការវាស់វែងទ្រព្យសកម្ម ឬ បំណុល ឬ ការទទួលស្គាល់ ការចំណេញ និងការខាតបង់នៅលើមូលដ្ឋានផ្សេងគ្នា។ ក្រុមហ៊ុនមិនបានកំណត់ឧបករណ៍បំណុលណាមួយតាម FVTPL ឡើយ។

ការចាត់ថ្នាក់ឡើងវិញ

ប្រសិនបើគំរូអាជីវកម្មដែលក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ មានការផ្លាស់ប្តូរនោះ ទ្រព្យសកម្មហិរញ្ញវត្ថុដែលរងផលប៉ះពាល់ត្រូវ បានចាត់ថ្នាក់ឡើងវិញ។ ការតម្រូវចំពោះការចាត់ថ្នាក់ និង

ការវាស់វែងទាក់ទងនឹងប្រភេទថ្មីអនុវត្តប្រកបដោយប្រសិទ្ធភាពចាប់ ពីថ្ងៃដំបូងនៃការិយបរិច្ឆេទរាយការណ៍ដំបូងបន្ទាប់ពីការផ្លាស់ប្តូរគំរូ អាជីវកម្មដែលបណ្តាលឱ្យចំណាត់ថ្នាក់ធនធានហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនឡើងវិញ។ក្នុងកាលបរិច្ឆេទឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ននិង ការិយបរិច្ឆេទគណនេយ្យមុន មិនមានការផ្លាស់ប្តូរគំរូអាជីវកម្មដែល ក្រុមហ៊ុនកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុទេដូច្នោះមិនមានការធ្វើ ចំណាត់ថ្នាក់ឡើងវិញទេ។

b. ចំណេញ /ខាតពីការប្តូររូបិយប័ណ្ណបរទេស

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលជាប្តូររូបិយប័ណ្ណបរទេសត្រូវ បានកំណត់ជាប្តូររូបិយប័ណ្ណបរទេសនោះហើយត្រូវបានប្តូរតាមអត្រា ដូចនៅកាលបរិច្ឆេទរាយការណ៍នីមួយៗ។ ជាពិសេស៖

- សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃដក រំលស់ដែល មិនមែនជាផ្នែកដែលទាក់ទងនឹងការការពារ ហានិភ័យភាពខុសគ្នានៃការអត្រាប្តូរប្រាក់ត្រូវបានទទួលស្គាល់ ជាប្រាក់ចំណេញ ឬ ខាតបង់នៅក្នុងជួរ «ចំណូលផ្សេងៗ»
- សម្រាប់ឧបករណ៍បំណុលវាស់វែងតាម FVTOCI ដែលមិន ទាក់ទងនឹងការការពារហានិភ័យ ភាពខុសគ្នានៃអត្រាប្តូរប្រាក់លើ តម្លៃដករំលស់ នៃឧបករណ៍បំណុលត្រូវទទួលស្គាល់នៅក្នុង ប្រាក់ចំណេញ ឬការបាត់បង់នៅក្នុងជួរ «ចំណេញនិងខាតផ្សេងៗ»
- សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់តាម FVTPL ដែល មិនទាក់ទងនឹងការការពារហានិភ័យដែលត្រូវបានកំណត់ភាព ខុសគ្នានៃការអត្រាប្តូរប្រាក់ត្រូវបានទទួលស្គាល់នៅក្នុង ចំណេញ ឬ ខាត នៅក្នុងជួរ «ចំណេញនិងខាតផ្សេងៗ» និង
- សម្រាប់ឧបករណ៍ទ្រព្យមូលធនវាស់វែងតាម FVTOCI ភាព ខុសគ្នានៃការផ្លាស់ប្តូរត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ ចំណូលលម្អិតផ្សេងទៀតនៅក្នុងទុនបម្រុងវាយតម្លៃឡើងវិញ ការវិនិយោគ។

c. ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ

ក្រុមហ៊ុនទទួលស្គាល់សំវិធានធនខាតបង់ ECL ទៅលើឧបករណ៍ ហិរញ្ញវត្ថុខាងក្រោមដែលមិនត្រូវបានវាស់តាម FVTPL៖

- ឥណទានផ្តល់ដល់អតិថិជន និង
- សមតុល្យនៅធនាគារផ្សេងៗ។

ពុំមានការតម្រូវឱ្យមានការខាតបង់លើឱនភាពនៃតម្លៃសម្រាប់ ការវិនិយោគមូលធនដែលកត់ត្រាតាម FVTOCI។

លើកលែងតែទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពដើម្បីបានទិញ ECLs តម្រូវឱ្យធ្វើតាមរយៈសំវិធានធនខាតបង់នូវចំនួនទឹកប្រាក់ស្មើ នឹង៖

- ECL 12 ខែ គឺជាECL មួយអាយុកាល ដែលបណ្តាលមកពី ព្រឹត្តិការណ៍ខកខានសងដែលអាចកើតឡើងក្នុងរយៈពេល 12ខែបន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ (សំដៅទៅលើ ដំណាក់កាលទី1) ឬ
- ECL ពេញមួយអាយុកាល គឺជាECL មួយអាយុកាលដែល បណ្តាលមកពីព្រឹត្តិការណ៍ខកខានសងដែលអាចកើតមាននៅ ក្នុងអាយុកាលនៃឧបករណ៍ហិរញ្ញវត្ថុ(សំដៅទៅលើ ដំណាក់កាលទី2 និងដំណាក់កាលទី3) ។

សំវិធានធនខាតបង់សម្រាប់ ECL ពេញមួយអាយុកាលចាំបាច់ សម្រាប់ឧបករណ៍ហិរញ្ញវត្ថុប្រសិនបើហានិភ័យឥណទាននៅលើ ឧបករណ៍ហិរញ្ញវត្ថុនោះមានការកើនឡើងជាសារវន្តចាប់តាំងពីមាន ការទទួលស្គាល់ដំបូង។ ចំពោះឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតទាំងអស់ ECLs ត្រូវបានវាស់វែងក្នុងចំនួនទឹកប្រាក់ស្មើនឹង ECL 12ខែ។ ព័ត៌មានលម្អិតបន្ថែមស្តីពីការកំណត់នៃការកើនឡើងហានិភ័យ ឥណទានសារវន្តត្រូវបានរាយការណ៍នៅក្នុងកំណត់សម្គាល់2.6.i.c។

ECLs គឺជាការប៉ាន់ស្មានដោយផ្អែកលើប្រូបាប៊ីលីតេមធ្យមភាគនៃ តម្លៃបច្ចុប្បន្ននៃការបាត់បង់ឥណទាន។ទាំងនេះត្រូវបានវាស់វែងជា តម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យា និង លំហូរសាច់ប្រាក់ដែលក្រុមហ៊ុនរំពឹងថានឹងទទួលបានពីមធ្យមភាគ នៃពិសេណារីយ៉ូនៃស្ថានភាពសេដ្ឋកិច្ចជាច្រើននាពេលអនាគតដែល ត្រូវធ្វើអប្បបរមាដោយប្រើ EIR។

ក្រុមហ៊ុនវាស់វែង ECL លើមូលដ្ឋានឯកត្តភាពឬផ្អែកលើមូលដ្ឋាន សមូហភាពសម្រាប់ផលប៉ុន្តែឥណទានដែលមានលក្ខណៈ ហានិភ័យលើសេដ្ឋកិច្ចច្រើនផ្សេងគ្នា។ការវាស់វែងនៃការខាតបង់ សំវិធានធន គឺផ្អែកលើតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែល រំពឹងទុករបស់ទ្រព្យដោយប្រើ EIR ដើមរបស់ទ្រព្យសកម្មដោយមិន គិតថាតើវាត្រូវបានវាស់ដោយផ្អែកលើមូលដ្ឋានឯកត្តភាពឬតាម មូលដ្ឋានផលប៉ុន្តែឥណទានរួម។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាព

ទ្រព្យសកម្មហិរញ្ញវត្ថុមួយគឺជា "ឥណទានខាតបង់"នៅពេល ព្រឹត្តិការណ៍មួយ ឬ ច្រើនដែលមានផលប៉ះពាល់អាក្រក់ដល់លំហូរ សាច់ប្រាក់ដែលបានប៉ាន់ប្រមាណនាពេលអនាគតនៃទ្រព្យសកម្ម ហិរញ្ញវត្ថុបានកើតឡើង។ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាព ត្រូវបានគេចាត់ទុកថាជាទ្រព្យសកម្មថ្នាក់ទី3។ភស្តុតាងនៃឥណទាន ខាតបង់រួមមានទិន្នន័យដែលអាចអង្កេតបានអំពីព្រឹត្តិការណ៍ដូច ខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុជាសារវន្តរបស់អ្នកខ្ចី ឬអ្នកចេញផ្សាយ
- ការរំលោភកិច្ចសន្យាដូចជាករណីខកខានបង់ ឬហួសកាលបរិច្ឆេទកំណត់
- សម្រាប់ហេតុផលសេដ្ឋកិច្ចឬកិច្ចសន្យាទាក់ទងនឹងភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្ចី អ្នកផ្តល់កម្ចីបានផ្តល់សម្បទានដល់អ្នកខ្ចីដែលអ្នកផ្តល់កម្ចីមិនពិចារណាក្នុងករណីផ្សេង
- ការបាត់បង់នៃទិដ្ឋភាពសកម្មមួយសម្រាប់មូលបត្រ ដោយសារការលំបាកផ្នែកហិរញ្ញវត្ថុ ឬ
- ការទិញទ្រព្យសកម្មហិរញ្ញវត្ថុក្នុងការបញ្ចុះតម្លៃយ៉ាងច្រើន ដែលឆ្លុះបញ្ចាំងពីការបាត់បង់ឥណទានដែលបានកើតឡើង។

វានឹងមិនទៅរួចក្នុងការកំណត់ព្រឹត្តិការណ៍ដាច់ពីគ្នាតែមួយផ្ទុយទៅវិញទិដ្ឋភាពលម្អិតនៃព្រឹត្តិការណ៍មួយចំនួនអាចបណ្តាលឱ្យទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាព។ ក្រុមហ៊ុនវាយតម្លៃថា ឧបករណ៍បំណុលដែលជាទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងដោយតម្លៃដក់របស់ ឬ FVTOCI ជាការខាតបង់ឥណទាននៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ។ ដើម្បីវាយតម្លៃប្រសិនបើឧបករណ៍បំណុលសាជីវកម្មខាតបង់ឥណទានក្រុមហ៊ុនពិចារណាលើកត្តាដូចជាទិន្នផលសញ្ញាបំណុល ការវាយតម្លៃឥណទាន និងលទ្ធភាពរបស់អ្នកខ្ចីក្នុងការប្រមូលមូលនិធិ។

ឥណទានមួយត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៅពេលដែលសម្បទានត្រូវបានផ្តល់ដល់អ្នកខ្ចីដោយសារតែការខ្វះខាតខាងជីវភាពក្នុងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកខ្ចី លើកលែងតែមានភស្តុតាងបង្ហាញថាជាលទ្ធផលនៃការផ្តល់សម្បទានហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀតនៃឱនភាព។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលសម្បទានត្រូវបានពិចារណាប៉ុន្តែមិនបានផ្តល់ឱ្យនោះ ទ្រព្យនោះត្រូវបានគេចាត់ទុកថាជាឥណទានមានឱនភាព នៅពេលមានភស្តុតាងដែលអាចសង្កេតពីឱនភាពឥណទានរួមទាំងការខាតបង់ដែលត្រូវតាមនិយមន័យ។ និយមន័យនៃការខកខានសង (សូមមើលខាងក្រោម) រួមបញ្ចូលទាំងសូចនាករបង្ហាញពីភាពមិនអាចទៅរួចក្នុងការបង់ប្រាក់ និងការហួសកាលកំណត់សងសម្រាប់រយៈពេល 90 ថ្ងៃ ឬ ច្រើនជាងនេះជាគោល។

ការកំណត់និយមន័យនៃការខកខានសង (Definition of Default)

ភាពសំខាន់ចំពោះការកំណត់ ECL គឺជានិយមន័យនៃការខកខានសង។ និយមន័យនៃការខកខានសងត្រូវបានប្រើក្នុងការវាស់វែងបរិមាណ ECL និងក្នុងការកំណត់ថាតើការខាតបង់សំវិធានធនអាស្រ័យលើ ECL 12ខែ ឬ ECL មួយអាយុកាល ដោយសារការខកខានសងជាសមាសភាពនៃប្រូបាប៊ីលីតេនៃការខកខានសង (“PD”) ដែលមានផលប៉ះពាល់ទៅលើទាំងការវាស់វែង ECL និងការកំណត់អត្តសញ្ញាណនៃការកើនឡើងហានិភ័យឥណទានជាសារវន្ត (សូមមើលកំណត់សំគាល់ 2.6.i.c) ។

ក្រុមហ៊ុនចាត់ទុកខាងក្រោមនេះថាជាព្រឹត្តិការណ៍នៃការខកខានបង់៖

- អ្នកខ្ចីហួសកាលកំណត់សងស្មើឬលើស 90 ថ្ងៃ លើកាតព្វកិច្ចឥណទានណាមួយចំពោះក្រុមហ៊ុន ឬ
- អ្នកខ្ចីទំនងជាមិនអាចបង់កាតព្វកិច្ចឥណទានទាំងមូលរបស់ខ្លួនដល់ក្រុមហ៊ុនទេ។

និយមន័យនៃការខកខានសងនេះត្រូវបានប្រើដោយក្រុមហ៊ុនសម្រាប់គោលបំណងគណនេយ្យ ក៏ដូចជាសម្រាប់គោលបំណងគ្រប់គ្រងហានិភ័យឥណទានផ្ទៃក្នុង និងត្រូវបានប្រើយ៉ាងទូលំទូលាយដោយស៊ុសភ្នាក់ងារទៅនឹងនិយមន័យនៃការខកខានសងតាមបទបញ្ញត្តិ។ និយមន័យនៃការខកខានសងត្រូវបានរៀបចំយ៉ាងត្រឹមត្រូវដើម្បីឆ្លុះបញ្ចាំងពីលក្ខណៈ ផ្សេងៗគ្នានៃប្រភេទទ្រព្យសកម្មខុសៗគ្នា។ ឥណទានវិបារ្យប័ណ្ណលើសកាលកំណត់ត្រូវបានចាត់ទុកថាហួសកាលបរិច្ឆេទកំណត់នៅពេលអតិថិជនបានរំលោភលើដែនកំណត់ដែលបានណែនាំ ឬ ត្រូវបានណែនាំអំពីដែនកំណត់តូចជាងចំនួនទឹកប្រាក់ដែលនៅសល់បច្ចុប្បន្ន។

នៅពេលវាយតម្លៃថាអ្នកខ្ចីទំនងជាមិនបង់កាតព្វកិច្ចឥណទានរបស់ខ្លួន ក្រុមហ៊ុនត្រូវគិតគូរទាំងសូចនាករគុណភាព និងបរិមាណ។ សូចនាករបរិមាណដូចជាស្ថានភាពហួសកាលកំណត់និងការមិនបង់ប្រាក់លើកាតព្វកិច្ចមួយទៀតនៃសមភាគីតែមួយគឺជាធាតុចូលសំខាន់នៅក្នុងការវិភាគនេះ។ ក្រុមហ៊ុនប្រើប្រាស់ប្រភពព័ត៌មានជាច្រើនប្រភេទដើម្បីវាយតម្លៃភាពមិនប្រក្រតីដែលត្រូវបានបង្កើតឡើងនៅខាងក្នុង ឬ ទទួលបានពីប្រភពខាងក្រៅ។ ដូចដែលបានកត់សម្គាល់នៅក្នុងនិយមន័យនៃទ្រព្យសកម្មហិរញ្ញវត្ថុនៃការខាតបង់ឥណទានការខកខានសងគឺជាភស្តុតាងដែលបង្ហាញថាទ្រព្យសកម្មគឺជាឥណទានមានឱនភាព។ ដូច្នេះទ្រព្យសកម្មជាឥណទានមានភាពរួមបញ្ចូលនូវទ្រព្យដែលខកខានសងប៉ុន្តែក៏នឹងរួមបញ្ចូលនូវទ្រព្យបាត់បង់ផ្សេងទៀតដោយហេតុថា និយមន័យនៃការខាតបង់ឥណទានមាន លក្ខណៈទូលំទូលាយជាងនិយមន័យនៃការខកខានក្នុងការសង។

ការកើនឡើងហានិភ័យឥណទានជាសារវន្ត

ក្រុមហ៊ុនត្រួតពិនិត្យរាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់និងបានចេញកិច្ចសន្យាឥណទាន ដែលជាកម្មវត្ថុដែលតម្រូវឱ្យមានការវាយតម្លៃ ថាតើមានការកើនឡើងហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីមានការទទួលស្គាល់ដំបូង។ ប្រសិនបើមានការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត ក្រុមហ៊ុននឹងធ្វើការវាស់វែងសំវិធានធនខាតបង់ដោយផ្អែកលើ ECL មួយអាយុកាលជាជាង ECL រយៈពេល 12ខែ។

ការវាយតម្លៃថា តើហានិភ័យឥណទាននៅលើឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ក្រុមហ៊ុនប្រៀបធៀបហានិភ័យនៃការខកខានសងដែលកើតឡើងជាប្រចាំលើឧបករណ៍ហិរញ្ញវត្ថុនៅកាលបរិច្ឆេទរបាយការណ៍ដោយផ្អែកលើកាលកំណត់នៃឧបករណ៍ដែលនៅសល់ជាមួយនឹងហានិភ័យនៃការខកខានសងដែលកើតឡើង ត្រូវបានគេរំពឹងទុកសម្រាប់កាលកំណត់ដែលនៅសល់នៅកាលបរិច្ឆេទរបាយការណ៍បច្ចុប្បន្ន នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ជាលើកដំបូង។ ក្នុងការធ្វើការវាយតម្លៃនេះក្រុមហ៊ុនពិចារណាទាំងព័ត៌មានបរិមាណ និងគុណភាពដែលសមហេតុផល និងអាចគាំទ្របានរួមទាំងបទពិសោធន៍ដែលធ្លាប់មាន និងព័ត៌មានព្យាករណ៍នាពេលអនាគតដែលអាចរកបានដោយមិនចាំបាច់ចំណាយ ឬការប្រឹងប្រែងលើសលប់ដោយផ្អែកលើបទពិសោធន៍ដែលធ្លាប់មានរបស់ក្រុមហ៊ុននិងការវាយតម្លៃឥណទានរបស់អ្នកជំនាញរួមទាំងព័ត៌មានព្យាករណ៍ពីអនាគត។

សេណារីយ៉ូសេដ្ឋកិច្ចជាច្រើនបង្កើតបាន ជាមូលដ្ឋាននៃការកំណត់ PD នៅការទទួលស្គាល់ដំបូង និងនៅកាលបរិច្ឆេទរបាយការណ៍ជាបន្តបន្ទាប់។ សេណារីយ៉ូសេដ្ឋកិច្ចខុសគ្នានឹងនាំឱ្យមាន PD ខុសគ្នា។ វាគឺជាការថ្លឹងថ្លែងពីសេណារីយ៉ូផ្សេងៗគ្នាទាំងនេះដែលបង្កើតជាមូលដ្ឋាននៃប្រូបាប៊ីលីតេមធ្យមនៃទំនងដែលត្រូវបាន ប្រើដើម្បីកំណត់ថាតើហានិភ័យឥណទានបានកើនឡើងជាសារវន្ត។

ព័ត៌មានព្យាករណ៍ពីអនាគតរួមមានការរំពឹងទុកនាពេលអនាគតនៃឧស្សាហកម្មដែលសមភាគីរបស់ក្រុមហ៊ុនធ្វើប្រតិបត្តិការដោយទទួលបានពីរបាយការណ៍អ្នកជំនាញសេដ្ឋកិច្ច អ្នកវិភាគហិរញ្ញវត្ថុ អង្គការរដ្ឋាភិបាលនិងអង្គការស្រដៀងគ្នាផ្សេងទៀតដូចជាការពិចារណាលើប្រភពជាច្រើនទាំងខាងក្នុង និងខាងក្រៅនៃព័ត៌មានសេដ្ឋកិច្ចជាក់ស្តែងនិងព្យាករណ៍។ ជាពិសេសសព្វថ្ងៃនេះមានសម្រាប់តំបន់ដែលមានការផ្តាច់អារម្មណ៍ទៅលើឧស្សាហកម្មជាក់លាក់ដូចជាព័ត៌មានដែលមាននៅខាងក្នុង អំពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជន។ ក្រុមហ៊ុនបែងចែកដៃគូរបស់ខ្លួនទៅតាមថ្នាក់ហានិភ័យឥណទានផ្ទៃក្នុងដែលពាក់ព័ន្ធអាស្រ័យលើ គុណភាពឥណទានរបស់ពួកគេ។ ព័ត៌មានអំពីបរិមាណគឺជាសូចនាករចម្បងមួយនៃការកើនឡើងហានិភ័យ

ឥណទានជាសារវន្តនិងផ្អែកលើការផ្លាស់ប្តូរ PD មួយអាយុកាលដោយការប្រៀបធៀប៖

- PD មួយអាយុកាលដែលនៅសល់នៅកាលបរិច្ឆេទរបាយការណ៍ជាមួយនឹង
- PD មួយអាយុកាល ដែលនៅសល់សម្រាប់ចំណុចនៃពេលវេលានេះ ដែលត្រូវបានគេដាន់ស្ថានដោយផ្អែកលើអង្គហេតុនិងកាលៈទេសៈនៅពេលនៃការទទួលស្គាល់ដំបូងនៃហានិភ័យ។

PDs ដែលត្រូវបានប្រើគឺមានលក្ខណៈមើលទៅមុខហើយ ក្រុមហ៊ុនប្រើវិធីសាស្ត្រនិងទិន្នន័យដូចគ្នាដើម្បីវាស់សំវិធានធនការខាតបង់សម្រាប់ ECL ។

កត្តាគុណភាពដែលបង្ហាញពីការកើនឡើងហានិភ័យជាសារវន្តឥណទានត្រូវបានឆ្លុះបញ្ចាំងនៅក្នុងគំរូ PDs ឱ្យបានទាន់ពេលវេលា។ ទោះយ៉ាងណាក្រុមហ៊ុននៅតែពិចារណាដាច់ដោយឡែកពីកត្តាគុណភាពមួយចំនួនដើម្បីវាយតម្លៃប្រសិនបើហានិភ័យឥណទានកើនឡើងជាសារវន្ត។

ដោយសារការកើនឡើង នូវហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់ដំបូងគឺជាវិធានការទាក់ទងការផ្លាស់ប្តូរ PD ជាក់ស្តែង និងកាន់តែមានចំនួនធំជាងសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមាន PD ទាបនៅពេលកត់ត្រាដំបូងបើប្រៀបធៀបទៅនឹងឧបករណ៍ហិរញ្ញវត្ថុដែលមាន PD ខ្ពស់ជាងនេះនៅពេលកត់ត្រា។

ជាគោលនៅពេលដែល ទ្រព្យសកម្មបានផុតកំណត់សង 30 ថ្ងៃ ក្រុមហ៊ុនចាត់ទុកថាមានការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត ហើយទ្រព្យសកម្មស្ថិតក្នុងដំណាក់កាលទី 2 នៃគំរូឱនភាព ពេលគឺសំវិធានធនខាតបង់ត្រូវបានវាស់វែងជា ECL ពេញមួយអាយុកាល។ បន្ថែមលើឥណទានដែលត្រូវបានវាយតម្លៃជាលក្ខណៈបុគ្គលនិងត្រូវបានបញ្ចូលក្នុងបញ្ជីឃ្នាំមើលគឺស្ថិតក្នុងដំណាក់កាលទី 2 នៃគំរូឱនភាព។ ដូចបានកត់សម្គាល់ប្រសិនបើមានភស្តុតាងបង្ហាញពីឱនភាពឥណទានទ្រព្យសកម្មស្ថិតក្នុងដំណាក់កាលទី 3 នៃគំរូឱនភាព។

ការកែប្រែនិងការលែងទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ

ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុកើតឡើងនៅពេលលក្ខខណ្ឌក្នុងត្រាទាក់ទងនឹងលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានធ្វើការចរចាឡើងវិញ ឬ ផ្លាស់ប្តូរជាថ្មីរវាងការទទួលស្គាល់ដំបូង និងកាលកំណត់សងនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ ការកែប្រែមានឥទ្ធិពលទៅលើចំនួនទឹកប្រាក់និង / ឬ ពេលវេលានៃលំហូរសាច់ប្រាក់ក្នុង

កិច្ចសន្យាដែលអាចធ្វើទៅបានភ្លាមៗឬនៅពេលអនាគត។ លើសពីនេះទៀតការណែនាំឬការកែសម្រួលកិច្ចព្រមព្រៀងដែលមានស្រាប់នៃឥណទានអាចបង្កើតបានជាការកែប្រែ ទោះបីជាកិច្ចព្រមព្រៀងថ្មីឬការកែតម្រូវទាំងនេះមិនទាន់ប៉ះពាល់ដល់លំហូរសាច់ប្រាក់ភ្លាមៗក៏ដោយ ប៉ុន្តែអាចប៉ះពាល់ដល់ លំហូរសាច់ប្រាក់ដែលអាស្រ័យលើកិច្ចព្រមព្រៀងត្រូវបានបំពេញ ឬ អត់ (ឧទាហរណ៍ការផ្លាស់ប្តូរនៃការកើនឡើងអត្រាការប្រាក់ដែលកើតឡើងនៅពេលដែលមានការរំលោភលើកិច្ចព្រមព្រៀង)។

ក្រុមហ៊ុនលែងទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុលុះត្រាតែសិទ្ធិក្នុងកិច្ចសន្យាទទួលសាច់ប្រាក់ផុតកំណត់ (រាប់បញ្ចូលទាំងការផុតកំណត់ដែលកើតឡើងពីការកែប្រែដោយមានលក្ខខណ្ឌខុសគ្នា) ឬនៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុនិងហានិភ័យ និងរង្វាន់ជាកម្មសិទ្ធិទាំងអស់នៃទ្រព្យសកម្មត្រូវបានផ្ទេរទៅ អង្គការផ្សេងទៀត។ ប្រសិនបើក្រុមហ៊ុនមិនផ្ទេរឬរក្សាទុកនូវរាល់ហានិភ័យ និងរង្វាន់ជាកម្មសិទ្ធិហើយនៅតែបន្តគ្រប់គ្រងទ្រព្យសកម្មដែលបានផ្ទេរ ក្រុមហ៊ុនកត់ត្រាកម្មសិទ្ធិដែលនៅសល់ចំពោះទ្រព្យសកម្មនិងចំនួនបំណុលដែលពាក់ព័ន្ធអាចនឹងត្រូវបង់។ ប្រសិនបើក្រុមហ៊ុនរក្សានូវរាល់ហានិភ័យនិងរង្វាន់ជាកម្មសិទ្ធិនៃទ្រព្យសកម្ម ហិរញ្ញវត្ថុដែលបានផ្ទេរក្រុមហ៊ុននៅតែបន្តទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ហើយក៏ទទួលស្គាល់ការខ្ចីប្រាក់មានទ្រព្យបញ្ចាំសម្រាប់ប្រាក់ដែលទទួលបាន។

នៅពេលលែងទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងមូល ភាពខុសគ្នារវាងចំនួនទឹកប្រាក់នៅសល់របស់ទ្រព្យសកម្មនិងផលបូកសរុបនៃការទូទាត់ ដែលទទួលបាននិងត្រូវទទួលបាននិងចំណេញ /ខាតដែលត្រូវបានទទួលស្គាល់នៅក្នុង OCI និងបង្កនៅក្នុងមូលធនត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬ ការខាតបង់ដោយការលើកលែងនៃការវិនិយោគមូលធនដែលបានកំណត់ការវាស់វែងតាម FVTOCI ដែលការចំណេញ / ខាតដែលបានទទួលស្គាល់ពីមុននៅក្នុង OCI មិនត្រូវបានចាត់ថ្នាក់ជាបន្តបន្ទាប់ទៅនឹងប្រាក់ចំណេញ ឬ ការខាតបង់ទេ។

ការលែងទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុមិន ទាំងអស់ (ឧទាហរណ៍នៅពេលដែលក្រុមហ៊ុនរក្សាជំរើសក្នុងការទិញផ្នែកណាមួយនៃទ្រព្យសកម្មដែលបានផ្ទេរមកវិញ) ក្រុមហ៊ុនបែងចែកតម្លៃដែលនៅសល់ដែលពីមុននៃទ្រព្យសកម្មហិរញ្ញវត្ថុរវាងផ្នែកដែលខ្លួនបន្តទទួលស្គាល់ក្រោមការចូលរួមជាបន្ត និងផ្នែកដែលលែងទទួលស្គាល់នៅលើមូលដ្ឋាននៃតម្លៃសមរម្យនៃផ្នែកទាំងនោះនៅកាលបរិច្ឆេទនៃការផ្ទេរប្រាក់។ ភាពខុសគ្នារវាងចំនួនតម្លៃដែលនៅសល់សម្រាប់ផ្នែកដែលលែងត្រូវបានគេទទួលស្គាល់ និងផលបូកសរុបនៃការទូទាត់ដែលទទួលបានសម្រាប់ផ្នែកដែលលែងត្រូវបានគេទទួលស្គាល់ហើយចំណេញ / ខាតដែលបានបម្រុងទុក ដែលត្រូវបានទទួលស្គាល់នៅក្នុង OCI រួចហើយត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬ ខាត។

ចំណេញ / ខាតដែលត្រូវបានគេទទួលស្គាល់នៅក្នុង OCI ត្រូវបានបែងចែករវាងផ្នែកដែលនៅតែបន្តត្រូវបានទទួលស្គាល់ និងផ្នែកដែលមិនត្រូវបានទទួលស្គាល់នៅលើមូលដ្ឋាននៃតម្លៃសមរម្យនៃផ្នែកទាំងនោះ។ នេះមិនត្រូវបានអនុវត្តសម្រាប់ការវិនិយោគលើមូលធនដែលបានកំណត់ដូចដែលបានវាស់វែងតាម FVTOCI ដោយសារតែចំណេញ / ខាតដែលបានទទួលស្គាល់ពីមុននៅក្នុង OCI មិនត្រូវបានចាត់ថ្នាក់ឡើងវិញជាបន្តបន្ទាប់ទៅក្នុងចំណេញ ឬ ខាតទេ។

ការលុបចេញពីបញ្ជី

ឥណទាន និងមូលបត្របំណុលត្រូវបានលុបចោលនៅពេលដែលក្រុមហ៊ុនមិនមានការរំពឹងទុកសមហេតុផលក្នុងការប្រមូលមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុ (ទាំងផ្នែកទាំងមូលឬតាមផ្នែករបស់វា)។ នេះជាករណីដែលក្រុមហ៊ុនកំណត់ថា អ្នកខ្ចីមិនមានទ្រព្យសកម្ម ឬប្រភពចំណូលដែលអាចបង្កើតលំហូរសាច់ប្រាក់គ្រប់គ្រាន់ដើម្បីសងចំនួនទឹកប្រាក់ដែលត្រូវលុបចោល។ ការលុបចេញពីបញ្ជីមួយបង្កើតបានជាព្រឹត្តិការណ៍ដែលគេលែងទទួលស្គាល់។ ក្រុមហ៊ុនអាចអនុវត្តសកម្មភាពពង្រឹងច្បាប់ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចោល។ ការប្រមូលប្រាក់ជាលទ្ធផលនៃសកម្មភាពពង្រឹងច្បាប់របស់ក្រុមហ៊ុននឹងនាំឱ្យមានចំណេញលើ ឱនភាពតម្លៃ ដែលនឹងត្រូវបានបង្ហាញជាប្រាក់ចំណូលផ្សេងទៀតនៅក្នុងរបាយការណ៍អំពីចំណេញឬខាត។

ការបង្ហាញនៃសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធនខាតបង់សម្រាប់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុដូចខាងក្រោម៖

- សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃដករំលស់៖ ជាការកាត់ចេញពីតម្លៃនៅសល់ដុលនៃទ្រព្យសកម្ម និង
- នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុរួមបញ្ចូលទាំងធាតុផ្សំដែលត្រូវបានដកយក និងមិនដកយក (ដោយអតិថិជន) ហើយក្រុមហ៊ុនមិនអាចកំណត់អត្តសញ្ញាណ ECL លើធាតុផ្សំនៃកិច្ចសន្យាឥណទានដោយឡែកពីគ្នារវាងសមាសធាតុដែលបានដកយក៖ ក្រុមហ៊ុនបង្ហាញពីសំវិធានធនខាតបង់រួមគ្នាសម្រាប់សមាសធាតុទាំងពីរ។ ចំនួនទឹកប្រាក់រួមបញ្ចូលគ្នាត្រូវបានបង្ហាញជាការកាត់ចេញពីតម្លៃនៅសល់ដុលនៃសមាសធាតុដែលបានដកចេញ។ រាល់សំវិធានធនខាតបង់ដែលលើសពីចំនួនដុលសរុបនៃសមាសធាតុដែលបានដកចេញត្រូវបានបង្ហាញជាសំវិធានធន។

ii. បំណុលហិរញ្ញវត្ថុ និង មូលធន

ឧបករណ៍បំណុលនិងមូលធនដែលបានចេញត្រូវបានចាត់ថ្នាក់ជាបំណុលហិរញ្ញវត្ថុ ឬ ទ្រព្យមូលធនស្របតាមខ្លឹមសារនៃការរៀបចំកិច្ចសន្យា។

បំណុលហិរញ្ញវត្ថុគឺជាកាតព្វកិច្ចតាមកិច្ចសន្យាក្នុងការប្រគល់សាច់ប្រាក់ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀតឬដើម្បីប្តូរទ្រព្យសកម្មហិរញ្ញវត្ថុបំណុលហិរញ្ញវត្ថុជាមួយ អង្គការផ្សេងទៀតក្រោមលក្ខខណ្ឌដែលមិនអំណោយផលដល់ក្រុមហ៊ុនឬកិច្ចសន្យាដែលនឹងឬអាចត្រូវបានទូទាត់ជាកាតហ៊ុនផ្ទាល់របស់ក្រុមហ៊ុន និងគឺជាកិច្ចសន្យាដែលមិនមែនជានិស្សន្ទ ដែលក្រុមហ៊ុនមានឬត្រូវមានកាតព្វកិច្ចផ្តល់នូវចំនួនអថេរនៃកាតហ៊ុនផ្ទាល់របស់ខ្លួនឬកិច្ចសន្យាចម្លងពីកាតហ៊ុនផ្ទាល់ដែលនឹងត្រូវបានទូទាត់ក្រៅពីការដោះដូរចំនួនទឹកប្រាក់ថេរនៃសាច់ប្រាក់ (ឬទ្រព្យសកម្មហិរញ្ញវត្ថុមួយផ្សេងទៀត) សម្រាប់ចំនួនថេរនៃឧបករណ៍ទ្រព្យមូលធនផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន។

បំណុលហិរញ្ញវត្ថុទាំងអស់ត្រូវបានវាស់ជាបន្តបន្ទាប់តាមតម្លៃដករំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ រាល់បំណុលហិរញ្ញវត្ថុចំនួនទឹកប្រាក់ដែលត្រូវបង្ហាញលើរបាយការណ៍ហិរញ្ញវត្ថុគឺជាឱ្យចំនួនទឹកប្រាក់ដែលត្រូវបង់រួមទាំងការប្រាក់បង្ក។

បំណុលហិរញ្ញវត្ថុដទៃទៀតរាប់បញ្ចូលទាំងប្រាក់បញ្ញើនិងប្រាក់កម្ចី ត្រូវបានកត់ត្រាដំបូងដោយប្រើតម្លៃសមស្របដកថ្លៃដើមប្រតិបត្តិការ។ បំណុលហិរញ្ញវត្ថុដទៃទៀតត្រូវបាន កត់ត្រាបន្តបន្ទាប់មកទៀតតាមតម្លៃដករំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពគឺជាវិធីសាស្ត្រគណនាតម្លៃដករំលស់នៃបំណុលហិរញ្ញវត្ថុ និងការបែងចែកចំណាយការប្រាក់ក្នុងកំឡុងពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់ប្រសិទ្ធភាពគឺជាអត្រាមួយដែលធ្វើអប្បបរមាការទូទាត់សាច់ប្រាក់នាពេលអនាគតដែលរំពឹងទុកក្នុងអាយុកាលនៃបំណុលហិរញ្ញវត្ថុឬខ្លីជាង អាយុស្មើនឹងចំនួនទឹកប្រាក់យោងសុទ្ធពេលទទួលស្គាល់ដំបូង។ សម្រាប់ព័ត៌មានលម្អិតស្តីពី EIR សូមមើល “ចំណូលការប្រាក់សុទ្ធ” នៅក្នុងកំណត់សម្គាល់ 2.15។

iii. ការរៀបចំការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនសុទ្ធត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅពេលក្រុមហ៊ុនមានសិទ្ធិអនុវត្តតាមផ្លូវច្បាប់ ក្នុងការកាត់កងបរិមាណដែលបានទទួលស្គាល់ និងមានបំណងដើម្បីទូទាត់នៅលើមូលដ្ឋានសុទ្ធ ឬដើម្បីទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។ សិទ្ធិក្នុងការកាត់កង ត្រូវតែមាននៅថ្ងៃនេះជាដាច់ខាតរំពឹងទុកលើព្រឹត្តិការណ៍នាពេលអនាគត ហើយត្រូវតែអនុវត្តបានដោយសមភាគីណាមួយទាំងក្នុងដំណើរជំនួញធម្មតា និងមិនមានលទ្ធភាពសងបំណុល ឬក្ស័យធនក្នុងករណីមានការខកខានសង។

2.7 ទុនបម្រុងតាមបទប្បញ្ញត្តិ

ធនាគារជាតិនៃកម្ពុជា (NBC) បានចេញសេចក្តីប្រកាសលេខ ធ7-017-344 ចុះថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2017 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសិទ្ធិធានាធនលើអ៊ីមកែរមិន និងសហចរណ៍លេខ ធ7-018-001 ចុះថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ 2018 ស្តីពីការអនុវត្តប្រកាសស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសិទ្ធិធានាធនលើអ៊ីមកែរមិន ដែលតម្រូវអោយធនាគារ និងស្ថាប័នហិរញ្ញវត្ថុធ្វើសិទ្ធិធានាធនលើឱនភាពតម្លៃសម្រាប់ហ្វាស៊ីលីតឺរយៈពេលខ្លី និងរយៈពេលវែងដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃផុតកំណត់		អត្រាសិទ្ធិធានាធន
	រយៈពេលខ្លី (មួយឆ្នាំឬតិចជាង)	រយៈពេលវែង (ច្រើនជាងមួយឆ្នាំ)	
សិទ្ធិធានាធនទូទៅ៖			
ធម្មតា	14 ថ្ងៃឬតិចជាងនេះ	តិចជាង 30 ថ្ងៃ	1%
សិទ្ធិធានាធនជាក់លាក់៖			
ឃ្នាំមើល	15 ថ្ងៃ – 30 ថ្ងៃ	30 ថ្ងៃ – 89 ថ្ងៃ	3%
ក្រោមស្តង់ដារ	31 ថ្ងៃ – 60 ថ្ងៃ	90 ថ្ងៃ – 179 ថ្ងៃ	20%
សង្ស័យ	61 ថ្ងៃ – 90 ថ្ងៃ	180 ថ្ងៃ – 359 ថ្ងៃ	50%
បាត់បង់	91 ថ្ងៃឬច្រើនជាង	360 ថ្ងៃឬច្រើនជាង	100%

ហ្វាស៊ីលីតឺរយោងតាមប្រកាសនេះត្រូវបានកំណត់ថាជាឥណទាននិងផលិតផលហិរញ្ញវត្ថុដទៃទៀត មិនថាត្រូវបានរាយការណ៍លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ឬក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដែលត្រូវបានផ្តល់ជូនដោយក្រុមហ៊ុនទៅ ឱ្យសមភាគីដែលនាំឱ្យកើនឡើងនូវហានិភ័យឥណទានដល់ក្រុមហ៊ុន។

ក្រុមហ៊ុនគណនាសិទ្ធិធានាធនខាតបង់ឱនភាពតម្លៃ សម្រាប់ឥណទានដោយ អនុលោមតាមសិទ្ធិធានាធនតាមបទបញ្ញត្តិក្នុងពេលដំណាលគ្នាជាមួយនឹងការគណនាដោយអនុលោមទៅតាម CIFRSs ។ សិទ្ធិធានាធនខាតបង់ឱនភាពតម្លៃបានគណនាតាម CIFRSs តម្រូវអោយទទួលស្គាល់ និងកត់ត្រានៅក្នុងចំណេញ ឬ ខាត និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ នៅពេលសិទ្ធិធានាធនខាតបង់លើឱនភាពគណនាតាមបទបញ្ញត្តិធំជាងធៀបនឹងសិទ្ធិធានាធនដែលបានគណនាតាម CIFRSs ចំនួនលើសត្រូវផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅជាទុនបម្រុងតាមបទបញ្ញត្តិដូចមានបង្ហាញនៅក្នុងកំណត់សំគាល់ 22។

ការកត់ត្រាលំហូរនៃទុនបម្រុងតាមបទប្បញ្ញត្តិ

នៅពេលដែលសិទ្ធិធានាធនឱនភាពតម្លៃបានគណនាស្របតាមបទបញ្ញត្តិមានចំនួន តិចជាងការគណនាតាម CIFRSs ទុនបម្រុងតាមបទបញ្ញត្តិត្រូវបានកត់ត្រាលំហូរតាមចំនួនដោយមិនឱ្យលើសពីចំនួនដែលត្រូវបានកត់ត្រា បើមិនមានទុនបម្រុងតាមបទបញ្ញត្តិត្រូវបានទទួលស្គាល់នៅក្នុងឆ្នាំមុនៗទេ។

2.8 ភតិសន្យា

a. ក្រុមហ៊ុនដែលជាភតិកៈ

ដោយជ្រើសរើសយកការអនុវត្តជាក់ស្តែងដោយស្រួលនៅក្នុងCIFRSs ក្រុមហ៊ុនមិនវាយតម្លៃថាភតិសន្យាដែលមាន នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 កាលបរិច្ឆេទនៃការផ្លាស់ប្តូរទៅ CIFRSs មានភតិសន្យា ឬ ទេ។ ចំពោះភតិសន្យាមានក្រោយកាលបរិច្ឆេទនៃការផ្លាស់ប្តូរ ក្រុមហ៊ុនវាយតម្លៃថាភតិសន្យា ឬ មានលក្ខណៈវិនិច្ឆ័យជាភតិសន្យាជួលនៅពេលចាប់ផ្តើមភតិសន្យា។

ក្រុមហ៊ុនទទួលស្គាល់សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាដែលត្រូវគ្នានឹងការរៀបចំភតិសន្យា ទាំងអស់ដែលជាភតិកៈ លើកលែង តែការជួលរយៈពេលខ្លី (កំណត់ជាភតិសន្យាជាមួយរយៈពេលជួល 12ខែ ឬ តិចជាងនេះ) និងការជួលនៃទ្រព្យសម្បត្តិដែលមានតំលៃទាប (ដូចជា ថេរ្យភ័ក្ត្រ និងសម្ភារៈនៃគ្រឿងសង្ហារឹមការិយាល័យ)។ ចំពោះភតិសន្យាទាំងនេះក្រុមហ៊ុនទទួលស្គាល់ការ ទូទាត់ភតិសន្យាជាចំណាយប្រតិបត្តិការដោយលើមូលដ្ឋានថេរក្នុង រយៈពេលនៃការជួលលុះត្រាតែមានមូលដ្ឋានគ្រឹះជាប្រព័ន្ធមួយទៀតតំណាងឱ្យ គំរូនៃពេលវេលាដែលផលប្រយោជន៍សេដ្ឋកិច្ចពីទ្រព្យសកម្មដែលបានជួលត្រូវបានប្រើប្រាស់។

ចំពោះភតិសន្យាដែលមានស្រាប់នៅកាលបរិច្ឆេទនៃការផ្លាស់ប្តូរទៅ CIFRSs បំណុលភតិសន្យាត្រូវបានវាស់តាមតម្លៃបច្ចុប្បន្ននៃការទូទាត់ដែលមិន ត្រូវបានបង់នៅកាលបរិច្ឆេទនៃការផ្លាស់ប្តូរដោយបានធ្វើអប្បបរមាតម្លៃ ដោយប្រើអត្រាការប្រាក់កម្ចីកើន របស់ខ្លួននៅកាលបរិច្ឆេទនៃការផ្លាស់ប្តូរ។ ចំពោះភតិសន្យាបន្ទាប់ពីកាលបរិច្ឆេទនៃការផ្លាស់ប្តូរ បំណុលនៃការជួលត្រូវបានវាស់ដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ដែលមិនត្រូវបានបង់នៅកាលបរិច្ឆេទចាប់ផ្តើមដោយបានបញ្ចុះតម្លៃដោយប្រើ អត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា។ ប្រសិនបើអត្រានេះ មិនមានភាពងាយស្រួលក្នុងការកំណត់ក្រុមហ៊ុននឹងប្រើប្រាស់អត្រាប្រាក់កម្ចីកើនរបស់ខ្លួន។

ការទូទាត់ភតិសន្យាដែលមាននៅក្នុងការវាស់វែងនៃបំណុលភតិសន្យារួមមាន៖

- ការទូទាត់ភតិសន្យាថេរ (រួមទាំងការទូទាត់ជាធាតុថេរ) ដកចេញប្រាក់លើកទឹកចិត្តដែលអាចទទួលបាន
- ការទូទាត់ភតិសន្យាអថេរដែលអាស្រ័យលើសន្ទស្សន៍ ឬអត្រាដែលវាស់វែងដំបូងដោយប្រើសន្ទស្សន៍ ឬ អត្រានៅកាលបរិច្ឆេទចាប់ផ្តើម
- ចំនួនទឹកប្រាក់ដែលរំពឹងថានឹងត្រូវបង់ដោយភតិកៈ ក្រោមការធានាតម្លៃនៅសល់

- ការអនុវត្តទៅលើជម្រើសទិញ ប្រសិនបើភតិកៈ មានហេតុផលសមរម្យក្នុងការជ្រើសរើសជម្រើស និង

- ការបង់ប្រាក់ពិន័យសម្រាប់ការបញ្ចប់កិច្ចសន្យាជួលប្រសិនបើរយៈពេលជួលនោះឆ្លុះបញ្ចាំងពីការអនុវត្តជម្រើសដើម្បីបញ្ចប់កិច្ចសន្យាជួល។

បំណុលភតិសន្យាត្រូវបានបង្ហាញដាច់ដោយឡែកនៅក្នុងរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ។

បំណុលភតិសន្យាត្រូវបានវាស់ជាបន្តបន្ទាប់ដោយការបង្កើនចំនួនទឹកប្រាក់យោង ដើម្បីឆ្លុះបញ្ចាំងពីការប្រាក់លើបំណុលភតិសន្យា (ដោយប្រើវិធីសាស្ត្រការប្រាក់ ប្រសិទ្ធភាព) និងដោយការបន្ថយចំនួនទឹកប្រាក់យោង ដើម្បីឆ្លុះបញ្ចាំងពីការទូទាត់ភតិសន្យា។

ក្រុមហ៊ុនវាស់វែងឡើងវិញនូវបំណុលភតិសន្យា (និងធ្វើនិយ័តកម្មលើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម) នៅពេល៖

- រយៈពេលជួលត្រូវបានផ្លាស់ប្តូរ ឬ នៅពេលមានការផ្លាស់ប្តូរព្រឹត្តិការណ៍ដែលបណ្តាលអោយមានការផ្លាស់ប្តូរការវាយតម្លៃនៃជម្រើសទិញក្នុងករណីដែលបំណុលភតិសន្យាត្រូវបានវាស់វែងជាថ្មីដោយធ្វើអប្បបរមាទៅលើថ្លៃជួលដែលបានកែសម្រួលដោយប្រើអត្រាអប្បបរមាដែលបានកែសម្រួលឡើង វិញ។
- ការទូទាត់ការជួលត្រូវបានផ្លាស់ប្តូរដោយសារតែការផ្លាស់ប្តូរសន្ទស្សន៍ ឬ អត្រាប្រាក់ឬការផ្លាស់ប្តូរប្រាក់សំណងដែលរំពឹងទុកក្រោមតម្លៃនៅសល់ ដែលធានាក្នុងករណីដែលបំណុលជួលត្រូវបានជួសដោយការអប្បបរមាដែលបានកែសម្រួលដោយប្រើអត្រាអប្បបរមាដែលមិនមានការកែប្រែ (លើកលែងតែការទូទាត់ការជួល គឺដោយសារតែការផ្លាស់ប្តូរអត្រាការប្រាក់ប្រែប្រួលមួយក្នុងករណីដែលអត្រាអប្បបរមាត្រូវបានប្រើ)។
- កិច្ចសន្យាភតិសន្យាត្រូវបានកែប្រែ ហើយការកែប្រែនៃភតិសន្យាមិនត្រូវបានចាត់ទុកជាភតិសន្យាដាច់ដោយឡែកទេ ក្នុងករណីនេះបំណុលភតិសន្យាត្រូវបានវាស់ឡើងវិញដោយផ្អែកលើរយៈពេលនៃការជួលនៃភតិសន្យាកែប្រែដោយធ្វើអប្បបរមាទៅលើការបង់ថ្លៃជួល ដោយប្រើអត្រាអប្បបរមាដែលបានកែសម្រួលឡើងវិញទៅតាមកាលបរិច្ឆេទនៃការកែប្រែ។

ក្រុមហ៊ុនមិនបានធ្វើការកែសម្រួលបែបនេះទេក្នុងអំឡុងការិយបរិច្ឆេទដែលបានបង្ហាញ។

សិទ្ធិក្នុងការប្រើទ្រព្យសកម្មមានការវាស់វែងដំបូងនៃបំណុលភតិសន្យាយម ការទូទាត់ភតិសន្យាដែលបានធ្វើឡើងនៅថ្ងៃ ឬ មុនថ្ងៃចាប់ផ្តើម ដោយដកចេញនូវអត្ថប្រយោជន៍លើកទឹកចិត្តនៃ

ភតិសន្យាដែលទទួលបាន និងថ្លៃចំណាយដំបូង។ វាត្រូវបាន វាស់វែងបន្តបន្ទាប់ ដោយយកថ្លៃដើមដកចេញពីលំដាប់បង្គរ និងការខាតបង់លើឱនភាពតម្លៃ។

នៅពេលណាដែលក្រុមហ៊ុនមានភាពក្លែងច្នៃចំណាយក្នុងការរុះរើ និងយកចេញទ្រព្យសម្បត្តិដែលបានជួល ហើយត្រូវស្តារទីតាំងដែល វាស្ថិតនៅ ឬស្តារឡើងវិញនូវទ្រព្យសម្បត្តិជាមូលដ្ឋានអោយដូចទៅ នឹងលក្ខខណ្ឌដែលបានកំណត់នៅក្នុងភតិសន្យា សំវិធានធនត្រូវ បានទទួលស្គាល់ និងវាស់វែងតាម CIAS 37។ ចំពោះការចំណាយ ទាក់ទងនឹងសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិ ការចំណាយនោះ ត្រូវកត់ត្រាបញ្ចូលក្នុងសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិដែល ពាក់ព័ន្ធលើកលែងតែការចំណាយទាំងនោះកើតឡើងចំពោះ ការផលិតសន្និធិ។

សិទ្ធិក្នុងការប្រើទ្រព្យសម្បត្តិត្រូវធ្វើរំលស់ក្នុងរយៈពេលនៃការជួល។ ប្រសិនបើភតិសន្យាផ្ទេរសិទ្ធិនៃទ្រព្យសម្បត្តិឬថ្លៃដើមនៃសិទ្ធិក្នុង ការប្រើទ្រព្យសម្បត្តិ ឆ្លុះបញ្ចាំងថាក្រុមហ៊ុនរំពឹងនឹងប្រើសិទ្ធិជម្រើស ទិញ សិទ្ធិក្នុងការប្រើទ្រព្យសម្បត្តិដែលពាក់ព័ន្ធត្រូវធ្វើរំលស់លើ អាយុកាលនៃទ្រព្យសម្បត្តិ។ រំលស់ចាប់ផ្តើមពីកាលបរិច្ឆេទចាប់ផ្តើម នៃភតិសន្យា។

សិទ្ធិក្នុងការប្រើទ្រព្យសម្បត្តិ ត្រូវបានបង្ហាញដាច់ដោយឡែកនៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ក្រុមហ៊ុនអនុវត្ត CIAS36 ដើម្បីកំណត់ថាសិទ្ធិក្នុងការប្រើប្រាស់ ទ្រព្យសម្បត្តិមានឱនភាពតម្លៃនិងកត់ត្រាការខាតបង់ឱនភាពតម្លៃ ដែលបានរកឃើញដូចបានបរិយាយនៅក្នុង “ទ្រព្យសម្បត្តិនិង បរិក្ខារ”។

2.9 ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវកត់ត្រាតាមតម្លៃដើមដកចេញនូវរំលស់ បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបើមាន។ ចំណាយនៃទ្រព្យ សម្បត្តិនិងបរិក្ខាររួមមានថ្លៃទិញ និងថ្លៃក្នុងការនាំយកទ្រព្យនោះទៅ និងទីតាំងរបស់ខ្លួនសម្រាប់ការប្រើប្រាស់ដែលបានគ្រោងទុក។ នៅ ពេលដែលសមាសធាតុណាមួយនៃទ្រព្យសម្បត្តិ និងបរិក្ខារមានទំហំ ធំដែលមានអាយុកាលខុសគ្នា សមាសធាតុនោះត្រូវចាត់ទុកជាធាតុ ដាច់ដោយឡែកពីគ្នានៃទ្រព្យសម្បត្តិ និងបរិក្ខារ។

ចំណាយជាបន្តបន្ទាប់ទាក់ទងនឹងធាតុនៃទ្រព្យសម្បត្តិ និងបរិក្ខារ ដែលត្រូវបានគេទទួលស្គាល់រួចហើយត្រូវកត់បន្ថែមទៅនឹងតម្លៃ យោង ទ្រព្យសម្បត្តិ នៅពេលដែលផលប្រយោជន៍សេដ្ឋកិច្ចនាពេល អនាគតនឹងមាន លើសពីស្តង់ដារដែលបានវាយតម្លៃនៃការអនុវត្ត

ទ្រព្យសម្បត្តិដែលមានស្រាប់សំរាប់ក្រុមហ៊ុន។ រាល់ការចំណាយ ជាបន្តបន្ទាប់ផ្សេងទៀតត្រូវបានទទួលស្គាល់ថាជាការចំណាយក្នុង កំឡុងពេលដែលកើតឡើង។

ចំណេញឬខាតដែលកើតឡើងពីការដល់អាយុកាលឬការលក់ចេញ នៃទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកំណត់ដោយភាពខុសគ្នារវាង ចំណូលពីការលក់សុទ្ធដែលបានប៉ាន់ស្មាន និងតម្លៃយោងនៃ ទ្រព្យសម្បត្តិ ហើយត្រូវបានទទួលស្គាល់ជាប្រាក់ចំណេញឬខាតបង់ នៅកាលបរិច្ឆេទនៃការដល់អាយុកាល ឬ ការលក់ចេញ។

រំលស់ត្រូវបានគណនាតាមមូលដ្ឋានរំលស់ថេរលើអាយុកាលរបស់ ទ្រព្យសម្បត្តិដែលបានប៉ាន់ស្មាន មានដូចខាងក្រោម៖

ការរំកល់ម្តងអគារជួល	4 ឆ្នាំ
យានយន្ត	8 ឆ្នាំ
ម៉ូតូ	5 ឆ្នាំ
កុំព្យូទ័រនិងគ្រឿងបរិក្ខារការិយាល័យ	3 ទៅ 4 ឆ្នាំ

ការសាងសង់ដែលកំពុងដំណើរការមិនត្រូវបានរំលស់ទេ រហូតដល់ ពេលដែលទ្រព្យសម្បត្តិពាក់ព័ន្ធត្រូវបានបញ្ចប់និងដាក់ឱ្យប្រើប្រាស់។

ទ្រព្យសម្បត្តិដែលបានរំលស់អស់ទាំងស្រុងត្រូវបានរក្សាទុកនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ រហូតដល់លែងប្រើហើយមិនមានការរំលស់ ដែលត្រូវបានធ្វើឡើងទាក់ទងនឹងទ្រព្យសម្បត្តិទាំងនេះទេ។ ប្រសិន បើមានសូចនាករ ថាមានការផ្លាស់ប្តូរជាសារវន្ត នូវអត្រាអាយុកាល ឬ តម្លៃនៅសល់នៃទ្រព្យសម្បត្តិនោះ ការរំលស់នៃទ្រព្យសម្បត្តិនោះត្រូវ បានកែប្រែឡើងវិញដោយអនុវត្តទៅមុខ (Prospective) ដើម្បីឆ្លុះ បញ្ចាំងពីការរំពឹងទុកថ្មី។

2.10 កម្មវិធីកុំព្យូទ័រ

កម្មវិធីកុំព្យូទ័រត្រូវបានគណនាតាមថ្លៃដើមដករំលស់បង្គរ និងការ ខាតបង់លើឱនភាពតម្លៃបង្គរបើមាន។ វាត្រូវបានរំលស់ដោយ ផ្អែកលើមូលដ្ឋានរំលស់ថេរតាមអត្រា 20% ក្នុងមួយឆ្នាំ។ ប្រសិន បើមានការចង្អុលបង្ហាញថាមានការផ្លាស់ប្តូរគួរជាសារវន្តនៃអត្រា រំលស់អាយុកាល ឬ តម្លៃនៅសល់នៃកម្មវិធីកុំព្យូទ័រទ្រព្យសម្បត្តិ ការរំលស់ត្រូវបានពិនិត្យឡើងវិញដោយអនុវត្តទៅមុខ ដើម្បីឆ្លុះបញ្ចាំង ពីការរំពឹងទុកថ្មី។

ការងារដែលកំពុងដំណើរការមិនត្រូវបានធ្វើការរំលស់នោះទេ រហូត ដល់ពេលដែលទ្រព្យសម្បត្តិដែលកម្មវិធីកុំព្យូទ័រពាក់ព័ន្ធត្រូវបានបញ្ចប់ និងដាក់ឱ្យប្រើប្រាស់។

2.11 ឱនភាពតម្លៃនៃទ្រព្យសម្បត្តិមិនមែនហិរញ្ញវត្ថុ

ឱនភាពនៃតម្លៃកើតមានឡើងនៅពេលតម្លៃយោងនៃទ្រព្យសម្បត្តិ ឬ ឯកតាបង្កើតសាច់ប្រាក់មានចំនួនលើសពីចំនួនដែលអាចប្រមូល បាន គឺដោយយកតម្លៃសមស្របដកចំណាយក្នុងការលក់ និងតម្លៃ ក្នុងការប្រើប្រាស់។ តម្លៃសមស្របដកចំណាយក្នុងការលក់ត្រូវបាន គណនា ផ្អែកលើទិន្នន័យដែលអាចរកបានពីប្រតិបត្តិការលក់ដែល បានចងនឹងប្រតិបត្តិការលក់ក្នុងតម្លៃទីផ្សារនៃទ្រព្យសម្បត្តិស្រដៀង គ្នា ឬ តម្លៃទីផ្សារដែលអាចសង្កេតបានដកការចំណាយបន្ថែម សម្រាប់ការលក់ទ្រព្យសម្បត្តិ។ ការគណនាតម្លៃប្រើប្រាស់គឺផ្អែកលើ គំរូលំហូរសាច់ប្រាក់អប្បបរមា។ លំហូរសាច់ប្រាក់ដែលបានមកពី គម្រោងថវិការ ហើយដែលមិនរាប់បញ្ចូលសកម្មភាពរៀបចំរចនា សម្ព័ន្ធដែលក្រុមហ៊ុនមិនទាន់បានធ្វើ ឬការវិនិយោគនាពេលអនាគត ដែលនឹងធ្វើអោយប្រតិបត្តិការទ្រព្យសម្បត្តិនៃឯកតាបង្កើតសាច់ប្រាក់ ដែលត្រូវធ្វើតេស្ត មានភាពប្រសើរឡើង។

ចំនួនទឹកប្រាក់ដែលអាចប្រមូលមកវិញមានរំព្រាចខ្លាំងដោយសារ អត្រាអប្បបរមាដែលត្រូវប្រើសម្រាប់គំរូលំហូរសាច់ប្រាក់ដែលធ្វើ អប្បបរមាក៏ដូចជាអត្រាលំហូរសាច់ប្រាក់នាពេលអនាគតដែលរំពឹង ទុក និងអត្រាកំណើនដែលត្រូវបានប្រើសម្រាប់គោលបំណង គណនាការប៉ាន់ស្មាន។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានកត់ត្រាក្នុងរបាយការណ៍ លទ្ធផលក្នុងឆ្នាំដែលកើតឡើង។ ការកត់ត្រាលំហូរនៃការខាតបង់ លើឱនភាពត្រូវបានទទួលស្គាល់នៅក្នុង របាយការណ៍លទ្ធផលរហូត ដល់កម្រិតដែលតម្លៃយោងនៃទ្រព្យសម្បត្តិមិនលើសពីតម្លៃយោង ដែលបានកំណត់ការរំលស់ ប្រសិនបើគ្មានការខាតបង់លើឱនភាព ត្រូវបានទទួលស្គាល់ពីមុន។

2.12 ការបណ្តាក់ទុនក្នុងសមាគម

សមាគម គឺជាអង្គការដែលក្រុមហ៊ុនមានឥទ្ធិពលជាសំខាន់ទៅលើ និងមិនមែនជាបុត្រសម្ព័ន្ធ ឬមានភាគហ៊ុននៅក្នុងក្រុមហ៊ុនរួមទុន។ ឥទ្ធិពលជាសារវន្ត គឺជាអំណាចនៅក្នុងការចូលរួមនៅក្នុងការសម្រេច ចិត្តទៅលើគោលនយោបាយហិរញ្ញវត្ថុ និងប្រតិបត្តិការរបស់ភាគី ទទួលបានវិនិយោគ ប៉ុន្តែមិនមែនជាការគ្រប់គ្រង ឬការគ្រប់គ្រងរួម ទៅលើគោលការណ៍តាំងនោះទេ។

លទ្ធផល ទ្រព្យសម្បត្តិ និងបំណុលនៃសម្ព័ន្ធយោគី ត្រូវកត់ត្រាទៅក្នុង របាយការណ៍ហិរញ្ញវត្ថុទាំងនេះតាមរយៈវិធីសាស្ត្រមូលធនរបស់ គណនេយ្យ។

តាមវិធីសាស្ត្រមូលធនការវិនិយោគនៅក្នុងសមាគមគឺត្រូវកត់ត្រានៅ ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅពេលដំបូងតាមថ្លៃដើម និង កែតម្រូវនៅពេលបន្ទាប់ដើម្បីកត់ត្រាចំណែករបស់ក្រុមហ៊ុននូវ គណនីចំណេញឬ ខាត និងចំណូលលម្អិតផ្សេងៗរបស់សមាគម របស់សមាគម។ នៅពេលចំណែកខាតបង់របស់ក្រុមហ៊ុននៅក្នុង សមាគមមានចំនួនលើសពីចំនួនភាគហ៊ុនរបស់ក្រុមហ៊ុននៅក្នុង សមាគម (រួមមានការវិនិយោគរយៈពេលវែងដែលធាតុពិតជាផ្នែក មួយនៅក្នុងការវិនិយោគសុទ្ធរបស់ក្រុមហ៊ុននៅក្នុងសមាគម) ក្រុម ហ៊ុននឹងបញ្ឈប់ទទួលស្គាល់នូវការខាតបង់បន្ទាប់ពីនេះ។ ការខាតបង់ បន្ថែមទៀត នឹងត្រូវបានទទួលស្គាល់លុះត្រាតែក្រុមហ៊ុនមាន ភាពក្លែងច្នៃតាមផ្លូវច្បាប់ ឬ ដោយប្រយោល ឬ ក្រុមហ៊ុនបានធ្វើការ ទូទាត់ជំនួសសមាគម។

ការវិនិយោគក្នុងសមាគមត្រូវបានកត់ត្រាដោយប្រើប្រាស់ វិធីសាស្ត្រ តាមមូលធនចាប់ពីថ្ងៃដែលភាគីទទួលបានការវិនិយោគក្លាយជា សមាគម។ នៅពេលវិនិយោគក្នុងសមាគម ចំនួនដែលថ្លៃដើមនៃការ វិនិយោគលើសចំណែករបស់ក្រុមហ៊ុនក្នុងតម្លៃសមស្របសុទ្ធនៃ ទ្រព្យសម្បត្តិ និងបំណុលរបស់ភាគីទទួលបានការវិនិយោគ ត្រូវបានទទួល ស្គាល់ថាជាកេរ្តិ៍ឈ្មោះពាណិជ្ជកម្មដែលបានកត់ត្រានៅក្នុងតម្លៃយោង នៃការវិនិយោគ។ ចំនួនដែលចំណែករបស់ក្រុមហ៊ុនក្នុងតម្លៃសមស្រប សុទ្ធនៃទ្រព្យសម្បត្តិ និងបំណុល លើសថ្លៃដើមនៃការវិនិយោគក្រោយ ពេលធ្វើការវាយតម្លៃឡើងវិញ នឹងត្រូវបានទទួលស្គាល់ភ្លាមៗនៅក្នុង របាយការណ៍ចំណេញ ឬ ខាតក្នុងការិយបរិច្ឆេទ ដែលការវិនិយោគ បានកើតឡើង។

2.13 សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់ នៅពេលដែលក្រុមហ៊ុនមានភាពពូ កិច្ចបច្ចុប្បន្ន (តាមផ្លូវច្បាប់ឬ ដោយប្រយោល) ដែលជាលទ្ធផលនៃ ព្រឹត្តិការណ៍អតីតកាល ហើយវាអាចនឹងធ្វើឲ្យមានលំហូរចេញនូវ ធនធានជាប់ពាក់ព័ន្ធនឹងអត្ថប្រយោជន៍សេដ្ឋកិច្ច ដែលនឹងតម្រូវឲ្យ មានការទូទាត់សងភាពពូកិច្ចនោះ និងការព្យាករណ៍ដែលគួរឲ្យ ជឿជាក់ បានទៅលើបរិមាណនៃភាពពូកិច្ចនោះ។

នៅពេលដែលមានភាពពូកិច្ចដែលប្រហាក់ប្រហែលគ្នាច្រើនកម្រិត នៃលំហូរចេញនូវធនធានដើម្បីទូទាត់ភាពពូកិច្ចនោះត្រូវបានកំណត់ ដោយគិតទៅលើចំណាត់ថ្នាក់នៃភាពពូកិច្ចនោះទាំងមូល។ សំវិធានធន គឺត្រូវបានទទួលស្គាល់ ទោះបីជាកម្រិតលំហូរចេញនៃ ធាតុណាមួយនៅក្នុងចំណាត់ថ្នាក់ភាពពូកិច្ចដូចគ្នានោះ មានចំនួន តូចក៏ដោយ។

សំវិធានធន ត្រូវបានវាស់វែងនៅតម្លៃបច្ចុប្បន្ននៃការចំណាយដែល បានរំពឹងទុកថានឹងត្រូវការក្នុងការទូទាត់ភាពពូកិច្ច ដោយប្រើអត្រា

ការប្រាក់មុនបងពន្ធ ដែលបង្ហាញពីការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃ តម្លៃពេលវេលារបស់ទឹកប្រាក់ និងហានិភ័យជាក់លាក់ផ្សេងៗនៃ ភាគពួកវិជ្ជមាន។ ការកើនឡើងនៃសំវិធានធន គឺដោយសារ ពេលវេលា ត្រូវបានទទួលស្គាល់ជាចំណាយការប្រាក់។

2.14 អត្ថប្រយោជន៍និយោជិត

សំវិធានធនសម្រាប់មូលនិធិសោធននិវត្តន៍

ក្រុមហ៊ុនផ្តល់អត្ថប្រយោជន៍ដល់ និយោជិតរបស់ខ្លួនតាមគោលការណ៍ មូលនិធិសោធននិវត្តន៍។ និយោជិតទាំងឡាយណាដែលបាន បញ្ចប់រយៈពេលសាកល្បងបីខែជាមួយក្រុមហ៊ុន នឹងមានសិទ្ធិ ចូលរួមក្នុងមូលនិធិសោធននិវត្តន៍នេះ។ មូលនិធិនេះមានប្រភព ដូចខាងក្រោម៖

និយោជិតចូលរួមវិភាគទានចំនួន 3% នៃប្រាក់បៀវត្សរ៍ប្រចាំខែរបស់ ពួកគាត់ ហើយក្រុមហ៊ុនចូលរួមវិភាគទាន6% សម្រាប់បុគ្គលិកដែល បម្រើការងារតិចជាង ឬ ស្មើបីឆ្នាំ និង 7% សម្រាប់បុគ្គលិកដែល បម្រើការងារចាប់ពីបីឆ្នាំឡើង។ ការចូលរួមវិភាគទានរបស់ក្រុមហ៊ុន ត្រូវបានកាត់ត្រានៅក្នុងរបាយការណ៍លទ្ធផលដោយផ្អែកលើ មូលដ្ឋានបង្កើន។

ក្រុមហ៊ុនផ្តល់ការប្រាក់ទៅលើសមតុល្យរូបិយប័ណ្ណនៃមូលនិធិសោធន និវត្តន៍តាមអត្រាទីផ្សារដែលក្រុមហ៊ុនផ្តល់ឲ្យអតិថិជនដាក់ប្រាក់ បញ្ជើ។ ការប្រាក់នេះត្រូវបានកាត់ត្រានៅក្នុងរបាយការណ៍លទ្ធផល ដោយផ្អែកលើមូលដ្ឋានបង្កើន។

មូលនិធិសោធននិវត្តន៍នឹងត្រូវបានផ្តល់ទៅឲ្យនិយោជិត (អ្នកដែល បានចូលរួមវិភាគទានក្នុងមូលនិធិ)នៅពេលដែលពួកគាត់ចូលនិវត្តន៍ ឬ លាលែង ឬ ក៏ត្រូវបានបញ្ឈប់ពីការងារ។ ចំនួនដែលនិយោជិត បានរួមចំណែក និងទាំងការប្រាក់ ត្រូវបានទូទាត់ជូនយ៉ាងពេញ លេញដោយក្រុមហ៊ុន។ និយោជិតទាំងឡាយណាដែលត្រូវបាន បណ្តេញចេញ ដោយសារតែការអនុវត្តខុសឆ្គងនឹងទទួលបាន មូលនិធិនេះត្រឹមចំណែកដែលគាត់បានចូលរួមដោយបូកនឹងការប្រាក់ តែប៉ុណ្ណោះ ដោយមិនគិតពីអតីតភាពការងាររបស់និយោជិតរូបនោះ ឡើយ។

ការទូទាត់ប្រាក់អតីតភាពការងារ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញប្រកាស លេខ443 ស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារនៅថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ 2018 និងសេចក្តីណែនាំលេខ 042/19 ស្តីពីការបើក ប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ 2019 សម្រាប់ សហគ្រាស គ្រឹះស្ថាន ក្រៅពីផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតផល ស្បែកជើង ចុះថ្ងៃទី 22 ខែ មីនា ឆ្នាំ 2019 ដែលតម្រូវឲ្យក្រុមហ៊ុន

ទូទាត់លើកប្រាក់បំណាច់អតីតភាពការងារទៅដល់និយោជិត ដែល មានកិច្ចសន្យាការងារ មានចិរវេលាមិនកំណត់។ គ្រប់កម្មករនិយោជិត ដែលចាប់ផ្តើមបម្រើការងារមុនថ្ងៃទី 1 ខែ មករា ឆ្នាំ2019 ហើយនៅ បន្តបម្រើការងារមានសិទ្ធិទទួលបាននូវប្រាក់រំលឹកអតីតភាពការងារ ដែលមានចំនួនស្មើនឹងប្រាំមួយ (6) ថ្ងៃក្នុង១ឆ្នាំ នៃប្រាក់ឈ្នួលជាមធ្យម ដែលនិយោជិតទទួលបានក្នុងឆ្នាំនីមួយៗ ដែលបានបម្រើការងារ ដោយការបើករំលឹកនេះមិនអាចលើសពី6ខែ និងត្រូវកំណត់ឲ្យទូទាត់ជារៀងរាល់ឆ្នាំ ចាប់ផ្តើមពីខែ ធ្នូ ឆ្នាំ 2021 ដូចខាងក្រោម៖

- ចំនួន 3 ថ្ងៃ នៅក្នុងខែ មិថុនា នៃឆ្នាំនីមួយៗ និង
- ចំនួន 3 ថ្ងៃ នៅក្នុងខែ ធ្នូ នៃឆ្នាំនីមួយៗ។

ចំពោះកម្មករនិយោជិតដែលបានលាយបំបែកការងារ ឬ ការបញ្ឈប់ ដោយការប្រព្រឹត្តខុសដែលធ្ងន់ធ្ងរ និងមិនត្រូវទទួលបាននូវប្រាក់ រំលឹកអតីតភាពការងារដែលនៅសល់នោះទេ។

ប្រាក់រំលឹកអតីតភាពការងារត្រូវបានវាស់តាមតម្លៃបច្ចុប្បន្ននៃលំហូរ សាច់ប្រាក់នាពេលអនាគតដែលក្រុមហ៊ុនបានរំពឹងទុកមុនទាក់ទង នឹងសេវាកម្មដែលនិយោជិតបានផ្តល់រហូតដល់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018។ ប្រាក់រំលឹកអតីតភាពការងារ ត្រូវបានទទួលស្គាល់ ពេញលេញនៅឆ្នាំ 2018។

ប្រកាសនេះ ក៏តម្រូវឲ្យធនាគារទូទាត់ប្រាក់បំណាច់អតីតភាពការងារ ទៅដល់កម្មករនិយោជិតសម្រាប់ការបម្រើការងារចាប់ពីឆ្នាំ 2019 តទៅ ដោយការទូទាត់នោះមានចំនួនស្មើនឹង15ថ្ងៃក្នុង១ឆ្នាំ នៃប្រាក់ ឈ្នួល និងប្រាក់បន្ទាប់បន្សំ ហើយត្រូវទូទាត់ក្នុងចំនួន7.5ថ្ងៃ នៅក្នុង ខែ មិថុនា និងខែ ធ្នូ នៃឆ្នាំ នីមួយៗ។ អតីតភាពការងារនេះ ត្រូវបាន កាត់ត្រាក្នុងកំឡុងពេល ដែលកម្មករនិយោជិតបម្រើការងារផ្អែកតាម មូលដ្ឋានបង្កើន។

សិទ្ធិឈប់សម្រាករបស់និយោជិត

សិទ្ធិក្នុងការទទួលបានការឈប់សម្រាកប្រចាំឆ្នាំរបស់និយោជិតត្រូវ បានគេ ទទួលស្គាល់នៅពេលដែលពួកគេបានបំបែកការងារ។ សំវិធាន ធនត្រូវបានធ្វើឡើងសម្រាប់បំណុលដែលបានប៉ាន់ប្រមាណសម្រាប់ ការឈប់សម្រាកប្រចាំឆ្នាំដែលជាលទ្ធផលនៃសេវាកម្មដែលផ្តល់ ដោយ និយោជិតរហូតដល់ចុងបញ្ចប់នៃការិយបរិច្ឆេទរាយការណ៍។

2.15 ចំណូលការប្រាក់សុទ្ធ

ចំណូលនិងចំណាយការប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុទាំងអស់ លើកលែងតែប្រភេទដែលត្រូវបានចាត់ថ្នាក់សម្រាប់ការធ្វើពាណិជ្ជកម្ម ឬ ដែលត្រូវបានវាស់វែងឬកំណត់តាម FVTPL ត្រូវបានទទួលស្គាល់ នៅក្នុង “ចំណូលការប្រាក់សុទ្ធ” ជា “ចំណូលការប្រាក់” និង

“ចំណាយការប្រាក់” នៅក្នុងគណនីចំណេញ ឬ ខាតដោយប្រើ វិធីសាស្ត្រការប្រាក់ ប្រសិទ្ធភាព។ ការប្រាក់លើឧបករណ៍ហិរញ្ញវត្ថុ ដែលត្រូវបានវាស់ដូចតាម FVTPL ត្រូវបានរាប់បញ្ចូលក្នុងចលនា តម្លៃសមស្របក្នុងអំឡុងការិយបរិច្ឆេទនេះ។

អត្រាការប្រាក់ប្រសិទ្ធភាពគឺជាអត្រាមួយដែល ធ្វើអប្បបរមាការទូទាត់ សាច់ប្រាក់នាពេលអនាគតដែលរំពឹងទុកក្នុងអាយុកាលរបស់ឧបករណ៍ ហិរញ្ញវត្ថុ ឬ ខ្លីជាង អោយស្មើនឹងចំនួនទឹកប្រាក់យោងសុទ្ធពេល ទទួលស្គាល់ដំបូង។ លំហូរសាច់ប្រាក់នាពេលអនាគតត្រូវបានប៉ាន់ ស្មានដោយគិតគូរពីលក្ខខណ្ឌកិច្ចសន្យាទាំងអស់នៃឧបករណ៍។

ការគណនា EIR រួមបញ្ចូលកម្រៃទាំងអស់ដែលបានបង់ ឬ ទទួល បានរវាងភាគីនៃកិច្ចសន្យាដែលមានចំនួនបន្ថែម និងកើតឡើ ងដោយផ្ទាល់ក្នុងការរៀបចំប្រាក់កម្ចីជាក់លាក់ ចំណាយប្រតិបត្តិការ និងបុព្វលាភឬការបញ្ចុះតម្លៃផ្សេងទៀត។ ចំពោះទ្រព្យសកម្ម ហិរញ្ញវត្ថុកត់ត្រាតាម FVTPL ចំណាយប្រតិបត្តិការ ត្រូវបានទទួល ស្គាល់ក្នុងចំណេញ ឬ ខាតនៅពេលមានការទទួលស្គាល់ដំបូង។

ចំណូលការប្រាក់និងចំណាយការប្រាក់ត្រូវបានគណនាដោយអនុវត្ត EIR ទៅលើតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានការ ខាតបង់ឥណទាន (ពោលគឺ តម្លៃដករំលស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលធ្វើការនិយ័តកម្មលើសំវិធានធនECLណាមួយ) ឬទៅលើ តម្លៃដករំលស់នៃបំណុលហិរញ្ញវត្ថុ។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានឱនភាពឥណទាន ចំណូលការប្រាក់ត្រូវបានគណនា ដោយអនុវត្ត EIR ទៅលើតម្លៃដករំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានឱនភាពឥណទាន (ពោលគឺ តម្លៃយោងដុលដកសំវិធាន ធនសម្រាប់ ECLs)។

2.16 ចំណូលនិងចំណាយផ្សេងៗ

ចំណូលនិងចំណាយផ្សេងៗ រួមមានថ្លៃសេវាផ្សេងៗទៀតក្រៅពីផ្នែក មួយរបស់ EIR (សូមមើលខាងលើ)។ កម្រៃដែលបានរួមបញ្ចូលនៅ ក្នុងផ្នែករបាយការណ៍ប្រាក់ចំណេញឬខាតរបស់ក្រុមហ៊ុន រួមមាន សេវាកម្មជាច្រើនប្រភេទ ដែលផ្តល់ជូនអតិថិជនរបស់ខ្លួនដូចជា កម្រៃសេវាសម្រាប់ផ្តល់សេវាកម្មឥណទាន។

ចំណាយសេវា និងកម្រៃជើងសារទាក់ទងនឹងសេវាកម្មត្រូវបានគេ កត់ត្រានៅពេលដែលសេវាកម្មត្រូវបានទទួល។

2.17 ប្រាក់ជំនួយ

ជំនួយដែលទទួលបានពីតតិយជនដើម្បីឧបត្ថម្ភធនការចំណាយ ប្រតិបត្តិការរបស់ក្រុមហ៊ុន ត្រូវកត់ត្រាក្នុង របាយការណ៍ចំណេញ ឬ ខាត តាមលក្ខណៈជាប្រព័ន្ធ និងសមហេតុផលដែលត្រូវនឹងថ្លៃដើម ដែលពាក់ព័ន្ធ។

ជំនួយដែលទទួលបានពីតតិយជនសម្រាប់ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានគេធ្វើរំលស់ ទៅក្នុងរបាយការណ៍ចំណេញ ឬ ខាតដោយផ្អែកលើលក្ខណៈជាប្រព័ន្ធ និងសមហេតុផលលើអាយុ កាលនៃទ្រព្យសម្បត្តិ។ ជំនួយមិនទាន់រំលស់អស់ ត្រូវបានបង្ហាញជា ប្រាក់ចំណូលជំនួយពន្យារ។

2.18 ចំណូលពន្ធ

ពន្ធពន្ធន

ពន្ធពន្ធនដែលត្រូវបង់គឺផ្អែកលើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ។ ប្រាក់ចំណេញជាប់ពន្ធខុសគ្នាពីប្រាក់ចំណេញសុទ្ធដូចដែល បាន រាយការណ៍នៅក្នុងប្រាក់ចំណេញឬខាតពីព្រោះវាមិនរាប់បញ្ចូល ធាតុនៃប្រាក់ចំណូល ឬ ចំណាយដែលត្រូវយកពន្ធឬកាត់កងនៅក្នុង ឆ្នាំផ្សេងទៀត ហើយវាមិនរាប់បញ្ចូលធាតុដែលមិនត្រូវបានគេយក ពន្ធឬកាត់កងទេ។ បំណុលរបស់ក្រុមហ៊ុនចំពោះពន្ធពន្ធនត្រូវបាន គណនាដោយប្រើអត្រាពន្ធដែលត្រូវបានអនុម័តឬត្រូវបានអនុម័ត មួយផ្នែកធំនៅចុងបញ្ចប់នៃការិយបរិច្ឆេទរបាយការណ៍។ សំវិធានធនត្រូវបានទទួលស្គាល់ចំពោះបញ្ហាទាំងឡាយណាដែល ការកំណត់ពន្ធមានភាពមិនច្បាស់លាស់ ប៉ុន្តែវាត្រូវបានគេគិតថា អាចនឹងមានលំហូរចេញនៃថវិកាទៅឱ្យអាជ្ញាធរពន្ធនាពេលអនាគត។ សំវិធានធនត្រូវបានវាស់វែងតាមការប៉ាន់ស្មានដ៏ល្អបំផុតនៃចំនួន ទឹកប្រាក់ដែលរំពឹងថានឹងត្រូវបង់។ ការប៉ាន់ស្មានគឺផ្អែកលើការ វិនិច្ឆ័យរបស់អ្នកជំនាញពន្ធនៅក្នុងក្រុមហ៊ុន ដែលមានបទពិសោធន៍ពី មុនទាក់ទងនឹងសកម្មភាពបែបនេះនិងក្នុងករណីខ្លះទៀតដោយផ្អែក លើជំនួនអ្នកជំនាញពន្ធដករាជ្យ។

ពន្ធពន្យារ

ពន្ធពន្យារគឺជាពន្ធដែលរំពឹងថានឹងត្រូវបង់ឬអាចប្រមូលមកវិញបាន លើភាពខុសគ្នារវាងតម្លៃយោងនៃទ្រព្យសកម្មនិងបំណុលនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ និងមូលដ្ឋានពន្ធដែលត្រូវបានប្រើក្នុងការ គណនាប្រាក់ចំណេញជាប់ពន្ធ និងត្រូវបានរាប់បញ្ចូលដោយប្រើវិធី សាស្ត្របំណុល។ ពន្ធពន្យារត្រូវបានគេទទួលស្គាល់ជាទូទៅចំពោះ រាល់ភាពខុសគ្នាបណ្តោះអាសន្នដែលអាចជាប់ពន្ធបាន ហើយ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានគេទទួលស្គាល់ ថាអាចទទួលបាន ប្រាក់ចំណេញជាប់ពន្ធដែលអាចដកបានពីភាពខុសគ្នាបណ្តោះ អាសន្នដែលអាចកាត់ចេញបាន។ ទ្រព្យសកម្ម និងបំណុលបែបនេះ មិនត្រូវបានគេទទួលស្គាល់ទេប្រសិនបើភាពខុសគ្នាបណ្តោះអាសន្ន កើតឡើងពីការកាត់ត្រាការឃ្លោះពាណិជ្ជកម្ម ឬពីការទទួលស្គាល់ ដំបូង (ក្រៅពីការរួមបញ្ចូលគ្នានៃអាជីវកម្ម) នៃទ្រព្យសកម្មនិងបំណុល ផ្សេងទៀតនៅក្នុងប្រតិបត្តិការដែលមិនប៉ះពាល់ដល់ប្រាក់ចំណេញ ជាប់ពន្ធនិងប្រាក់ចំណេញគណនេយ្យ។

តម្លៃយោងនៃទ្រព្យសកម្មពន្ធពន្យារត្រូវគ្រួសារត្រូវបានពិនិត្យនៅកាលបរិច្ឆេទ រាយការណ៍នីមួយៗ និងកាត់បន្ថយដល់កម្រិតមួយដែលអាចនឹងមិន មានប្រាក់ចំណេញជាប់ពន្ធគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឱ្យប្រមូលមក វិញនូវទ្រព្យសកម្មទាំងអស់ ឬ ផ្នែកខ្លះ។

បំណុលពន្ធត្រូវបានគណនាតាមអត្រាពន្ធដែលត្រូវបានរំពឹងថានឹង អនុវត្តក្នុងរយៈពេលដែលបំណុលត្រូវបានទូទាត់ ឬ ទ្រព្យសកម្មត្រូវ បានទទួលស្គាល់ដោយផ្អែកលើច្បាប់ពន្ធ និងអត្រាដែលត្រូវបាន អនុម័ត ឬត្រូវបានអនុម័តមួយផ្នែកនៅកាលបរិច្ឆេទរបាយការណ៍។

ការវាស់វែងនៃបំណុល និងទ្រព្យសកម្មពន្ធពន្យារឆ្លុះបញ្ចាំងពីលទ្ធផល ពន្ធដែលនឹងអនុវត្តតាមលក្ខណៈដែលក្រុមហ៊ុនរំពឹងទុកនៅចុងបញ្ចប់ នៃការិយបរិច្ឆេទរបាយការណ៍ ដើម្បីប្រមូលមកវិញ ឬ ទូទាត់នូវតម្លៃ យោងនៃទ្រព្យសកម្ម និងបំណុលរបស់ខ្លួន។

ទ្រព្យសកម្ម និងបំណុលពន្ធពន្យារត្រូវបានកាត់កងនៅពេលក្រុមហ៊ុន មានសិទ្ធិអនុវត្តតាមច្បាប់ ដើម្បីកាត់កងទ្រព្យសកម្មពន្ធនឹង បំណុលពន្ធចរន្ត ហើយនៅពេលដែលវាពាក់ព័ន្ធនឹងពន្ធលើប្រាក់ ចំណូលដែលប្រមូលដោយអាជ្ញាធរពន្ធតែមួយ ហើយក្រុមហ៊ុនមាន បំណងទូទាត់ទ្រព្យសកម្ម និងបំណុលពន្ធចរន្តតាមមូលដ្ឋានសុទ្ធ។

3. ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និងប្រភព ចំបងៗនៃការប៉ាន់ស្មានដែល មានភាពមិនប្រាកដប្រជា

ក្នុងការអនុវត្តគោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុន តម្រូវឱ្យ ក្រុមប្រឹក្សាភិបាលធ្វើការវិនិច្ឆ័យ (ក្រៅពីការពាក់ព័ន្ធនឹងការ ប៉ាន់ស្មាន) ដែលមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើចំនួនទឹកប្រាក់ ដែលបានទទួលស្គាល់ និងធ្វើការប៉ាន់ស្មាន ក៏ដូចជាការសន្មតអំពី តម្លៃយោងនៃទ្រព្យសកម្មនិងបំណុលដែលមិនមានការបង្ហាញពីប្រភព ផ្សេងដែលច្បាស់លាស់។ ការប៉ាន់ស្មាននិងការសន្មតដែលពាក់ព័ន្ធ គឺផ្អែកលើបទពិសោធន៍ដែលធ្លាប់មានពីមុននិងកត្តាផ្សេងទៀតដែល ត្រូវបានគេចាត់ទុកថាសមស្រប។ លទ្ធផលជាក់ស្តែងអាចខុសគ្នាពី ការប៉ាន់ស្មានទាំងនេះ។

ការប៉ាន់ស្មាននិងការសន្មតត្រូវបានពិនិត្យឡើងវិញជាប្រចាំ។ ការ ពិនិត្យឡើងវិញចំពោះការប៉ាន់ប្រមាណគណនេយ្យត្រូវបានទទួល ស្គាល់ក្នុងពេលដែលការប៉ាន់ប្រមាណត្រូវបានកែសម្រួល ប្រសិនបើ ការកែសម្រួលនេះប៉ះពាល់តែក្នុងរយៈពេលនោះ ឬ ក៏ក្នុងរយៈពេល កែសម្រួល និងរយៈពេលនាពេលអនាគតប្រសិនបើការកែសម្រួលនេះ ប៉ះពាល់ទាំងពេលបច្ចុប្បន្ននិងពេលអនាគត។

3.1 ការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្ត គោលការណ៍គណនេយ្យ

ខាងក្រោមនេះគឺជាការវិនិច្ឆ័យសំខាន់ៗ ក្រៅពីការវិនិច្ឆ័យប៉ាន់ស្មាន (ដែលត្រូវបានបង្ហាញដាច់ដោយឡែកខាងក្រោម) ដែលក្រុមប្រឹក្សា ភិបាលបានកំណត់នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍ គណនេយ្យរបស់ក្រុមហ៊ុនហើយមានឥទ្ធិពលយ៉ាងខ្លាំងទៅលើចំនួន ទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

(i) រូបិយប័ណ្ណគោល
ផ្អែកលើខ្លឹមសារសេដ្ឋកិច្ចនៃកាលៈទេសៈដែលទាក់ទងនឹងក្រុមហ៊ុន គណៈគ្រប់គ្រងកំណត់រូបិយប័ណ្ណគោលរបស់ក្រុមហ៊ុនជាប្រាក់រៀល។ ប្រាក់រៀលគឺជារូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចចម្បងដែល ក្រុមហ៊ុនធ្វើប្រតិបត្តិការហើយវាជារូបិយប័ណ្ណដែលមានឥទ្ធិពលលើ ឥណទានដល់អតិថិជននិងចំណូលការប្រាក់។

(ii) ឥទ្ធិពលជាសារវន្តទៅលើសមាគមរបស់ក្រុមហ៊ុន

គឺក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហូតតេ ឡាយហ្វ អិស្ត្រិនស៍ (ខេមបូឌា) ម.ក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហូតតេ ឡាយហ្វ អិស្ត្រិនស៍ (ខេមបូឌា) ម.ក គឺជាសមាគមរបស់ក្រុមហ៊ុន ទោះបី ក្រុមហ៊ុនមានភាគហ៊ុនតែ 5.7% នៅក្នុងក្រុមហ៊ុនធានារ៉ាប់រងអាយុ ជីវិត ហូតតេ ឡាយហ្វ អិស្ត្រិនស៍ (ខេមបូឌា) ម.ក ក៏ដោយ (កំណត់សម្គាល់ 11)។ ក្រុមហ៊ុនមានឥទ្ធិពលយ៉ាងខ្លាំងទៅលើក្រុម ហ៊ុនធានារ៉ាប់រងហូតតេ ឡាយហ្វ អិស្ត្រិនស៍ (ខេមបូឌា) ម.ក ដោយ សារសិទ្ធិតាមកិច្ចសន្យារបស់ខ្លួនក្នុងការតែងតាំងអភិបាលពីររូបក្នុង ចំណោមប្រាំមួយរូបជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននោះ។

(iii) ការវាយតម្លៃគំរូអាជីវកម្ម

ចំណាត់ថ្នាក់និងការវាស់វែងនៃទ្រព្យសកម្មហិរញ្ញវត្ថុអាស្រ័យលើ លទ្ធផលនៃ SPPI និងការធ្វើតេស្តគំរូ អាជីវកម្ម។ ក្រុមហ៊ុនកំណត់ គំរូអាជីវកម្មនៅកម្រិតមួយដែលឆ្លុះបញ្ចាំងពីរបៀបគ្រប់គ្រង ទ្រព្យសកម្មហិរញ្ញវត្ថុ ដើម្បីសម្រេចបាននូវគោលដៅអាជីវកម្មជាក់ លាក់។ ការវាយតម្លៃនេះរួមបញ្ចូលទាំងការវិនិច្ឆ័យដែលឆ្លុះបញ្ចាំង ពីតម្លៃតាមពាក់ព័ន្ធទាំងអស់ រួមទាំងវិធីដែលលទ្ធផលនៃទ្រព្យសកម្ម ត្រូវបានវាយតម្លៃ និងការវាស់វែងលទ្ធផលអនុវត្តរបស់វា ហានិភ័យ ដែលប៉ះពាល់ដល់ការអនុវត្តទ្រព្យសកម្ម និងរបៀបនៃការគ្រប់គ្រង លើទ្រព្យទាំងនេះ។ ក្រុមហ៊ុនត្រូវពិនិត្យទ្រព្យសកម្មហិរញ្ញវត្ថុដែល បានវាស់វែងតាមតម្លៃដករំលស់ ឬ FVOCI ដែលត្រូវបានគេលែង ទទួលស្គាល់មុនកាលកំណត់ ដើម្បីយល់ពីហេតុផលនៃការលុបចោល របស់ពួកគេ និងភាពសមស្របនៃហេតុផលទៅនឹងគោលបំណងនៃ អាជីវកម្មដែលទ្រព្យសកម្មនោះត្រូវបានកាន់កាប់។ ការត្រួតពិនិត្យ គឺជាផ្នែកមួយនៃការវាយតម្លៃជាបន្តបន្ទាប់របស់ក្រុមហ៊ុន ថាគឺគំរូ អាជីវកម្មដែលទ្រព្យសកម្មហិរញ្ញវត្ថុដែលនៅសល់ត្រូវបានរក្សាបន្ត

មានលក្ខណៈសមរម្យប្រអប់ ហើយប្រសិនបើវាមិនសមរម្យថា គឺ មានការផ្លាស់ប្តូរគំរូអាជីវកម្ម ដូច្នោះមានការផ្លាស់ប្តូរនាពេលអនាគត ចំពោះចំណាត់ថ្នាក់របស់ទ្រព្យសកម្មទាំងនោះ។

(vi) ការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន

ដូចដែលបានពន្យល់នៅក្នុងកំណត់សំគាល់ 2 ECL ត្រូវបានវាស់វែង ជាសំវិធានធនដែលមានរយៈពេលស្មើនឹង 12ខែ នៃ ECL សម្រាប់ ទ្រព្យសកម្មដំណាក់កាលទី 1 ឬ ECL មួយអាយុកាល សម្រាប់ ទ្រព្យសកម្មដំណាក់កាលទី 2 ឬ ដំណាក់កាលទី 3 ។ ទ្រព្យសកម្ម ឈានដល់ដំណាក់កាលទី 2 នៅពេលដែលហានិភ័យឥណទាន របស់វាបានកើនឡើងជាសារវន្តចាប់តាំងពីពេលទទួលស្គាល់ដំបូង។ CIFRS 9 មិនបានកំណត់នូវអ្វីដែលជាការកើនឡើងជាសារវន្តនូវ ហានិភ័យឥណទាននោះទេ។ ក្នុងការវាយតម្លៃថាតើហានិភ័យ ឥណទាននៃទ្រព្យសកម្មបានកើនឡើងជាសារវន្ត ក្រុមហ៊ុនត្រូវគិត ពិចារណាអំពីគុណភាព និងបរិមាណ និងព័ត៌មានព្យាករណ៍ពី អនាគតដែលសមហេតុសមផល និងមានភស្តុតាង។

(v) ការបង្កើតក្រុមនៃទ្រព្យសកម្មដែលមានលក្ខណៈហានិភ័យ ឥណទានស្រដៀងគ្នា

នៅពេលដែល ECLs ត្រូវបានវាស់វែងតាមមូលដ្ឋានសមូហភាព ខុបករណ៍ហិរញ្ញវត្ថុត្រូវបានដាក់ជាក្រុមផ្អែកលើមូលដ្ឋានលក្ខណៈ ហានិភ័យរួម។ ក្រុមហ៊ុនត្រូវពិនិត្យភាពសមស្របនៃលក្ខណៈ ហានិភ័យឥណទានដោយឈរលើមូលដ្ឋានដែលសន្មតថាក្រុមហ៊ុន នឹងបន្តដំណើរការ ដើម្បីវាយតម្លៃថាតើវាមានភាពស្រដៀងគ្នា ឬ អត់។ នេះត្រូវបានទាមទារដើម្បីធានាថា បើមានការផ្លាស់ប្តូរលក្ខណៈ ហានិភ័យនៃឥណទាន នឹងមានការបែងចែកឡើងវិញសមស្រប ចំពោះទ្រព្យសកម្ម។ នេះអាចបណ្តាលឱ្យមានការបង្កើតផលប៉ុន្តែ ឬ ទ្រព្យសកម្មផ្លាស់ទៅផលប៉ុន្តែដែលមានស្រាប់ ដែលឆ្លុះបញ្ចាំងឱ្យ កាន់តែច្បាស់នូវលក្ខណៈហានិភ័យឥណទានស្រដៀងគ្នានៃក្រុម ទ្រព្យសកម្មនោះ។ ការបែងចែកផ្នែកផលប៉ុន្តែឡើងវិញ និងចលនា រវាងផលប៉ុន្តែជាការធម្មតា នៅពេលមានការកើនឡើងហានិភ័យ ឥណទានជាសារវន្ត (ឬ នៅពេលដែលការកើនឡើងជាសារវន្តនោះ មានភាពបញ្ជ្រាស់) ហើយដូច្នោះទ្រព្យសកម្មផ្លាស់ពី ECL 12ខែ ទៅ ECL មួយអាយុកាល ឬ ផ្ទុយទៅវិញប៉ុន្តែវាក៏អាចកើតឡើងបានដែរ នៅក្នុងផលប៉ុន្តែដែលត្រូវបន្តការវាស់ដោយផ្អែកលើមូលដ្ឋានដដែល នៃរយៈពេល 12ខែ ឬ ពេញមួយអាយុកាលប៉ុន្តែចំនួន ECL មានការ ផ្លាស់ប្តូរព្រោះតែហានិភ័យឥណទានរបស់ផលប៉ុន្តែមានលក្ខណៈ ខុសគ្នា។

(vi) គំរូនិងការសន្មតដែលបានប្រើ

ក្រុមហ៊ុនប្រើគំរូ និងការសន្មតជាច្រើនផ្សេងគ្នាក្នុងការប៉ាន់ស្មាន ECL។ ការវិនិច្ឆ័យត្រូវបានអនុវត្តក្នុងការកំណត់គំរូសមស្រប

សម្រាប់ប្រភេទទ្រព្យសកម្មនីមួយៗ ក៏ដូចជាសម្រាប់កំណត់ការ សន្មតដែលបានប្រើនៅក្នុងគំរូទាំងនេះ រួមទាំងការសន្មតដែល ទាក់ទងនឹងកត្តាជំរុញហានិភ័យឥណទាន។

3.2 ប្រភពចំបងៗនៃការប៉ាន់ស្មាន ដែលមានភាពមិនប្រាកដប្រជា

(i) ការគណនាសំវិធានធនខាតបង់

នៅពេលវាស់វែង ECLs ក្រុមហ៊ុនប្រើប្រាស់ព័ត៌មានព្យាករណ៍ពី អនាគតដែលមានហេតុផលច្បាស់លាស់ និង មានភស្តុតាង ដោយ ផ្អែកលើការសន្មតសម្រាប់ការប្រែប្រួលនាពេលអនាគតនៃកត្តា សេដ្ឋកិច្ចផ្សេងៗ និង របៀបដែលកត្តាទាំងនេះមានផលប៉ះពាល់ ចំពោះគ្នា។

អត្រាខាតបង់ពេលខកខានសង (“LGD”) ជាការប៉ាន់ប្រមាណនៃការ បាត់បង់ដែលកើតឡើងពេលមានការខកខានក្នុងការសង។ វាត្រូវ បានផ្អែកលើភាពខុសគ្នារវាងលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែល បានកំណត់ និងអ្នកអាយឌ្រីវីតីទទួលបានដោយរាប់បញ្ចូលនូវ ទ្រព្យបញ្ចាំ និងការធ្វើអាយប្រសើរឡើងនូវឥណទានទាំងមូល។

PD គឺជាធាតុចូលដ៏សំខាន់ក្នុងការវាស់វែង ECL។ PD គឺជាការ ប៉ាន់ប្រមាណនៃលទ្ធភាពនៃការខកខានលើ ពេលវេលាណាមួយ ដែលការគណនាដែលរួមមានទិន្នន័យប្រវត្តិសាស្ត្រ ការសន្មតនិង ការរំពឹងទុកនៃលក្ខខណ្ឌនាពេលអនាគត។

(ii) ពន្ធលើប្រាក់ចំណេញ

ប្រព័ន្ធពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបែងចែកជាច្រើន ប្រភេទ និងមានការផ្លាស់ប្តូរច្បាប់ជាញឹកញយដែលជាទូទៅមានលក្ខណៈ មិនច្បាស់លាស់ ផ្ទុយគ្នា និងអាស្រ័យទៅលើការបកស្រាយ។ ពន្ធជា ប្រធានបទ ត្រូវបានត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារជាច្រើន ដែល មានសិទ្ធិស្របច្បាប់ក្នុងការកំណត់ប្រាក់ពិន័យ ទណ្ឌកម្ម និងការ ប្រាក់លើបំណុលពន្ធ។

កត្តាទាំងនេះ អាចធ្វើឱ្យមានហានិភ័យ ពន្ធរបស់ក្រុមហ៊ុនជាសារវន្ត។ គណៈគ្រប់គ្រង ជឿជាក់ថាពួកគេបានយល់ដឹងពីច្បាប់ពន្ធដែលពាក់ ព័ន្ធ និងបានធ្វើការគិតបំណុលពន្ធដោយផ្អែកលើការយល់ឃើញ របស់ពួកគេ ស្របតាមច្បាប់ពន្ធបច្ចុប្បន្ន។ ទោះបីជាយ៉ាងណាក្តី ប្រសិនបើលទ្ធផលពន្ធចុងក្រោយនៃករណីនេះមានភាពខុសគ្នាពី ការកត់ត្រាដំបូង ភាពខុសគ្នាបែបនេះនឹងមានផលប៉ះពាល់ដល់ សំវិធានធនពន្ធលើប្រាក់ចំណេញ និងពន្ធពន្យារ នៅក្នុងកំឡុងគ្រា ដែលការសម្រេចនេះត្រូវបានធ្វើឡើង។

(iii) អាយុកាល និងតម្លៃនៅសល់នៃទ្រព្យ និងបរិក្ខារ និងកម្មវិធីកុំព្យូទ័រ

អាយុកាលនៃទ្រព្យ និងបរិក្ខារ និងកម្មវិធីកុំព្យូទ័រនីមួយៗ ត្រូវបានប៉ាន់ស្មានដោយផ្អែកលើ រយៈពេលដែលទ្រព្យសកម្មត្រូវបានរំពឹងថានឹងអាចប្រើ ការបាន។ ការប៉ាន់ស្មានបែបនេះគឺផ្អែកលើការធ្វើការវាយតម្លៃជាទូទៅលើអាជីវកម្មដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាការវិនិច្ឆ័យបច្ចេកទេស ផ្នែកក្នុង និងបទពិសោធន៍ជាមួយទ្រព្យសកម្មដែលប្រហាក់ប្រហែលគ្នា។

ការប៉ាន់ស្មានអាយុកាលនៃទ្រព្យសកម្មត្រូវបានត្រួតពិនិត្យឡើងវិញជាដាច់ខាតរាល់ពេលវេលាទៀងទាត់មួយ និងផ្តល់ទិន្នន័យថ្មី ប្រសិនបើការ រំពឹងទុក មានការប្រែប្រួលពីការប៉ាន់ស្មានចាស់ ដោយសារការខូចខ្ទេចខ្ទាចរូបរាងខាងក្រៅ ការបាត់បង់គុណភាពលើបច្ចេកទេស ឬ ពាណិជ្ជកម្ម និងតាមច្បាប់ ឬ ការកំណត់ទៅលើការប្រើប្រាស់របស់ទ្រព្យសកម្ម។ ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលនៃប្រតិបត្តិការនៅថ្ងៃ អនាគត អាចទទួលបានលំដាប់ជាសារវន្ត ដោយសារការប្រែប្រួលនៅក្នុងបរិមាណ និងពេលវេលានៃការកត់ត្រាចំណាយដែលនាំមកដោយ បម្រែបម្រួលនៃកត្តាផ្សេងៗ ដែលបានរៀបរាប់ខាងលើ។ ការកាត់បន្ថយ នៅក្នុងការប៉ាន់ស្មានអាយុកាលនៃធាតុទាំងឡាយរបស់ទ្រព្យសកម្ម និងបរិក្ខារ នឹងធ្វើឲ្យមានការកើនឡើងនៅក្នុងចំណាយប្រតិបត្តិការ និងការចម្រុះនៅក្នុងតម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុទាំងនេះ។ ពុំមានការប្រែប្រួលនៅក្នុងការប៉ាន់ស្មានអាយុកាលរបស់ទ្រព្យ និងបរិក្ខារ និងកម្មវិធីកុំព្យូទ័រ នៅកំឡុងឆ្នាំនេះទេ។

(vi) ឱនភាពតម្លៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ឱនភាពតម្លៃកើតមានឡើងនៅពេលតម្លៃយោងរបស់ទ្រព្យសកម្មមួយ ឬ ឯកតាបង្កើតសាច់ប្រាក់មានតម្លៃខ្ពស់ជាងបរិមាណដែលនឹងអាចស្តារ បានមកវិញជាក់ស្តែង ដែលបរិមាណនេះ បានមកពីតម្លៃដែលខ្ពស់ជាងរវាង តម្លៃទីផ្សារ ដកចេញចំណាយផ្សេងៗដើម្បីលក់ទ្រព្យ និងតម្លៃទទួល បានពីការប្រើប្រាស់។ ការគណនាតម្លៃទីផ្សារដកចំណាយផ្សេងៗដើម្បីលក់ទ្រព្យ គឺអាស្រ័យលើព័ត៌មានជាក់ស្តែងដែលកើតឡើងពីប្រតិបត្តិការ លក់ ចំពោះទ្រព្យដែលមានភាពស្រដៀងគ្នា ឬ ជាតម្លៃទីផ្សារ ដកចេញនូវចំណាយកើតឡើងផ្សេងៗ ដើម្បីលក់ទ្រព្យនោះ។ ការគណនាតម្លៃដែល កំពុងប្រើប្រាស់គឺផ្អែកលើលំហូរសាច់ប្រាក់ដែលបានធ្វើអប្បបរមា។ លំហូរសាច់ប្រាក់គឺបានមកពីផែនការនាពេលអនាគត ហើយមិនរាប់បញ្ចូល សកម្មភាពកំណែទម្រង់ផ្សេងៗ ដែលក្រុមហ៊ុនមិនទាន់ជាប់កាតព្វកិច្ច ឬ ធ្វើការវិនិយោគនាពេលអនាគត ដែលនឹងធ្វើឲ្យមានភាពប្រសើរឡើងនូវ លទ្ធផលដែលកើតចេញពីទ្រព្យទាំងនោះ។ ចំនួនដែលនឹងអាចស្តារបានមកវិញជាក់ស្តែង គឺរងឥទ្ធិពលដោយអត្រាអប្បបរមាដែលបានប្រើប្រាស់ សម្រាប់គំរូ លំហូរសាច់ប្រាក់អប្បបរមា ក៏ដូចជាលំហូរសាច់ប្រាក់ចូលរំពឹងទុកនាពេលអនាគត និងអត្រាកំណើន ដែលប្រើសម្រាប់គោលបំណង នៃការព្យាករណ៍សរុប។

4. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់ខ្មែររៀល (“ពាន់រៀល”)	29,136,214	7,149,991	34,969,773	8,703,278	33,701,566	8,348,171
ប្រាក់ដុល្លារអាមេរិក (“ដុល្លារអាមេរិក”)	39,838,724	9,776,374	41,322,510	10,284,348	33,893,992	8,395,837
ប្រាក់ថែបាត (“បាត”)	6,297,261	1,545,340	3,509,466	873,436	1,848,945	457,999
	75,272,199	18,471,705	79,801,749	19,861,062	69,444,503	17,202,007

5. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
គណនីចរន្ត	49,221,345	12,078,858	81,224,909	20,215,259	31,216,009	7,732,477.00
ប្រាក់តម្កល់ធានាលើដើមទុន (i)	15,917,495	3,906,134	12,032,730	2,994,706	7,912,730	1,960,052.00
មូលបត្រអាចជួញដូរបាន (“NCD”) (ii)	133,438,714	32,745,697	139,755,219	34,782,284	97,083,380	24,048,397.00
ប្រាក់បម្រុងកាតព្វកិច្ច (iii)	54,752,263	13,436,137	44,306,668	11,027,046	33,732,438	8,355,818.00
	253,329,817	62,166,826	277,319,526	69,019,295	169,944,557	42,096,744

(i) យោងតាមប្រកាសលេខ ធ៧-០៧-១៦៣ ប្រ.ក ស្តីពីការផ្តល់អាជ្ញាប័ណ្ណដល់ស្ថាប័នទទួលប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន តម្រូវឲ្យរក្សាទុក ប្រាក់តម្កល់ធានាលើដើមទុនស្មើនឹង 10% នៃដើមទុនដែលបានចុះបញ្ជីជាមួយនឹងធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនបានឡើយ ប៉ុន្តែក្រុមហ៊ុនអាចដកយកវិញបាន នៅពេលដែលក្រុមហ៊ុនស្ម័គ្រចិត្តបញ្ចប់អាជីវកម្មរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការដាក់ប្រាក់តម្កល់លើដើមទុនដែលបានចុះបញ្ជីជាមួយនឹងធនាគារជាតិនៃកម្ពុជា ទទួលបានការប្រាក់តាមអត្រា 3.00% (2018: 3%) ក្នុងមួយឆ្នាំ ។

(ii) មូលបត្រអាចជួញដូរបាន ដែលមានទឹកប្រាក់ 200 លានរៀល ត្រូវបានប្រើជាវត្ថុបញ្ចាំ ទៅលើឥណទានវិបារូបន៍ ជាមួយនឹងធនាគារជាតិនៃ កម្ពុជា សម្រាប់ទំនាក់ទំនងជាមួយសេវាទូទាត់ហ្វាស្ត Fast and secure Transfer (“FAST”) សេវាកម្ម FAST ផ្តល់ជូននូវការផ្ទេរមូលនិធិ ភ្លាមៗ ជាប្រយោជន៍ដល់អ្នកប្រើប្រាស់។ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ឥណទានវិបារូបន៍ មិនត្រូវបានប្រើប្រាស់ទេ។ មូលបត្រអាចជួញដូរ បានចំនួន 132.74 ពាន់លាន (2018: 74.90 ពាន់លានរៀល) ត្រូវបានប្រើជាវត្ថុបញ្ចាំ (សម្រាប់គោលបំណងការពារហានិភ័យរូបិយប័ណ្ណទៅ លើកម្ចីជាមួយនឹងធនាគារជាតិនៃកម្ពុជា។

មូលបត្រអាចជួញដូរបាន (“NCD”) ទទួលបានការប្រាក់តាមអត្រាពី 0.60% ដល់ 1.08% ក្នុងមួយឆ្នាំ (2018: 0.72% - 1% ក្នុងមួយឆ្នាំ)។

(iii) ប្រាក់បម្រុងកាតព្វកិច្ច បង្ហាញពីប្រាក់បម្រុងកាតព្វកិច្ចអប្បបរមា ដែលត្រូវបានគណនាតាមអត្រា 8% នៃសមតុល្យប្រាក់បញ្ញើពីអតិថិជនសរុប ស្របតាមប្រកាសលេខ ធ៧-០៧-១៦៣ ប្រ.ក អំពីការផ្តល់អាជ្ញាប័ណ្ណចំពោះ ស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងការទទួលប្រាក់បញ្ញើ។ ប្រាក់បម្រុងកាតព្វកិច្ច អាចប្រែប្រួល អាស្រ័យតាមកម្រិតនៃប្រាក់បញ្ញើរបស់អតិថិជន និងមិនទទួលបានការប្រាក់នោះទេ។

មិនមានសំវិធានធនបាត់បង់ឱនភាពត្រូវបានបង្កើត លើតុល្យការជាមួយធនាគារជាតិនៃកម្ពុជា ដោយគណៈគ្រប់គ្រងកំណត់ថាហានិភ័យ ឥណទានលើស្ថាប័ននេះមានតិចតួចបំផុត។

6. សមតុល្យនៅធនាគារផ្សេងៗ

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
គណនីចរន្ត	13,405,366	3,289,661	4,072,882	1,013,658	7,829,764	1,939,501
គណនីសន្សំ	4,584,657	1,125,069	9,381,124	2,334,775	33,773,880	8,366,084
	17,990,023	4,414,730	13,454,006	3,348,433	41,603,644	10,305,585
ដក៖ ការខាតបង់ដោយសារឱនភាពតម្លៃ	(269,058)	(66,027)	(235,561)	(58,626)	(760,335)	(188,342)
សមតុល្យនៅធនាគារផ្សេងៗ, សុទ្ធ	17,720,965	4,348,703	13,218,445	3,289,807	40,843,309	10,117,243

គណនីចរន្តមិនទទួលបានការប្រាក់នោះទេ។ គណនីសន្សំទទួលបានការប្រាក់នៅអត្រា 0.1%-1.5% ក្នុងមួយឆ្នាំ (2018: 0.05% - 1.50%)។

7. ឥណទានផ្តល់ដល់អតិថិជន

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានផ្តល់ដល់អតិថិជន						
តាមតម្លៃដករំលស់	1,308,258,187	321,044,954	1,006,548,709	250,509,882	838,022,166	207,585,376
ដក៖ ឱនភាពលើសវិធានធនខាតបង់	(16,962,926)	(4,162,681)	(16,785,876)	(4,177,669)	(18,724,015)	(4,638,101)
ឥណទានផ្តល់ដល់អតិថិជន, សុទ្ធ	1,291,295,261	316,882,273	989,762,833	246,332,213	819,298,151	202,947,275

ឥណទានផ្តល់ដល់អតិថិជនកត្រាតាមតម្លៃដករំលស់

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	សវិធានធន		សវិធានធន		សវិធានធន	
	តម្លៃយោងដុល	ECL	តម្លៃយោងដុល	ECL	តម្លៃយោងដុល	ECL
ឥណទានធនាគារភូមិ	664,480,048	8,872,591	655,607,457	535,508,016	8,710,427	526,797,589
ឥណទានឯកត្តជន	643,778,139	8,090,335	635,687,804	471,040,693	8,075,449	462,965,244
	1,308,258,187	16,962,926	1,291,295,261	1,006,548,709	16,785,876	989,762,833
						838,022,166
						18,724,015
						819,298,151

8. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ការកែលម្អអគារ	យានយន្ត	ម៉ូតូ	កុំព្យូទ័រ និងសម្ភារៈ ការិយាល័យ	សំណង់កំពុង សាងសង់	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
តម្លៃដើម						
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	4,077,642	5,000,707	14,439,734	18,911,494	2,094,956	44,524,533
ការទិញបន្ថែម	107,555	-	3,338,355	1,819,579	225,918	5,491,407
ការលក់	(63,705)	-	(58,505)	(98,343)	-	(220,553)
ការផ្ទេរ	91,729	-	-	2,188,209	(2,279,938)	-
ការកែសម្រួល	-	-	-	1,444,523	-	1,444,523
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(2,091)	(2,091)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	4,213,221	5,000,707	17,719,584	24,265,462	38,845	51,237,819

រំលស់បង្ក

នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	3,013,339	2,376,104	7,380,069	13,758,354	-	26,527,866
រំលស់ក្នុងគ្រា	578,070	355,391	1,741,866	3,618,063	-	6,293,390
ការលក់	(63,546)	-	(43,730)	(95,520)	-	(202,796)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	3,527,863	2,731,495	9,078,205	17,280,897	-	32,618,460

តម្លៃយោង

នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	1,064,303	2,624,603	7,059,665	5,153,140	2,094,956	17,996,667
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	685,358	2,269,212	8,641,379	6,984,565	38,845	18,619,359

តម្លៃយោងជាដុល្លារអាមេរិក

នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	264,884	653,211	1,757,009	1,282,514	521,393	4,479,011
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	168,186	556,862	2,120,584	1,714,004	9,532	4,569,168

	ការកែលម្អអគារ	យានយន្ត	ម៉ូតូ	កុំព្យូទ័រ និងសម្ភារៈ ការិយាល័យ	សំណង់កំពុង សាងសង់	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល

តម្លៃដើម

នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	3,677,325	4,551,754	12,518,247	15,312,175	2,077,963	38,137,464
ការទិញបន្ថែម	328,550	848,299	1,921,487	1,157,821	2,551,646	6,807,803
ការលក់	(3,995)	(399,346)	-	(17,393)	-	(420,734)
ការផ្ទេរ	75,762	-	-	2,458,891	(2,534,653)	-
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	4,077,642	5,000,707	14,439,734	18,911,494	2,094,956	44,524,533

រំលស់បង្គរ

នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	2,394,655	2,376,992	5,851,384	10,848,809	-	21,471,840
រំលស់ក្នុងគ្រា	622,679	398,458	1,528,685	2,926,938	-	5,476,760
ការលក់	(3,995)	(399,346)	-	(17,393)	-	(420,734)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	3,013,339	2,376,104	7,380,069	13,758,354	-	26,527,866

តម្លៃយោង

នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	1,282,670	2,174,762	6,666,863	4,463,366	2,077,963	16,665,624
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	1,064,303	2,624,603	7,059,665	5,153,140	2,094,956	17,996,667

តម្លៃយោងជាដុល្លារអាមេរិក

នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	317,729	538,707	1,651,439	1,105,615	514,730	4,128,220
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	264,884	653,211	1,757,009	1,282,514	521,393	4,479,011

9. កម្មវិធីកុំព្យូទ័រ

តម្លៃដើម

នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	9,220,432	9,008,568	18,229,000
ការទិញបន្ថែម	787,673	3,573,525	4,361,198
ការលក់	(5,315,809)	-	(5,315,809)
ការផ្ទេរ	9,849,164	(9,849,164)	-
ការកែតម្រូវ		(1,444,523)	(1,444,523)
លម្អៀងពីការប្តូររូបិយប័ណ្ណ		(2,757)	(2,757)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	14,541,460	1,285,649	15,827,109

រំលស់បង្គរ

នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	6,479,762	-	6,479,762
រំលស់ក្នុងគ្រា	2,601,889	-	2,601,889
ការលក់/ការកាត់កង	(5,315,808)	-	(5,315,808)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	3,765,843	-	3,765,843

តម្លៃយោង

នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	2,740,670	9,008,568	11,749,238
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	10,775,617	1,285,649	12,061,266

តម្លៃយោងជាដុល្លារអាមេរិក

នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	682,098	2,242,053	2,924,151
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	2,644,323	315,497	2,959,820

	កម្មវិធីកុំព្យូទ័រ	ការងារកំពុងធ្វើ	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល

នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	9,220,432	9,008,568	18,229,000
ការទិញបន្ថែម	787,673	3,573,525	4,361,198
ការលក់	(5,315,809)	-	(5,315,809)
ការផ្ទេរ	9,849,164	(9,849,164)	-
ការកែតម្រូវ		(1,444,523)	(1,444,523)
លម្អៀងពីការប្តូររូបិយប័ណ្ណ		(2,757)	(2,757)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	14,541,460	1,285,649	15,827,109

នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	6,479,762	-	6,479,762
រំលស់ក្នុងគ្រា	2,601,889	-	2,601,889
ការលក់/ការកាត់កង	(5,315,808)	-	(5,315,808)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	3,765,843	-	3,765,843

នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	2,740,670	9,008,568	11,749,238
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	10,775,617	1,285,649	12,061,266

នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	682,098	2,242,053	2,924,151
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	2,644,323	315,497	2,959,820

	កម្មវិធីកុំព្យូទ័រ ពាន់រៀល	ការងារកំពុងធ្វើ ពាន់រៀល	សរុប ពាន់រៀល
តម្លៃដើម			
នាថ្ងៃ 1 ខែ មករា ឆ្នាំ 2018	6,695,562	9,247,315	15,942,877
ការទិញបន្ថែម	602,708	1,683,415	2,286,123
ការផ្ទេរ	1,922,162	(1,922,162)	-
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	9,220,432	9,008,568	18,229,000
ដករំលស់បង្គរ			
នាថ្ងៃ 1 ខែ មករា ឆ្នាំ 2018	5,845,722	-	5,845,722
រំលស់ក្នុងគ្រា	634,040	-	634,040
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	6,479,762	-	6,479,762
តម្លៃយោង			
នាថ្ងៃ 1 ខែ មករា ឆ្នាំ 2018	849,840	9,247,315	10,097,155
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	2,740,670	9,008,568	11,749,238
តម្លៃយោងជាដុល្លារអាមេរិក			
នាថ្ងៃ 1 ខែ មករា ឆ្នាំ 2018	210,513	2,290,640	2,501,153
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	682,098	2,242,053	2,924,151

10. ភតិសន្យា (ជាភតិកៈ)

(i) សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ("ROUA")

	អគារ ពាន់រៀល	ម៉ាស៊ីនអេធីអឹម ពាន់រៀល	ចំណតយានយន្ត ពាន់រៀល	សរុប ពាន់រៀល
តម្លៃដើម				
នាថ្ងៃ 1 ខែ មករា ឆ្នាំ 2019	28,089,254	4,920,538	103,681	33,113,473
ការទិញបន្ថែម	3,017,242	-	780,761	3,798,003
ការលក់	(693,717)	-	(104,657)	(798,374)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	30,412,779	4,920,538	779,785	36,113,102
រំលស់បង្គរ				
នាថ្ងៃ 1 ខែ មករា ឆ្នាំ 2019	5,305,452	1,399,799	72,995	6,778,246
រំលស់ក្នុងគ្រា	5,865,683	1,415,768	140,450	7,421,901
ការលក់	(693,717)	-	(104,657)	(798,374)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	10,477,418	2,815,567	108,788	13,401,773
តម្លៃយោង				
នាថ្ងៃ 1 ខែ មករា ឆ្នាំ 2019	22,783,802	3,520,739	30,686	26,335,227
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	19,935,361	2,104,971	670,997	22,711,329
តម្លៃយោងជាដុល្លារអាមេរិក				
នាថ្ងៃ 1 ខែ មករា ឆ្នាំ 2019	5,670,434	876,242	7,637	6,554,312
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	4,892,113	516,557	164,662	5,573,332

	អគារ	ម៉ាស៊ីនអេធីអឹម	ចំណាយយន្ត	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
តម្លៃដើម				
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	23,092,269	4,920,538	103,681	28,116,488
ការទិញបន្ថែម	5,335,758	-	-	5,335,758
ការលក់	(338,773)	-	-	(338,773)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	28,089,254	4,920,538	103,681	33,113,473

រំលស់បង្គរ

នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	-	-	-	-
រំលស់ក្នុងគ្រា	5,644,225	1,399,799	72,995	7,117,019
ការលក់	(338,773)	-	-	(338,773)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	5,305,452	1,399,799	72,995	6,778,246

តម្លៃយោង

នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	23,092,269	4,920,538	103,681	28,116,488
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	22,783,802	3,520,739	30,686	26,335,227

តម្លៃយោងជាដុល្លារអាមេរិក

នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	5,720,156	1,218,860	25,683	6,964,699
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	5,670,434	876,242	7,637	6,554,312

ក្រុមហ៊ុនបានជួលទ្រព្យសម្បត្តិជាច្រើនមានអគារ ម៉ាស៊ីនអេធីអឹមស្វ័យប្រវត្តិ និងកន្លែងចតរថយន្ត។ រយៈពេលជួលជាមធ្យមគឺ 5 ឆ្នាំ (ឆ្នាំ 2018៖ 5 ឆ្នាំ) ។

ក្រុមហ៊ុនមានជម្រើសក្នុងការទិញម៉ាស៊ីនអេធីអឹមក្នុងតម្លៃទឹកប្រាក់តិចតួចនៅចុងបញ្ចប់នៃរយៈពេលជួល។

ប្រមាណជា 1 ភាគ 5 នៃការជួលអគារដែលផុតកំណត់ក្នុងឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន។ កិច្ចសន្យាដែលផុតកំណត់ត្រូវបានជំនួសដោយកតិសន្យាថ្មីសម្រាប់ទ្រព្យសម្បត្តិមូលដ្ឋានដូចគ្នា។ លទ្ធផលនេះបណ្តាលឱ្យមានការបន្ថែមលើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម 2,999,629 ពាន់រៀលក្នុងឆ្នាំ 2019 (ឆ្នាំ 2018៖ 4,996,984 ពាន់រៀល)។

ការវិភាគរយៈពេលដល់កំណត់របស់បំណុលកតិសន្យាត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ 14។

នៅពេលវាស់វែងបំណុលកតិសន្យាសម្រាប់កតិសន្យាដែលបានចាត់ថ្នាក់ជាកតិសន្យាប្រតិបត្តិការក្រុមហ៊ុនធ្វើអប្បបរមាតាមអត្រាការប្រាក់កម្ចីកើន និងអត្រាប្រាក់កម្ចីកើន អនុវត្តដែលមានអត្រា 7.81%។

(ii) ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬ ខាត

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណាយរំលស់លើសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	7,421,901	1,831,664	7,117,019	1,759,461
ចំណាយការប្រាក់លើបំណុលកតិសន្យា	2,978,741	735,129	2,270,883	561,405
ចំណាយទាក់ទងនឹងការជួលរយៈពេលខ្លី	302,211	74,583	16,710	4,131
ចំណាយទាក់ទងនឹងការជួលតម្លៃទាប	670,241	165,410	826,458	204,316

លំហូរសាច់ប្រាក់សរុបសម្រាប់ការជួលមិនរាប់បញ្ចូលការប្រាក់មានចំនួន 5,755,503 ពាន់រៀល (2018: 6,041,721 ពាន់រៀល)។

11. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការប្រាក់ដែលត្រូវទទួល	-	-	-	-	1,860	462
ការបង់ប្រាក់ជាមុន	6,907,282	1,695,039	4,348,503	1,082,256	1,498,394	371,165
ការវិនិយោគ(*)	1,772,625	435,000	1,746,589	434,691	1,746,589	432,645
បុរេប្រទាននិងប្រាក់បញ្ញើ	1,272,046	312,159	1,234,612	307,270	1,349,175	334,202
ផ្សេងៗ	3,522,665	864,457	1,155,544	287,592	1,406,327	348,359
	13,474,618	3,306,655	8,485,248	2,111,809	6,002,345	1,486,833

* រួមបញ្ចូលទាំងការវិនិយោគមានចំនួន 1,630,000,000 រៀល (ឆ្នាំ 2018: 1,626,400,000 រៀល) ដែលតំណាងឱ្យភាគហ៊ុន មូលធន 5.7% នៅក្នុងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហូតតេ ឡាយហ្វ អ៊ីស្ត្រូនស៍ (ខេមបូឌា) ម.ក ។

12. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
អតិថិជនរាយ ឯកត្តជន						
ប្រាក់បញ្ញើសន្សំ	278,494,879	68,342,301	222,435,050	55,359,644	194,761,260	48,244,057
ប្រាក់បញ្ញើមានកាលកំណត់	466,579,979	114,498,154	430,014,080	107,021,921	293,164,883	72,619,491
	745,074,858	182,840,456	652,449,130	162,381,565	487,926,143	120,863,548

13. ពន្ធលើប្រាក់ចំណេញ

ការប្រកាសពន្ធរបស់ក្រុមហ៊ុនស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានពន្ធដារ ("GDT")។ ដោយការអនុវត្តច្បាប់ និងបទបញ្ញត្តិពន្ធចំពោះប្រតិបត្តិការជាច្រើនប្រភេទ អាចមានការបកស្រាយខុសៗគ្នា ចំនួនដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុអាចនឹងមានការប្រែប្រួលនាពេលក្រោយ រហូតទាល់តែមានការកំណត់ជាចុងក្រោយពីអគ្គនាយកដ្ឋានពន្ធដារ។

13.1 ចំណាយពន្ធលើប្រាក់ចំណេញ

ដោយអនុលោមតាមច្បាប់ពន្ធដារនៃប្រទេសកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណូល ("Tax") នូវចំនួនណាមួយដែលខ្ពស់ជាងរវាងអត្រា 20% នៃប្រាក់ចំណូលដែលជាប់ពន្ធ ឬ ក៏ពន្ធអប្បបរមានៃប្រាក់ចំណូល 1% នៃចំណូលសរុបដោយរួមបញ្ចូលពន្ធទាំងអស់លើកលែងតែអាករលើតម្លៃបន្ថែម។

ចំណាយពន្ធលើប្រាក់ចំណេញ រួមមាន៖

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ពន្ធលើប្រាក់ចំណេញក្នុងគ្រា	12,276,847	3,029,824	8,595,430	2,124,952
ពន្ធពន្យារលើប្រាក់ចំណេញ	(4,546,173)	(1,121,958)	(100,345)	(24,807)
សំវិធានធនខ្លះនៃពន្ធលើប្រាក់ចំណេញក្នុងឆ្នាំចាស់	935,736	230,932	-	-
	8,666,410	2,138,798	8,495,085	2,100,145

អគ្គនាយកដ្ឋានពន្ធដារ ("GDT") ដឹកនាំ និងធ្វើសវនកម្មពន្ធពេញលេញលើគណនីរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទពីឆ្នាំ 2009 ទៅ 2017 ហើយក្រុមហ៊ុនបានទទួលវិញ្ញាបនបត្រនៃសវនកម្មពន្ធសម្រាប់ឆ្នាំទាំងនេះ។ បំណុលពន្ធដែលបណ្តាលមកពីការធ្វើសវនកម្មពន្ធ នេះត្រូវបានទូទាត់រួចជាស្រេចក្នុងឆ្នាំ។

ការផ្ទៀងផ្ទាត់នៃចំណាយពន្ធលើប្រាក់ចំណេញត្រូវបានបង្ហាញនៅក្នុងចំណេញ ឬខាតបង់ដូចខាងក្រោម៖

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់ចំណេញមុនដកពន្ធ	38,249,666	9,439,701	38,215,135	9,447,500
ចំណាយពន្ធលើប្រាក់ចំណេញតាមអត្រាពន្ធអនុវត្ត 20% និងវត្តមាន៖	7,649,933	1,887,940	7,643,027	1,889,500
ចំណាយដែលមិនអាចកាត់កងបាន	560,830	138,408	986,537	243,890.00
សំវិធានធនពន្ធលើប្រាក់ចំណេញខ្លះពីឆ្នាំមុន	-	-	(398,281)	(98,463.00)
ភាពលម្អៀងបណ្តោះអាសន្នដែលមិនត្រូវបានទទួលស្គាល់	455,647	112,450	263,802	65,218.00
	8,666,410	2,138,798	8,495,085	2,100,145

13.2 បំណុលពន្ធសកម្ម

បម្រែបម្រួលបំណុលពន្ធនានាដូចខាងក្រោម៖

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនាដើមការិយបរិច្ឆេទ	6,365,457	1,584,235	7,341,834	1,818,636
ពន្ធលើប្រាក់ចំណូលក្នុងគ្រា	13,212,583	3,260,756	8,595,430	2,139,231
ពន្ធលើប្រាក់ចំណូលបានបង់	(10,007,704)	(2,469,818)	(9,571,807)	(2,382,232)
លម្អៀងពីអត្រាប្តូរប្រាក់	-	(26,624)	-	8,600
	9,570,336	2,348,549	6,365,457	1,584,235

13.3 ពន្ធពន្យារ

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ទ្រព្យសកម្មពន្ធពន្យារ	11,856,229	2,909,504	6,904,619	1,718,422	6,503,617	1,611,002
បំណុលពន្ធពន្យារ	(936,753)	(229,878)	(531,316)	(132,234)	(230,658)	(57,136)
	10,919,476	2,679,626	6,373,303	1,586,188	6,272,959	1,553,866

បម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារសុទ្ធក្នុងឆ្នាំមានដូចខាងក្រោម៖

	សំវិធានធនលើការខាតបង់ឥណទាន	សំវិធានធនសម្រាប់ប្រាក់អត្ថប្រយោជន៍និយោជិត	កម្រៃជើងសារលើដំណើរការឥណទានដែលមិនទាន់រំលស់	គណនីបង្ក	ទ្រព្យនិងបរិក្ខារ	ចំណេញអត្រាប្តូរប្រាក់មិនទាន់បាន	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
គិតត្រឹមថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	1,346,700	622,322	3,871,430	1,064,166	(531,315)	-	6,373,303
ការដកចេញពី/(ដាក់បញ្ចូលក្នុង) របាយការណ៍ចំណេញ ឬខាត	657,644	1,037,742	3,139,788	116,437	(92,326)	(313,112)	4,546,173
គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	2,004,344	1,660,064	7,011,218	1,180,603	(623,641)	(313,112)	10,919,476
គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ជាដុល្លារអាមេរិក	491,864	407,378	1,720,544	289,719	(153,041)	(76,837)	2,679,626

	សំវិធានធន លើការ ខាតបង់ ឥណទាន	សំវិធានធន សម្រាប់ប្រាក់ អត្ថប្រយោជន៍ និយោជិត	កម្រៃជើងសារ លើដំណើរការ ឥណទានដែល មិនទាន់រំលស់	គណនីបង្ក	ទ្រព្យ និងបរិក្ខារ	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
គិតត្រឹមថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	2,248,334	1,966,792	1,528,414	760,078	(230,659)	6,272,959
ការដកចេញពី/(ដាក់បញ្ចូលក្នុង) របាយការណ៍ចំណេញ ឬខាត	(901,634)	(1,344,470)	2,343,016	304,088	(300,656)	100,344
គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	1,346,700	622,322	3,871,430	1,064,166	(531,315)	6,373,303
គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ជាដុល្លារអាមេរិក	335,167	154,884	963,522	264,849	(132,234)	1,586,188

14. បំណុលភតិសន្យា

ការវិភាគតាមកាលកំណត់- លំហូរសាច់ប្រាក់តាមកិច្ចសន្យាដោយមិនធ្វើអប្បបរមា

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឆ្នាំទី 1	7,820,042	1,919,029	7,693,142	1,914,669	7,279,401	1,803,171
ឆ្នាំទី 2	6,022,801	1,477,988	6,765,809	1,683,875	6,628,367	1,641,904
ឆ្នាំទី 3	4,363,858	1,070,885	5,012,324	1,247,467	5,720,826	1,417,098
ឆ្នាំទី 4	3,547,096	870,453	3,570,429	888,609	4,107,207	1,017,391
ឆ្នាំទី 5	2,083,198	511,214	3,005,234	747,943	2,807,055	695,332
លើសពី 5 ឆ្នាំ	3,103,535	761,604	4,556,263	1,133,963	5,244,809	1,299,185
	26,940,530	6,611,173	30,603,201	7,616,526	31,787,665	7,874,081
ដក: ការប្រាក់ដែលមិនទាន់ទទួលបាន	3,415,476	838,154	5,120,647	1,274,427	5,599,147	1,386,957
បំណុលភតិសន្យា	23,525,054	5,773,019	25,482,554	6,342,099	26,188,518	6,487,124
វិភាគតាម:						
រយៈពេលខ្លី	7,820,042	1,919,029	7,693,142	1,914,669	7,279,401	1,803,171
រយៈពេលវែង	15,705,012	3,853,990	17,789,412	4,427,430	18,909,117	4,683,953

15. ប្រាក់កម្ចី

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់កម្ចីកត់ត្រាតាមតម្លៃដករំលស់						
មានរបស់បញ្ចាំ (*)	128,000,000	31,411,043	71,840,000	17,879,542	92,000,000	22,789,200
មិនមានរបស់បញ្ចាំ (**)	474,027,292	116,325,716	408,701,581	101,717,666	338,164,186	83,766,209
	602,027,292	147,736,759	480,541,581	119,597,208	430,164,186	106,555,409

(*) ទាំងនេះតំណាងឱ្យប្រាក់បញ្ញើទិញពី ធនាគារជាតិតាមរយៈប្រតិបត្តិការបញ្ចាំសាច់ប្រាក់ងាយស្រួល("LPCO") ដោយប្រើ NCD។

(**) ទាំងនេះតំណាងឱ្យកម្ចីធនាគារដែលបានមកពីធនាគារនានា មានរយៈពេលពី មួយ ទៅ ប្រាំមួយឆ្នាំ (2018: មួយ ទៅ ប្រាំមួយឆ្នាំ) និងមានអត្រាការប្រាក់ពី 4.00% ដល់ 10.00% (2018: 6.40% ដល់ 13.72%)។

16. អនុបំណុល

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
អនុបំណុលកត់ត្រាតាមតម្លៃដករំលស់						
BlueOrchard*	16,375,814	4,018,605	20,188,465	5,024,506	-	-
PROPACO**	10,182,021	2,498,655	15,273,032	3,801,153	20,421,710	5,058,635
	26,557,835	6,517,260	35,461,497	8,825,659	20,421,710	5,058,635

(*) ជាអនុបំណុលបន្ទាប់បន្សំ ដែលទទួលបានមកពីក្រុមហ៊ុន BlueOrchard Microfinance Fund ដែលបានចុះកិច្ចសន្យានៅថ្ងៃទី 15 ខែ មិថុនា ឆ្នាំ 2018 និងអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី 25 ខែ កក្កដា ឆ្នាំ 2018 អោយដាក់ជាដើមទុនថ្នាក់ទី 2។ អនុបំណុលនេះនឹងត្រូវសងត្រលប់ទៅម្ចាស់បំណុលទៅតាមតារាងសងដែលមានក្នុងកិច្ចសន្យាកម្ចី។ អនុបំណុលនេះមានកាលកំណត់ រយៈពេល 5 ឆ្នាំ និងមានកាលអវសាននៅថ្ងៃទី 15 ខែ មិថុនា ឆ្នាំ 2023។

(**) ជាអនុបំណុលបន្ទាប់បន្សំ ដែលទទួលបានមកពីក្រុមហ៊ុន Société de Promotion et de Participation pour la Coopération Economique ("PROPACO") ដែលបាននិងអនុម័តដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី 14 ខែ មិថុនា ឆ្នាំ 2016 អោយដាក់ជាដើមទុន ថ្នាក់ទី 2 ដែលនឹងត្រូវសងត្រលប់ទៅម្ចាស់បំណុលទៅតាមតារាងសងដែលមានក្នុងកិច្ចសន្យាកម្ចី។ អនុបំណុលនេះមានកាលកំណត់ រយៈពេល 5 ឆ្នាំ និងមានកាលអវសាននៅថ្ងៃទី 15 ខែ កញ្ញា ឆ្នាំ 2021។

17. ការផ្ទៀងផ្ទាត់បំណុលដែលកើតឡើងពីសកម្មភាពហិរញ្ញប្បទាន

	ការផ្លាស់ប្តូរដែលមិនមែនជាសាច់ប្រាក់				
	លំហូរសាច់ប្រាក់	កាតព្វកិច្ច	ការផ្លាស់ប្តូរ	31 ធ្នូ 2019	
	1 មករា 2019	ហិរញ្ញវត្ថុ (i)	សន្យា (ii)	ផ្សេងៗ (iii)	31 ធ្នូ 2019
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
ប្រាក់កម្ចី	480,541,581	120,403,961	-	1,081,750	602,027,292
អនុបំណុល	35,461,497	(8,645,400)	-	(258,262)	26,557,835
បំណុលភតិសន្យា	25,482,554	(5,755,503)	3,798,003	-	23,525,054
សមតុល្យបំណុលពីសកម្មភាពហិរញ្ញប្បទាន	541,485,632	106,003,058	3,798,003	823,488	652,110,181

	ការផ្លាស់ប្តូរដែលមិនមែនជាសាច់ប្រាក់				
	លំហូរសាច់ប្រាក់	កាតព្វកិច្ច	ការផ្លាស់ប្តូរ	31 ធ្នូ 2018	
	1 មករា 2018	ហិរញ្ញវត្ថុ (i)	សន្យា (ii)	ផ្សេងៗ (iii)	31 ធ្នូ 2018
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
ប្រាក់កម្ចី	430,164,186	50,228,886	-	148,509	480,541,581
អនុបំណុល	20,421,710	15,244,600	-	(204,813)	35,461,497
បំណុលភតិសន្យា	26,188,518	(6,041,721)	5,335,757	-	25,482,554
សមតុល្យបំណុលពីសកម្មភាពហិរញ្ញប្បទាន	476,774,414	59,431,765	5,335,757	(56,304)	541,485,632

- (i) លំហូរសាច់ប្រាក់មកពីប្រាក់កម្ចី អនុបំណុល និងភតិសន្យាជាចំនួនសាច់ប្រាក់សុទ្ធដែលទទួលបាន និងការសងត្រលប់ប្រាក់កម្ចី និងអនុបំណុល និងភតិសន្យានៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់។
- (ii) ការផ្លាស់ប្តូរដែលមិនមែនជាសាច់ប្រាក់ គឺជាការទទួលស្គាល់បន្ថែមនៃសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម។
- (iii) ការផ្លាស់ប្តូរដែលមិនមែនជាសាច់ប្រាក់គឺចំនួនខុសគ្នារវាងការប្រាក់បង្គរ និងការប្រាក់បានបង់។

18. សំវិធានធនសម្រាប់កាតព្វកិច្ចលើអត្ថប្រយោជន៍បុគ្គលិក

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនាដើមឆ្នាំ	9,863,741	2,454,888	14,095,407	3,491,555
ការបន្ថែមក្នុងការិយបរិច្ឆេទ				
វិភាគទានរបស់និយោជក	3,432,586	842,352	3,591,853	893,940
វិភាគទានរបស់និយោជិត	1,624,776	398,718	1,323,307	329,345
សំវិធានធនលើអតីតភាពការងារ	1,824,593	447,753	5,534,875	1,377,520
ការប្រាក់	453,665	111,329	421,346	104,371
ការទូទាត់ក្នុងអំឡុងឆ្នាំ	(2,785,804)	(683,633)	(14,304,905)	(3,560,205)
ការកាត់ត្រាត្រលប់វិញ (*)	(3,355,347)	(823,398)	(798,142)	(198,642)
លម្អៀងពីអត្រាប្តូរប្រាក់	-	(34,338)	-	17,004
	11,058,210	2,713,671	9,863,741	2,454,888

(*) ការដកចេញនៃសំវិធានធនកើតឡើងពីសេចក្តីណែនាំលេខ 042/19 ដែលចេញប្រកាសដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី 22 ខែ មីនា ឆ្នាំ 2019 ស្តីពីការបើករំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ 2019 សម្រាប់សហគ្រាស គ្រឹះស្ថាន ក្រៅពីផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ដែលបានកែតម្រូវការទូទាត់នៃការបើករំលឹកប្រាក់បំណាច់អតីតភាពចាប់ពី 7.5 ថ្ងៃទៅ 3 ថ្ងៃ នៅក្នុងខែ មិថុនា និងឆ្នាំនៃឆ្នាំនីមួយៗ និងការពន្យារនៃការទូទាត់ប្រាក់ (ចាប់ផ្តើមពីខែ ធ្នូ ឆ្នាំ 2021 ដែលផ្ទុយពីការកំណត់ ពីមុនដែលតម្រូវឲ្យចាប់ផ្តើមទូទាត់ប្រាក់បំណាច់អតីតភាពការងារពីខែ មិថុនា ឆ្នាំ 2019)។

19. បំណុលផ្សេងៗ

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
គណនីបង្គរ និងបំណុលផ្សេងៗ	5,663,651	1,389,853	14,841,853	3,693,841	4,787,272	1,185,849
បង្គរអត្ថប្រយោជន៍បុគ្គលិកផ្សេងៗ	8,943,048	2,194,613	10,610,177	2,640,661	8,505,220	2,106,817
ពន្ធផ្សេងៗត្រូវទូទាត់	1,032,828	253,455	2,917,179	726,028	5,349,907	1,325,218
ការខាតបង់តម្លៃទីផ្សារលើនិស្សន្ទឧបករណ៍ហិរញ្ញវត្ថុ	179,963	44,163	1,444,608	359,534	560,485	138,836
	15,819,490	3,882,084	29,813,817	7,420,064	19,202,884	4,756,720

20. ដើមទុន

(i) ចំនួនភាគហ៊ុនធម្មតាមានដូចខាងក្រោម៖

	2019	2018
គិតត្រឹមថ្ងៃទី 1 ខែមករា	4,813,092	3,165,092
ភាគហ៊ុនបន្ថែម	1,553,906	1,648,000
	6,366,998	4,813,092

(ii) ភាគហ៊ុនធម្មតាត្រូវបានចុះបញ្ជីបោះផ្សាយ និងទូទាត់ក្នុងតម្លៃចារឹក 25,000 រៀល ក្នុង 1 ភាគហ៊ុន។

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ដើមទុន	159,174,950	39,061,337	120,327,300	29,947,063

ព័ត៌មានលម្អិតនៃភាគទុនិកមានដូចខាងក្រោម៖

	2019			2018		
	ពាន់រៀល	ដុល្លារអាមេរិក	តម្លៃ %	ពាន់រៀល	ដុល្លារអាមេរិក	តម្លៃ %
SCSB	135,121,500	33,158,650	84.89%	96,273,850	23,960,640	80.01%
Agora មីក្រូហិរញ្ញវត្ថុ N.V	24,053,425	5,902,681	15.11%	24,053,425	5,986,417	19.99%
សមាគមបុគ្គលិក អេ អឹម ខេ	25	6	0.001%	25	6	0.001%
	159,174,950	39,061,337	100.00%	120,327,300	29,947,063	100.00%

នាថ្ងៃទី 9 ខែ ឧសភា ឆ្នាំ 2018 ធនាគារជាតិនៃកម្ពុជា បានអនុម័តលើប្រតិបត្តិការទិញភាគហ៊ុន ដោយក្រុមហ៊ុន The Shanghai Commercial and Savings Bank Limited ("SCSB") ចំនួន 80.01% នៃភាគហ៊ុនសរុប។ Agora Microfinance N.V. និងសមាគមបុគ្គលិក អេ អឹម ខេ នឹងបន្តធ្វើជាម្ចាស់ភាគហ៊ុនផ្សេងទៀតបន្ទាប់ពីការផ្លាស់ប្តូរត្រូវបានបញ្ចប់។ ការកែសម្រួលអនុស្សរណៈ និងលក្ខន្តិកៈរបស់ក្រុមហ៊ុន ត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម នាថ្ងៃទី 4 និង ថ្ងៃទី 10 ខែ កក្កដា ឆ្នាំ 2018 រៀងគ្នា។

នាថ្ងៃទី 16 ខែ កក្កដា ឆ្នាំ 2019 ធនាគារជាតិនៃកម្ពុជា បានអនុម័តក្នុងការកំឡើងភាគហ៊ុនដែលបានចុះបញ្ជីពី 120,327,300,000 រៀល ទៅ 159,174,950,000 រៀល ដែលមានចំនួន 6,366,998 ភាគហ៊ុន ក្នុងតម្លៃចារឹក 25,000 រៀល ក្នុង 1 ភាគហ៊ុន។ នៅថ្ងៃទី 30 ខែ កក្កដា ឆ្នាំ 2019 ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីនិងអនុម័តលើការបង្កើនដើមទុនដែលបានរៀបរាប់ខាងលើ និងវិសោធនកម្មអនុស្សរណៈ និងមាត្រាក្រុមហ៊ុន។

21. បុព្វលាភភាគហ៊ុន

	ពាន់រៀល	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	149,505	37,209
បុព្វលាភដែលបានមកពីការបោះភាគហ៊ុនមូលធន	22,275,850	5,497,495
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(31,549)
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	22,425,355	5,503,155

22. ទុនបម្រុង

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ទុនបម្រុងផ្សេងៗ (i)	22,295,749	5,471,349	20,764,670	5,167,911	18,814,706	4,660,566
ទុនបម្រុងតាមបទប្បញ្ញត្តិ (ii)	5,103,250	1,252,332	4,883,022	1,215,287	-	-
	27,398,999	6,723,681	25,647,692	6,383,198	18,814,706	4,660,566

(i) ក្រោមកិច្ចព្រមព្រៀងឥណទានពី Instituto De Crédito Oficial of The Kingdom of Spain (ICO), ក្រុមហ៊ុនត្រូវផ្ទេរទុនបម្រុងចំនួន 3.5% នៃប្រាក់កម្ចីនៅសល់ជាមួយ ICO ពីប្រាក់ចំណេញជាដាច់ខាតរាល់ចុងឆ្នាំ ដើម្បីបញ្ចូលទៅក្នុងគណនីទុនបម្រុងសម្រាប់ការពង្រឹងមូលធន។ ICO ពុំមានសិទ្ធិក្នុងការទទួលបានផលពីទុនបម្រុងនេះទេ។

(ii) ទុនបម្រុងតាមបទប្បញ្ញត្តិ៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
គិតត្រឹមពីដើមការិយបរិច្ឆេទ	4,883,022	1,215,287	-	-	-	-
ការខូចខាតទៅលើឧបករណ៍ឥណទានតម្រូវដោយធនាគារជាតិ						
- តុល្យការនៅធនាគារផ្សេងៗ	179,900	44,147	132,501	32,977	-	-
- ឥណទានផ្តល់ដល់អតិថិជន	22,155,333	5,436,892	21,771,957	5,418,606	18,426,671	4,564,447
ឱនភាពលើទ្រព្យហិរញ្ញវត្ថុតម្រូវដោយធនាគារជាតិ	22,335,233	5,481,039	21,904,458	5,451,583	18,426,671	4,564,447
ឱនភាពលើទ្រព្យហិរញ្ញវត្ថុតាម CIFRSs (កំណត់សម្គាល់ 6 និង 7)	17,231,983	4,228,707	17,021,436	4,236,296	19,484,350	4,826,443
ការផ្តល់ប្រាក់ចំណេញទៅទុនបម្រុងដែលទាក់ទងនឹងឱនភាពនៅក្នុងឆ្នាំ	220,228	54,350	-	-	-	-
ការប៉ះពាល់ដោយសារការប្តូរទៅ CIFRSs	-	-	4,883,022	1,207,175	-	-
លម្អៀងពីអត្រាប្តូរប្រាក់	-	(17,305)	-	8,112	-	-
នាចុងការិយបរិច្ឆេទ	5,103,250	1,252,332	4,883,022	1,215,287	-	-

ក្រុមហ៊ុនបានទទួលស្គាល់ទុនបម្រុងទុកតាមបទប្បញ្ញត្តិចាប់ពីដំណាច់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ។

23. ចំណូលការប្រាក់

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានផ្តល់ដល់អតិថិជន	240,158,280	59,269,072	210,939,704	52,148,258
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	1,928,812	476,015	1,536,504	379,853
	242,087,092	59,745,087	212,476,208	52,528,111

24. ចំណាយការប្រាក់

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់កម្ចី	39,831,565	9,830,100	40,170,406	9,930,879
ប្រាក់បញ្ញើរបស់អតិថិជន	41,721,143	10,296,431	31,168,093	7,705,338
មូលនិធិសោធននិវត្តន៍បុគ្គលិក	453,665	111,961	421,346	104,165
ភតិសន្យា	2,978,741	735,129	2,270,883	561,405
	84,985,114	20,973,621	74,030,728	18,301,787

25. ចំណាយកម្រៃជើងសារ

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់លើកទឹកចិត្តសម្រាប់ភ្នាក់ងារធនាគារភូមិ និងភ្នាក់ងារធនាគារចល័ត	9,945,660	2,454,506	7,778,660	1,923,031
កម្រៃលើប្រាក់កម្ចី និងកិច្ចសន្យាការដោះដូរ	484,138	119,482	221,703	54,809
	10,429,798	2,573,988	8,000,363	1,977,840

26. ចំណូលផ្សេងៗ

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
កម្រៃសេវាឥណទាន	11,394,753	2,812,131	25,769,949	6,370,816
ការសងត្រលប់វិញពីម្ចាស់ភាគហ៊ុន	3,407,301	840,894	1,379,335	340,998
កម្រៃជើងសារធានារ៉ាប់រងខ្នាតតូច	2,991,904	738,377	2,542,933	628,661
កម្រៃសេវាធនាគារចល័ត	2,313,942	571,062	3,383,510	836,467
កម្រៃផ្ទេរប្រាក់	2,076,510	512,465	385,440	95,288
កម្រៃសេវាបើកប្រាក់បៀវត្សរ៍	1,409,678	347,897	1,053,364	260,411
ឥណទានដែលប្រមូលបានវិញ	917,058	226,322	69,436	17,166
ការពិន័យលើឥណទាន	859,381	212,088	2,372,122	586,433
ចំណូលពីអត្រាប្តូរប្រាក់ (សុទ្ធ)	840,459	207,418	425	105
ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	-	-	60,008	14,835
ចំណូលផ្សេងៗ	1,330,559	328,371	255,398	63,139
	27,541,545	6,797,025	37,271,920	9,214,319

27. ប្រាក់ជំនួយ

ទាំងនេះបង្ហាញពីជំនួយដែលបានផ្តល់ដោយ Water.org សម្រាប់កម្មវិធីគ្រប់គ្រងដោយក្រុមហ៊ុន ដូចដែលបានចែងក្នុងកិច្ចព្រមព្រៀង។

28. ចំណាយបុគ្គលិក និងបន្ទុកពាក់ព័ន្ធផ្សេងៗ

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	72,759,759	17,956,505	68,574,483	16,952,901
ប្រាក់អត្ថប្រយោជន៍ពេលចូលនិវត្តន៍និងប្រាក់អតិថិភាពការងារ	3,432,586	847,134	2,857,508	706,430
ធានារ៉ាប់រង	3,336,886	823,516	2,966,703	733,425
ប្រាក់អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ	2,363,451	583,280	3,162,826	781,909
	81,892,682	20,210,435	77,561,520	19,174,665

29. ចំណាយរំលស់

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
រំលស់នៃទ្រព្យសម្បត្តិ និងបរិក្ខារ	6,293,390	1,553,156	5,476,760	1,353,958
រំលស់នៃសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	7,421,901	1,831,664	7,117,019	1,759,461
រំលស់នៃកម្មវិធីកុំព្យូទ័រ	2,601,889	642,125	634,040	156,746
	16,317,180	4,026,945	13,227,819	3,270,165

30. ចំណាយប្រតិបត្តិការផ្សេងៗ

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ថ្លៃជួលរយៈពេលខ្លី និង តម្លៃទាប	972,452	239,993	843,168	208,447
ចំណាយលើការដឹកជញ្ជូន	6,583,877	1,624,846	5,080,305	1,255,947
ចំណាយផ្នែកវិជ្ជាជីវៈ	7,120,345	1,757,242	6,607,585	1,633,519
ចំណាយលើសេវាសន្តិសុខ	2,636,349	650,629	2,555,259	631,708
ចំណាយលើគ្រឿងសង្ហារឹម ដែលមិនមែនមូលធនកម្ម	3,808,435	939,890	2,773,711	685,713
ចំណាយទឹកភ្លើង	2,050,164	505,963	1,925,046	475,908
ចំណាយអាជ្ញាប័ណ្ណធនាគារជាតិនៃកម្ពុជា	1,478,177	364,802	1,492,333	368,933
ចំណាយទំនាក់ទំនង	1,368,421	337,715	1,659,185	410,182
ចំណាយលើការផ្សព្វផ្សាយ	1,259,756	310,897	819,736	202,654
ចំណាយសម្ភារៈការិយាល័យ	923,855	228,000	1,482,479	366,497
ចំណាយលើការជួសជុល និងថែទាំ	689,625	170,194	1,023,511	253,031
កម្រៃធនាគារ	616,069	152,041	899,247	222,311
ចំណាយបោះពុម្ព	692,743	170,963	1,304,840	322,581
ខាតពីការលក់ទ្រព្យសកម្មថេរ	3,432	847	-	-
ចំណាយផ្សេងៗ	1,831,910	452,101	2,624,320	648,780
	32,035,610	7,906,123	31,090,725	7,686,211

31. ការខាតបង់សុទ្ធលើខ្លួនភាពតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការខាតបង់លើខ្លួនភាពឥណទានផ្តល់ដល់អតិថិជន	6,517,507	1,608,467	8,812,279	2,178,561
ការខាតបង់លើខ្លួនភាព/(កាត់កងលើការខាតបង់ខ្លួនភាព) លើសមតុល្យនៅធនាគារផ្សេងៗ	33,497	8,266	(524,774)	(129,734)
	6,551,004	1,616,733	8,287,505	2,048,827

32. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ក្នុងគោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់ និងសាច់ប្រាក់សមមូលមាន៖

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
				បង្ហាញឡើងវិញ(*)
សាច់ប្រាក់	75,272,199	18,471,705	79,801,749	19,861,062
សមតុល្យនៅធនាគារជាតិ	49,421,345	12,127,937	145,532,970	36,220,251
សមតុល្យនៅធនាគារផ្សេងៗ	17,990,023	4,414,730	13,454,006	3,348,434
	142,683,567	35,014,372	238,788,725	59,429,747

* ការបង្ហាញឡើងវិញត្រូវបានធ្វើឡើងដោយមិនរាប់បញ្ចូល NCD ដែលកាលកំណត់ដើមលើសពីបីខែដែលមានចំនួន 74,896,030 ពាន់រៀល ពីក្នុងសាច់ប្រាក់ និងសាច់ប្រាក់សមមូល។

33. ការសន្យា

ការសន្យានៃចំណាយមូលធន

ការសន្យានៃចំណាយមូលធនទាក់ទងនឹងការទិញឧបករណ៍ព័ត៌មានបច្ចេកវិទ្យានិងកម្មវិធីកុំព្យូទ័រ និងការកែលម្អអាចមានដូចខាងក្រោម៖

	2019		2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
អំឡុងពេលមួយឆ្នាំ	2,204,160	540,898	10,147,218	2,525,440
ច្រើនជាង 1 ឆ្នាំ ទៅ 5 ឆ្នាំ	-	-	927,290	230,784
ច្រើនជាង 5 ឆ្នាំ	-	-	-	-
	2,204,160	540,898	11,074,508	2,756,224

34. សមតុល្យ និងប្រតិបត្តិការសម្ព័ន្ធព្យាបាល

a) ប្រតិបត្តិការសំខាន់ៗជាមួយសម្ព័ន្ធព្យាបាល ក្នុងការអំឡុងឆ្នាំមានដូចជា៖

សម្ព័ន្ធព្យាបាល	ប្រភេទនៃប្រតិបត្តិការ	2019		2018	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ក្រុមប្រឹក្សាភិបាល	លាភការ	356,473	87,975	404,407	99,977
	ចំណាយការប្រាក់	1,219	301	31,440	7,773
គណៈគ្រប់គ្រងជាន់ខ្ពស់	លាភការ	2,404,931	593,517	2,519,951	622,979
	ចំណាយការប្រាក់	80,098	19,767	160,862	39,768
	ចំណូលការប្រាក់	5,362	1,323	3,779	934
Agora មីក្រូហិរញ្ញវត្ថុ N.V	ចំណាយការប្រាក់	188,203	46,447	33,587	8,359
	សំណងវិញ្ញាបនបត្រត្រួតពិនិត្យឡើងវិញ	1,541,987	380,550	596,595	147,489
Moringaway	ចំណាយការប្រាក់	-	-	18,138	4,514
សមាគមបុគ្គលិក-អេ អឹម ខេ	ចំណាយការប្រាក់	2,128	525	5,162	1,276
PROPARCO (ភាគហ៊ុនទុនិកចាស់)	ចំណាយការប្រាក់	-	-	837,190	206,969

b) សមតុល្យជាមួយសម្ព័ន្ធព្យាបាល នាការិយបរិច្ឆេទ មានដូចខាងក្រោម៖

សម្ព័ន្ធព្យាបាល	ប្រភេទនៃប្រតិបត្តិការ	2019		2018	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ក្រុមប្រឹក្សាភិបាល	ប្រាក់បញ្ញើ	1,368,878	335,921	67,891	16,897
គណៈគ្រប់គ្រងជាន់ខ្ពស់	ប្រាក់បញ្ញើ	2,541,418	623,661	2,194,602	546,193
	ឥណទាន	371,431	91,149	68,987	17,169
Agora មីក្រូហិរញ្ញវត្ថុ N.V	ប្រាក់បញ្ញើ	4,837,758	1,187,180	4,640,260	1,155,155
Moringaway	ប្រាក់បញ្ញើ	408	100	2,921,869	10,856
សមាគមបុគ្គលិក-អេ អឹម ខេ	ប្រាក់បញ្ញើ	157,180	38,572	2,003,479	498,626

35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមានទំនួលខុសត្រូវរួមក្នុងការបង្កើត និងត្រួតពិនិត្យគ្រប់ខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន។

ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល (ALCO) ដែលមានទំនួលខុសត្រូវក្នុងការអនុម័ត និងត្រួតពិនិត្យគោលនយោបាយគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុនត្រូវបានបង្កើតឡើងដើម្បីកំណត់ និងវិភាគហានិភ័យដែលក្រុមហ៊ុនត្រូវបានប្រឈមមុខ ដើម្បីកំណត់ហានិភ័យនិងការគ្រប់គ្រងដោយភាពសមស្រប និងតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវដែនកំណត់។

គោលនយោបាយគ្រប់គ្រងហានិភ័យ និងប្រព័ន្ធគ្រប់គ្រងហានិភ័យត្រូវបានពិនិត្យឡើងវិញជាប្រចាំដើម្បីឆ្លុះបញ្ចាំងរាល់ការផ្លាស់ប្តូរក្នុងលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ក្រុមហ៊ុន។

គោលនយោបាយ និងនីតិវិធីដែលត្រូវបានអនុម័តដោយក្រុមហ៊ុនដើម្បីគ្រប់គ្រងហានិភ័យដែលកើតឡើងក្នុងការធ្វើសកម្មភាពអាជីវកម្មរបស់ពួកគេមានដូចខាងក្រោម៖

35.1 ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យដែលអតិថិជន ឬ សមភាគីនឹងខកខានចំពោះកាតព្វកិច្ចក្នុងកិច្ចសន្យាដែលបណ្តាលឱ្យមានការខាតបង់ហិរញ្ញវត្ថុដល់ក្រុមហ៊ុន។ សកម្មភាពចំបងនៃការបង្កើតប្រាក់ចំណូលរបស់ក្រុមហ៊ុនគឺផ្តល់ឥណទានដល់អតិថិជនដូច្នោះហានិភ័យឥណទាន គឺជាហានិភ័យចំបង។ ហានិភ័យឥណទានកើតឡើងជាចម្បង ពីឥណទានផ្តល់ដល់អតិថិជននិងធនាគារផ្សេងៗទៀត។ ក្រុមហ៊ុនបានគិតគូររាល់ធាតុនៃការប្រឈមនឹងហានិភ័យឥណទានទាំងអស់មកធ្វើការពិចារណា រួមមានហានិភ័យសមភាគីខកខានក្នុងការសង និងហានិភ័យវិស័យសម្រាប់គោលបំណងគ្រប់គ្រងហានិភ័យ។

a. ការគ្រប់គ្រងហានិភ័យឥណទាន

គណៈកម្មាធិការឥណទានរបស់ក្រុមហ៊ុនទទួលខុសត្រូវចំពោះការគ្រប់គ្រងហានិភ័យឥណទានក្រុមហ៊ុនដោយ៖

- ធ្វើឱ្យប្រាកដថាក្រុមហ៊ុនមានការអនុវត្តហានិភ័យឥណទានសមស្រប រួមទាំងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាពដើម្បីកំណត់ប្រាក់សំវិធានធនគ្រប់គ្រាន់ស្របតាមគោលនយោបាយ និងនីតិវិធីដែលបានចែងរបស់ក្រុមហ៊ុន និងការណែនាំត្រួតពិនិត្យដែលពាក់ព័ន្ធត្រឹមត្រូវទាំងស្រុងដោយ CIFRSs។

- កំណត់អត្តសញ្ញាណ វាយតម្លៃ និងវាស់ហានិភ័យឥណទានរបស់ក្រុមហ៊ុន ចាប់ពីឧបករណ៍ហិរញ្ញវត្ថុនីមួយៗរហូតដល់កំរិតផលប៉ុន្តែ។

- បង្កើតគោលនយោបាយឥណទាន ដើម្បីការពារក្រុមហ៊ុនពីហានិភ័យដែលបានកំណត់រួមទាំងតម្រូវការដើម្បីទទួលបានវត្ថុបញ្ចាំពីអ្នកខ្ចីដើម្បីអនុវត្តការវាយតម្លៃឥណទានរបស់អ្នកខ្ចី និងដើម្បីតាមដានត្រួតពិនិត្យការប្រឈមនឹងហានិភ័យខាងក្នុងជាបន្តបន្ទាប់។

- កំណត់ការប៉ះពាល់ទៅតាមប្រភេទនៃទ្រព្យសកម្មសមភាគីវិស័យការវាយតម្លៃឥណទាន ទីតាំងភូមិសាស្ត្រ។

- បង្កើតក្របខ័ណ្ឌត្រួតពិនិត្យដើម្បីទាញទិន្នន័យធនាសម្ព័ន្ធអនុញ្ញាតសម្រាប់ការអនុម័ត និងការបន្តផ្តល់ឥណទានហ្វាស៊ីលីតី។

- អភិវឌ្ឍន៍ និងថែរក្សានូវការចាត់ចំណាត់ថ្នាក់ហានិភ័យដើម្បីចែកប្រភេទនៃការប្រឈមនឹងហានិភ័យទៅតាមកម្រិតនៃហានិភ័យនៃការខកខានក្នុងការសង។ ចំណាត់ថ្នាក់ហានិភ័យគឺត្រូវឆ្លងកាត់ការត្រួតពិនិត្យជាប្រចាំ។

- អភិវឌ្ឍន៍ និងថែរក្សាដំណើរការរបស់ក្រុមហ៊ុនក្នុងការវាស់ ECL រួមមានការត្រួតពិនិត្យហានិភ័យឥណទានការដាក់បញ្ចូលនូវព័ត៌មានព្យាករណ៍នាពេលខាងមុខ និងវិធីសាស្ត្រប្រើប្រាស់ក្នុងការវាស់ ECL។

- ធ្វើឱ្យប្រាកដថាក្រុមហ៊ុនមានគោលនយោបាយ និងនីតិវិធីក្នុងការថែរក្សា និងធ្វើឱ្យបានត្រឹមត្រូវនូវតម្លៃដែលត្រូវបានប្រើដើម្បីវាយតម្លៃនិងវាស់ ECL។

- បង្កើតការវាយតម្លៃឥណទាននេយ្យ និងដំណើរការវាស់វែងហានិភ័យឥណទានដែលផ្តល់នូវមូលដ្ឋានវិនិយោគសំរាប់ប្រព័ន្ធរួមឧបករណ៍និងទិន្នន័យដើម្បីវាយតម្លៃហានិភ័យឥណទាន និងចុះគណនេយ្យរបស់ ECL។ ការផ្តល់យោបល់ និងការណែនាំព្រមទាំងជំនាញឯកទេសដល់អង្គការអាជីវកម្មដើម្បីលើកកម្ពស់ការអនុវត្តបំផុតនៅទូទាំងក្រុមហ៊ុនក្នុងការគ្រប់គ្រងហានិភ័យឥណទាន។

សវនកម្មផ្ទៃក្នុងមានមុខងារធ្វើសវនកម្មទៀងទាត់ដើម្បីធ្វើឱ្យប្រាកដថាការគ្រប់គ្រង និងនីតិវិធីដែលបានបង្កើតឡើងត្រូវបានរៀបចំ និងអនុវត្តឱ្យត្រឹមត្រូវ។

b. ការកើនឡើងហានិភ័យឥណទានជាសាវ័ន្ត

ដូចដែលបានពន្យល់នៅក្នុងកំណត់សំគាល់ 2 ក្រុមហ៊ុនត្រួតពិនិត្យ រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ ដែលជាកម្មវត្ថុនៃតម្រូវការ ខ្ពង់ខ្ពស់ ដើម្បីវាយតម្លៃថាមានការកើនឡើងនូវហានិភ័យឥណទាន ជាសាវ័ន្ត ចាប់តាំងពីមានការទទួលស្គាល់ដំបូង។ ប្រសិនបើមាន ការកើនឡើងគួរអោយកត់សំគាល់នៅក្នុងហានិភ័យឥណទាន ក្រុមហ៊ុននឹងធ្វើការវាស់វែងសំវិធានធនខាតបង់ដោយផ្អែកលើមួយ អាយុកាលរបស់វាជាជាង ECL 12ខែ។

ក្រុមហ៊ុនប្រើប្រាស់ចំណាត់ថ្នាក់ហានិភ័យឥណទានជាធាតុចូលបឋម ក្នុងការកំណត់ចរន្តសម្ព័ន្ធពេលវេលានៃការបង្ហាញរបស់ PD។ ក្រុមហ៊ុនប្រមូលលទ្ធផលនៃហានិភ័យឥណទាន និងព័ត៌មានខកខាន ក្នុងការសង់អំពីការប្រឈមនឹងហានិភ័យឥណទានបានធ្វើការវិភាគ ដោយផ្អែកលើប្រភេទផលិតផល និងអ្នកខ្ចី ក៏ដូចជាដោយការវាស់ កម្រិតហានិភ័យឥណទាន។ ព័ត៌មានដែលបានប្រើ គឺជាព័ត៌មាន ទាំងខាងក្នុងនិងក្រៅ អាស្រ័យលើ ផលប៉ុក្រែដែលបានវាយតម្លៃ។ តារាងខាងក្រោមផ្តល់នូវសេចក្តីសង្ខេបនៃចំណាត់ថ្នាក់ហានិភ័យ ឥណទានផ្ទៃក្នុងរបស់ក្រុមហ៊ុន។

លេខរៀង	ចំណាត់ថ្នាក់ឥណទាន	គម្លាត PD
1	ធម្មតា	0.20% - 60%
2	ឃ្នាំមើល	0.20% - 60%
3	ក្រោមស្តង់ដារ	10.90% - 77.80%
4	សង្ស័យ	100%
5	បាត់បង់	100%

ក្រុមហ៊ុនសន្មតថាហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុបាន កើនឡើងជាសាវ័ន្តចាប់តាំងពីការទទួលស្គាល់ដំបូង នៅពេលការ ទូទាត់តាមកិច្ចសន្យាលើសពី 30 ថ្ងៃនៃកាលកំណត់លុះត្រាតែ ក្រុមហ៊ុនមានមូលហេតុសមហេតុផល និងព័ត៌មានអាចទុកចិត្តបាន ដែលបង្ហាញផ្សេងពីនេះ។

ក្រុមហ៊ុនមាននីតិវិធីត្រួតពិនិត្យ ដើម្បីឱ្យប្រាកដថាលក្ខណៈវិនិច្ឆ័យ បានប្រើដើម្បីកំណត់ការកើនឡើងនៃ ឥណទានមានប្រសិទ្ធភាព មានន័យថាការកើនឡើងនូវហានិភ័យឥណទានត្រូវបានកំណត់មុន ពេលវាត្រូវបានខកខានសង ឬ នៅពេលដែលទ្រព្យសកម្មនោះ ផុតកំណត់រយៈពេល 30 ថ្ងៃ។

ក្រុមហ៊ុនមានការគ្រប់គ្រង និងនីតិវិធីដើម្បីកំណត់នៅពេលដែល ហានិភ័យឥណទាននៃទ្រព្យសកម្មមានភាពប្រសើរឡើង ហើយ

និយមន័យនៃការកើនឡើងជាសាវ័ន្តនៃហានិភ័យឥណទានមិនត្រូវ បានអនុវត្តទៀតទេ។ នៅក្នុងករណីនេះ ទ្រព្យសកម្មអាចនឹងរំល ត្រឡប់ពីដំណាក់កាលទី2 ទៅដំណាក់កាលទី1 ដែលជាត្រូវធ្វើការ ទូទាត់ទាន់ពេលកំណត់ និងសមត្ថភាពរបស់អ្នកខ្ចីក្នុងការទូទាត់ ប្រាក់នាពេលអនាគតទាន់ពេលវេលា។

c. ការបញ្ចូលព័ត៌មានព្យាករណ៍នាពេលអនាគត

ក្រុមហ៊ុនវិភាគព័ត៌មានព្យាករណ៍នាពេលអនាគតដោយប្រើគំរូនិរន្តរ ការស្ថិតិពេលអនាគតក្នុងការវាយតម្លៃថាហានិភ័យឥណទាន លើឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសាវ័ន្ត ដើម្បីធ្វើការវាស់វែង ECL។

ក្រុមហ៊ុនបានបង្កើតសេណារីយ៉ូសេដ្ឋកិច្ច ចំនួនបី៖ កម្រិតមូលដ្ឋាន ដែលជាសេណារីយ៉ូសេដ្ឋកិច្ច ត្រូវបានកំណត់ប្រូបាប៊ីលីតេនៃការកើត ឡើងចំនួន 60% និងសេណារីយ៉ូសេដ្ឋកិច្ចដែលកម្រកើតឡើងគឺមួយ ជាកម្រិតឡើង និងមួយជាកម្រិតចុះ ដែលសេណារីយ៉ូសេដ្ឋកិច្ចមាន ប្រូបាប៊ីលីតេនៃការកើតឡើងចំនួន 20%។ កម្រិតមូលដ្ឋានត្រូវបាន ដាក់ចូលជាមួយព័ត៌មានដែលបានប្រើដោយក្រុមហ៊ុនក្នុងគោល បំណងផ្សេងទៀតដូចជាការរៀបចំផែនការយុទ្ធសាស្ត្រ និងការ ចំណាយថវិការ។

ព័ត៌មានខាងក្រៅដែលទាក់ទងរួមមានទិន្នន័យសេដ្ឋកិច្ច និងការ ព្យាករណ៍ដែលបោះពុម្ពផ្សាយដោយស្ថាប័ន រដ្ឋាភិបាល និងអាជ្ញាធរ រូបិយវត្ថុនៅក្នុងបណ្តាប្រទេសដែលក្រុមហ៊ុនធ្វើប្រតិបត្តិការ អង្គការឈានមុខ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារ ពិភពលោក។

ក្រុមហ៊ុនបានកំណត់ និងកត់ត្រាកត្តាគន្លឹះនៃហានិភ័យឥណទាន និងការខាតបង់ឥណទានសម្រាប់ផលប៉ុក្រែនីមួយៗនៃឧបករណ៍ ហិរញ្ញវត្ថុ ហើយដោយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្របានប៉ាន់ ស្មានទំនាក់ទំនងរវាងធាតុប្រែប្រួលម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យ ឥណទានព្រមទាំងការបាត់បង់ឥណទាន។

កត្តាគន្លឹះសម្រាប់ហានិភ័យឥណទានលើផលប៉ុក្រែឥណទានមា នដូចជា៖ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជានៅតម្លៃថេរ 2000 អត្រាគ្មានការងារធ្វើ និងអត្រាប្តូរប្រាក់ដុល្លារអាមេរិកជាមួយ ប្រាក់រៀល។

ផ្អែកលើការវិភាគព័ត៌មានព្យាករណ៍នាថ្ងៃខាងមុខ ផលប៉ះពាល់នៃ ម៉ាក្រូសេដ្ឋកិច្ចលើការគណនារបស់ ECL គឺមិនមានភាពជា សាវ័ន្តទេ ដូច្នេះក្រុមហ៊ុនបានសម្រេចបញ្ចូលនិយ័តកម្ម PD ព្យាករណ៍ក្នុងពេលអនាគត ក្នុងការគណនា ECL។

c. ការវាស់វែងនៃ ECL

ទិន្នន័យសំខាន់ៗដែលត្រូវបានប្រើសំរាប់វាស់វែង ECL មានដូចជា៖

- ប្រូបាប៊ីលីតេនៃការខកខានសង ("PD");
- អត្រាខាតបង់ពេលខកខានសង ("LGD"); និង
- ទំហំប៉ះពាល់ពេលខកខានសង ("EAD")។

តួលេខទាំងនេះជាទូទៅត្រូវបានគេយកចេញពីគំរូស្ថិតិដែលត្រូវបាន បង្កើត និងទិន្នន័យពីមុនផ្សេងទៀត។

PD គឺជាការប៉ាន់ប្រមាណនៃលទ្ធភាពនៃការខកខានសងក្នុងកំឡុង ពេលណាមួយ។ វាត្រូវបានគេប៉ាន់ស្មាន ដូចនៅចំណុចមួយនៅក្នុង ពេលវេលាណាមួយ។ ការគណនា គឺផ្អែកលើគំរូវាយតម្លៃស្ថិតិ និង ដោយប្រើឧបករណ៍វាយតម្លៃទៅតាមប្រភេទផ្សេងៗរបស់សមភាគី និងការប្រឈមមុខនឹងការបាត់បង់។ គំរូស្ថិតិទាំងនេះផ្អែកលើទិន្នន័យ ទីផ្សារ (បើមាន) ក៏ដូចជាទិន្នន័យផ្ទៃក្នុងដែលមានទាំងកត្តាបរិមាណ និងគុណភាព។ PDs ត្រូវបានគេប៉ាន់ប្រមាណ ដោយគិតអំពីកាល កំណត់សងតាមកិច្ចសន្យា និងអត្រាការទូទាត់ដែលបានប៉ាន់ស្មាន។ ការប៉ាន់ស្មាន គឺផ្អែកលើស្ថានភាពបច្ចុប្បន្ន ដែលត្រូវបានកែសម្រួល ដើម្បីគិតបញ្ចូលនូវស្ថានភាពនាពេលអនាគតដែលនឹងមានផល ប៉ះពាល់ដល់ PD។

LGD គឺជាការប៉ាន់ស្មាននៃការបាត់បង់ដែលកើតឡើងពីការខកខាន ក្នុងការសង។ វាផ្អែកលើភាពខុសគ្នារវាងលំហូរសាច់ប្រាក់នៅក្នុង កិច្ចសន្យាដែលដល់ពេលកំណត់ និងអ្វីដែលអ្នកខ្ចីរំពឹងថានឹងបាន មកវិញ ដោយគិតបញ្ចូលទាំងលំហូរសាច់ប្រាក់ពីទ្រព្យបញ្ចាំ។ គំរូ LGD សម្រាប់ទ្រព្យសកម្មដែលគ្មានការធានាត្រូវបានពិចារណានូវ រយៈពេលនៃការបានមកវិញ អត្រានៃការបានមកវិញ និងអត្រាភាព ការទាមទារប្រាក់។ ការគណនាគឺផ្អែកតាមមូលដ្ឋាននៃលំហូរ សាច់ប្រាក់អប្បបរមា ដែលលំហូរសាច់ប្រាក់ត្រូវបានធ្វើអប្បបរមា ដោយ EIR ដើមនៃឥណទាន។

EAD គឺជាការប៉ាន់ស្មាននៃការប្រឈមមុខនៅកាលបរិច្ឆេទនៃការខ កខានក្នុងការសងនាពេលអនាគត ដោយគិតបញ្ចូលការផ្លាស់ប្តូរដែល លទ្ធភាពនៃទុកនៅក្នុងការប្រឈមមុខក្រោយកាលបរិច្ឆេទវាយការ ណ៍ ដោយរួមបញ្ចូលទាំងការសងប្រាក់ដើម និងការប្រាក់ និងការដ កប្រាក់ដែលបានរំពឹងទុកលើហ្វាស៊ីលីតេសន្យា។ គំរូវិធីសាស្ត្ររបស់ ក្រុមហ៊ុនសម្រាប់ EAD ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដែលរំពឹងទុកនៃ សមតុល្យនៅសល់លើអាយុកាលនៃផលប៉ះពាល់ឥណទាន ដែល ត្រូវបានអនុញ្ញាតដោយលក្ខខណ្ឌកិច្ចសន្យាបច្ចុប្បន្ន ដូចជាទម្រង់ តម្លៃដកលើស ការទូទាត់សងមុនពេលកំណត់ ឬ ការទូទាត់សង ច្រើនជាង ការផ្លាស់ប្តូរក្នុងការប្រើប្រាស់នៃការសន្យាមិនទាន់ដក និង សកម្មភាពកាត់បន្ថយឥណទានត្រូវបានធ្វើឡើងមុនពេលការខកខាន សង។ ក្រុមហ៊ុនប្រើគំរូ EAD ដែលឆ្លុះបញ្ចាំងពីលក្ខណៈនៃផលប៉ុក្រែ។

ក្រុមហ៊ុនវាស់ ECL ដោយគិតពីហានិភ័យនៃការខកខានក្នុងការសង ក្នុងរយៈពេលកិច្ចសន្យាអតិបរមាដែលអង្គការត្រូវប្រឈមនឹង ហានិភ័យឥណទាន ដោយមិនគិតរយៈពេលវែងជាងនេះទេ។ ទោះ យ៉ាងណាក៏ដោយ សម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ដូចជាការផ្តល់ ឧបករណ៍ឥណទានរំល ដែលរួមមានទាំងឥណទាន និងសមាស ធាតុសន្យាមិនទាន់ដកដែលមិនអាចដកបាន លទ្ធភាពកិច្ចសន្យា របស់ក្រុមហ៊ុនក្នុងការទាមទារសំណង និងលុបចោលសន្យាមិនទាន់ ដក មិនមានកំណត់ការប្រឈមនឹងការបាត់បង់ឥណទានរបស់ក្រុម ហ៊ុនចំពោះរយៈពេលជូនដំណឹងកិច្ចសន្យា។ ចំពោះឧបករណ៍ ហិរញ្ញវត្ថុបែបនេះ ក្រុមហ៊ុនវាស់ ECL ក្នុងរយៈពេលដែលវាត្រូវបាន ប្រឈមនឹងហានិភ័យឥណទាន ហើយ ECL នឹងមិនត្រូវបានកាត់ បន្ថយដោយសកម្មភាពគ្រប់គ្រងហានិភ័យឥណទានទេ ទោះបីរយៈ ពេលនោះហួសពីរយៈពេលកិច្ចសន្យាអតិបរមាក៏ដោយ។ ឧបករណ៍ ហិរញ្ញវត្ថុទាំងនេះមិនមានរយៈពេលកំណត់ច្បាស់លាស់ ឬ រចនាសម្ព័ន្ធសងប្រាក់ទេ ហើយមានរយៈពេលលុបចោលកិច្ចសន្យា ខ្លី។ ទោះយ៉ាងណា ក្រុមហ៊ុនមិនអនុវត្តនៅក្នុងការគ្រប់គ្រងតាម ធម្មតាពីមួយថ្ងៃទៅមួយថ្ងៃ នូវសិទ្ធិក្នុងការលុបចោលឧបករណ៍ ហិរញ្ញវត្ថុទាំងនេះឡើយ។

នេះដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះត្រូវបានគ្រប់គ្រងក្នុង មូលដ្ឋានសមូហភាព ហើយត្រូវបានលុបចោល លុះត្រាតែក្រុមហ៊ុន ដឹងអំពីការកើនឡើងហានិភ័យឥណទាននៅកម្រិតហ្វាស៊ីលីតេ។ រយៈពេលវែងជាងនេះ ត្រូវបានប៉ាន់ប្រមាណដោយគិតគូរពីសកម្មភាព គ្រប់គ្រងហានិភ័យឥណទាន ដែលក្រុមហ៊ុនរំពឹងថានឹងអនុវត្តដើម្បី កាត់បន្ថយ ECL ឧទាហរណ៍ ការកាត់បន្ថយការកំណត់ ឬ ការ លុបចោលសន្យាឥណទាន។

ការគណនា ECL សម្រាប់គោលបំណងគណនេយ្យ គឺខុសគ្នានឹង ការគណនា ECL សម្រាប់គោលបំណង បទប្បញ្ញត្តិ ទោះបីជា ធាតុចូលក្នុងការប្រើជាច្រើនស្រដៀងគ្នា។ ក្រុមហ៊ុនបានប្រាកដថា វិធីសាស្ត្រសមស្របត្រូវបានប្រើនៅពេលគណនា ECL សម្រាប់ ទាំងគណនេយ្យ និងគោលបំណងបទប្បញ្ញត្តិ។ ភាពខុសគ្នា សំខាន់រវាងវិធីសាស្ត្រដែលត្រូវបានប្រើដើម្បីវាស់ ECL ស្របតាម CIFRS 9 ធៀបនឹងគោលការណ៍ដែលត្រូវបានអនុវត្តសម្រាប់ គោលបំណងបទប្បញ្ញត្តិគឺ៖

- ភាគរយនៃសំវិធានធនដោយផ្អែកទៅតាមរយៈពេល ឥណទានខ្លី / វែង។
- ចំនួនថ្ងៃហួសកាលកំណត់។
- ការព្យាករណ៍នាពេលអនាគតនៃកត្តាម៉ាក្រូសេដ្ឋកិច្ច។
- PD និងប្រវត្តិនៃអត្រាការប្រមូលមកវិញ។

ការវាស់នៃ ECL គឺផ្អែកលើប្រូបាប៊ីលីតេទំនងមធ្យមនៃឥណទាន បាត់បង់។ ជាលទ្ធផលការវាស់នៃសំវិធានធនខាតបង់គួរតែដូចគ្នា ដោយមិនគិតពីការវាស់ផ្អែកលើមូលដ្ឋានទោលឬ មូលដ្ឋាន

សមូហភាពនោះទេ (ទោះបីជាការវាស់វែងលើមូលដ្ឋានសមូហភាពមានភាពអនុវត្តជាក់ស្តែងសម្រាប់ផលប៉ះពាល់ធ្ងន់ធ្ងរ)។ ទាក់ទងនឹងការវាយតម្លៃ ថាតើមានការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត វាចាំបាច់ត្រូវអនុវត្តការវាយតម្លៃផ្នែកលើមូលដ្ឋានសមូហភាពដូចដែលបានកត់ សម្គាល់ខាងក្រោម។

(d) ការដាក់ជាក្រុមផ្នែកលើលក្ខណៈហានិភ័យប្រហាក់ប្រហែលគ្នា

អេ អិម ខេ បានកំណត់នូវផ្នែកសំខាន់ៗចំនួន ៤ សម្រាប់ការគណនា PD ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា ដោយផ្អែកលើការវិភាគអត្រាវិល ដូចដែលបានបង្ហាញក្នុងតារាងខាងក្រោម។ ផ្នែកទាំងនេះគឺ៖

វិធីសាស្ត្រទូទាត់សងប្រាក់ដើម	ប្រភេទឥណទាន	ផ្នែក
ចុងកាលបរិច្ឆេទកំណត់	ក្រុម	EOT-ឥណទានជាក្រុម
ចុងកាលបរិច្ឆេទកំណត់	ឯកត្តជន	EOT-ឥណទានជាឯកត្តជន
ការសងបណ្តាក់	ក្រុម	ការសងបណ្តាក់ -ឥណទានជាក្រុម
ការសងបណ្តាក់	ឯកត្តជន	ការសងបណ្តាក់-ឥណទានជាឯកត្តជន

ការដាក់ជាក្រុមត្រូវបានពិនិត្យឡើងវិញជាប្រចាំដើម្បីធានាថាក្រុមនីមួយៗមានការហានិភ័យដូចគ្នា។

(e) ការប្រមូលផ្តុំលើហានិភ័យឥណទាន

ការវិភាគនៃការប្រមូលផ្តុំលើហានិភ័យឥណទានរបស់ក្រុមហ៊ុនទៅតាមថ្នាក់នីមួយៗនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្តល់ជូនក្នុងតារាងខាងក្រោម។ លើកលែងតែមានការចង្អុលបង្ហាញផ្សេងពីនេះ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ចំនួនទឹកប្រាក់នៅក្នុងតារាងនេះបង្ហាញពីតម្លៃយោងដុល។

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនៅធនាគារគិតតាមតម្លៃដករំលស់						
ការប្រមូលផ្តុំតាមវិស័យ៖						
ស្ថាប័នហិរញ្ញវត្ថុ	17,720,965	4,348,703	13,218,445	3,289,807	40,843,309	10,117,243

ឥណទានផ្តល់ដល់អតិថិជនគិតតាមតម្លៃដករំលស់

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការប្រមូលផ្តុំតាមវិស័យ៖						
កសិកម្ម	361,564,415	88,727,464	304,911,705	75,886,437	338,222,391	83,780,627
ការផ្សព្វផ្សាយនិងពាណិជ្ជកម្ម	245,427,707	60,227,658	176,907,152	44,028,659	219,839,862	54,456,245
សេវាកម្ម	112,688,156	27,653,535	80,970,942	20,152,051	161,347,463	39,967,169
សំណង់	86,326,512	21,184,420	259,208,306	64,511,774	105,885,198	26,228,684
លក្ខណៈគ្រួសារ	476,386,667	116,904,704	144,830,376	36,045,390	11,559,629	2,863,421
ការដឹកជញ្ជូន	20,893,669	5,127,281	15,236,593	3,792,084	1,146,031	283,882
ផ្សេងៗ	4,971,061	1,219,892	24,483,635	6,093,487	21,592	5,348
	1,308,258,187	321,044,954	1,006,548,709	250,509,882	838,022,166	207,585,376

(f) ការវិភាគគុណភាពឥណទាន

ការវិភាគនៃការប្រឈមមុខ និងហានិភ័យឥណទានរបស់ក្រុមហ៊ុនទៅតាមថ្នាក់នីមួយៗនៃទ្រព្យសកម្មហិរញ្ញវត្ថុ ការវាយតម្លៃផ្ទៃក្នុង និង “ដំណាក់កាល” ដោយមិនគិតពីផលប៉ះពាល់នៃទ្រព្យបញ្ចាំ ឬ ការពង្រឹង ឥណទានផ្សេងទៀតត្រូវបានផ្តល់ជូនក្នុងតារាងខាងក្រោម។ លើកលែងតែមានការចង្អុលបង្ហាញផ្សេងពីនេះចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ចំនួនទឹកប្រាក់នៅក្នុងតារាងនេះបង្ហាញពីតម្លៃយោងដុល។

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019				
	ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3	សរុប	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនៅធនាគារផ្សេងៗ៖					
ធម្មតា	17,990,023	-	-	17,990,023	4,414,730
សំវិធានធនបាត់បង់	(269,058)	-	-	(269,058)	(66,027)
តម្លៃយោង	17,720,965	-	-	17,720,965	4,348,703
ឥណទានផ្តល់ដល់អតិថិជន៖					
ធម្មតា	1,287,054,870	-	-	1,287,054,870	315,841,686
ឃ្នាំមើល	1,800,932	4,112,746	-	5,913,678	1,451,209
ក្រោមស្តង់ដារ	-	3,310,145	1,986,375	5,296,520	1,299,760
សង្ស័យ	-	236,934	2,731,163	2,968,097	728,367
បាត់បង់	-	-	7,025,022	7,025,022	1,723,932
	1,288,855,802	7,659,825	11,742,560	1,308,258,187	321,044,954
សំវិធានធនបាត់បង់	(6,890,263)	(1,456,813)	(8,615,850)	(16,962,926)	(4,162,681)
តម្លៃយោង	1,281,965,539	6,203,012	3,126,710	1,291,295,261	316,882,273

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018					
ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3	សរុប		
ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	
សមតុល្យនៅធនាគារផ្សេងៗ:					
ធម្មតា	13,454,006	-	-	13,454,006	3,348,433
សំវិធានធនខាតបង់	(235,561)	-	-	(235,561)	(58,626)
តម្លៃយោង	13,218,445	-	-	13,218,445	3,289,807

ឥណទានផ្តល់ដល់អតិថិជន:

ធម្មតា	990,501,307	-	-	990,501,307	246,516,005
ឃ្នាំមើល	1,806,589	4,360,464	-	6,167,053	1,534,856
ក្រោមស្តង់ដារ	-	555,055	1,394,379	1,949,434	485,175
សង្ស័យ	-	264,612	2,839,434	3,104,046	772,535
បាត់បង់	-	-	4,826,869	4,826,869	1,201,311
	992,307,896	5,180,131	9,060,682	1,006,548,709	250,509,882
សំវិធានធនបាត់បង់	(8,091,869)	(2,570,420)	(6,123,587)	(16,785,876)	(4,177,669)
តម្លៃយោង	984,216,027	2,609,711	2,937,095	989,762,833	246,332,213

ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018					
ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3	សរុប		
ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	

សមតុល្យនៅធនាគារផ្សេងៗ:

ធម្មតា	41,603,644	-	-	41,603,644	10,305,585
សំវិធានធនខាតបង់	(760,335)	-	-	(760,335)	(188,342)
តម្លៃយោង	40,843,309	-	-	40,843,309	10,117,243

ឥណទានផ្តល់ដល់អតិថិជន:

ធម្មតា	820,476,250	-	-	820,476,250	203,239,100
ឃ្នាំមើល	2,642,479	1,282,734	-	3,925,213	972,309
ក្រោមស្តង់ដារ	-	320,198	2,173,684	2,493,882	617,756
សង្ស័យ	-	330,492	2,642,644	2,973,136	736,472
បាត់បង់	-	-	8,153,685	8,153,685	2,019,739
	823,118,729	1,933,424	12,970,013	838,022,166	207,585,376
សំវិធានធនខាតបង់	(8,655,640)	(973,001)	(9,095,374)	(18,724,015)	(4,638,101)
តម្លៃយោង	814,463,089	960,423	3,874,639	819,298,151	202,947,275

តារាងនេះសង្ខេបពីសំវិធានធនការខាតបង់នៅដំណាច់ឆ្នាំតាមថ្នាក់នៃការប៉ះពាល់ទ្រព្យសកម្ម។

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សំវិធានធនខាតបង់តាមថ្នាក់					
សមតុល្យនៅធនាគារផ្សេងៗ					
269,058	66,027	235,561	58,626	760,335	188,342
ឥណទានផ្តល់ដល់អតិថិជន					
គិតតាមតម្លៃដករំលស់					
16,962,926	4,162,681	16,785,876	4,177,669	18,724,015	4,638,101
17,231,984	4,228,708	17,021,437	4,236,295	19,484,350	4,826,443

តារាងខាងក្រោមវិភាគពីចលនានៃសំវិធានធនខាតបង់ក្នុងមួយឆ្នាំតាមថ្នាក់ទ្រព្យសកម្ម:

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019					
ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3	សរុប		
ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	

សំវិធានធនខាតបង់-សមតុល្យនៅធនាគារផ្សេងៗ

សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	235,561	-	-	235,561	58,626
ការផ្លាស់ប្តូរនៃសំវិធានធនខាតបង់:					
- ការកើនឡើងដោយសារការផ្លាស់ប្តូរនៃហានិភ័យឥណទាន	33,497	-	-	33,497	8,220
ការប្តូររូបិយប័ណ្ណបរទេស និងចលនាផ្សេងៗ	-	-	-	-	(819)
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	269,058	-	-	269,058	66,027

សំវិធានធនខាតបង់-ឥណទានផ្តល់ដល់អតិថិជនតាមតម្លៃដករំលស់

សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	8,091,869	2,570,420	6,123,587	16,785,876	4,177,669
ការផ្លាស់ប្តូរនៃសំវិធានធនខាតបង់:					
- ការផ្ទេរទៅដំណាក់កាលទី 1	15,620	(15,544)	(76)	-	-
- ការផ្ទេរទៅដំណាក់កាលទី 2	(500,763)	500,763	-	-	-
- ការផ្ទេរទៅដំណាក់កាលទី 3	(4,150,384)	(855,951)	5,006,335	-	-
- ការកើនឡើងដោយសារការផ្លាស់ប្តូរនៃហានិភ័យឥណទាន	-	-	3,216,963	3,216,963	789,439
-					
ការថយចុះដោយសារការផ្លាស់ប្តូរនៃហានិភ័យឥណទាន	(923,670)	(1,163,916)	-	(2,087,586)	(512,291)
- ការលុបចេញពីបញ្ជី	-	-	(6,538,350)	(6,538,350)	(1,604,503)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើតឡើង	5,624,099	938,927	807,390	7,370,416	1,808,691
ទ្រព្យសកម្មហិរញ្ញវត្ថុដែលលែងទទួលស្គាល់	(1,266,508)	(517,886)	-	(1,784,394)	(437,888)
ការប្តូររូបិយប័ណ្ណបរទេសនិងចលនាផ្សេងៗ	-	-	-	-	(58,436)
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	6,890,263	1,456,813	8,615,849	16,962,925	4,162,681

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018				
	ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3	សរុប	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
សំវិធានធនខាតបង់-សមតុល្យនៅធនាគារផ្សេងៗ					
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី1 ខែមករា ឆ្នាំ2018	760,335	-	-	760,335	188,342
ការផ្លាស់ប្តូរនៃសំវិធានធនខាតបង់៖					
- ការថយចុះដោយសារការផ្លាស់ប្តូរនៃហានិភ័យឥណទាន	(524,774)	-	-	(524,774)	(130,606)
ការប្តូររូបិយប័ណ្ណបរទេស និងចលនាផ្សេងៗ	-	-	-	-	890
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2018	235,561	-	-	235,561	58,626
សំវិធានធនខាតបង់-ឥណទានផ្តល់ដល់អតិថិជនតាមតម្លៃដករំលស់					
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី1 ខែមករា ឆ្នាំ2018	8,655,640	973,001	9,095,374	18,724,015	4,638,101
ការផ្លាស់ប្តូរនៃសំវិធានធនខាតបង់					
- ការផ្ទេរទៅដំណាក់កាលទី 1	42,327	(5,308)	(37,019)	-	-
- ការផ្ទេរទៅដំណាក់កាលទី 2	(503,818)	504,710	(892)	-	-
- ការផ្ទេរទៅដំណាក់កាលទី 3	(5,327,367)	(425,160)	5,752,527	-	-
- ការកើនឡើងដោយសារការផ្លាស់ប្តូរនៃហានិភ័យឥណទាន	888,432	406,229	1,846,098	3,140,759	781,672
- ការថយចុះដោយសារការផ្លាស់ប្តូរនៃហានិភ័យឥណទាន	-	-	(10,882,920)	(10,882,920)	(2,708,542)
- ការលុបចេញពីបញ្ជី	6,973,974	1,630,012	350,419	8,954,405	2,228,573
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើតឡើង	(2,637,319)	(513,064)	-	(3,150,383)	(784,067)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលលែងទទួលស្គាល់	-	-	-	-	21,932
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2018	8,091,869	2,570,420	6,123,587	16,785,876	4,177,669

ព័ត៌មានផ្សេងទៀតស្តីពីការផ្លាស់ប្តូរសំខាន់ៗលើតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុក្នុងឆ្នាំ ដែលរួមចំណែកទៅលើការផ្លាស់ប្តូរសំវិធានធនខាតបង់ត្រូវបានផ្តល់ក្នុងតារាងខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019				
	ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3	សរុប	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានផ្តល់ដល់អតិថិជនតាមតម្លៃដករំលស់តម្លៃយោងដុលគិតត្រឹមថ្ងៃទី1 ខែមករា ឆ្នាំ2019	992,307,896	5,180,131	9,060,682	1,006,548,709	250,509,882
ការផ្លាស់ប្តូរនៃតម្លៃយោងដុល					
- ការផ្ទេរទៅដំណាក់កាលទី 1	758,972	(746,376)	(12,596)	-	-
- ការផ្ទេរទៅដំណាក់កាលទី 2	(2,083,864)	2,083,864	-	-	-
- ការផ្ទេរទៅដំណាក់កាលទី 3	(5,814,736)	(1,154,715)	6,969,451	-	-
- ការផ្លាស់ប្តូរដោយសារការកែប្រែដែលធ្វើឱ្យមិនទទួលស្គាល់	-	-	(1,654,621)	(1,654,621)	(406,042)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើតឡើង	1,073,902,360	5,528,144	3,917,994	1,083,348,498	265,852,392
ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនបានទទួលស្គាល់	(770,214,826)	(3,231,223)	-	(773,446,049)	(189,802,711)
ការលុបចេញពីបញ្ជី	-	-	(6,538,350)	(6,538,350)	(1,604,503)
ការផ្លាស់ប្តូរផ្សេងៗ	-	-	-	-	(3,504,064)
តម្លៃយោងដុលគិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2019	1,288,855,802	7,659,825	11,742,560	1,308,258,187	321,044,954
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2019	(6,890,263)	(1,456,813)	(8,615,849)	(16,962,925)	(4,162,681)

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018				
	ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3	សរុប	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានផ្តល់ដល់អតិថិជនតាមតម្លៃដករំលស់តម្លៃយោងដុលគិតត្រឹមថ្ងៃទី1 ខែមករា ឆ្នាំ2018	823,118,729	1,933,424	12,970,013	838,022,166	207,585,376
ការផ្លាស់ប្តូរនៃតម្លៃយោងដុល					
- ការផ្ទេរទៅដំណាក់កាលទី 1	5,262,147	(585,336)	(4,676,811)	-	-
- ការផ្ទេរទៅដំណាក់កាលទី 2	(1,178,615)	1,180,645	(2,030)	-	-
- ការផ្ទេរទៅដំណាក់កាលទី 3	(7,909,968)	(609,568)	8,519,536	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើតឡើង	861,688,497	4,456,124	3,132,894	869,277,515	216,345,823
ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនបានទទួលស្គាល់	(688,672,894)	(1,195,158)	-	(689,868,052)	(171,694,388)
ការលុបចេញពីបញ្ជី	-	-	(10,882,920)	(10,882,920)	(2,708,542)
ការផ្លាស់ប្តូរផ្សេងៗ	-	-	-	-	981,613
តម្លៃយោងដុលគិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2018	992,307,896	5,180,131	9,060,682	1,006,548,709	250,509,882
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ2018	(8,091,869)	(2,570,420)	(6,123,587)	(16,785,876)	(4,177,669)

នៅក្រោមនីតិវិធីត្រួតពិនិត្យរបស់ក្រុមហ៊ុន ការកើនឡើងនៃហានិភ័យឥណទានជាសារវន្តត្រូវបានកំណត់មុនពេលការប៉ះពាល់បានកើតឡើង ហើយយ៉ាងយូរបំផុតនៅពេលដែលការឥណទានបានលើស 30 ថ្ងៃនៃកាលកំណត់សង។ នេះជាការណែនាំចម្បងសម្រាប់ឥណទានផ្តល់ដល់អតិថិជន។ តារាងខាងក្រោមផ្តល់ជូននូវការវិភាគតម្លៃយោងដល់នៃឥណទានផ្តល់ដល់អតិថិជនតាមស្ថានភាពហួសកាលកំណត់។

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ទី 1 ខែ មករា ឆ្នាំ 2018	
	តម្លៃ យោងដុល ពាន់រៀល	សំវិធានធន ខាតបង់ ពាន់រៀល	តម្លៃ យោងដុល ពាន់រៀល	សំវិធានធន ខាតបង់ ពាន់រៀល	តម្លៃ យោងដុល ពាន់រៀល	សំវិធានធន ខាតបង់ ពាន់រៀល
ឥណទានផ្តល់ដល់អតិថិជន៖						
0-29 ថ្ងៃ	1,288,855,802	6,890,262	992,307,897	8,091,870	823,118,728	8,655,640
30-59 ថ្ងៃ	6,418,657	1,065,434	4,147,069	2,119,691	1,054,577	549,272
60-89 ថ្ងៃ	1,241,168	391,380	1,033,062	450,728	878,847	423,729
90-180 ថ្ងៃ	2,612,045	1,896,363	2,141,024	1,436,006	3,244,673	2,294,843
ច្រើនជាង 180 ថ្ងៃ	9,130,515	6,719,486	6,919,657	4,687,581	9,725,341	6,800,531
សរុប	1,308,258,187	16,962,925	1,006,548,709	16,785,876	838,022,166	18,724,015
សមមូលដុល្លារអាមេរិក	321,044,954	4,162,681	250,509,882	4,177,669	207,585,376	4,638,101

(g) វត្ថុបញ្ជាក់ក្នុងកិច្ចព្រមព្រៀង និងការពង្រឹងឥណទានផ្សេងទៀត

ក្រុមហ៊ុនមានទ្រព្យបញ្ចាំជាលំនៅដ្ឋានសម្រាប់ឥណទានភាគច្រើន ហើយទ្រព្យបញ្ចាំរួមមានដីធ្លី ផ្ទះ អគារ និងអចលនវត្ថុផ្សេងៗទៀត។ គោលការណ៍របស់ក្រុមហ៊ុន គឺផ្តល់មូលនិធិហត្ថដល់ 70 ភាគរយនៃតម្លៃរបស់ទ្រព្យបញ្ចាំ។ មិនមានការផ្លាស់ប្តូរនៅក្នុងគោលការណ៍បញ្ចាំរបស់ក្រុមហ៊ុនក្នុងកំឡុងឆ្នាំនោះទេ។

35.2 ហានិភ័យទីផ្សារ

ក្រុមហ៊ុនប្រឈមនឹងហានិភ័យទីផ្សារ ដែលជាហានិភ័យធ្វើឱ្យតម្លៃសមស្រប ឬ លើសស្របចំប្រាក់នាពេលអនាគតរបស់ឧបករណ៍ហិរញ្ញវត្ថុមានការប្តូរប្រួល ដោយសារតែការប្តូរប្រួលតម្លៃក្នុងទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងពី អត្រាការប្រាក់បើកចំហ និងរូបិយប័ណ្ណ និងផលិតផលមូលធនដែលទាំងអស់នេះត្រូវប្រឈមនឹងប្រែប្រួលទីផ្សារទូទៅ និងជាក់លាក់ និងជាប្រែប្រួលក្នុងកម្រិតអស្ថិរភាពនៃអត្រាទីផ្សារ ឬ តម្លៃទីផ្សារដូចជា អត្រាការប្រាក់ គម្លាតឥណទាន អត្រារូបិយប័ណ្ណបរទេស និងតម្លៃមូលធន។

(i) ការគ្រប់គ្រងហានិភ័យទីផ្សារ

គោលបំណងនៃហានិភ័យនៃទីផ្សាររបស់ក្រុមហ៊ុនគឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យការប្រឈមនឹងហានិភ័យទីផ្សារដើម្បីបង្កើនផលចំណេញលើហានិភ័យ ស្របពេលធ្វើឱ្យប្រាក់ដំបូងមានលទ្ធភាពសងបំណុល ។

ទន្ទឹមនឹងហានិភ័យសន្ទនីយភាពនេះ ALCO ទទួលខុសត្រូវក្នុងការធ្វើឱ្យប្រាក់ដំបូងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវហានិភ័យទីផ្សារទូទាំងក្រុមហ៊ុន។ កម្រិតជាក់លាក់នៃសិទ្ធិ និងការទទួលខុសត្រូវទាក់ទងនឹងការគ្រប់គ្រងហានិភ័យទីផ្សារត្រូវបានចាត់តាំងឱ្យគណៈកម្មាធិការហានិភ័យទីផ្សារតាមការសម្រប។

សកម្មភាពគ្រប់គ្រងហានិភ័យទីផ្សារសំខាន់ៗគឺ៖

- ការកំណត់អត្តសញ្ញាណហានិភ័យទីផ្សារសំខាន់ៗ និងកត្តាជំរុញរបស់វា;
- ការវាស់វែងឯករាជ្យ និងវាយតម្លៃលើហានិភ័យទីផ្សារសំខាន់ៗ និងកត្តាជំរុញរបស់វា;
- ការប្រើប្រាស់លទ្ធផល និងការប៉ាន់ស្មានជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងហានិភ័យ / ផលទទួលបានមកវិញរបស់ក្រុមហ៊ុន និង
- តាមដានហានិភ័យនិងការវាយការណ៍អំពីបញ្ហាទាំងនោះ។

ក្រុមហ៊ុនប្រើឧបករណ៍ហិរញ្ញវត្ថុ និងគុណភាពជាច្រើនដើម្បីគ្រប់គ្រង និងតាមដានហានិភ័យទីផ្សារ។ ដែនកំណត់ហិរញ្ញវត្ថុសមស្រប និងភាពប្រែប្រួលលើប្រាក់ចំណូលសុទ្ធ ការធ្វើតេស្តភាពតានតឹង ការវិភាគសេណារីយ៉ូ និងសមាមាត្រលើដើមទុនសេដ្ឋកិច្ចត្រូវបានប្រើដើម្បីពង្រឹងចំណង់ចំណូលទីផ្សាររបស់ក្រុមហ៊ុន។ កត្តាហិរញ្ញវត្ថុ និងគុណភាពដែលកំណត់ហានិភ័យតម្លៃទីផ្សារ ត្រូវបានកំណត់ដោយគណៈគ្រប់គ្រង ALCO ដោយយោងទៅលើការគ្រប់គ្រងមូលធនសេដ្ឋកិច្ចរបស់ក្រុមហ៊ុន។ ផ្អែកលើការវិភាគគុណភាពនិងសមាមាត្រហិរញ្ញវត្ថុ មុខងារហានិភ័យទីផ្សារកំណត់ហានិភ័យនាពេលអនាគត រំពឹងទុក ដោយសហការជាមួយមុខងារហិរញ្ញវត្ថុ ការបាត់បង់ហិរញ្ញវត្ថុសក្តានុពល និងកំណត់សំណើសម្រាប់សកម្មភាពបន្ថែមទៀតដែលត្រូវបានពិភាក្សាជាមួយអង្គការទីផ្សារ។ ការផ្តោតលើហានិភ័យត្រូវបានដាក់កំហិតដោយផ្ទាល់ជាមួយនឹងដែនកំណត់ជាក់លាក់ ឬត្រូវបានជៀសវាងដោយប្រយោល ដោយប្រើវិធានសម្រួលដែនកំណត់ដែលបានពិពណ៌នាខាងលើ។ របាយការណ៍ហានិភ័យទីផ្សារដែលផ្តល់ជូនបញ្ជាក់ពីហានិភ័យរបស់ក្រុមហ៊ុន ការផ្តោតលើ ហានិភ័យ លទ្ធផលតេស្តភាពតានតឹងត្រូវបានពិនិត្យឡើងវិញជាដាច់ខាតថ្ងៃ។ សកម្មភាពសមស្របត្រូវបានធ្វើឡើងនៅពេលចាំបាច់ រួមទាំងការពិនិត្យឡើងវិញនូវគោលនយោបាយគ្រប់គ្រងហានិភ័យទីផ្សារ និងដែនកំណត់ដែលពាក់ព័ន្ធដើម្បីធានាថាគោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារត្រូវបានឆ្លើយតប។

ក្រុមហ៊ុនក៏មានធ្វើការដោះដូររូបិយប័ណ្ណមួយចំនួន ដើម្បីគ្រប់គ្រងការប្រឈមនឹងហានិភ័យរូបិយប័ណ្ណបរទេសរបស់ខ្លួន។

ការប្រឈមមុខរបស់ក្រុមហ៊ុនចំពោះហានិភ័យទីផ្សារ ទាក់ទងទៅនឹងផលបំណុលដែលមិនមែនជាពាណិជ្ជកម្ម។

មិនមានការផ្លាស់ប្តូរទៅ លើការប្រឈមរបស់ក្រុមហ៊ុនចំពោះហានិភ័យទីផ្សារ ឬ លក្ខណៈដែលហានិភ័យទាំងនេះត្រូវបានគ្រប់គ្រង និងវាស់វែងទេ។

(i) ហានិភ័យរូបិយប័ណ្ណបរទេស

ក្រុមហ៊ុន ធ្វើអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា និងធ្វើប្រតិបត្តិការរូបិយប័ណ្ណជាប្រាក់ដុល្លារអាមេរិក រៀលខ្មែរ (“រៀល”) និងបាតថៃ (“បាត”)។ ហានិភ័យរូបិយប័ណ្ណបរទេស កើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មអនាគត និងការទទួលស្គាល់ទ្រព្យសកម្ម និងបំណុលដែលជាប្រតិបត្តិការរូបិយប័ណ្ណមួយដែលមិនមែនជាប្រតិបត្តិការគោលរបស់ក្រុមហ៊ុន។

សមតុល្យបិទបញ្ចប់ជាទ្រព្យសកម្ម និងបំណុល ត្រូវបានប្តូរទៅជាប្រាក់រៀល សមមូលនៃរូបិយប័ណ្ណដើមផ្សេងគ្នា មានដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019				
	រៀល	ដុល្លារអាមេរិក	បាត	សរុប	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
ធាតុនៅក្នុងតារាងតុល្យការ					
ទ្រព្យសកម្មហិរញ្ញវត្ថុ					
សាច់ប្រាក់ក្នុងដៃ	29,136,214	39,838,724	6,297,261	75,272,199	18,471,705
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	66,453,350	186,876,467	-	253,329,817	62,166,826
សមតុល្យនៅធនាគារផ្សេងៗ	8,299,680	9,421,285	-	17,720,965	4,348,703
ឥណទានផ្តល់ដល់អតិថិជន	819,237,383	442,429,080	46,591,724	1,308,258,187	321,044,954
ទ្រព្យសកម្មផ្សេងៗ	-	1,772,625	-	1,772,625	435,000
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	923,126,627	680,338,181	52,888,985	1,656,353,793	406,467,188
បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់អតិថិជន	297,647,625	433,011,744	14,415,489	745,074,858	182,840,456
បំណុលភតិសន្យា	-	23,525,054	-	23,525,054	5,773,019
ប្រាក់កម្ចី	359,964,933	187,338,144	54,724,215	602,027,292	147,736,759
អនុបំណុល	10,182,021	16,375,814	-	26,557,835	6,517,260
បំណុលផ្សេងៗ	2,417,587	11,710,725	478,387	14,606,699	3,584,466
បំណុលហិរញ្ញវត្ថុសរុប	670,212,166	671,961,481	69,618,091	1,411,791,738	346,451,960

ធាតុនៅក្នុងតារាងតុល្យការ

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ	29,136,214	39,838,724	6,297,261	75,272,199	18,471,705
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	66,453,350	186,876,467	-	253,329,817	62,166,826
សមតុល្យនៅធនាគារផ្សេងៗ	8,299,680	9,421,285	-	17,720,965	4,348,703
ឥណទានផ្តល់ដល់អតិថិជន	819,237,383	442,429,080	46,591,724	1,308,258,187	321,044,954
ទ្រព្យសកម្មផ្សេងៗ	-	1,772,625	-	1,772,625	435,000
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	923,126,627	680,338,181	52,888,985	1,656,353,793	406,467,188

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	297,647,625	433,011,744	14,415,489	745,074,858	182,840,456
បំណុលភតិសន្យា	-	23,525,054	-	23,525,054	5,773,019
ប្រាក់កម្ចី	359,964,933	187,338,144	54,724,215	602,027,292	147,736,759
អនុបំណុល	10,182,021	16,375,814	-	26,557,835	6,517,260
បំណុលផ្សេងៗ	2,417,587	11,710,725	478,387	14,606,699	3,584,466
បំណុលហិរញ្ញវត្ថុសរុប	670,212,166	671,961,481	69,618,091	1,411,791,738	346,451,960

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018				
	រៀល	ដុល្លារអាមេរិក	បាត	សរុប	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
ធាតុនៅក្នុងតារាងតុល្យការ					
ទ្រព្យសកម្មហិរញ្ញវត្ថុ					
សាច់ប្រាក់ក្នុងដៃ	34,969,773	41,322,510	3,509,466	79,801,749	19,861,062
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	61,748,837	215,570,689	-	277,319,526	69,019,295
សមតុល្យនៅធនាគារផ្សេងៗ	2,697,726	5,141,163	5,379,556	13,218,445	3,289,807
ឥណទានផ្តល់ដល់អតិថិជន	669,764,098	286,796,613	49,987,998	1,006,548,709	250,509,883
ទ្រព្យសកម្មផ្សេងៗ	-	1,746,589	-	1,746,589	434,691
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	769,180,434	550,577,564	58,877,020	1,378,635,018	343,114,738
បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់អតិថិជន	312,880,105	322,016,389	17,552,636	652,449,130	162,381,565
បំណុលភតិសន្យា	-	25,482,554	-	25,482,554	6,342,099
ប្រាក់កម្ចី	146,241,993	305,921,395	28,378,193	480,541,581	119,597,208
អនុបំណុល	15,273,032	20,188,465	-	35,461,497	8,825,659
បំណុលផ្សេងៗ	1,004,717	24,278,084	169,228	25,452,030	6,334,502
បំណុលហិរញ្ញវត្ថុសរុប	475,399,847	697,886,887	46,100,057	1,219,386,792	303,481,033

ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018					
រៀល	ដុល្លារអាមេរិក	បាត	សរុប	សរុប	
ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	
ធាតុនៅក្នុងតារាងតុល្យការ					
ទ្រព្យសកម្មហិរញ្ញវត្ថុ					
សាច់ប្រាក់ក្នុងដៃ	33,701,566	33,893,992	1,848,945	69,444,503	17,202,007
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	46,176,656	123,767,901	-	169,944,557	42,096,744
សមតុល្យនៅធនាគារផ្សេងៗ	10,164,933	26,245,164	4,433,212	40,843,309	10,117,243
ឥណទានផ្តល់ដល់អតិថិជន	565,996,180	231,772,800	40,253,186	838,022,166	207,585,376
ទ្រព្យសកម្មផ្សេងៗ	-	1,746,589	-	1,746,589	432,645
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	656,039,335	417,426,446	46,535,343	1,120,001,124	277,434,015
បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់អតិថិជន	250,955,864	222,973,658	13,996,621	487,926,143	120,863,548
បំណុលភតិសន្យា	-	26,188,518	-	26,188,518	6,487,124
ប្រាក់កម្ចី	163,269,331	239,220,655	27,674,200	430,164,186	106,555,409
អនុបំណុល	20,421,710	-	-	20,421,710	5,058,635
បំណុលផ្សេងៗ	2,700,498	10,442,700	149,294	13,292,492	3,292,666
បំណុលហិរញ្ញវត្ថុសរុប	437,347,403	498,825,531	41,820,115	977,993,049	242,257,382

ធាតុនៅក្នុងតារាងតុល្យការ

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ	33,701,566	33,893,992	1,848,945	69,444,503	17,202,007
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	46,176,656	123,767,901	-	169,944,557	42,096,744
សមតុល្យនៅធនាគារផ្សេងៗ	10,164,933	26,245,164	4,433,212	40,843,309	10,117,243
ឥណទានផ្តល់ដល់អតិថិជន	565,996,180	231,772,800	40,253,186	838,022,166	207,585,376
ទ្រព្យសកម្មផ្សេងៗ	-	1,746,589	-	1,746,589	432,645
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	656,039,335	417,426,446	46,535,343	1,120,001,124	277,434,015

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	250,955,864	222,973,658	13,996,621	487,926,143	120,863,548
បំណុលភតិសន្យា	-	26,188,518	-	26,188,518	6,487,124
ប្រាក់កម្ចី	163,269,331	239,220,655	27,674,200	430,164,186	106,555,409
អនុបំណុល	20,421,710	-	-	20,421,710	5,058,635
បំណុលផ្សេងៗ	2,700,498	10,442,700	149,294	13,292,492	3,292,666
បំណុលហិរញ្ញវត្ថុសរុប	437,347,403	498,825,531	41,820,115	977,993,049	242,257,382

ការប្តូររូបិយប័ណ្ណ

ក្រុមហ៊ុនមានកិច្ចសន្យាប្តូររូបិយប័ណ្ណបរទេសចំនួន 12 (2018: 10 កិច្ចសន្យា) ជាមួយធនាគារពាណិជ្ជកម្មមួយចំនួន នៅកាលបរិច្ឆេទទី 31 ខែ ធ្នូ ឆ្នាំ 2019 ក្នុងការប្តូររូបិយប័ណ្ណប្រាក់រៀលជាមួយរូបិយប័ណ្ណដុល្លារអាមេរិក ដើម្បីគ្រប់គ្រងហានិភ័យប្តូររូបិយប័ណ្ណបរទេស។ ដោយគណៈគ្រប់គ្រងបានពិនិត្យថាការប្រឈមមុខនឹងហានិភ័យប្តូររូបិយប័ណ្ណមានកម្រិតទាប ដូច្នេះគ្មានការបង្ហាញការវិភាគនៃវេទនាសម្រាប់ហានិភ័យប្តូររូបិយប័ណ្ណទេ។

(ii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួលដោយសារតែការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារ។ ហានិភ័យអត្រាការប្រាក់សមស្របគឺជា ហានិភ័យដែលតម្លៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួលដោយសារតែការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារ។ កំរិតការប្រាក់អាចនឹងកើនឡើងដោយសារលទ្ធផលនៃការផ្លាស់ប្តូរ ហើយអាចកាត់បន្ថយការខាតបង់ក្នុងករណីដែលចលនាមិននឹកស្មានដល់កើតឡើង។ ការគ្រប់គ្រងរបស់ក្រុមហ៊ុន នៅដំណាក់កាលនេះមិនមានគោលនយោបាយកំណត់កំរិតនៃភាពមិនត្រូវគ្នានៃការកំណត់អត្រាការប្រាក់ឡើងវិញដែលអាចត្រូវបានអនុវត្ត ទោះជាយ៉ាងណា គណៈគ្រប់គ្រងត្រួតពិនិត្យជាទៀងទាត់នូវភាពមិនស៊ីគ្នា។

ហានិភ័យអត្រាការប្រាក់កើតឡើងពីលទ្ធភាពដែលការផ្លាស់ប្តូរអត្រាការប្រាក់ នឹងជះឥទ្ធិពលដល់ប្រាក់ចំណេញនាពេលអនាគត ឬ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ ក្រុមហ៊ុនត្រូវប្រឈមនឹងហានិភ័យអត្រាការប្រាក់ដែលបណ្តាលមកពីភាពមិនស៊ីគ្នានៃការកំណត់អត្រាការប្រាក់ឡើងវិញនៃទ្រព្យសកម្ម និងបំណុល។ ក្រុមហ៊ុនគ្រប់គ្រងហានិភ័យនេះដោយផ្តល់ការកំណត់តម្លៃឡើងវិញនៃទ្រព្យសកម្ម និងបំណុលតាមរយៈយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ។

ក្រុមហ៊ុនមិនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុសំខាន់ៗជាមួយនឹងអត្រាការប្រាក់ប្រែប្រួលឡើយ។ សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងនៅធនាគារ ទទួលបានការប្រាក់ថេរសម្រាប់រយៈពេលនៃប្រាក់បញ្ញើនិងការដាក់ប្រាក់តម្កល់ ហើយឥណទានដល់អតិថិជនទទួលបានការប្រាក់ថេរដោយផ្អែកលើសមតុល្យដែលនៅសល់ក្នុងរយៈពេលដែលបានព្រមព្រៀង។ ដូច្នេះការវិភាគអំពីហានិភ័យអត្រាការប្រាក់មិនត្រូវបានបង្ហាញ។

ខាងក្រោមនេះគឺជាសេចក្តីសង្ខេបនៃទីតាំងគម្លាតអត្រាការប្រាក់របស់ក្រុមហ៊ុនលើផលប៉ះពាល់ត្រឹមត្រូវនៃពាណិជ្ជកម្ម។ តារាងគម្លាតការប្តូរតម្លៃការប្រាក់វិភាគលើភាពមិនស៊ីគ្នានៃអត្រាការប្រាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដោយផ្អែកលើកាលបរិច្ឆេទដល់កាលកំណត់ប្រសិនបើអត្រាថេរ។

	រហូតដល់	>1 ដល់	>3 ដល់	>1 ដល់	លើស	ពុំមាន	
	1 ខែ	3 ខែ	12 ខែ	5 ឆ្នាំ	5 ឆ្នាំ	ការប្រាក់	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	75,272,199	75,272,199
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	120,386,692	200,000	62,073,367	-	15,917,495	54,752,263	253,329,817
សមតុល្យនៅធនាគារ	17,990,023	-	-	-	-	-	17,990,023
ឥណទានផ្តល់ដល់អតិថិជន	26,571,726	68,956,206	449,737,726	721,032,305	41,960,224	-	1,308,258,187
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	1,772,625	1,772,625
	164,948,441	69,156,206	511,811,093	721,032,305	57,877,719	131,797,087	1,656,622,851
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	306,840,559	78,874,981	285,647,526	73,711,792	-	-	745,074,858
បំណុលភតិសន្យា	-	-	-	-	-	23,525,054	23,525,054
ប្រាក់កម្ចី	16,498,405	35,227,429	284,782,846	265,518,612	-	-	602,027,292
អនុបំណុល	-	-	9,482,435	17,075,400	-	-	26,557,835
បំណុលផ្សេងៗ	-	-	-	-	-	14,606,699	14,606,699
	323,338,964	114,102,410	579,912,807	356,305,804	-	38,131,753	1,411,791,738
គម្លាតការប្តូរតម្លៃការប្រាក់សរុប	(158,390,523)	(44,946,204)	(68,101,714)	364,726,501	57,877,719	93,665,334	244,831,113
សមមូលជាដុល្លារអាមេរិក	(38,868,840)	(11,029,743)	(16,712,077)	89,503,436	14,203,121	22,985,358	60,081,255

រហូតដល់	>1 ដល់	>3 ដល់	>1 ដល់	លើស	ពុំមាន	
1 ខែ	3 ខែ	12 ខែ	5 ឆ្នាំ	5 ឆ្នាំ	ការប្រាក់	សរុប
ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល

គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	79,801,749	79,801,749
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	81,224,909	58,530,310	81,224,909	-	12,032,730	44,306,668	277,319,526
សមតុល្យនៅធនាគារ	4,205,383	9,248,623	-	-	-	-	13,454,006
ឥណទានផ្តល់ដល់អតិថិជន	20,362,832	60,104,605	390,888,400	522,792,514	12,400,358	-	1,006,548,709
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	1,746,589	1,746,589
	105,793,124	127,883,538	472,113,309	522,792,514	24,433,088	125,855,006	1,378,870,579

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	301,461,731	71,000,471	238,147,130	41,839,798	-	-	652,449,130
បំណុលភតិសន្យា	-	-	-	-	-	25,482,554	25,482,554
ប្រាក់កម្ចី	26,552,936	26,059,904	176,670,913	251,257,828	-	-	480,541,581
អនុបំណុល	-	-	9,684,697	25,776,800	-	-	35,461,497
បំណុលផ្សេងៗ	-	-	-	-	-	25,452,030	25,452,030
	328,014,667	97,060,375	424,502,740	318,874,426	-	50,934,584	1,219,386,792

គម្លាតការប្តូរតម្លៃការប្រាក់សរុប

	(222,221,543)	30,823,163	47,610,569	203,918,088	24,433,088	74,920,422	159,483,787
--	---------------	------------	------------	-------------	------------	------------	-------------

សមមូលជាដុល្លារអាមេរិក

	(55,306,506)	7,671,270	11,849,320	50,751,142	6,080,908	18,646,198	39,692,332
--	--------------	-----------	------------	------------	-----------	------------	------------

35.3 ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យ ដែលក្រុមហ៊ុនពុំមានលទ្ធភាពសងបំណុលកាតព្វកិច្ចរបស់ខ្លួន ដែលពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុនៅពេលវាដល់កាលកំណត់សង និងពុំមានប្រាក់បង្វិល នៅពេលគេដកប្រាក់។ ផលវិបាកទាំងនេះអាច ធ្វើឲ្យក្រុមហ៊ុនខកខានក្នុងការបំពេញកាតព្វកិច្ចសងប្រាក់បញ្ញើជូនអតិថិជនបានទាន់ពេលវេលា និងខកខានក្នុងការបំពេញកិច្ចសន្យាផ្តល់ប្រាក់កម្ចី។

គណៈគ្រប់គ្រង ត្រួតពិនិត្យសាច់ប្រាក់ងាយស្រួល និងគ្រប់គ្រងការប្រមូលផ្តុំ ហើយនិងព័ត៌មាននៃកាលអវសានរបស់បំណុល។ ការត្រួតពិនិត្យនិងការវាយការណ៍ មានលក្ខណៈ ជាស្ថានភាព សាច់ប្រាក់ប្រចាំថ្ងៃ និងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ សប្តាហ៍បន្ទាប់ និងខែបន្ទាប់ ពីព្រោះរយៈពេលទាំងនេះជាការិយបរិច្ឆេទជាគន្លឹះដ៏សំខាន់សម្រាប់ការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រង ត្រួតពិនិត្យពីបម្រែបម្រួលលើម្ចាស់ប្រាក់បញ្ញើសំខាន់ៗ និងធ្វើការប៉ាន់ស្មានពីការដកប្រាក់របស់ពួកគេ។

តារាងក្នុងទំព័របន្ទាប់ គឺជាការវិភាគពីទ្រព្យសកម្ម និងបំណុលរបស់ក្រុមហ៊ុនតាមកាលអវសានដែលពាក់ព័ន្ធ ដោយផ្អែកលើការិយបរិច្ឆេទនៅសល់នាកាលបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ទៅនឹងកាលអវសានក្នុងកិច្ចសន្យាឬតាមការប៉ាន់ស្មានកាលអវសាន។

រហូតដល់	>1 ដល់	>3 ដល់	>1 ដល់	លើស	
1 ខែ	3 ខែ	12 ខែ	5 ឆ្នាំ	5 ឆ្នាំ	សរុប
ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល

គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	310,214,546	80,027,021	297,303,780	79,460,183	-	767,005,530
បំណុលភតិសន្យា	702,011	1,367,891	5,750,140	16,016,953	3,103,535	26,940,530
ប្រាក់កម្ចី	11,424,338	41,579,786	308,673,698	307,880,689	-	669,558,511
អនុបំណុល	277,073	554,146	11,976,093	22,392,689	-	35,200,001
បំណុលផ្សេងៗ	3,573	11,363,631	1,225,866	2,013,629	-	14,606,699
បំណុលហិរញ្ញវត្ថុសរុប	322,621,541	134,892,475	624,929,577	427,764,143	3,103,535	1,513,311,271
សមមូលជាដុល្លារអាមេរិក	79,170,930	33,102,448	153,356,951	104,972,796	761,604	371,364,729

គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	299,108,928	72,258,489	251,612,960	51,047,028	-	674,027,405
បំណុលភតិសន្យា	674,312	1,330,007	5,688,823	18,353,796	4,556,263	30,603,201
ប្រាក់កម្ចី	27,875,667	31,641,837	197,430,887	288,638,259	-	545,586,650
អនុបំណុល	377,630	755,260	13,083,367	37,156,182	-	51,372,439
បំណុលផ្សេងៗ	12,555	14,148,898	9,556,268	1,734,309	-	25,452,030
បំណុលហិរញ្ញវត្ថុសរុប	328,049,092	120,134,491	477,372,305	396,929,574	4,556,263	1,327,041,725
សមមូលជាដុល្លារអាមេរិក	81,644,871	29,899,077	118,808,438	98,787,848	1,133,963	330,274,197

រហូតដល់	>1 ដល់	>3 ដល់	1 ដល់	លើស	
1 ខែ	3 ខែ	12 ខែ	5 ឆ្នាំ	5 ឆ្នាំ	សរុប
ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
គិតត្រឹមថ្ងៃទី 1 ខែ មករា ឆ្នាំ 2018					
បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់អតិថិជន	243,662,700	56,713,956	148,594,031	54,301,900	-
បំណុលភតិសន្យា	628,613	1,243,773	5,407,015	19,263,455	5,244,809
ប្រាក់កម្ចី	10,847,313	34,584,032	171,045,743	258,441,341	9,331,423
អនុបំណុល	-	2,320,658	5,870,510	19,480,349	-
បំណុលផ្សេងៗ	9,373	11,482,559	573,425	1,227,135	-
បំណុលហិរញ្ញវត្ថុសរុប	255,147,999	106,344,978	331,490,724	352,714,180	14,576,232
សមមូលជាដុល្លារអាមេរិក	63,202,378	26,342,576	82,113,135	87,370,369	3,610,659

គិតត្រឹមថ្ងៃទី 1 ខែ មករា ឆ្នាំ 2018

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	243,662,700	56,713,956	148,594,031	54,301,900	-	503,272,587
បំណុលភតិសន្យា	628,613	1,243,773	5,407,015	19,263,455	5,244,809	31,787,665
ប្រាក់កម្ចី	10,847,313	34,584,032	171,045,743	258,441,341	9,331,423	484,249,852
អនុបំណុល	-	2,320,658	5,870,510	19,480,349	-	27,671,517
បំណុលផ្សេងៗ	9,373	11,482,559	573,425	1,227,135	-	13,292,492
បំណុលហិរញ្ញវត្ថុសរុប	255,147,999	106,344,978	331,490,724	352,714,180	14,576,232	1,060,274,113
សមមូលជាដុល្លារអាមេរិក	63,202,378	26,342,576	82,113,135	87,370,369	3,610,659	262,639,117

ក្រុមហ៊ុនធ្វើការវិភាគពីកាលអស់សំខាន់ៗចំពោះបំណុលហិរញ្ញវត្ថុដែលបង្ហាញពីកាលអស់សំខាន់ៗកិច្ចសន្យានៅសល់។ ទោះយ៉ាងណាក្រុមហ៊ុនឃើញមើលទ្រព្យសម្បត្តិដែលមានដើម្បីគ្រប់គ្រងហានិភ័យសាច់ប្រាក់ដោយស្រួលជាប្រចាំ ហើយក្រុមហ៊ុនអាចទទួលបានមូលនិធិបណ្តោះអាសន្នពីឥណទានវិបាកបន្តជាមួយធនាគារផ្សេងទៀតគ្រប់ពេលដែលក្រុមហ៊ុនប្រឈមនឹងបញ្ហាសន្ទនីយភាព។

ទុនបម្រុងសន្ទនីយភាព

ក្រុមហ៊ុនរក្សាទុក ទ្រព្យសកម្មដែលអាចប្តូរជាសាច់ប្រាក់បាន ដែលជាប្រភពចំណែកនៃសាច់ប្រាក់ដោយស្រួលនៅក្នុង សេណារីយ៉ូស្ត្រូស។ សមាសភាពរបស់វាគឺអាស្រ័យលើដែនកំណត់ដែលត្រូវបានចែងឡើងដើម្បីកាត់បន្ថយហានិភ័យប្រមូលផ្តុំ ដែលត្រូវបានត្រួតពិនិត្យជាប្រចាំ។ ទុនបម្រុងសាច់ប្រាក់ដោយស្រួលរបស់ក្រុមហ៊ុនត្រូវបានវិភាគខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	តំលៃយោង	តំលៃទីផ្សារ	តំលៃយោង	តំលៃទីផ្សារ	តំលៃយោង	តំលៃទីផ្សារ
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	75,272,199	75,272,199	79,801,749	79,801,749	69,444,503	69,444,503
សមតុល្យនៅធនាគារផ្សេងៗ	17,990,023	17,990,023	13,454,006	13,454,006	41,603,644	41,603,644
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	253,329,817	253,329,817	277,319,526	277,319,526	169,944,557	169,944,557
កម្រិតឥណទានមិនទាន់ដក	7,366,058	7,366,058	37,463,250	37,463,250	29,390,410	29,390,410
	353,958,097	353,958,097	408,038,531	408,038,531	310,383,114	310,383,114
សមមូលជាដុល្លារអាមេរិក	86,860,883	86,860,883	101,552,646	101,552,646	76,884,596	76,884,596

ទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីគាំទ្រដល់មូលនិធិនាពេលអនាគត

បានដាក់បន្ទុក		មិនបានដាក់បន្ទុក			
សន្យាទុកជា ទ្រព្យបញ្ចាំ (i)	ផ្សេងៗ (ii)	មានជា វត្ថុបញ្ចាំ (iii)	ផ្សេងៗ (iv)	តំលៃយោង	តំលៃយោង
ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	-	-	-	75,272,199	18,471,705
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	132,943,125	70,669,758	-	49,221,345	62,045,209
សមតុល្យនៅធនាគារផ្សេងៗ	-	-	-	17,810,123	4,370,582
ឥណទានផ្តល់ដល់អតិថិជន	-	-	-	17,720,965	4,348,703
ទ្រព្យសកម្មផ្សេងៗ	-	-	-	1,772,625	435,000
	132,943,125	70,669,758	-	161,797,257	89,671,199

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

សាច់ប្រាក់ក្នុងដៃ	-	-	-	75,272,199	18,471,705
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	132,943,125	70,669,758	-	49,221,345	62,045,209
សមតុល្យនៅធនាគារផ្សេងៗ	-	-	-	17,810,123	4,370,582
ឥណទានផ្តល់ដល់អតិថិជន	-	-	-	17,720,965	4,348,703
ទ្រព្យសកម្មផ្សេងៗ	-	-	-	1,772,625	435,000
	132,943,125	70,669,758	-	161,797,257	89,671,199

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

សាច់ប្រាក់ក្នុងដៃ	-	-	-	79,801,749	19,861,062
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	72,713,597	56,339,398	-	147,715,403	68,882,130
សមតុល្យនៅធនាគារផ្សេងៗ	-	-	-	13,321,505	3,315,457
ឥណទានផ្តល់ដល់អតិថិជន	-	-	-	975,318,202	242,737,233
ទ្រព្យសកម្មផ្សេងៗ	-	-	-	1,746,589	434,691
	72,713,597	56,339,398	-	1,217,903,448	335,230,573

បានដាក់បន្ទុក		មិនបានដាក់បន្ទុក			
សន្យាទុកជា ទ្រព្យបញ្ចាំ (i)	ផ្សេងៗ (ii)	មានជា វត្ថុបញ្ចាំ (iii)	ផ្សេងៗ (iv)	តំលៃយោង	តំលៃយោង
ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	-	-	-	69,444,503	17,202,007
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	96,522,820	41,645,168	-	31,216,009	41,957,889
សមតុល្យនៅធនាគារផ្សេងៗ	-	-	-	41,603,644	10,305,584
ឥណទានផ្តល់ដល់អតិថិជន	-	-	-	810,721,760	200,822,829
ទ្រព្យសកម្មផ្សេងៗ	-	-	-	100,925.00	25,000
	96,522,820	41,645,168	-	953,086,841	270,313,309

ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018

សាច់ប្រាក់ក្នុងដៃ	-	-	-	69,444,503	17,202,007
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	96,522,820	41,645,168	-	31,216,009	41,957,889
សមតុល្យនៅធនាគារផ្សេងៗ	-	-	-	41,603,644	10,305,584
ឥណទានផ្តល់ដល់អតិថិជន	-	-	-	810,721,760	200,822,829
ទ្រព្យសកម្មផ្សេងៗ	-	-	-	100,925.00	25,000
	96,522,820	41,645,168	-	953,086,841	270,313,309

- (i) នេះតំណាងឱ្យការទិញប្រើប័ណ្ណពីធនាគារជាតិនៃកម្ពុជាតាមរយៈយន្តការ LPCO របស់ខ្លួនដោយប្រើ NCD។
- (ii) នេះតំណាងឱ្យទ្រព្យសកម្មដែលមិនត្រូវបានដាក់បញ្ចាំ ប៉ុន្តែក្រុមហ៊ុនជឿជាក់ថាវាត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ដើម្បីទទួលបានមូលនិធិសម្រាប់ហេតុផលស្របច្បាប់ហេតុផលផ្សេងទៀត។ នេះរួមបញ្ចូលទាំងការធានាដើមទុននិងមូលធនបម្រុងតាមការតម្រូវ។
- (iii) នេះតំណាងឱ្យទ្រព្យសកម្មដែលអាចប្រើជាវត្ថុបញ្ចាំដើម្បីទទួលបានមូលនិធិដែលមានសុវត្ថិភាព។
- (vi) នេះតំណាងឱ្យទ្រព្យសកម្មដែលមិនត្រូវបានហាមឃាត់សម្រាប់ប្រើប្រាស់ជាទ្រព្យបញ្ចាំ ប៉ុន្តែក្រុមហ៊ុននឹងមិនពិចារណាថាអាចយកបានភ្លាមៗដើម្បីធានាមូលនិធិនៅក្នុងដំណើរការអាជីវកម្មធម្មតានោះទេ។

35.4 ហានិភ័យដើមទុន

ហានិភ័យដើមទុន គឺជាហានិភ័យដែលក្រុមហ៊ុនមិនមានធនធានដើមទុនគ្រប់គ្រាន់សម្រាប់បំពេញតាមតម្រូវការអប្បបរមា ដើម្បីគាំទ្រដល់ការវាយតម្លៃចំណាត់ថ្នាក់ឥណទានរបស់ខ្លួននិងដើម្បីគាំទ្រដល់កំណើននិងជម្រើសយុទ្ធសាស្ត្ររបស់ខ្លួន។

យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន គឺដើម្បីរក្សាមូលដ្ឋានមូលធនដ៏រឹងមាំដើម្បីរក្សាទំនុកចិត្តទីផ្សារ និងទ្រទ្រង់ការអភិវឌ្ឍន៍អាជីវកម្មបន្តទៀត។ ផលប៉ះពាល់នៃកម្រិតដើមទុនលើផលដែលបានមកវិញរបស់ម្ចាស់ភាគហ៊ុន គឺត្រូវបានទទួលស្គាល់ ហើយក្រុមហ៊ុនក៏បានទទួលស្គាល់ពីតម្រូវការនៃការរក្សាតុល្យភាពរវាងប្រាក់ចំណេញខ្ពស់ដែលអាចមកពីអត្រាជំពាក់ធំជាង និងសារៈប្រយោជន៍ និងសុវត្ថិភាពដែលទទួលបានដោយមានជំហរដើមទុនសមរម្យ។

និយ័តករនាំមុខរបស់ក្រុមហ៊ុនគឺធនាគារជាតិនៃកម្ពុជាជាអ្នកកំណត់ និងត្រួតពិនិត្យតម្រូវការដើមទុនសម្រាប់ក្រុមហ៊ុនទាំងមូល។

ការគ្រប់គ្រងហានិភ័យដើមទុន

ដូចគ្នានឹងសាច់ប្រាក់ងាយស្រួលនិងហានិភ័យទីផ្សារក្រុមហ៊ុន ALCO ទទួលខុសត្រូវក្នុងការប្រាកដថាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃហានិភ័យមូលធនទូទាំងក្រុមហ៊ុន។

ហានិភ័យដើមទុនត្រូវបានវាស់វែង និងត្រួតពិនិត្យដោយប្រើប្រាស់ការកំណត់ដែលបានគណនាស្របតាមការតម្រូវរបស់ធនាគារជាតិនៃកម្ពុជា។

នៅថ្ងៃទី 22 ខែ កុម្ភៈ ឆ្នាំ 2018 ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសស្តីពីប្រាក់ដើមបំរុងនៅតាមស្ថាប័នធនាគារ និងហិរញ្ញវត្ថុ។ យោងតាមមាត្រា 22 នៃប្រកាសនេះ ស្ថាប័នត្រូវអនុវត្តតាមសិរិទ្ធិធនទាក់ទងនឹងប្រាក់ដើមទុនបម្រុង នៃការអភិរក្សទ្រទ្រង់ដើមទុនយ៉ាងតិច 50ភាគរយនៃប្រាក់ទ្រទ្រង់ដើមទុនអភិរក្សត្រឹមថ្ងៃទី 1 ខែ មករា ឆ្នាំ 2019 និងអនុវត្តឱ្យបានពេញលេញត្រឹមថ្ងៃទី 1 ខែ មករា ឆ្នាំ 2020។

នៅថ្ងៃទី 7 ខែ មីនា ឆ្នាំ 2018 ធនាគារជាតិនៃកម្ពុជាបានចេញសារព័ត៌មានស្តីពីការអនុវត្តប្រកាសស្តីពីទ្រទ្រង់ដើមទុននៅតាមស្ថាប័នធនាគារ និងហិរញ្ញវត្ថុដែលកំណត់នូវទ្រទ្រង់ដើមទុនខោនធីស៊ីប្លឺ ខល ក្នុងកម្រិត 0% រហូតដល់មានសេចក្តីប្រកាសថ្មីចេញ។

35.5 តម្លៃសម្របបែបទ្រទ្រង់ និងបំណុលហិរញ្ញវត្ថុ

តម្លៃសម្របបង្ហាញពីចំនួនទឹកប្រាក់ដែលទ្រទ្រង់អាចត្រូវបានប្តូរ ឬបំណុលត្រូវបានទូទាត់តាមមូលដ្ឋានធម្មតា។ ដោយតម្លៃ

ទីផ្សារមិនអាចផ្ទៀងផ្ទាត់បាន ដូច្នោះតម្លៃទីផ្សារ មិនអាចរកបានសម្រាប់ផ្នែកសំខាន់នៃទ្រទ្រង់កម្ម និងបំណុលនោះទេ។ ហេតុនេះ តម្លៃទីផ្សារ ត្រូវផ្អែកលើការសន្មតរបស់គណៈគ្រប់គ្រង ដោយយោងតាមប្រភេទនៃទ្រទ្រង់កម្ម និងបំណុលទាំងនោះ។ តាមទស្សនៈរបស់គណៈគ្រប់គ្រង តម្លៃយោងនៃទ្រទ្រង់កម្ម និងបំណុលហិរញ្ញវត្ថុដែលមានក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសម្រប។ ក្នុងការធ្វើការវាយតម្លៃនេះ គណៈគ្រប់គ្រងសន្មតថាឥណទានផ្តល់ដល់អតិថិជន ត្រូវបានកាន់កាប់ដល់កាលអវសានជាមួយនឹងតម្លៃសម្រប ស្មើនឹងតម្លៃយោងនៃឥណទានផ្តល់ដល់អតិថិជន ដែលត្រូវបានធ្វើនិយ័តកម្មលើសិរិទ្ធិធនធានសម្រាប់ឥណទានបាត់បង់ ប្រសិនបើមាន។

36. រយៈពេលខ្លី និងរយៈពេលវែង

គណៈគ្រប់គ្រងបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើសន្ទនីយភាព។ ព័ត៌មានអំពីទ្រទ្រង់កម្ម និងបំណុល រយៈពេលខ្លី និងរយៈពេលវែងត្រូវបានបង្ហាញនៅក្នុងផ្នែកការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។ ទ្រទ្រង់ និងបរិក្ខារ កម្មវិធីកុំព្យូទ័រ សិទ្ធិក្នុងការប្រើប្រាស់ទ្រទ្រង់កម្ម និងទ្រទ្រង់កម្មពន្ធពន្យារគឺជាទ្រទ្រង់កម្មរយៈពេលវែង។ បំណុលលើពន្ធពន្យារគឺជាបំណុលរយៈពេលខ្លី ចំណែកដល់សិរិទ្ធិធនធានសំរាប់អត្ថប្រយោជន៍និយោជិតគឺជាបំណុលរយៈពេលវែង។

37. ស្តង់ដារ CIFRS ថ្មី និងប្រែប្រួលដែលបានបោះផ្សាយប៉ុន្តែមិនទាន់មានប្រសិទ្ធភាព

នៅកាលបរិច្ឆេទនៃការអនុម័តរបាយការណ៍ហិរញ្ញវត្ថុទាំងនេះក្រុមហ៊ុនមិនបានអនុវត្តស្តង់ដារ CIFRS ថ្មី និងបានកែប្រែដូចខាងក្រោមដែលបានចេញផ្សាយប៉ុន្តែមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ៖

CIFRS 17	កិច្ចសន្យាធានារ៉ាប់រង
CIFRS 10 និង CIAS 28 (វិសោធនកម្ម)	ការលក់ឬការចូលរួមចំណែកទ្រទ្រង់កម្មរវាងអ្នកវិនិយោគ និងសមាគមក្រុមហ៊ុនរួមទុន
វិសោធនកម្មលើ CIAS 1 និង CIAS 8	និយមន័យនៃពាក្យសារវន្ត
ក្របខ័ណ្ឌគណនេយ្យ	ការកែសម្រួលឯកសារយោងទៅក្របខ័ណ្ឌគណនេយ្យក្នុងស្តង់ដារ CIFRS

CIFRS 17 កិច្ចសន្យាធានារ៉ាប់រង

CIFRS 17 បង្កើតគោលការណ៍សម្រាប់ការទទួលស្គាល់ការវាស់វែងការបង្ហាញ និងការលាតត្រដាងព័ត៌មានអំពីកិច្ចសន្យាធានារ៉ាប់រង និងជំនួសឱ្យកិច្ចសន្យាធានារ៉ាប់រង CIFRS 4 ។

CIFRS 17 បង្ហាញពីគំរូទូទៅដែលត្រូវបានកែប្រែសម្រាប់កិច្ចសន្យាធានារ៉ាប់រងជាមួយនឹងលក្ខណៈពិសេសនៃការចូលរួមដោយផ្ទាល់ដែលត្រូវបានពិពណ៌នាថាជាវិធីសាស្ត្រគិតថ្លៃអថេរ។ គំរូទូទៅត្រូវបានធ្វើឱ្យសាមញ្ញប្រសិនបើលក្ខណៈវិនិច្ឆ័យជាក់លាក់ ត្រូវបានបំពេញដោយវាស់វែងបំណុលសម្រាប់ការធានារ៉ាប់រងដែលនៅសល់ដោយប្រើវិធីសាស្ត្របែងចែកបុព្វលាភ។

គំរូទូទៅប្រើការសន្មតបច្ចុប្បន្នដើម្បីប៉ាន់ប្រមាណចំនួនពេលវេលានិងភាពមិនប្រាកដប្រជាដែលលំហូរសាច់ប្រាក់នាពេលអនាគតហើយវាវាស់យ៉ាងច្បាស់នូវតម្លៃនៃភាពមិនប្រាកដប្រជានោះ។ វាត្រូវគិតគូរពីអត្រាការប្រាក់ទីផ្សារនិងផលប៉ះពាល់នៃជម្រើសនិងការធានារបស់ម្ចាស់គោលនយោបាយ។

ស្តង់ដារមានប្រសិទ្ធភាពសម្រាប់រយៈពេលវែងរបាយការណ៍ប្រចាំឆ្នាំចាប់ផ្តើមនៅប្រក្រាបថ្ងៃទី 1 ខែ មករា ឆ្នាំ 2021 ដោយមានការអនុញ្ញាតិអោយអនុវត្តមុន។ វាត្រូវបានអនុវត្តចំពោះក្រុមហ៊ុនលើកលែងតែមិនអាចអនុវត្តបានដែលក្នុងករណីនេះវិធីសាស្ត្រអនុវត្តចំពោះក្រុមហ៊ុន ឬវិធីសាស្ត្រតម្លៃសម្របត្រូវបានអនុវត្ត។ សេចក្តីព្រាងវិសោធនកម្មលើ CIFRS 17 ដោះស្រាយវិបត្តិ និងបញ្ហាប្រឈមក្នុងការអនុវត្តដែលត្រូវបានជួបប្រទះបន្ទាប់ពី CIFRS 17 ត្រូវបានបោះពុម្ពផ្សាយ។ ការផ្លាស់ប្តូរដ៏សំខាន់មួយដែលត្រូវបានស្នើឡើងគឺការពន្យារពេលនៃកាលបរិច្ឆេទអនុវត្ត CIFRS 17 រយៈពេលមួយឆ្នាំទៅរយៈពេលប្រចាំឆ្នាំចាប់ផ្តើមនៅ ឬ ក្រោយថ្ងៃទី 1 ខែ មករា ឆ្នាំ 2022 ។

សម្រាប់គោលបំណងនៃតម្រូវការផ្លាស់ប្តូរ កាលបរិច្ឆេទនៃការអនុវត្តដំបូងគឺចាប់ផ្តើមនៅកាលបរិច្ឆេទរបាយការណ៍ប្រចាំឆ្នាំដែលអង្គការអនុវត្តស្តង់ដារដំបូង ហើយកាលបរិច្ឆេទផ្លាស់ប្តូរគឺជាការចាប់ផ្តើមនៃរយៈពេលក្លាមៗមុនកាលបរិច្ឆេទនៃការអនុវត្តដំបូង។

អភិបាលមិនរំពឹងថាការអនុវត្តស្តង់ដារនេះ នឹងមានផលប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅពេលអនាគតឡើយ។

CIFRS 10 និង CIAS 28 (ធ្វើវិសោធនកម្ម) ការលក់ឬការចូលរួមចំណែកទ្រទ្រង់កម្មរវាងអ្នកវិនិយោគ និងសមាគមក្រុមហ៊ុនរួមទុន

ការធ្វើវិសោធនកម្មលើ CIFRS 10 និង CIAS 28 ទាក់ទងនឹងកាលៈទេសៈដែលមានការលក់ឬការចូលរួមចំណែកទ្រទ្រង់កម្មរួមគ្នារវាងវិនិយោគិននិងសមាគមក្រុមហ៊ុនរួមទុន។ ជាពិសេសការធ្វើវិសោធនកម្មបញ្ជាក់ថាចំណេញ ឬ ខាតដែលបណ្តាលមកពីការបាត់បង់ការគ្រប់គ្រងរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលមិនមានអាជីវកម្ម

ក្នុងប្រតិបត្តិការជាមួយសមាគមក្រុមហ៊ុនរួមទុន ដែលត្រូវបានរាប់បញ្ចូលដោយប្រើវិធីសាស្ត្រមូលធនត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញរបស់ក្រុមហ៊ុន ឬ ការបាត់បង់តែចំពោះផលចំណេញរបស់វិនិយោគិនដែលមិនទាក់ទងគ្នាក្នុងការចូលរួមបុព្វលាភទុនរួមគ្នា។ ស្រដៀងគ្នានេះដែរការចំណេញនិងការខាតបង់ដែលបណ្តាលមកពីការវាស់វែងនៃការវិនិយោគត្រូវបានរក្សាទុកនៅក្នុងអតីតក្រុមហ៊ុនបុត្រសម្ព័ន្ធណាមួយ (ដែលបានក្លាយជាសមាគមក្រុមហ៊ុនរួមទុនដែលប្រើវិធីសាស្ត្រមូលធន) ចំពោះតម្លៃសមរម្យត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញឬការបាត់បង់អតីតក្រុមហ៊ុនមេតែចំពោះវិសាលភាពនៃផលប្រយោជន៍របស់វិនិយោគិនដែលមិនទាក់ទងគ្នានៅក្នុងក្រុមហ៊ុនសមាគមថ្មី ឬ ក្រុមហ៊ុនរួមទុន។

កាលបរិច្ឆេទមានប្រសិទ្ធភាពនៃការធ្វើវិសោធនកម្មមិនទាន់ត្រូវបានកំណត់ដោយ IASB ។ ទោះយ៉ាងណាក៏ដោយការអនុវត្តមុននៃការធ្វើវិសោធនកម្មនេះត្រូវបានអនុញ្ញាត។

អភិបាលមិនរំពឹងថាការអនុវត្តស្តង់ដារនេះនឹងមានផលប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅពេលអនាគតឡើយ។

វិសោធនកម្មលើ CIAS 1 និង CIAS 8 និយមន័យនៃពាក្យសារវន្ត

ការធ្វើវិសោធនកម្មមានគោលបំណងធ្វើឱ្យនិយមន័យនៃពាក្យសារវន្តនៅក្នុង CIAS 1 ងាយយល់ និងមិនមានបំណងកែប្រែគោលគំនិតមូលដ្ឋាននៃពាក្យសារវន្តនៅក្នុងស្តង់ដារ CIAS នោះទេ។ គោលគំនិតព័ត៌មានជាសារវន្ត “មិនច្បាស់លាស់” ជាមួយព័ត៌មានមិនជាសារវន្តត្រូវបានបញ្ចូលជាផ្នែកមួយនៃនិយមន័យថ្មី។

កម្រិតនៃពាក្យសារវន្តដែលមានឥទ្ធិពលលើអ្នកប្រើត្រូវបានផ្លាស់ប្តូរពី “អាចមានឥទ្ធិពល” ទៅ “អាចនឹងរំពឹងថានឹងមានឥទ្ធិពល”។

និយមន័យនៃសម្ភារៈនៅក្នុង CIAS 8 ត្រូវបានជំនួសដោយឯកសារយោងទៅនឹងនិយមន័យនៃសម្ភារៈនៅក្នុង CIAS 1។ បន្ថែមពីលើនេះ IASB បានធ្វើវិសោធនកម្មស្តង់ដារផ្សេងទៀតនិងក្របខ័ណ្ឌគំនិតដែលមាននិយមន័យនៃសម្ភារៈឬយោងទៅលើពាក្យ “សម្ភារៈ” ដើម្បីធានាភាពស្ថិតស្ថេរ។

ការធ្វើវិសោធនកម្មនេះត្រូវបានអនុវត្តទៅមុខសម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំចាប់ពីថ្ងៃទី 1 ខែ មករា ឆ្នាំ 2020 ដោយមានការអនុញ្ញាតិឱ្យអនុវត្តមុន។

អភិបាលមិនរំពឹងថាការអនុវត្តស្តង់ដារនេះនឹងមាន ផលប៉ះពាល់ជាសារវន្តទៅលើ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅពេលអនាគតឡើយ។

វិសោធនកម្មលើឯកសារយោងទៅក្នុងក្របខ័ណ្ឌគណនេយ្យក្នុងស្តង់ដារ CIFRS

រួមគ្នាជាមួយក្របខ័ណ្ឌគណនេយ្យដែលបានកែប្រែឡើងវិញ ដែលបានចូលជាធរមានចាប់ពីថ្ងៃទី 29 ខែ មីនា ឆ្នាំ 2018 IASB ក៏បានចេញវិសោធនកម្មលើឯកសារយោង នៃក្របខ័ណ្ឌគណនេយ្យក្នុងស្តង់ដារ IFRS។ ឯកសារមានការធ្វើវិសោធនកម្មលើ CIFRS 2, CIFRS 3, CIFRS 6, CIFRS 14, CIAS 1, CIAS 8, CIAS 34, CIAS 37, CIAS 38, CIFAS 12, CIFRIC 19, CIFRIC 20, CIFRIC 22, និង SIC-32 ។

ទោះយ៉ាងណាក៏ដោយ រាល់ការធ្វើវិសោធនកម្មទាំងអស់មិនត្រូវធ្វើបច្ចុប្បន្នភាព លើសេចក្តីប្រកាសទាំងនោះទាក់ទងទៅនឹងឯកសារយោង និងការដកស្រង់ចេញពីក្របខ័ណ្ឌ ដូច្នេះពួកគេសំដៅទៅលើក្របខ័ណ្ឌគណនេយ្យដែលបានកែលម្អ។ ការប្រកាសខ្លះត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីចង្អុលបង្ហាញថាតើកំណែណានៃក្របខ័ណ្ឌដែលពួកគេកំពុងយោងទៅ (ក្របខ័ណ្ឌ IASB ដែលត្រូវបានអនុម័តដោយ IASB ក្នុងឆ្នាំ 2001 IASB ក្របខ័ណ្ឌឆ្នាំ 2010 ឬ ក្របខ័ណ្ឌថ្មីនៃឆ្នាំ 2018) ឬ ដើម្បីបញ្ជាក់ថានិយមន័យនៅក្នុងស្តង់ដារ មិនត្រូវបានធ្វើបច្ចុប្បន្នភាពជាមួយនឹងនិយមន័យថ្មីដែលត្រូវបានបង្កើតឡើងនៅក្នុងក្របខ័ណ្ឌគណនេយ្យដែលបានកែប្រែ។

ការធ្វើវិសោធនកម្មដែលមានការធ្វើបច្ចុប្បន្នភាពគឺមានប្រសិទ្ធភាពសម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំចាប់ពីថ្ងៃទី 1 ខែ មករា ឆ្នាំ 2020 ដោយមានការអនុញ្ញាតិអោយអនុវត្តមុន។

អភិបាលមិនរំពឹងថាការអនុវត្តស្តង់ដារនេះ នឹងមានផលប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅពេលអនាគតឡើយ។

38. ព្រឹត្តិការណ៍បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍

ជាមួយនឹងការផ្ទុះឡើងនៃជំងឺ Covid-19 និងការអាចបញ្ឈប់ការលើកលែងការអនុគ្រោះពន្ធលើទំនិញគ្រប់មុខលើកលែងតែអរុដ (EBA) ដោយសហគមន៍អឺរ៉ុប គណៈគ្រប់គ្រងបានវាយតម្លៃពីផលប៉ះពាល់លើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ព្រឹត្តិការណ៍ទាំងនេះមិនត្រូវឲ្យមានការកែតម្រូវ និងមានផលប៉ះពាល់តិចតួចទៅលើ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដោយសារទំហំផលប៉ះពាល់ពាក់ព័ន្ធនៅចុងឆ្នាំ។

ការិយាល័យកណ្តាល
អគារលេខ២២៨៥ មហាវិថី យុទ្ធសាស្ត្រខេមរៈភូមិន្ទ (២៧១)
សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ
☎ (៨៥៥) ២៣ ៨៦ ១៤ ៦១ | (៨៥៥) ២៣ ៩៩ ៣០ ៦២
✉ info@amkcambodia.com
🌐 www.amkcambodia.com



សេវាហិរញ្ញវត្ថុនៅជិតលោកអ្នកបំផុត

